

សន្តានុក្រមច្បាប់

អង្គក្រឹត្យ-ប្រកាស-ច្បាប់-ខេត្ត

បណ្ណាល័យច្បាប់-Law Library

www.facebook.com/lawlibraries

No.	English	French	Khmer
1	a fortiori	a fortiori; à plus forte raison	ចំណង់បើ ពិសេសជាងនេះទៅទៀត
2	a posteriori	a posteriori	ក្នុងបច្ចាកាល
3	a priori	a priori	ក្នុងអាទិកាល , តាំងពីដំបូង , ជាដំបូង
4	ab initio (from the beginning)	ab initio; dès l'origine; depuis le début	ពីដើមដំបូង
5	abandon (to)	abandonner; renoncer	បោះបង់ចោល
6	abandon (to) movable goods	abandonner	ការបោះបង់ចោល (ចលនទ្រព្យ)
7	abandoned property	bien (m) abandonné	សម្បត្តិបោះបង់ចោល
8	abandonee	abandonataire (m)	បរិច្ចតគាហក
9	abandoning a child	abandon (m) d'enfant; exposition (f) d'enfant	ការបោះបង់កូនក្មេង (ក្នុងទីសាធារណៈ)
10	abandonment	abandon (m)	ការបោះបង់ចោល
11	abate (to)	abolir, annuler	លុបចោល
12	abatement	diminution (f); réduction (f)	ការកាត់បន្ថយ
13	abatement (reduction in price)	action (f) estimatoire	តម្លៃប៉ាន់ស្មាន
14	# Abatement of action		ការបំបាត់, ការបន្ថយ
15	abdication	abdication (f)	ការដាក់រាជ
16	abduction	enlèvement (m)	ការពង្រត់កូនក្មេង
17	aberratio ictus (lat.)	aberratio ictus (lat.); aberration (f)	ការភ្លេចភ្លាំង, ការភាន់គំនិត
18	aberration	aberration (f)	ការភ័ណ្ឌច្រឡំ
19	abet (to)	soutenir, être complice, aider	ផ្សំគំនិត
20	abetment	incitation (f) au crime / au délit; provocation (f)	ការញុះញង់ឱ្យប្រព្រឹត្តបទល្មើស ឧក្រិដ្ឋមជ្ឈឹម
21	abettor	complice (m) (par aide ou assistance); instigateur (m); provocateur (m)	អ្នកញុះញង់
22	abeyance	suspension (f); vacation (f); interruption (f)	ការព្យួរ, ការផ្អាក
23	abide by (to)	demeurer; se conformer; se soumettre	ស្របតាម អនុលោមតាម

24	abjuration	abjuration (f)	ការសម្រាលះបង់
25	abode	résidence (f); lieu (m) de résidence	ទីលំនៅ
26	abolish (to)	abolir; supprimer	លុបចោល
27	abortion	avortement (m)	ការពន្លត់កូន
28	abridge	abréger	បន្ថយ បំព្រួញ (សិទ្ធិ)
29	abridgment of damages	abaissement (m) des dommages-intérêts	ការបន្ថយសំណងជំងឺចិត្ត
30	abrogate	abroger	និរាករ
31	abrogation	abrogation (f) (d'une loi)	និរាករណ៍, លុបចោល
32	abscond (to)	s'évader; s'enfuir; fuir	រត់គេចខ្លួន
33	absconding after an accident	délit (m) de fuite; non-assistance (f) à personne en péril	ការគេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់
34	absence	absence (f)	អវត្តមាន
35	absentee	absent (m); défaillant (m)	ជនអវត្តមាន
36	absentee voting	vote (f) par correspondance	ការបោះឆ្នោតនៃជនអវត្តមាន
37	absolute	absolu, -ue; irrévocable	ដាច់ខាត, ផ្តាច់ការ
38	absolute deed	vente (f) inconditionnelle d'un immeuble	លិខិតផ្ទេរកម្មសិទ្ធិដាច់ស្រេច (លើអចលនទ្រព្យ)
39	absolute liability	responsabilité (f) sans faute; responsabilité objective	ការទទួលខុសត្រូវដាច់ខាត
40	absolute right	droit (m) absolu	សិទ្ធិផ្តាច់មុខ
41	absolve (to)	acquitter; absoudre	អភ័យទោស ឬលើកលែងទោស
42	abstain (to)	s'abstenir	អនុប្បវាទ
43	abstract	abstrait	រូបិ
44	abstract ~ of title	résumé (m); extrait (m) extrait du répertoire des mutations de propriété	សេចក្តីសង្ខេប, ខ្លឹមសារសង្ខេបនៃ ការផ្ទេរសិទ្ធិលក្ខណៈសិទ្ធិ
45	abstract norm control	contrôle (m) abstrait des normes	ការត្រួតពិនិត្យស្ទើរៗលើលិខិត បទដ្ឋានគតិយុត្តផ្សេងៗ

46	abstract of record	extrait (m) du dossier	សេចក្តីស្រង់សំណុំរឿង
47	abstraction principle (independence of the obligatory contract and the real contract from each other)	principe (m) selon lequel l'obligation de transfert est une opération juridique distincte de l'obligation personnelle	គោលការណ៍អរូបី ដែលតាមរយៈនេះ កាតព្វកិច្ចនៃការផ្ទេរ គឺជាប្រតិបត្តិ ការគតិយុត្តដោយឡែក ពីកាតព្វកិច្ច បុគ្គល
48	abuse	abus (m); excès (m); viol (m)	ការរំលោភ
49	abuse of discretion; abuse of discretionary power	détournement (m) de pouvoir	ការរំលោភលើឆន្ទានុសិទ្ធិ, ការរំលោភលើអំណាចឆន្ទានុសិទ្ធិ
50	abuse of law	abus (m) de droit	ការរំលោភច្បាប់
51	abuse of process	abus (m) de procédure	ការរំលោភបំពានលើនីតិវិធី
52	abuse of representative authority	gestion (f) d'affaires abusive	ការរំលោភលើអំណាចតំណាង
53	abuse of rights	abus (m) d'un droit	ការរំលោភច្បាប់
54	abusive	abusif	ដែលរំលោភ
55	abusive termination of the contractual negotiations	rupture (f) abusive des négociations	ការបញ្ចប់ដោយរំលោភនូវកិច្ច ពិភាក្សា
56	abuttal	limite (f) de propriété (d'un immeuble)	ព្រំប្រទល់រួម ព្រំដីរួម
57	# abutter	riverain (m)	ទល់គ្នា, ជាប់គ្នា
58	Accede (to)	Accéder à	យល់ព្រម ឡើងកាន់ការងារ
59	accelerated proceedings	procédure (f) accélérée	នីតិវិធីបញ្ចេញ ពន្លឿននីតិវិធីមកវិញ
60	acceleration	accélération (f); réduction; avancement (m)	ការពន្លឿន
61	acceleration clause	clause (f) de déchéance du terme	ខណ្ឌនៃការប្រតិបត្តិ
62	accept (to)	accepter; approuver ; agréer	ការយល់ព្រម ការឱ្យសេចក្តីយល់ព្រម
63	acceptance	réception (f)	ការទទួល

64	acceptance	acceptation (f); consentement (m); agrément (m)	ការធ្វើស្និការ
	late ~		
	tacit ~; implied ~	~ tardive	ស្និការយឺត
	conditional ~;	~ tacite	
	qualified ~;	~ conditionnelle	ស្និការស្ងៀមស្ងាត់ ស្និការមានលក្ខខណ្ឌ
	unqualified ~;		
	unconditional ~	~ pure et simple	ស្និការច្បាស់លាស់ ស្និការគ្មានលក្ខខណ្ឌ
65	acceptance	acceptation (f); consentement; agrément (m)	ការយល់ព្រមស្និការ
66	acceptance of performance	réception (f) des travaux	ការទទួលយកការងារ
67	acceptance period	délai (m) prévu pour l'acceptation	រយៈពេលកំណត់ធ្វើស្និការ
68	acceptor	accepteur (m); tiré (m)	អ្នកធ្វើស្និការ, អ្នកទទួលយកសំណើ
69	access	accès (m)	ការចូលដល់
70	access to courts	accès (m) auprès des tribunaux	ការចូលមកដល់តុលាការ
71	access to justice	accès (m) à la justice	ការទទួលបានយុត្តិធម៌
72	access to records	examen (m) du dossier; consultation (f) du dossier	ការត្រួតពិនិត្យរបាយការណ៍
73	access to the courts	voie (f) judiciaire	មធ្យោបាយគតិយុត្តក្នុងការប្តឹងផ្តល់
74	accessible	accessible	ដែលចេញចូលដល់
75	accession	accession (f); adhésion (f);	ការរួមចំណែក
	act of ~	acte (f) d'adhésion	
76	accessoriness (dependence on principal debt)	droit (m) accessoire	សិទ្ធិបន្ទាប់បន្សំ
77	accessory	accessoire (m)	អ្នកចូលដៃផ្សំគំនិត
78	accessory	accessoire	អ្នកជួយសុំគ្រលីក្នុងបទឧក្រិដ្ឋ
79	accessory	complice (m); accessoire (m)	អ្នកសមគំនិតអ្នកយុបយិត)
80	accessory after the fact	complice (m) par assistance	អ្នកសមគំនិតក្រោយពិរុទ្ធហេតុ
81	accessory before the fact	complice (m) par instigation / par provocation	អ្នកសមគំនិតមុនពិរុទ្ធហេតុ
82	accessory during the fact	complice (m) (présent au lieu du crime / de l'infraction); participant (m)	អ្នកសមគំនិតនៅពេលពិរុទ្ធហេតុ
83	accessory duty	obligation (f) accessoire / complémentaire	កាតព្វកិច្ចបន្ថែម

84	accessory obligation	obligation (f) accessoire; obligation (f) complémentaire	កាតព្វកិច្ចបន្ទាប់នូវ
85	accessory prosecution (by victim)	intervention (f) volontaire ; constitution (f) de partie civile	អយ្យការភាគីដើមចោទក្នុងរឿង ព្រហ្មទណ្ឌ
86	accessory relationship	droit (m) accessoire	សិទ្ធិបន្ទាប់បន្សំ
87	accident	accident (m)	គ្រោះថ្នាក់
88	accident insurance	assurance contre les accidents	ការធានារ៉ាប់រងគ្រោះថ្នាក់
89	accident prevention	limitation (f) des risques	ការការពារនូវឧបទ្វីហេតុ ឬគ្រោះ ថ្នាក់ដោយចៃដន្យ, ការដាស់តឿន ឬព្រមានអំពី គ្រោះថ្នាក់
90	accident scene	lieu (m) de l'accident	កន្លែងកើតហេតុ
91	accidental loss	perte (f) accidentelle	ការខូចខាតដោយចៃដន្យ
92	accommodation party / guarantor	caution (f)	ភាគីរ៉ាប់រងជួស, ភាគីធានា
93	accompany (to)	accompagner	ការជួនដំណើរ
94	accomplice	complice (m); accessoire (m)	ជនសមគំនិត
95	accomplish (to)	accomplir	បំពេញ, ប្រតិបត្តិ, សម្រេច
96	accomplished crime	infraction (f) consommée	បទឧក្រិដ្ឋបានសំរេច
97	accomplishment	exécution (f); paiement (m); prestation (f)	ការបំពេញ, ការទទួលបាន ការអនុវត្ត, ការសម្រេច
98	accomplishment of an offence	consommation (f) d'une infraction	ការប្រព្រឹត្តបានសំរេចនូវបទល្មើស ការសំរេចបទឧក្រិដ្ឋ
99	accomplishment of purpose	réalisation (f) de l'objectif prévu	សមិទ្ធផលនៃគោលបំណង
100	accord	accord (m); consentement (m)	ការយល់ព្រម, អនុសញ្ញា
101	accord	entente (f)	កិច្ចព្រមព្រៀងយោគយល់គ្នា
102	accordance with the constitution	constitutionnalité (f); conformité (f) à la constitution	ស្របតាមរដ្ឋធម្មនុញ្ញ ធម្មនុញ្ញភាព
103	according to	selon; en vertu de	យោងតាម, តាមតែ, អាស្រ័យ

			លើស្រែចំរើន
104	according to	en vertu de; en raison de; selon	ដោយអនុលោមទៅតាម, ស្របតាម, អាស្រ័យលើ
105	according to one's best judgment	pouvoir (m) d'appréciation légitime	អំណាចធ្វើមូលវិចារស្របច្បាប់
106	account payable	dette (f) passive	គណនេយ្យសម្រាប់បង់
107	account receivable	dette (f) active	គណនេយ្យសម្រាប់ទទួល
108	# accountability	responsabilité (f); obligation (f) de rendre compte	ការទទួលខុសត្រូវ
109	accountable	responsable	ដែលទទួលខុសត្រូវ
110	accountant	comptable (m)	គណនេយ្យករ, គណនេយ្យករផ្លូវការ
111	certified public ~ accounting ~ records / ~ data	expert (m) comptable comptabilité (f) pièces (f) comptables	គណនេយ្យ, ឯកសារគណនេយ្យ ទិន្នន័យគណនេយ្យ
112	accredit (to)	accréditer	តែងតាំង
113	accretion	majoration (f); accroissement (m)	ការកើនឡើង
114	accrual	accroissement (m)	ការកើនថែម
115	accrual of rights	formation (f) des droits	ការកើនឡើងនៃសិទ្ធិ
116	# accrue (to)	accroître à	ដល់ពេលត្រូវសង ថែមឡើង កើនឡើង ចាប់មាន
117	# accrued gain	accroissement (m) ###	ធនកើនឡើង
118	accusation	accusation (f); action (f) publique; incrimination (f)	ការចោទប្រកាន់
119	accusation	reproche (m); grief (m)	ការស្តីបន្ទោស, ការចោទប្រកាន់
120	accusatorial system	enquête (f) d'office	ការិយាល័យស៊ើបអង្កេត
121	# Accusatory instruments	Pièces d'accusation	សិខិតុបករណ៍ចោទប្រកាន់
122	accuse (to)	accuser; incriminer	ចោទប្រកាន់

123	accused	accusé (m)	ជនជាប់ចោទ
124	achievement	exécution (f); paiement (m); prestation (f)	ការបំពេញ, ការទទួលបាន ការអនុវត្ត, ការសម្រេច
125	achievement	paiement (m); exécution (f); prestation (f)	ការទទួលបាន, ការអនុវត្ត, ការបំពេញ, ការសម្រេច
126	acknowledgement	constatation (f); reconnaissance (f)	វិវាទកម្ម
	~ by record	certification (f) d'un acte	ការទទួលស្គាល់សហភាពតាមផ្លូវ
	~ of debt	reconnaissance (f) de dette	តុលាការ ការទទួលស្គាល់បំណុល
127	acknowledgment of indebtedness	reconnaissance (f) de dette	ការទទួលស្គាល់បំណុល
128	acknowledgment of paternity	reconnaissance (f) de paternité	ការទទួលស្គាល់ បិតាភាព
129	acquiesce (to)	acquiescer; consentir	យល់ព្រមតាមការស្នើ
130	acquiescence	acquiescement(m); assentiment(m); consentement(m)	យល់ព្រមតាមការស្នើ
131	acquiror	acquisiteur (m)	អ្នកទទួលកម្មសិទ្ធិ
132	acquisition	acquisition (f)	ការទទួល, ការបានមក
133	acquisition by adverse possession / acquisition through passage of time	prescription (f) acquisitive	ការទទួលទ្រព្យសម្បត្តិ ដោយការ កម្មសិទ្ធផ្ទុយគ្នា, ការទទួលដោយ ទាមទារនូវពេលវេលា
134	acquisition in good faith	acquisition (f) de bonne foi	ការកាត់ក្តីប្រកបដោយសុច្ឆន្ទៈ
135	acquit (to)	acquitter; décharger	ដោះលែង, ឱ្យរួចខ្លួន
136	acquittal	acquittement (m); décharge (f)	ដែលសម្រេចឱ្យរួចខ្លួនពីតុលាការ
137	acquittal contract	remise (f) de dettes	កិច្ចសន្យាឱ្យរួចខ្លួន (បំណុល ...), លុបចោលនូវកិច្ចព្រមព្រៀង
138	acquittal contract	remise (f) de dettes	កិច្ចសន្យាឱ្យរួចខ្លួន (បំណុល .),
139	Acquittance		លិខិតឱ្យរួចខ្លួន

140	# act ~ of God criminal ~	acte (m); action (f); mesure (f); loi (f) cas (m) de force majeure acte (m) punissable	លិខិត, ច្បាប់, វិធានការ ករណីប្រធានសក្តិ ច្បាប់ព្រហ្មទណ្ឌ
141	act	loi (f)	លិខិតបទដ្ឋានគតិយុត្ត, ច្បាប់ ឬ វិធាន, ច្បាប់ដែលចែងដោយរដ្ឋ
142	act	loi (f)	ច្បាប់ដែលចែងដោយរដ្ឋ ច្បាប់ ឬ វិធាន លិខិត បទដ្ឋាន
143	act of performance carried out	acte (m) de prestation	ទង្វើនៃការអនុវត្ត, ការអនុវត្ត
144	act of state	acte (m) de gouvernement	លិខិតបទដ្ឋានរបស់រដ្ឋ អធិបតេយ្យនៃលិខិតបទដ្ឋាន ច្បាប់ដែលតម្រូវឱ្យមានការអនុម័ត
145	act requiring approval	loi (f) d'approbation	
146	act requiring countersignature	pouvoirs (mpl) partagés; acte (m) nécessitant le contresigning	លិខិតទាមទារការចុះហត្ថលេខាអម
147	acting of the police	action (f) de la police	ការចាត់វិធានការរបស់នគរបាល
148	acting ultra vires	dépassement (m) des fonctions	បំពានអំណាច, រំលោភអំណាច
149	action ~ for damages ~ for declaration ~ for injunction to bring an ~ to dismiss an ~	action (f) ~ en dommages-intérêts / en réparation ~ déclaratoire demande d'injonction intenter un procès à, contre, quelqu'un rejeter une action	ប្តឹងទាមទារឱ្យសងការខូចខាត, ប្តឹងសុំប្រកាស, ប្តឹងបង្គាប់, ដាក់ ពាក្យប្តឹង, ច្រានចោលពាក្យបណ្តឹង
150	action based on ownership	action (f) pétitoire	បណ្តឹងផ្អែកលើកម្មសិទ្ធិ
151	action by stages	actions (fpl) successives	សកម្មភាពជាដំណាក់
152	action for a modification of rights	action (f) tendant à modifier l'ordonnancement juridique	សកម្មភាពសម្រាប់កែប្រែសិទ្ធិ
153	action for affirmative relief	action (f) en injonction; action en pleine juridiction; action (f) tendant à obliger l'adversaire à une prestation positive ou négative	វិធានការចាប់បង្ខំនូវសិទ្ធិ ឬការ ទាមទារ វិធានការស្របនៃការដោះលែង
154	action for avoidance	action (f) en annulation d'un acte administratif ; recours (m) pour excès de pouvoir	បណ្តឹងបដិសេធលិខិតរដ្ឋបាល បណ្តឹងទាស់ការរំលោភអំណាច

155	action for avoidance	action (f) en nullité	បណ្តឹងមោឃៈ
156	action for disturbance of possession	action (f) possessoire	បណ្តឹងទាមទាររារាំងសិទ្ធិលើកម្មសិទ្ធិ
157	action for the issue of an administrative act	requête (f) tendant à obtenir un acte administratif individuel ; action (f) en émission d'un acte administratif	បណ្តឹងចំពោះបញ្ជាសិទ្ធិត្រួតពិនិត្យ
158	action in personam	action (f) personnelle	បណ្តឹងផ្ទាល់លើរូបមនុស្ស
159	action in rem	action (f) réelle	បណ្តឹងពីវត្ថុ
160	action of detinue	action (f) en revendication de propriété	បណ្តឹងទាមទារទ្រព្យសម្បត្តិមកវិញ
161	action on the grounds of administrative inaction	recours (m) en carence	បណ្តឹងលើភាពអសកម្មផ្នែករដ្ឋបាល
162	action to enforce a right (or claim)	action (f) en injonction; action en pleine juridiction; action (f) tendant à obliger l'adversaire à une prestation positive ou négative	វិធានការចាប់បង្ខំនូវសិទ្ធិ ឬការ ទាមទារ វិធានការស្របនៃការដោះលែង
163	action to set aside	action (f) en annulation d'un acte administratif ; recours (m) pour excès de pouvoir	បណ្តឹងបដិសេធសិទ្ធិត្រួតពិនិត្យ បណ្តឹងទាស់ការរំលោភអំណាច
164	actionability	recouvrable par une action en justice	ភាពអាចបានមកវិញ តាមរយៈបណ្តឹង ទាមទារយុត្តិធម៌
165	# actionable	suable; actionnable	ដែលអាចចោទប្រកាន់បាន
166	# Actionable ###	Possible de poursuites	ដែលអាចប្តឹងបាន
167	acts committed under the erroneous assumption of punishability	délit (m) putatif	បទល្មើស ដែលត្រូវទទួលទោស
168	actual ~ loss ~ possession ~ price ~ profit ~ value	réel; veritable; effectif; concret perte (f) réelle possession effective prix (m) réel; prix d'achat profit (m) réel; valeur (f) marchande	ជាក់ស្តែង ការខូចខាតជាក់ស្តែង ការកាន់កាប់ជាក់ស្តែង តម្លៃជាក់ស្តែង

			កម្រៃជាក់ស្តែង
			តម្លៃជាក់ស្តែង
169	actual damage	dommage (m) matériel	ការខូចខាតមាននាពេលបច្ចុប្បន្ន, ការបង្ក របួសស្នាមលើរូបរាងកាយ
170	actual delivery	tradition (f) réelle	ការដឹកជញ្ជូនដល់ទីកន្លែងប្រចាំឆ្នាំ
171	# actuary	actuaire (m)	អ្នកគណនាតម្លៃ
172	actus reus	éléments (mpl) matériels constitutifs de l'infraction	អំពើព្រហ្មទណ្ឌ
173	ad hoc	ad hoc	ដើម្បីបញ្ហានេះ
174	adapt (to)	adapter	តម្រូវ, សម្រួល
175	adaption	mutabilité (f)	ការប្រែប្រួល, ការផ្ទេរសិទ្ធិ
176	additional agreement	convention (f) annexe; clause (f) annexe; stipulation (f) annexe	កិច្ចព្រមព្រៀងបន្ថែម
177	additional assumption of debt	délégation (f) imparfaite	បំណុលបន្ថែមសន្មតជាមុន
178	address ~ to the court	adresse (f) plaidoirie (f)	ប្តឹងទៅតុលាការ
179	addressee	destinataire (m)	អ្នកទទួល (លិខិត)
180	addressee of a notice of avoidance	destinataire d'une déclaration en annulation	គោលដៅនៃការប្រកាសលុបចោល
181	addressee of an administrative act	destinataire d'un acte administratif	អ្នកទទួលលិខិតរដ្ឋបាល
182	adduce (to) ~ an argument ~ evidence	apporter; offrir; alléguer invoquer une raison fournir une preuve	ផ្តល់, ផ្តល់ភស្តុតាង
183	adduce (to)	fournir; présenter	ផ្តល់អំណោយ, រង្វាន់
184	# ademption ###; (revocation of a will)	révocation (f) d'un testament	ការដកបញ្ញត្តិមរតកសាសន៍
185	adequacy	adéquation (f)	ភាពសមល្មមគ្រប់គ្រាន់
186	adhere (to) to sth	adhérer à qqc	ការចូលជាសមាជិក
187	adherence	adhésion (f)	ការចាត់បញ្ចូល

188	adherent	lié	ពាក់ព័ន្ធនឹង
189	adhesion	adhésion (f)	ការចាត់បញ្ចូល
190	adhesion contract	contrat (m) d'adhésion	កិច្ចសន្យាសង្ខេប
191	adjective law	droit (m) procédural; droit processuel	ច្បាប់នីតិវិធី
192	adjourn (to)	ajourner; différer; suspendre; remettre; renvoyer	លើកវារកាល, ផ្អាក, ព្យួរ, បោះបង់ ច្រានចោល
193	adjourn (to) the meeting	suspendre une séance	លើកសម័យប្រជុំ
194	adjournment	ajournement (m); renvoi (m) à une date ultérieure	ការលើកវារកាល, ការពន្យារពេល
195	adjudge (to) ~ damages	déclarer; prononcer sur ; accorder (allouer) des dommages-intérêts	វិនិច្ឆ័យ, វិនិច្ឆ័យលើការខូចខាត
196	adjudgment	jugement (m); arrêt (m); décision (f)	ការវិនិច្ឆ័យសេចក្តី
197	adjudicate (to) ~ s.o. bankrupt	juger; statuer; rendre un arrêt mettre qq'un en faillite	វិនិច្ឆ័យ, កាត់សេចក្តី, កាត់សេចក្តី ឱ្យនរណាម្នាក់ថាភ័យធន
198	adjudication	jugement (m); décision (f); prononcé d'un jugement; adjudication (f)	សាលក្រម, សេចក្តីសំរេច
199	adjudication	jurisprudence (f)	យុត្តិសាស្ត្រ
200	adjudication of bankruptcy	ouverture (f) de la liquidation des biens	សាលក្រមប្រកាសធនភ័យធន
201	adjunction	jonction (f)	ការភ្ជាប់
202	adjure (to)	adjurer	ប្រើមន្តអាគម, ប្រើបិសាច
203	adjust (to)	adapter	តម្រូវ, សម្រួល
204	# Adjuster	Répartiteur en assurance	អ្នកលែងតម្រូវការទាមទារ
205	adjustment ~ of claims ~ of damages	ajustement (m); arrangement (m) règlement des indemnités règlement des dommages-intérêts	ការទូទាត់សង ការទូទាត់សងតាមបណ្តឹង ការទូទាត់សងការខូចខាត

206	admeasure (to)	mesurer; attribuer	បែងចែកណែនាំ
207	administer (to) ~ an oath ~ justice	administrer; gérer; appliquer déférer le serment rendre la justice	គ្រប់គ្រង ទទួលយកការសច្ចាប្រណិធាន
208	administration	administration (f); gestion (f)	ការគ្រប់គ្រងរដ្ឋបាល
209	administration by commission	administration (f) déléguée	ការចាត់ចែងដោយផ្ទេរសិទ្ធិ
210	administration in private law form	droit (m) privé applicable à l'administration	ការគ្រប់គ្រងរដ្ឋបាលក្នុងច្បាប់ ឯកជន
211	administration of justice	administration (f) de la justice	ការគ្រប់គ្រងរបស់តុលាការ
212	administration of the estate on behalf of creditors	administration (f) de la succession ; curatelle (f) de la succession	ការគ្រប់គ្រងមតកតាងនាមឱ្យ ម្ចាស់បំណុល
213	administrative	administratif, -ve	ផ្នែករដ្ឋបាល
214	administrative act issue of an ~	acte (m) administratif émission (f) d'un acte administratif	លិខិតរដ្ឋបាល ការចេញលិខិតរដ្ឋបាល
215	administrative act causing an obligation	décision (f) individuelle créatrice d'obligations	សេចក្តីសម្រេចរដ្ឋបាលបង្កើតកាតព្វកិច្ច
216	administrative act establishing rights	acte (m) conférant des droit; acte (m) / décision (f) créant un droit particulier individuel	លិខិតរដ្ឋបាលដែលបង្កើតសិទ្ធិ សេចក្តីសម្រេចដែលបង្កើតសិទ្ធិ ផ្ទាល់ខ្លួន របស់បុគ្គល
217	administrative act imposing obligations / a burden	acte (m) individuel créant une obligation / limitant un droit ; injonction (f) ; acte individuel faisant grief	លិខិតឯកជនបង្កើតកាតព្វកិច្ច
218	administrative act requiring the participation of the interested party	acte (m) individuel prévoyant la participation de l'intéressé	លិខិតឯកភូតដែលមានផល ប្រយោជន៍ដល់ភាគីពាក់ព័ន្ធ
219	administrative act valid for an indeterminate period of time	acte (m) administratif valable pour une durée indéterminée	លិខិតរដ្ឋបាលមានសុពលភាពក្នុង រយៈពេលមិនកំណត់
220	administrative agency	autorité (f) administrative	ទីភ្នាក់ងាររដ្ឋបាល
221	administrative assistant	concessionnaire (m)	ជំនួយការរដ្ឋបាល
222	administrative compulsion	exécution (f) d'office administrative; contrainte (f) administrative	ការបង្ខំផ្នែករដ្ឋបាល, កម្លាំងរដ្ឋបាល

223	administrative contract	contrat (m) administratif; contrat (m) de droit public	កិច្ចសន្យារដ្ឋបាល, កិច្ចសន្យា សាធារណៈ
224	administrative contract	contrat (m) de droit public ; contrat (m) administratif	កិច្ចសន្យាសាធារណៈ, កិច្ចសន្យា រដ្ឋបាល
225	administrative control	contrôle (m) administratif	ការត្រួតពិនិត្យរដ្ឋបាល
226	administrative court	cour (f) administrative ; tribunal (m) administratif	តុលាការរដ្ឋបាល
227	administrative court action	recours (m) contentieux	បណ្តឹងនៅតុលាការរដ្ឋបាល
228	administrative discretion	pouvoir discrétionnaire (m) de l'administration	ឆន្ទានិសិទ្ធិរដ្ឋបាល
229	administrative enforcement	exécution (f) par voie administrative	ការពង្រឹងផ្ទៃក្នុងរដ្ឋបាល
230	administrative force	contrainte (f) administrative	ការបង្ខំផ្ទៃក្នុងរដ្ឋបាល, កម្លាំងរដ្ឋបាល
231	administrative function	fonction (f) administrative	មុខងាររដ្ឋបាល
232	administrative hearing	audition (f) administrative	សវនកម្មក្នុងក្របខ័ណ្ឌរដ្ឋបាល
233	administrative judicial act	acte (m) d'administration judiciaire	កម្មភាពគ្រប់គ្រងរបស់តុលាការ
234	administrative law	droit (m) administratif	ច្បាប់រដ្ឋបាល
235	administrative organization	organisation (f) administrative	អង្គការរដ្ឋបាល
236	administrative penalty	astreinte (f) judiciaire; amende (f) administrative	ការដាក់ទោសរដ្ឋបាល ការផាកពិន័យ
237	administrative practice	pratique (f) administrative	ការងាររដ្ឋបាល
238	administrative procedure	recours (m) administratif	នីតិវិធីរដ្ឋបាល
239	administrative review	recours (m) administratif préalable	ការត្រួតពិនិត្យផ្ទៃក្នុងរដ្ឋបាលឡើងវិញ
240	administrator	exécuteur (m) testamentaire	អ្នកគ្រប់គ្រង (ជនដែលតុលាការ ចាត់តាំងឱ្យចាត់ចែងកិច្ចការ ឬ ទ្រព្យសម្បត្តិរបស់ជនផ្សេងទៀត ពីព្រោះជនផ្សេងនោះមិនអាចធ្វើ ទៅបានតាមធម្មតា ដោយសារជន

			ផ្សេងនោះ ភ្ជាប់ដោយគ្មានបន្ទុល់ មរតិកសាសន៍)
241	admiralty and maritime jurisdiction	jurisdiction (f) maritime	យុត្តាធិការនាវាកិច្ចនិងនាវាចរណ៍ សមុទ្រ
242	admissibility	recevabilité (f)	ភាពអាចទទួលយកបាន
243	admissible	recevable	ដែលអាចអនុញ្ញាតបាន ដែលយកជាការបាន
244	admissible	licite; admis	ដែលអាចអនុញ្ញាតបាន ដែលយកជាការបាន
245	admissible evidence	moyen (m) de preuve recevable	ភស្តុតាងប្រវេសនីយ, ភស្តុតាង ទទួលយកបានការ
246	admission	admission (f); aveu (m)	សេចក្តីអនុញ្ញាត
247	admission ~ of plea	admission (f); accès (m); acceptation (f); aveu (m) aveu (m) judiciaire	ការសារភាព , ការទទួលយក
248	# admission ~ requirements	conditions (f) d'admission admission (f)	ការទទួលខុសត្រូវ
249	admissive	recevable	ដែលទទួលយកបាន
250	admit (to) ~ a claim	admettre; concéder; avouer; accepter reconnaître une prétention; admettre un recours	សារភាព, ទទួលការទាមទារ
251	admittance	accès (m); entrée (f)	ការអនុញ្ញាតឱ្យចូល
252	# Admonition (1)	Conseil	ការក្រើនរំលឹក , ការដាស់តឿន
253	admonition (2)	avertissement (m)	ការស្តីបន្ទោស
254	admonition (3)	admonestation (m)	ការព្រមាន
255	# Admonitory tort	Tort quit doit être reprimandé	កំហុសស៊ីវិលដែលត្រូវព្រមាន
256	adolescent	adolescent (m); jeune adulte (m)	មនុស្សពេញវ័យ
257	adopt (to)	adopter	ការយល់ព្រម, ការអនុម័ត, ការសុំកូន
258	adoptee	enfant (m) adoptif	កូនចិញ្ចឹម

259	adopter	adopteur (m)	អ្នកកូនគេមកចិញ្ចឹម
260	adopting parents	parents (mpl) adoptifs	ឪពុក ម្តាយចិញ្ចឹម
261	adoption	adoption (f)	ការសុំកូនមកចិញ្ចឹម
262	Adult	adulte (m)	នីតិជន
263	adultery	adultère (m)	អតិថារី, រើសី ការផិតក្បត់ប្តីប្រពន្ធ អតិថរិយា
264	advancement	avance d'hoirie; avancement d'hoirie	មតិកទទួលមុន
265	advantage	avantage (m)	ផលប្រយោជន៍
266	adversary	adversaire (m); partie (f) adverse; contradicteur	គូបដិបក្ខ
267	adversary system	procédure (f) adversaire; procédure (f) accusatoire	នីតិវិធីចោទប្រកាន់
268	adverse	adverse; opposé	ផ្ទុយគ្នា, ដែលជាសត្រូវ, ជំទាស់
269	adverse interest	intérêt (m) adverse	ផលប្រយោជន៍ជំទាស់
270	adverse party	partie (f) adverse	គូប្រឆាំង, ភាគីប្រឆាំង
271	adverse possession	usucapion (f) (d'un immeuble)	ភោគៈតាមព្រឹត្តិន័យ
272	adverse witness	témoin de la partie adverse	សាក្សីខាងគូបដិបក្ខ
273	advertent negligence	imprudence (f) consciente	ការធ្វេសប្រហែស, បំពាន
274	advice	avis (m); conseil (m)	មតិ, ដំបូន្មាន
275	advise (to)	conseiller; avertir; instruire; aviser; renseigner	ផ្តល់យោបល់
276	advisory opinion	avis (m) consultatif	មតិពិគ្រោះ មតិផ្តល់យោបល់
277	advocacy	plaidoyer (m)	ការការពារ, ការគាំទ្រមូលហេតុ
278	advocate	avocat (m)	មេធាវី
279	# advocate (to) ~ damages	faire valoir; intenter	ចេញសាលក្រមដែលមានប្រយោជន៍ចំពោះជនជាប់ចោទ ចេញសាលក្រម (ជំទាស់ចំពោះជនជាប់ចោទ)
280	affiant	auteur (m) d'une déclaration écrite sous serment	អ្នកថ្លែងសច្ចា
281	affidavit	affidavit (f)	សំបុត្រភស្តុតាង, ឯកសារជាលាយលក្ខណ៍អក្សរដែលយក

			ជាការបាន
282	affiliation	affiliation (f); rattachement (m)	ការទាក់ទងគ្នា
283	affinity	alliance (f)	ព្យាតិពន្ធ, សាច់ថ្លៃ
284	affirm (to)	affirmer	អះអាងបញ្ជាក់
285	affirmation	déclaration (f) jurée	ការអះអាង, ការថ្លែងក្នុងកន្លែង សម្បជ
286	affirmative	affirmatif	នៃការអះអាង
287	affirmative action	action (f) en constatation un droit; mesures (fpl) pour favoriser les discriminés	វិធានការដែលផ្តល់ផលប្រយោជន៍ដល់ជនដែលត្រូវគេរើសអើង
288	affirmative defense	réponse (f); contradiction (f) aux faits allégués; prétention (f) de la partie adverse	ការការពារជាវិជ្ជមាន
289	affix (1)	attacher	ភ្ជាប់, បិទ
290	affix (2)	apposer	ប្រថាប់ចារ
291	aforethought	prémédité	ដែលគ្រោងទុកជាមុន
292	after-acquired	ultérieurement acquis	បានក្រោយព្រឹត្តិការណ៍
293	# after-acquired property	propriété (f) acquise ultérieurement (p.ex. à la conclusion du mariage)	សិទ្ធិកម្មសិទ្ធិបានក្រោយ
294	# after-acquired title	propriété (f) acquise ultérieurement (p.ex. à la conclusion du mariage)	សិទ្ធិកម្មសិទ្ធិបានក្រោយ
295	aftermath	conséquences (fpl)	លទ្ធផល
296	against	à l'encontre de	ប្រឆាំងទៅនឹង
297	age of consent	âge (m) nubile	អាយុគ្រប់ការ
298	age of criminal capacity	majorité (f) pénale	សមត្ថភាពប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ
299	age of franchise	majorité (f) électorale	អាយុបោះឆ្នោត
300	age of majority	majorité (f)	អាយុអនិភាព
301	agency	représentation (f)	តំណាង, ទីភ្នាក់ងារ
302	agency	représentation (f)	ទីភ្នាក់ងារ
303	agency business	gestion (f) d'affaires	ភ្នាក់ងារពាណិជ្ជកម្ម
304	agency by estoppel	mandat (m) d'apparence	អាណត្តិដែលគេផ្តល់អោយ

305	agenda	ordre (m) du jour	របៀបវារៈ
306	agent	agent (m); représentant (m); préposé (m); mandataire (m)	ភ្នាក់ងារ, អ្នកតំណាង
307	agent	représentation (m), mandataire (m)	អ្នកតំណាង, ភ្នាក់ងារ
308	agent by delegation	subdélégué (m)	ភ្នាក់ងារតាមការផ្ទេរសិទ្ធិ
309	agent without authority	représentant (m) sans pouvoirs	ភ្នាក់ងារគ្មានអំណាច
310	aggravate (to)	aggraver; accroître	ធ្វើឱ្យដុះដាលទៅ
311	aggravated assault	coups et blessures avec circonstances aggravantes	អំពើបំពានបំពានធ្ងន់ធ្ងរ
312	aggravated battery	blessure (f) corporelle dangereuse; lésion (f) corporelle grave	ការរំលោភលើរូបរាងកាយយ៉ាង ធ្ងន់ធ្ងរ
313	aggravated circumstances; aggravating circumstances	aggravantes	ស្ថានភាពធ្ងន់ធ្ងរ
314	aggravation of sentence	aggravation (f) de peine	ស្ថានភាពធ្ងន់ធ្ងរ
315	aggregate	somme (f) globale	ចំនួនសរុប
316	aggrieved party	partie (f) chagrinée	ភាគីរងគ្រោះ
317	agree (to)	convenir	ដែលចុះខក្នុងកិច្ចសន្យា
318	# agreement	accord (m); convention (f); traité (m)	កិច្ចព្រមព្រៀង, អនុសញ្ញា,
319	agreement	entente (f)	កិច្ចព្រមព្រៀងយោគយល់គ្នា
320	agreement as to the jurisdiction in the event of litigation	attribution (f) de juridiction	កិច្ចព្រមព្រៀងនៃ យុត្តាធិការ ក្នុងវិវាទ
321	agreement of instruction for reward	contrat (m) de gestion d'affaires	កិច្ចព្រមព្រៀងនៃកិច្ចការគ្រប់គ្រង
322	agreement on the provision of security	convention relative a la fourniture de suretés	កិច្ចសន្យាធានា
323	# agreement; meeting of the minds; mutual consent of the parties	accord (m)	ការព្រមព្រៀង, ការព្រមព្រៀងរវាង ភាគី
324	aid	aide (f); secours (m); assistance (f)	ជំនួយ
325	aid and abet	être le complice de	ជាអ្នកសមគំនិតក្នុងបទ
326	aider and abettor	complice (m)	អ្នកជំនួយការ, អ្នកញុះញង
327	aiding	complicité (f)	អ្នកសមគំនិត

328	aim	destination (f); but (m)	គោលបំណង
329	aim (to)	tender	មានគោលបំណង
330	aim (to) at	viser	តំរង់ដាក់
331	aiming at income	dans un but lucratif	ក្នុងបំណងរកចំណូល ឬកម្រៃ
332	akin to	analogue; conformément à; mutatis mutandis	ដែលជាប់ទាក់ទងទៅនឹង ដែលស្រដៀងទៅនឹង
333	aleatory	aléatoire	មិនឡើង
334	aleatory contract (depending upon an uncertain event)	contrat (m) aléatoire	កិច្ចសន្យាមិនច្បាស់លាស់ (ផ្អែកលើ ប្រតិការមួយមិនច្បាស់លាស់)
335	alias	alias; autrement dénommé	ឈ្មោះហៅក្រៅ
336	alibi	alibi (m)	ការដោះសា, ការបង្វែងដាន
337	alien	étranger (m)	ជនបរទេស
338	alienate (to)	aliéner; transférer	ការផ្ទេរកម្មសិទ្ធិ
339	alienation	aliénation (f); vente (f); cession (f)	ការផ្ទេរសិទ្ធិ, កាលបោះបង់ ការលក់
340	alienor	cédant (m)	សាមីបរិវត្ត, អ្នកលក់, ផ្ទេរសិទ្ធិឱ្យគេ
341	alignment	adaptation (f); ajustement (m)	ការកែសម្រួល
342	alike	pareillement; semblablement	ភាពដូចគ្នា
343	aliment	aliments (mpl); pension (f) alimentaire; entretien (m)	អាហារ, ការថែរក្សា
344	aliment (to)	entretenir	ផ្តល់អាហារ, ផ្តល់ការថែទាំ
345	aliment (to)	entretenir	ផ្តល់ការថែទាំ, ផ្តល់អាហារ
346	alimentary	alimentaire	ផ្នែកអាហារ
347	alimony	paiement (m) d'une pension	ប្រាក់ឧបត្ថម្ភក្រោយការលះលែង
348	allegation	allégation (f); affirmation (f); assertion (f)	ការចោទដោយគ្មានភស្តុតាង
349	allegation of fact	fait (m) allégué	អំពើល្មើសដែលគេចោទប្រកាន់
350	allege (to)	alléguer; prétendre; avancer	ចោទប្រកាន់ដោយគ្មានភស្តុតាង
351	alleged	préssumé; allégué	ជនជាប់ចោទ
352	allegiance	loyauté (f)	ភក្តីភាព, ភាពស្មោះត្រង់

353	alleviate (to)	atténuer; mitiger; commuer	សម្រាល, ធ្វើអោយធូរស្រាល, បន្ថុះ, បន្ថយ
354	allocate (to)	allouer; attribuer	ផ្តល់ឱ្យ
355	allocation	allocation (f); assignation (f)	ការផ្តល់ឱ្យ
356	allocation	répartition (f) ; distribution (f)	ការបែងចែក, ការចែកចាយ
357	allocation of duties	répartition (f) des affaires	វិភាជន៍នៃករណីកិច្ច, វិភាជន៍នៃការទទួលខុសត្រូវ
358	allocation of responsibilities	répartition (f) des affaires	វិភាជន៍នៃករណីកិច្ច, វិភាជន៍នៃការទទួលខុសត្រូវ
359	allocation of risk	répartition (f) des risques	ការបែងចែកចំពោះការខូចខាត
360	allocution	allocution (f)	សំណូមពរមុនកាត់សេចក្តី
361	allodial	allodial	ដែលស្ថិតនៅកម្មសិទ្ធិដាច់ណាត់
362	allonge	allonge (f)	អនុបត្រ, ក្រដាសភ្ជាប់ជាមួយ
363	allow (to) on appeal	faire droit à un recours	មានសិទ្ធិប្តឹងឧទ្ធរណ៍
364	# allowance	allocation (f); gratification (f)	ប្រាក់ឧបត្ថម
365	# allowance	indemnité (f) ; supplément (m)	ប្រាក់វិភាជន៍
366	alluvion	alluvions (fpl)	ល្បាប់
367	alteration	modification (f)	ការកែប្រែ
368	alteration of a contract	modifiacion (f) du contrat	ការកែប្រែកិច្ចសន្យា
369	alternate	substitut (m) ; mandataire (m) ; remplaçant	ព្រះរាជអាជ្ញារង, អ្នកទទួលសិទ្ធិជាតំណាង
370	alternate judge	juge (m) suppléant	ចៅក្រមជំនួស
371	alternative	objet (m) de remplacement	បត់ប្រើជំនួស
372	alternative dispute resolution	arrangement (m) extra-judiciaire	ដំណោះស្រាយជម្លោះក្រៅផ្លូវ តុលាការ
373	alternative liability	responsabilité (f) alternative	ការទទួលខុសត្រូវជំនួស
374	alternative obligation	obligation (f) alternative	កាតព្វកិច្ចជម្រើស
375	alternative pleading	plaidoirie (f) subsidiaire	ការជជែកទ្វេបថ

376	ambassador	ambassadeur (m)	ឯកអគ្គរដ្ឋទូត
377	ambiguity	ambiguïté (f)	ភាពមិនច្បាស់លាស់
378	ambiguous	ambigu	ដែលមានន័យមិនច្បាស់លាស់ ឬ មិនពិតប្រាកដ
379	ambit	attributions(fpl); domaine (m) de compétence; ressort sortir du cadre de ses attribution	រង្វង់នៃការទទួលខុសត្រូវដែលហួស សមត្ថកិច្ច
380	ambit	ressort (f)	រង្វង់នៃអំណាច
381	ameliorating waste	dépenses (fpl) mélioratives; dépenses aboutissant à l'augmentation de la valeur d'un bien	ការកែកុនឱ្យប្រសើរឡើង
382	amend	amender; modifier	វិសោធនកម្ម
383	amending law	loi (f) modificative	ច្បាប់វិសោធនកម្ម
384	# amendment	amendement (m) législatif	ការធ្វើវិសោធនកម្ម, វិសោធន កម្មរដ្ឋធម្មនុញ្ញ
385	amicable settlement	amiable composition (f); règlement (m) amiable	ដំណោះស្រាយតាមរយៈមិត្តភាព
386	amicus curiae (pl.: amici curiae)	expert (m) pès les tribunaux	អ្នកជំនាញបច្ចេកទេសនៅអម តុលាការ
387	amnesty	amnistie (f)	ការលើកលែងទោស
388	amortization	amortissement (m)	ការរម្លោះបំណុល
389	amortize	amortir	សងបំណុលបន្តចម្លងៗ
390	amount in controversy	montant (m) de la demande	ទឹកប្រាក់ដែលគេស្នើសុំពេលមាន ជម្លោះ
391	ample	ample	ទូលំទូលាយ, បរិបូណ៌
392	analogous	analogue	ដែលស្រដៀង, ប្រៀបធៀប
393	analogy	analogie (f); extension analogique d'une règle de droit	ភិនភាគដែលស្រដៀងគ្នា
394	anarchy	anarchie (f)	អនាធិបតេយ្យ
395	ancestor	ancêtre (m)	បុព្វបុរស
396	ancestry	ancêtres (mpl)	ពូជពង្ស
397	ancillary	auxiliaire (m) ; subordonné (m) ; annexe (f) à	នៃទាសី , បន្ទាប់បន្សំ

398	# ancillary jurisdiction	Jurisdiction annexe	សមត្ថកិច្ចបន្ទាប់បន្សំនៃតុលាការ
399	annex; enclosure	annexe (f)	ឯកសារភ្ជាប់
400	annotate (to)	annoter	សេចក្តីពន្យាង់បន្ថែម
401	annotated code	code (m) annoté	ក្រមដែលអធិប្បាយបន្ថែម
402	annotation	annotation (f)	ការអធិប្បាយបន្ថែម
403	announce (to); proclaim (to)	proclamer; publier; annoncer	ប្រកាស
404	announcement; publication; notification	annonce (f); communiqué (m) officiel	សេចក្តីប្រកាស, សេចក្តីថ្លែងការណ៍ជាសាធារណៈ
405	annuity (contract)	annuité (f) (contrat)	ធនាគារសមាជិក (កិច្ចសន្យា)
406	annuity (payment)	annuité (f) (paiement)	ធនាគារសមាជិក (ចំណាយ)
407	annuity charge on land; annuity land charge	annuité (f)	បំណុលដីធ្លី
408	annul (to)	annuler; abroger	និរាករណ៍, លុបចោល
409	annulment	annulation (f); abrogation (f); résiliation (f); cassation (f)	និរាករណ៍, បដិសេធ, លុបចោល
410	annulment; declaration of nullity	annulation (f)	ការលុបចោល
411	answer (to)	riposter	ឆ្លើយតបទៅនឹង, សិកសម្តី
412	answer; defence to a writ	réplique (f); réponse (f)	ចម្លើយ , ការពារពេលវេលា
413	answerability as the proper party	qualité (f) pour défendre en justice	មានគុណភាពដើម្បីការពារខ្លួន នៅក្នុងតុលាការ
414	anticipatory assignment; assignment of future claim	cession (f) par anticipation	ការផ្ទេរឈ្មោះដែលបានរំពឹងទុក ការផ្ទេរឱ្យនៅការទាមទារនាពេល អនាគត
415	anticipatory breach	refus (m) de s'exécuter	ការល្មើសមុនពេលត្រូវបំពេញ - កាតព្វកិច្ច
416	anticipatory repudiation to perform the contract	non-respect prémédité d'un contrat	ការមិនគោរពកិច្ចសន្យាតាមការ រំពឹងទុក

417	# Anti-lapse statute		ច្បាប់ទប់ទល់ការរលត់មតិក
418	anti-trust law	loi (f) antitrusts; législation (f) sur les cartels	ច្បាប់ទប់ទល់នឹងត្រីស្ត
419	apparent authority; ostensible authority	mandat (m) apparent	អំណាច, អាណត្តិស្តែងខាងក្រៅ
420	apparent danger	danger (m) apparent	គ្រោះថ្នាក់ដែលអាចមើលឃើញ
421	appeal (on issues of fact and law); first instance appeal	appel (m)	ការប្តឹងទាស់លើអង្គហេតុ និង អង្គច្បាប់ បណ្តឹងឧទ្ធរណ៍លើកទី ១
422	appeal (on issues of law)	cassation; pourvoi (m) en cassation	បណ្តឹងសារទុក្ខ
423	appeal (second instance)	appel (m); pouvoir (m) en cassation	បណ្តឹងឧទ្ធរណ៍
424	to allow an ~ appeal (to)	acquiescer à un ~ recourir	ប្តឹងសុំទៅសាលាឧទ្ធរណ៍
425	appeal (to)	faire appel d'une décision; interjeter appel	ប្តឹងឧទ្ធរណ៍
426	appeal (to) from a judgment	exercice une voie de recours	ប្តឹងសើរើ
427	appeal against an administrative decision	recours (m) administratif	ប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច រដ្ឋបាល
428	appealable (on points of law)	susceptible d' être invoqué lors d'un pouvoir en cassation	ដែលអាចត្រូវបានគេលើកឡើង នៅពេលប្តឹងសារទុក្ខ
429	appear (to)	paraître; apparaître	ចូលខ្លួន បង្ហាញខ្លួន
430	appear (to) before a court	comparaître devant une juridiction	ទទួលការកាត់ទោស បង្ហាញខ្លួននៅ- តុលាការ
431	appear (to) before a court; stand (to) trial	comparaître devant une juridiction; paraître en jugement	បង្ហាញខ្លួននៅតុលាការ ប្រឈមមុខនឹងការកាត់ទោស
432	appearance	comparution (f)	ការចូលខ្លួន
433	appearance by attorney	représentation (f) par avocat	ការឡើងក្តីដោយមេធាវី
434	appearance of a right or legal position; legal appearance	théorie (f) d'apparence; apparence (f) du droit	ទ្រឹស្តីដែលធ្វើអោយច្បាប់មាន លក្ខណៈច្បាស់លាស់
435	appellant; complainant	réclamant (m) ; recourant (m) ; plaignant (m)	អ្នកប្តឹងឧទ្ធរណ៍, ដើមបណ្តឹងឧទ្ធរណ៍
436	appellant; petitioner	appellant (m)	អ្នកប្តឹងឧទ្ធរណ៍

437	appellate court	cour d'appel	សាលាឧទ្ធរណ៍
438	appellate decision (on issues of law)	décision (f) en cassation	សេចក្តីសំរេចនៅពេលមានបណ្តឹង សារទុក្ខ
439	appellate judge	juge (m) de cassation ; juge (m) d'appel	ចៅក្រមនៅសាលាឧទ្ធរណ៍, នៅតុលាការកំពូល
440	appellate jurisdiction	compétence (f) en cassation	សមត្ថកិច្ចបណ្តឹងឧទ្ធរណ៍
441	appellee	intimé	ភាគីចម្លើយ នៅថ្នាក់ឧទ្ធរណ៍
442	# Appellor		ភាគីដើមបណ្តឹងឧទ្ធរណ៍
443	applicability; operation	applicabilité (f)	ការដែលអាចអនុវត្តបាន
444	applicable	applicable	ដែលអាចអនុវត្តបាន
445	applicable law	droit (m) applicable	ច្បាប់ដែលអាចអនុវត្តបាន
446	applicant; petitioner	demandeur (m); requérant (m)	អ្នកប្តឹងសុំ, ដើមបណ្តឹង
447	application introduction of a motion action counterclaim	demande (f) dépôt de la ~ ~ introductive d'instance ~ reconventionnelle	បណ្តឹង, ដាក់បណ្តឹង, បណ្តឹងដើម បណ្តឹងតប,
448	application scope of ~ apply (to)	application champ d'~ mettre en ~	ការអនុវត្ត វិសាលភាពនៃការអនុវត្ត ការដាក់ឱ្យអនុវត្ត
449	appoint (to)	désigner; nommer; établir	តែងតាំង
450	appoint (to); nominate (to); designate (to)	nommer; désigner	តែងតាំង ឬ ចាត់តាំង
451	appointment	nomination (f)	ការតែងតាំង
452	appointment	désignation (f)	ការតែងតាំង
453	Appointment power	Faculté de distribution des biens	អំណាចចាត់ចែងការចែកចាយមតិក
454	appointment; call; plea	nomination (f); promotion (f)	ការតែងតាំង
455	appointment; granting of a license	nomination (f) ; agrément (m)	ការតែងតាំង, ការផ្តល់ឱ្យអាជ្ញាប័ណ្ណ
456	Apportion	Répartir	បែងចែក, បែងរំលែក
457	apportionment	partage (m)	ចំណែក, ការបែងចែក
458	appraise (to)	évaluer; examiner; instruire	វាយតម្លៃ, សង្កេតមើល

459	appreciate	apprécier; augmentation de la valeur	បង្កើនតម្លៃ
460	apprehend (to)	appréhender; arrêter	ចាប់ចង ឬ ឃុំឃាំង
461	apprehension	appréhension (f); arrestation (f)	ការចាប់ ឬ ការឃុំឃាំង
462	appropriate (to) (fungible goods)	individualiser	សមរម្យ, សមគួរ
463	appropriate (to)	approprier	រឹបអូស
464	appropriateness	exigibilité (f)	ភាពសមហេតុផល, ភាពសមស្រប
465	appropriateness ; expedience	convenance (f) ; opportunité (f)	ភាពសមស្រប, ភាពសមរម្យ, ភាពមានប្រយោជន៍
466	appropriation	appropriation (f)	ការយកធ្វើជារបស់ខ្លួន
467	appropriation; grant	octroi (m)	ការផ្តល់ឱ្យ
468	approval	agrément (m) ; approbation (f)	ការយល់ព្រម
469	approval; permission	autorisation (f); approbation (f); consentement (m)	សេចក្តីយល់ព្រម, ការស្រុះស្រួល, សេចក្តីអនុញ្ញាត
470	approve (to); allow (to)	approuver; autoriser; consentir	យល់ស្រប, យល់ព្រម, ស្រុះស្រួល, អនុញ្ញាតឱ្យធ្វើអ្វីមួយ
471	approved	reconnu	ទទួលស្គាល់, ទទួលយក
472	appurtenance	accessoire (m)	ជារបស់, ជាចំណុះ
473	arbiter	arbitre (m)	មជ្ឈត្តករ, អាជ្ញាកណ្តាលអាប៊ីត
474	arbitrariness	arbitraire (f)	ភាពធ្វើតាមតែអំពើចិត្ត
475	arbitrary	arbitraire	ដែលធ្វើតាមតែអំពើចិត្ត
476	arbitrate	arbitrer	ធ្វើមជ្ឈត្តការ វិនិច្ឆ័យអជ្ញាកណ្តាល
477	arbitration	juridiction (f) arbitrale; arbitrage	តុលាការអាជ្ញាកណ្តាល
478	arbitrator	arbitre (m)	អាជ្ញាកណ្តាល
479	argue (to)	discuter; débattre	ជជែកពិភាក្សា
480	argue for (to)	plaider en faveur de	និយាយគាំទ្រ
481	argument	argument (m); plaidoirie (f)	សេចក្តីសំអាង, ការទាញហេតុផល
482	argumentation by analogy	raisonnement (m) par analogie	អំណះអំណាងដោយធ្វើប្រៀប

483	argumentum e contrario	raisonnement (m) à contrario	អំណះអំណាងផ្ទុយ
484	aristocracy	aristocratie (f)	អភិជនាធិបតេយ្យ
485	armed forces	forces (fpl) armées	កម្លាំងប្រដាប់អាវុធ
486	armed robbery	brigandage (m) avec port d'arme	អំពើប្លន់ប្រដាប់អាវុធ
487	armistice	armistice (m)	បទឈប់បាញ់គ្នា
488	armistice ; truce ; cease-fire	armistice (m)	បទឈប់បាញ់គ្នា
489	arraign (to)	mettre en accusation	នាំខ្លួនមកឱ្យឆ្លើយនៅមុខតុលាការ
490	arrears	arriéré (m)	ប្រាក់ដែលនៅខ្វះ (ប្រាក់មិនទាន់ សង)
491	arrest	arrestation	ការឃាត់ខ្លួន ឬចាប់ខ្លួន
492	arrest of judgment	remise (f) du prononcé du jugement	ការផ្អាកសាលក្រម ការបដិសេធមិន ចេញសាលក្រម
493	arrest warrant	mandat d'arrêt	ដីកាឃាត់ខ្លួន
494	arson	incendie (m) volontaire	បទល្មើសបង្កអគ្គិសនីភ័យ
495	article	article (m)	មាត្រា .ប្រការ
496	article	article (m) ; clause (f) ; stipulation (f)	មាត្រា ខ (នៃច្បាប់)
497	# articles of impeachment	procédure (f) de destitution en disponibilité / de relèvement des fonctions	ពាក្យសុំដកហូតមុខតំណែង សាធារណៈ
498	articles of incorporation	statuts (mpl); contrat (m) de société	លក្ខន្តិកៈបង្កើតក្រុមហ៊ុន
499	artifice	artifice (m)	ឧបាយកល, ល្បិច
500	artificial person	personne (f)morale	នីតិបុគ្គល
501	ascertain (to)	vérifier; arriver à savoir	ស្រាវជ្រាវ ឬស្វែងរក
502	ascertainable	vérifiable	ដែលអាចផ្ទៀងផ្ទាត់បាន
503	ascertainment	vérification (f)	ការស្រាវជ្រាវ ឬការស្វែងរក
504	ascribe (to); attribute (to); impute (to)	imputer; attribuer; accuser	សន្មតថាជា , ថ្កោលទោស
505	aspect	aspect (m)	ទិដ្ឋភាព
506	asportation	ôter la chose volée	ការយកទៅបាត់
507	assailant	assaillant (m); agresseur (m)	អ្នកវាយប្រហារ

508	assassin; murderer	assassin (m)	មនុស្សឃាដដោយគិតទុកជាមុន
509	assassinate (to)	assassiner	ឃាដកម្ម (ជាពិសេសខាង យោធាយ)
510	assassination	assassinat (m)	ឃាដកម្មដោយគិតទុកជាមុន
511	assault	assaut (m); attaque (f)	ការវាយប្រហារ
512	assault (to)	agresser; attaquer	វាយប្រហារ
513	assembly	rassemblement (m)	ការប្រមូលផ្តុំ
514	assembly; gathering, meeting	assemblée (f) ; réunion (f)	ការប្រមូលផ្តុំ , ការជួបជុំ , ប្រជុំ
515	assent	assentiment (m); agrément; approbation (f)	ការយល់ព្រម
516	constructive ~ assent (to)	assentiment (m) concluant assentir	យល់ព្រម
517	assert (to) ~ a claim	alléguer; affirmer; prétendre; avancer faire valoir / exercer un droit ; intenter une action	ពោលអះអាង , ការពារ
518	assert (to)	invoker ; faire valoir	អះអាង
519	assertion	exercice (m) (d'un droit) ; action de faire valoir (un droit)	ការអះអាងការពារសិទ្ធិធ្វើឱ្យមាន តម្លៃ
520	# Asservation	dépôt (m) judiciaire des moyend de preuve ?	សម្បទិជាឧទ្ធារិក, សេចក្តីប្រកាសជាឧទ្ធារិក
521	assess (to)	evaluer; apprécier	ប៉ាន់ប្រមាណ, កំណត់តម្លៃ ដាក់តម្លៃ
522	assessment; performance report	appréciation (f); notation (f)	ការវាយតម្លៃ , របាយការណ៍ការងារ
523	asset; asset value	valeur (f) pécuniare	ទ្រព្យ , តម្លៃជាទ្រព្យ
524	assets; capital ~ and liabilities	actif (m) ; biens (mpl) actif et dettes	ទ្រព្យ , ទុន , ទ្រព្យនិងបំណុល
525	assign (to)	donner en partage; assigner; céder	ប្រគល់ , បែងចែក , ចាត់ចែង
526	assign (to)		កាត់ឈ្មោះ
527	assignee ; cessionary	cessionnaire (m)	អ្នកទទួលសិទ្ធិផ្ទេរ, អ្នកធ្វើអនុប្បទាន
528	assignment by operation of law; legal subrogation	transfert (m) légal de la créance	កិច្ចការដែលប្រតិបត្តិដោយស្របច្បាប់, ឧបាទេសកម្មស្របច្បាប់ (ការដាក់ជំនួសដោយស្របច្បាប់)
529	assignment by way of security; fiduciary	cession(f) a titre de garantie de sûreté	ការប្រគល់អោយក្នុងនាមជាការ ធានា

530	assignment assignment of error	mémoire (m) indiquant les moyens de cassation; motifs (mpl) invoqués en faveur du pourvoi en cassation	ពាក្យឧទ្ធរណ៍អំពីការភាន់ច្រឡំ
531	assignment; cession	cession (f)	ការផ្ទេរឈ្មោះ
532	assignment; cession; transfer	cession (f); assignation (f); transmission (f); transfert (m)	ការចាត់ចំណាយ , ការផ្ទេរឥណទ័យ
533	assignment of claim assignor ; transferor of a right	transert (m) d'une créance cédant (m)	អ្នកផ្ទេរឈ្មោះ , អ្នកកាត់ឈ្មោះ
534	associate judge	assesseur (m); juge (m) assesseur	ចៅក្រមសហការី , ចៅក្រមជំនួយ
535	association agreement	accord (m) d'association	កិច្ចព្រមព្រៀងរួមគ្នា កិច្ចព្រមព្រៀងសមាគម
536	association ; society; club	association (f); club (m)	សមាគម , សង្គម , ក្លឹប
537	association; federation	groupement (m) ; association (f)	សមាគម, សហព័ន្ធ
538	# Assumpsit	Engagement	ការសន្យា, កំណត់ពាក្យ
539	assumption	supposition (f)	ការទទួលយក
540	assumption of risk	prise en charge (f) du risque	ការសន្មត់ទទួលយកភកយន្តរាយ
541	assumption of indebteness; assumption of a debt with full discharge of original debtor	cession (f) de dettes ; délégation (f) parfaite	រំលត់បំណុល , ផ្ទេរបំណុលដាច់ពីអ្នក ដើមបំណុល
542	assurance; declaration in lieu of an oath	affirmation (f) solennelle tenant lieu de serment	ការធានា, ការប្រកាសជំនួសពាក្យ សម្បថ
543	assured	assuré (m)	អ្នកបានការធានារ៉ាប់រង
544	assurer; insurance company	assureur (m); compagnie (f) d'assurance	ធានា , ក្រុមហ៊ុនធានារ៉ាប់រង
545	asylum law of asylum application for ~ ~ proceedings	asile (m) droit d'~ demande d'~ procédure (f) de demande d'~	សិទ្ធិជ្រកកោណ ច្បាប់ស្តីពីសិទ្ធិជ្រកកោណ ការសុំសិទ្ធិជ្រកកោណ នីតិវិធីសុំសិទ្ធិជ្រកកោណ
546	asylum seeker	réfugié (m) politique; asilé (m)	អ្នកស្វែងរកសិទ្ធិជ្រកកោណ

547	atrocious	atroce	សាហាវយង់ឃ្នង
548	attach (to)	attacher; impliquer	ភ្ជាប់
549	attachability; liability to distress	saisissabilité (f)	ការដែលអាចដកហូត ឬ រឹបអូសវត្ថុ អ្វីមួយបាន
550	attachment	saisie (f)	អំណូសឃាត់
551	attack (to)	attaquer	វាយប្រហារ
552	attacked person	agressé (m)	ជនរងគ្រោះពីការវាយប្រហារ
553	attainder	perte (f) des droits civiles	កំណត់ត្រាកំហាតសិទ្ធិពលរដ្ឋ
554	attempt	tentative (f) : infraction (f) tentée	ការប៉ុនប៉ង
555	attempt (to)	essayer; tenter ; entreprendre; tâcher de	ប៉ុនប៉ង
556	attempted murder	tentative (f) d'assassinat	មនុស្សឃាដដោយចេតនា
557	attest (to)	attester	បញ្ជាក់, យកជាកសិណ
558	attorney fee	honoraires (mpl) d'avocat	ប្រាក់រង្វាន់មេធាវី
559	Attorney General	procureur (m) général	អគ្គមេធាវី
560	attorney; counsel	représentant (m)	ស្នាក់
561	attractive nuisance doctrine	obligation particulière envers des enfants d'assurer leur sécurité	ប្រភពគ្រោះថ្នាក់ដល់កុមារ
562	attribute	qualité (f) ; attribut (m)	គុណភាព, លក្ខណៈពិសេស
563	attribute (to); ascribe (to)	attribuer	ជាសមិទ្ធិផល
564	attribute (to); impute (to), ascribe (to)	accuser; imputer; attribuer	ថ្កោលទោស, ចោទប្រកាន់
565	attribution	attribution (f) attributions (fpl)	អាជ្ញាកណ្តាល
566	# augment (to)	augmenter	បន្ថែម , តម្លើងប្រាក់បៀវត្ស
567	authentic; genuine	authentique; véritable	យថាភូត , ដែលត្រឹមត្រូវតាមច្បាប់
568	authenticated copy	copie (f) certifiée conforme	លិខិតចម្លងយថាភូត, លិខិតចម្លងត្រឹមត្រូវតាមច្បាប់
569	authenticated; certified	authentifié	យថាភូត, ត្រឹមត្រូវតាមច្បាប់ , បញ្ជាក់ថាពិត

570	authenticity	authenticité (f)	ភាពត្រឹមត្រូវតាមច្បាប់, យថាភាព
571	author ; creator	auteur (m) (d'une œuvre)	អ្នកបង្កើតស្នាដៃ, អ្នកនិពន្ធ
572	authorisation withdraw an ~	pouvoir (m) révoquer un ~	ការផ្តល់អំណាច, ដកហូតអំណាច
573	authority	autorité (m); pouvoir (m)	អាជ្ញាធរសាធារណៈ អំណាចសាធារណៈ
574	public authority	pouvoirs (mpl) publics	អំណាចជម្រះមរតក
575	authority to dispose; power of disposal	capacité(f) de disposer; pouvoir (m) de disposition	ការផ្តល់អំណាច, អំណាចទីភ្នាក់ងារ
576	authorization; power of agency termination of agency	mandat (m); procuration (f) échéance (f) du mandat	ការបញ្ចប់ទីភ្នាក់ងារ
577	authorized recipient	réceptionnaire (m)	អ្នកទទួល ឬ អ្នកដែលត្រូវផ្តល់ អំណាចឱ្យទទួល
578	authorized; empowered	être habilité	ឱ្យអំណាច
579	authorized; entitled person	ayant droit (m); titulaire (m) d'un droit ; ayant cause (m)	ផ្តល់អំណាច , មានសិទ្ធិ
580	autonomous corporation; self- governing body	personne (f) morale autonome	នីតិបុគ្គលស្វ័យភាព
581	autonomous matters	affaire (f) de la compétence propre	កិច្ចការនៃសមត្ថកិច្ចផ្ទាល់ខ្លួន
582	autonomous powers	pouvoirs (mpl) propres	អំណាចស្វ័យភាព
583	autonomous rule- making power; autonomous regulatory power	pouvoir réglementaire autonome	អំណាចចេញបទបញ្ជាដោយស្វ័យ ភាព
584	autonomy; self- government	autonomie (f) ; indépendance	ស្វ័យភាព , ឯករាជ្យ
585	auxiliary	auxiliaire	បន្ទាប់បន្សំ
586	auxiliary official	fonctionnaire (m) auxiliaire	មន្ត្រីជំនួយ
587	avail (to) oneself of	profiter (de)	ឆ្លៀតយកចំណេញ
588	aver (to); pretend (to)	avancer ; prétendre	ចោទប្រកាន់ដោយគ្មានភស្តុតាង
589	avertment	affirmation (f)	ការបញ្ជាក់អះអាង
590	avert (to)	prévenir; éviter	បញ្ជ្រាបសកុំឱ្យមាន
590	averting dangers	limitation (f) des risques	ការការពារនូវឧបទ្វីហេតុ ឬគ្រោះ ថ្នាក់ដោយចៃដន្យ, ការដាស់តឿន ឬព្រមានអំពី គ្រោះថ្នាក់

591	avoid (to); prevent (to)	éviter	ចៀសវាង , ការពារ
592	avoidance	contestation (f)	សិទ្ធិតវ៉ា
593	right of ~ avulsion	droit (m) de contester avulsion (f)	ដំណាច់ដី
594	award of contracts	passation (f) d'un marché public	ការធ្វើលិខិតគតិយុត្ត ការចុះលិខិតគតិយុត្ត
595	awareness of illegality	conscience (f) de l'illicéité	ការយល់ពីភាពខុសច្បាប់
596	Bad debt.	Créance (nf) irrécouvrable.	-បំណុលអសាធិប័យ -បំណុលដែលគ្មានលទ្ធភាពទូទាត់បាន
597	Bad faith in bad faith.	Mauvaise foi (nf). de ~	ទុច្ចរិត អសុទ្ធិចិត្ត ភាពមិនសុច្ចរិត
598	Bad titles / Defected titles.	Titre de propriété non valable.	ប័ណ្ណកម្មសិទ្ធិដែលយកជាការមិនបាន
599	Bail.	Caution (nf) / Cautionnement.	-ទ្រព្យ/ប្រាក់/កិច្ចធានា (ករណីព្រ.ទ. ប្រាក់ធានាឱ្យនៅក្រៅឃុំ)
600	Bail bond.	Caution (nf).	លិខិតធានា
601	Bailee.	Dépositaire (nm).	អ្នកទទួលបញ្ជី
602	Bailiff.	Huissier (nm).	អាជ្ញាសាលា
603	Bailment.	Dépôt.	កិច្ចសន្យាធ្វើទុក
604	Bailor.	Déposant.	អ្នកធ្វើ អ្នកបង់ប្រាក់ធានា
605	Bait and switch.	Offre (nf) promotionnelle frauduleuse.	យោសនាល្អបញ្ឆោត (ឱ្យទិញទំនិញ)
606	Balance.	Balance (nm).	តុល្យការ ការពិនិត្យតុល្យភាពរវាង ចំណូលនិងចំណាយ
607	Balance sheet	Bilan (nm).	តារាងតុល្យការ
608	Balance of interests.	Balance (nf) d'intérêts / solde	សមតុល្យនៃផលប្រយោជន៍
609	Balance of payment.	Balance (nf) des paiements / Balance des comptes.	តុល្យភាពចំណាយ
610	Balance of trade.	Balance (nf) du commerce extérieur / Balance commerciale.	តុល្យភាពពាណិជ្ជកម្មអន្តរជាតិ ជញ្ជីងពាណិជ្ជកម្ម
611	Balancing.	Equilibre / Solde.	ការទូទាត់ ការរកតុល្យភាព

612	Ballot.	Srutin.	ការបោះឆ្នោត
613	Ballot paper	Bulletin de vote.	សន្លឹកឆ្នោត
614	Ballot box.	urne de vote.	ហិបឆ្នោត
615	Ballot list	liste de vote.	បញ្ជីបោះឆ្នោត
616	Ban (to).	Interdire / Prohiber.	ហាមប្រាម
617	Ban (nm) / Prohibition of further trade activity.	Interdiction (nf) d'exercer une activité commerciale	ការហាមឃាត់ដល់សកម្មភាព ពាណិជ្ជកម្ម
618	Bank.	Banque (nf).	ធនាគារ
619	Banker's lien.	Gage (nm) bancaire.	សិទ្ធិប្រតិភោគរបស់ធនាគារ សិទ្ធិរបស់ធនាគារក្នុងការឃាត់ទុក ទ្រព្យរបស់កូនបំណុល
620	Banking law.	loi (nm) bancaire.	ច្បាប់ធនាគារ
621	Banking operation / Banking transaction.	Transaction (nf) bancaire / Opération bancaire.	ប្រតិបត្តិការធនាគារ
622	Bankruptcy.	Faillite (nf).	ក្ស័យធន
623	Bankruptcy trustee / Trustee in bankruptcy.	Séquestre (nm) / Syndic de la faillite.	អ្នកទទួលគ្រប់គ្រងក្ស័យធន
624	Bank-transfer.	Virement (nm) / Transfert bancaire.	ការផ្ទេរប្រាក់តាមធនាគារ (ពីធនាគារ មួយទៅធនាគារមួយទៀត)
625	Bar (to) / Hinder (to).	Faire obstacle à.	បង្កឧបសគ្គ
626	Bar association.	Barreau (nm) / Ordre (nm) des avocats.	គណៈមេធាវី
627	Bar of execution of punishment due to lapse of time.	Prescription (nf) de la peine.	អាជ្ញាយុកាលនៃទោស
628	Bargain.	Marché (nm) / Négociation (nf) / (Bonne) Affaire (nf).	- ការតម្លៃ - ការព្រមព្រៀងទិញលក់ - ការព្រមព្រៀងលើលក្ខខណ្ឌណាមួយ (មុនចុះកិច្ចសន្យា)
629	Bargain and sale.	Vente (nf) parfaite (contrat de vente impliquant le transfer immédiat de la propriété).	កិច្ចសន្យាទិញលក់ភ្លាមៗ

630	Bargaining agent.	Agent (nm) de négociation.	ភ្នាក់ងារចរចា
631	Bargaining unit.	Partie (nf) à une convention collective de travail / Unité de négociation / Syndicat représentatif.	អង្គភាពចរចា
632	Barred.	Périmé / Evincé / Prescrit (e).	ដែលរារាំង ដែលអស់សិទ្ធិ ផុតអាជ្ញាយុកាល
633	Barrister.	Avocat (nm) à la cour.	មេធាវីការពារក្តីនៅតុលាការជាន់ខ្ពស់ (នៃប្រព័ន្ធ Anglo-Saxon)
634	Barter transaction / Exchange deal.	Echange (nm) / Troc.	ការដោះដូរ/ការប្តូរទំនិញនិងទំនិញ (ដោយមិនប្រើប្រាក់)
635	Base motives.	Motifs (mpl) particulièrement répréhensibles.	ហេតុផលគួរស្តីបន្ទោស
636	Basic order of freedom and democracy.	Disposition de fondamentale de la liberté et de la démocratie.	បទប្បញ្ញត្តិគ្រឹះនៃសេរីភាព និង ប្រជាធិបតេយ្យ
637	Basis.	Base / Principe fondamentale / Fondement d'un raisonnement.	មូលហេតុ មូលដ្ឋានសំខាន់ៗ គ្រឹះនៃមូលហេតុ
638	Bastard.	Enfant (nm) naturel.	កូនឥតខាន់ស្លា កូនអចម្មានុរូប
639	Battery / Bodily injury / Physical harm.	Blessure (nf) corporelle / Lésion (nf) corporelle.	ការបង្ករបួសស្នាមលើរូបកាយ
640	Battle of forms.	Guerre des formulaires.	ទំនាស់លើទម្រង់បែបបទ
641	Be bound by sth.	Etre lié (par qqch).	ជាប់ពាក់ព័ន្ធនឹងអ្វីមួយ ជាប់កាតព្វកិច្ចអ្វីមួយ
642	Be in possession of sth.	Etre en possession de.	ជាកម្មសិទ្ធិនៃវត្ថុអ្វីមួយ ជាម្ចាស់នៃវត្ថុណាមួយ
643	Be overdue.	Déçu / Etre en retard / Etre trop tard.	ហួសកាលកំណត់
644	Be prosecuted.	Faire objet de poursuites pénales.	ជាប់បណ្តឹងព្រហ្មទណ្ឌ
645	Be summoned to appear.	Etre cité à comparaître.	កោះហៅឱ្យចូលបង្ហាញខ្លួន
646	Be overdue (to) / Be in delay / Default (to).	Etre en retard / Manquer à ses engagements.	ហួសកាលកំណត់

647	Bearer paper.	Titre (nm) au porteur.	ឧកខានមិនបានអនុវត្តកិច្ចសន្យា សិទ្ធិតុបករណ៍សម្រាប់គាហក (អ្នកត្រូវទទួល)
648	Bearer.	Porteur.	អ្នកកាន់ ឬម្ចាស់កម្មសិទ្ធិនៃប័ណ្ណណាមួយ ឬសិទ្ធិតុបករណ៍ណាមួយ
649	Bearing of the risk.	Obligation (nf) de supporter les risques.	កាតព្វកិច្ចទទួលយកហានិភ័យ ការទ្រាំទ្រនឹងភ័យន្តរាយ
650	Bearing the risk of mistake.	Supportant de risque d'une erreur.	ទទួលយកហានិភ័យនៃការភាន់ច្រឡំ
651	Become final and absolute.	Devenir en force de chose jugée.	ទៅជាអាជ្ញាអស់ជំនុំ (មានអានុភាពអនុវត្ត)
652	Behaviour.	Comportement (nm).	អាកប្បកិរិយា ចរិយា គំនិតមាយាទ
653	Belong to.	Appartenir à.	ជារបស់ ជាកម្មសិទ្ធិ
654	Bench.	Banc / Magistrature du siège.	អសនៈចៅក្រម ចៅក្រមជម្រះក្តី
655	Bench trial.	Audience (nf) sans jury. Procès sans jury.	ការជំនុំជម្រះដោយគ្មានចៅក្រមវិជ្ជាជីវៈ សវនការដោយគ្មានក្រុមប្រឹក្សាតុលាការ
656	Bench warrant.	Mandat (nm) d'arrêt / Mandat décerné sure le siège.	ដីកាចាប់ខ្លួនរបស់ចៅក្រម
657	Beneficial interest.	Droit (nm) de jouissance.	សិទ្ធិលើផលកម្រៃនៃអ្វីមួយ សិទ្ធិអាស្រ័យផល
658	Beneficiary.	Bénéficiaire (nm).	អត្តាគាហក អ្នកទទួលផល អ្នកទទួលផលប្រយោជន៍
659	Benefit / Profit / Advantage.	Faveur (nf) / Bénéfice / Avantage / Profit / Gain.	ផលប្រយោជន៍ ផលចំណេញ
660	Benefit (to).	Bénéficier.	ទាញយកផលប្រយោជន៍ ទទួលផលប្រយោជន៍
661	Benevolent.	Bénévole.	ដែលមានចិត្តមេត្តា ដោយស្ម័គ្រចិត្ត
662	Bequeath (to).	Léguer / Céder par disposition testamentaire.	ធ្វើអម្បាលទានជាចលនវត្ថុ
663	Bequest / Legacy.	Legs (nm) particulier / Disposition testamentaire.	កេរ កេរតំណែល

664	Best evidence rule.	Règle de preuve à valeur probante / Règle nécessitant de l'original.	វិធាននៃការបង្ហាញភស្តុតាងដើម
665	Bestiality.	Bestialité (nf).	ការសេពកាមនឹងសត្វធាតុ
666	Bestow (to) / Vest (to).	Concéder / Accorder.	ឱ្យ ប្រគល់ឱ្យ
667	Bestowal / Gift / Grant / Allowance / Bequest.	Donation (nf) / Allocation (nf) / Subvention (nf).	ការផ្តល់អំណោយ វិភាជន៍
668	Betrayal.	Trahison (nf).	អំពើក្បត់
669	Beyond all reasonable doubt.	Sans nul doute / Incontestablement.	ដោយគ្មានសង្ស័យទាល់តែសោះ
670	Bias.	Parti (nm) pris / Préjugé / Les idées / Opinions (nf) préconçues / Partialité.	ការលំអៀង បុរេនិម្ម័យ
671	Biased.	Partial / Ayant des idées préconçues, des préjugés.	លំអៀង
672	Bicameral system.	Système (nm) bicaméral.	ប្រព័ន្ធសភាពិរ ប្រព័ន្ធទ្វេសភា
673	Bid.	Enchère (nf) / offre (nf).	ការដេញថ្លៃ
674	Bid (to).	fais une enchère ou une offre (nf).	ដេញថ្លៃ
675	Bifurcated trial.		ការជំនុំជម្រះរឿងក្តីមួយ ជាពីរដំណាក់កាល
676	Bigamy.	Bigamie (nf).	ទ្វេពន្ធភាព
677	Bilateral.	Bilateral.	ទ្វេភាគី
678	Bilateral contract.	Contrat synallagmatique.	កិច្ចសន្យាអញ្ញាមញ្ញ
679	Bill of exchange / Draft.	Lettre (nf) de change / traite.	រូបិយាណត្តិ
680	Bill of lading.	Connaissance (nm).	ប័ណ្ណដឹកជញ្ជូន
681	Bill of particulars.	Présentation (nf) de tous les faits susceptibles de fonder les prétentions d'une partie au procès / Signification des défenses.	សន្និដ្ឋានការពារ (នៅតុលាការ)
682	bill of rights	droits (mpl) fondamentaux	សេចក្តីព្រៀងច្បាប់នៃសិទ្ធិ, សិទ្ធិជា មូលដ្ឋាន (រដ្ឋធម្មនុញ្ញអង់គ្លេស)
683	bill; draft law; legislative proposal	domaine (m) législatif	សេចក្តីព្រៀងច្បាប់ (គម្រោងច្បាប់ ស្នើទៅអង្គនីតិបញ្ញត្តិ ឬកំពុង

			ឆ្លងអង្គនីតិបញ្ញត្តិ) , សេចក្តីព្រៀង ច្បាប់ (ធ្វើដោយអង្គនីតិប្រតិបត្តិ) , សេចក្តីស្នើច្បាប់ ដោយអង្គនីតិបញ្ញត្តិ ចងភ្ជាប់ ,ពាក់ព័ន្ធ
684	bind (to)	obliger; engager; lier	
685	binder	police (f) d'assurance provisoire	ប័ណ្ណសន្យារ៉ាប់រងបណ្តោះអាសន្ន
686	binder	contrat de vente (m) anticipée	បង្កាន់ដៃកក់ប្រាក់, ប្រាក់កក់
687	binding character	caractère (m) impératif	មានលក្ខណៈចាប់បង្ខំ
688	binding commitment	engagement (m) irrévocable	ចំណងកិច្ចសន្យា
689	binding effect	force (f) obligatoire	ការអនុវត្តដោយបង្ខំ, ប្រតិបត្តិការបង្ខំ
690	binding instruction	instruction (f) impérative	សេចក្តីណែនាំដែលត្រូវប្រតិបត្តិតាម
691	binding over	suspension (f) de la procédure conditionnelle	ដាក់ក្នុងការឃ្លាំមើល
692	binding precedent	antécédent (m) avec effet obligatoire; précédent (m) qui lie	ដំណើរការមុនពេលជម្រះ ដោយមានអានុភាពដាច់ខាត ចាប់បង្ខំ ,ចងដោយច្បាប់
693	binding; compulsory	ferme; obligatoire	
694	blackmail; extortion	chantage (m); extorsion (f)	គំរាមរកប្រាក់ ឬទ្រព្យសម្បត្តិ, ការជំរិត
695	blame; fault	faute (f)	ការស្តីបន្ទោស , កំហុស
696	balance of power	équilibre (m) des pouvoirs	សមតុល្យនៃកម្លាំង
697	blank endorsement	endos (m) en blanc	បដិលេខទុកស, ចំណាវទុកស
698	board	commission (f); conseil (m)	ក្រុមប្រឹក្សា គណៈកម្មាធិការ
699	board	organe (m) collégial	ក្រុមប្រឹក្សា, ក្រុម, អង្គការសហសេរីតា
700	board of directors	Conseil d'administration	ក្រុមប្រឹក្សាភិបាល, គណៈនាយក
701	board of management	conseil (m) d'administration	ក្រុមប្រឹក្សាគ្រប់គ្រង, ក្រុមប្រឹក្សា ភិបាល
702	bodily harm; injury	lésion (f) corporelle; blessure (f) corporelle	ការបង្ករបួសស្នាមលើរូបរាងកាយ
703	bodily injury caused by an officer of law	blessure (f) corporelle dans l'exercice d'une fonction	ការបង្ករបួសស្នាមលើរូបរាងកាយ បង្កដោយនាយទាហាន
704	body administrative ~	corps (m) instance (f) administrative	អង្គ ឬស្ថាប័ន, ស្ថាប័នរដ្ឋបាល
705	bona fide purchase	acquisition (f) de bonne foi	ការកាត់ក្តីប្រកបដោយសុច្ឆ័រិត

706	bona fide purchaser	acheteur (m) de bonne foi	អ្នកទិញដោយសុទ្ធិចិត្ត
707	bond	obligation (f); engagement (m)	កាតព្វកិច្ច , ការសន្យា
708	bondsman	garant (m); caution (m)	អ្នកធានា
709	bonification	surprime (f)	កោសលាពន្ធដារ
710	bonus	dédit (m)	ប្រាក់បន្ថែម
711	# booking	écriture (f) comptable; inscription (f); enregistrement (m)	កិច្ចចុះក្នុងបញ្ជី
712	book-keeper	comptable (m)	គណនេយ្យករ, គណនេយ្យករផ្លូវការ
713	border crossing	passage (m) de frontière	ការឆ្លងកាត់ព្រំដែន
714	border; limit	limite (f)	ព្រំដែន , ការកំណត់
715	borrow (to)	prêter	ខ្ចី
716	borrower	emprunteur (m)	អ្នកខ្ចី
717	bound administrative action	pouvoir (m) lié	ភ្ជាប់ជាមួយវិធានការរដ្ឋបាល
718	bound discretion	pouvoir (m) discréctionnaire lié	ភ្ជាប់ជាមួយឆន្ទានុសិទ្ធិ
719	boycott	boycott (m); boycottage (m)	ធ្វើពហិការ
720	brain death rule	règle (f) de mort cérébrale	វិធានអំពីការផុតវិញ្ញាណ
721	branch office	succursale (f)	សាខាការិយាល័យ
722	breach	violation (f); infraction (f)	ការបំពាន
	breach of the peace	violation (f) de l'ordre public	ការរំលោភដល់សេចក្តីស្ងប់ស្ងាត់
723	# breach of contract	rupture (f) du contrat	ការបំពានកិច្ចសន្យា ការរំលោភលើកិច្ចសន្យា
724	breach of duty	défaut (m) de vigilance	ការមិនគោរពកាតព្វកិច្ចរបស់ខ្លួន
725	breach of duty; neglect of one's duty; failure to comply with one's duty	inobservation (f) d'une obligation; manquement (m) à un devoir	ការមិនបំពេញកាតព្វកិច្ចដែលគេ តម្រូវឱ្យធ្វើ
726	breach of law	violation (f) de la loi	ការរំលោភទៅលើច្បាប់
727	breach of peace	rupture (f) de la paix	ការរំខានសេចក្តីស្ងប់

728	breach of promise	rupture (f) de promesse	ការប្រើសការសន្យា
729	breach of warranty	rupture (f) d'une obligation de garantie	ការបំពានការរ៉ាប់រង
730	break off engagement	rupture des fiançailles	ផ្តាច់ពាក្យ ,ផ្តាច់ទំនាក់ទំនង
731	breaking and entering	effraction (f); cambriolage (m)	ធ្វើសន្តិធ្វើទកម្ម
732	breaking bulk	déchargement (m) illégal	ការលួចហូតយកឥវ៉ាន់ក្នុងកញ្ចប់
733	break-off (to) ; abort (to) ~ the negotiations	rompre ~ les négociations	ការបដិសេធការចរចា
734	breath test	alcootest (m)	ការពិសោធនសជាតិស្រាក្នុងឈាម
735	bribe (to); corrupt (to); buy (to)	corrompre; acheter qqn	ការសូកប៉ាន់ ,ប្រព្រឹត្តអំពើពុករលួយ
736	bribery; corruption	corruption (f)	ការសូកប៉ាន់ ,អំពើពុករលួយ
737	brief	exposé (m); dossier (m)	សេចក្តីសង្ខេប
738	bring (to) before a court; bring (to) to trial	déferer en justice	នាំទៅកាត់ទោស
739	bring (to) an action	introduire une action	ប្តឹង, ដាក់ពាក្យបណ្តឹង
740	bring (to) before court	saisir un tribunal	ប្តឹងតុលាការ
741	bring (to) s.o. to trial	intenter une action en justice	នាំខ្លួនឡើងតុលាការ
742	bring (to) suit	introduire une instance	ប្តឹង, ដាក់ពាក្យបណ្តឹង
743	broad interpretation	interprétation (f) extensive	បំណកស្រាយទូលំទូលាយ
744	broker; estate agent	courtier (m); agent (m) de change	ឈ្មួញកណ្តាល, ភ្នាក់ងារខាង ចលនាវត្ថុ
745	broker's/ agent's commission ; agent's fee, brokerage	courtage (m)	កម្រៃជើងសាររបស់ឈ្មួញកណ្តាល
746	brothel	bordel (m); maison (f) de tolérance	ផ្ទះបន
747	budget	budget (m); plan (m) budgétaire	ថវិកា
748	budget act	loi (f) des finances projet de budget	ច្បាប់ថវិកា, សេចក្តីព្រាងថវិកា
749	buffer zone	zone (f) tampon	តំបន់ទ្រនាប់, មណ្ឌលទ្រនាប់
750	bugging device; surveillance device	dispositif (m) d'écoute	ការ ,ឧបករណ៍ស្តាប់យកការណ៍

751	builder	constructeur (m)	អ្នកសាងសង់ , កម្មករសំណង់
752	building authority	administration (f) compétente en matière de police administrative des constructions	អាជ្ញាធរមានសមត្ថកិច្ចខាងផ្នែក សាងសង់
753	building law	droit (m) de la construction	ច្បាប់អនុញ្ញាតសាងសង់
754	building over the boundary line	construction faite sure le terrain d'autrui	ការសាងសង់នៅលើដីកម្មសិទ្ធិ របស់អ្នកដទៃ
755	building permission	permis (m) de construire	ការអនុញ្ញាតសាងសង់
756	building plan; development plan	plan (m) d'urbanisme; plan (m) d'occupation des sols	ប្លង់សាងសង់ , ប្លង់នគរប្រតិបត្តិ
757	building zone	terrains (mpl) constructibles	តំបន់ដែលអាចសាងសង់បាន
758	builing land; developed land	espace (f) à bâtir	ដីអភិវឌ្ឍ , ដីសម្រាប់សាងសង់
759	bulk sale	vente (f) en bloc; vente en vrac	ច្បាប់ទប់ទល់ការលក់ទាំងដុល
760	bulk transfer	transfert (m) en bloc; transfert forfaitaire	ការផ្ទេរទាំងដុល
761	burden attached to a grant	contrainte (f) imposée	ការដាក់បន្ទុក, ការបង្ខិតបង្ខំ
762	burden of proof; burden of persuasion the ~ shifts	charge (f) de la preuve; fardeau (m) de la preuve renversement (m) de la ~	បន្ទុកភស្តុតាង
763	burden; charge	charge (f)	ការដាក់បន្ទុក , ការចោទប្រកាន់
764	burden; charge; debit	grief (m)	បន្ទុក, ការដាក់បន្ទុក, ការចោទប្រកាន់
765	bureaucracy	bureaucratie (f)	ការិយាធិបតេយ្យ ការិយាល័យនិយម
766	burglar	cambricoleur (m)	ចោរគាស់ផ្ទះ , ចោរលួច
767	burglary	effraction (f); cambriolage (m)	ចោរកម្មលួចចូលក្នុងផ្ទះ
768	business enterprise; industiral or commercila enterprise	entreprise (f) industirelle ou commerciale	សហគ្រាសពាណិជ្ជកម្ម, សហគ្រាស ឧស្សាហកម្ម ឬពាណិជ្ជកម្ម
769	business establishment	établissement	អាគារធិការដ្ឋានពាណិជ្ជកម្ម, ក្រុមហ៊ុនពាណិជ្ជកម្ម
770	business law	droit (m) industriel	នីតិជំនួញ
771	business transaction for one's own account; independent operation	opération pour soi-même	ប្រតិបត្តិការជំនួញដោយផ្ទាល់ខ្លួន ប្រតិបត្តិការដោយឯករាជ្យ

772	business, trade	activité (f) professionnelle	ពាណិជ្ជកម្ម , ជំនួញ
773	business; enterprise	entreprise (f)	ជំនួញ .សហគ្រាស
774	businessman ; entrepreneur	entrepreneur (m)	អ្នកជំនួញ .សហគ្រិន
775	buyer	acheteur (m)	អ្នកទិញ
776	buyer; vendee	acheteur (m)	អ្នកទិញ
777	by action by commission	par commission ; par un fait; par une action; un acte positif	តាមកម្រៃជើងសារ , តាមអង្គហេតុ តាមពាក្យបណ្តឹង .តាមច្បាប់វិជ្ជមាន
778	by the due date	à la bonne date	ត្រឹមថ្ងៃកំណត់
779	by virtue of; as a result of	à cause de	ដោយអាស្រ័យនូវ,ជាលទ្ធផលនៃ, ដោយសារតែ
780	by way of provisional performance; on account of performance	en substitution; en remplacement (d'une chose)	តាមមធ្យោបាយនៃការអនុវត្តជា បណ្តោះអាសន្ន, ដោយសារតែការ អនុវត្តនោះ
781	by-election	élection (f) partielle; élection complémentaire	ការបោះឆ្នោតបំពេញ
782	by-laws; charter	statuts (mpl)	ធម្មនុញ្ញ,លក្ខន្តិកៈ
783	bystander	n'ayant pas participé	អ្នកនៅក្បែរ
784	cabinet	cabinet (m); conseil (m) des ministres	ខុទ្ទកាល័យ,គណៈរដ្ឋមន្ត្រី
785	calendar call	appel (m) (de la cause)	ការប្រកាសប្រតិទិនបណ្តឹង
786	calumny	calomnie (f) injure (f) calomnieuse	ការទំលាក់កំហុសលើ
787	cancel (to)	annuler; résilier	លុបចោល ,បដិសេធ
788	cancel (to)	annuler	លុបចោល
789	cancellation	annulation (f)	ការលុបចោល
790	cancellation ex nunc; annulment; termination (of contract)	résiliation (f) (du contrat); annulation (f)	ការលុបចោល ,ការបដិសេធ
791	cancellation of an agreement ; revocation of contract	résiliation (f); dénonciation (f) du contrat	ការរំលាយកិច្ចសន្យា
792	canon	canon (m)	ក្បួនច្បាប់សាសនា

793	canon law	droit (m) canonique; droit (m) canon	ច្បាប់សាសនា
794	capacity	capacité (f)	សមត្ថភាព
795	capacity	capacité (f) de jouissance / d'exercice d'un droit	សមត្ថភាពអាស្រ័យផល, អនុវត្តសិទ្ធិ របស់ខ្លួន
796	capacity to act	capacité (f) d'exercice	សមត្ថភាពក្នុងការប្រព្រឹត្ត
797	capacity to be a party in a law suit as claimant as defendant	capacité (f) d'ester en justice; capacité (f) à être partie devant les tribunaux comme demandeur comme défendeur	សមត្ថភាពក្នុងការប្តឹងទៅតុលាការ សមត្ថភាពក្លាយទៅជាគូក្តី ដូចជា , ដើមបណ្តឹង ឬ ចុងចំណើយ
798	capacity to marry	capacité (m) de se marier ; capacité (f) matrimoniale	សមត្ថភាពរៀបអាពាហ៍ពិពាហ៍
799	capacity to pursue	capacité (f) d'ester en justice	សមត្ថភាពប្តឹងទៅតុលាការ
800	capital	capitale (f)	មូលធន, ដើមទុន
801	capital crime	crime (m) de sang; crime capital	បទល្មើសធ្ងន់ធ្ងរ , បទឧក្រិដ្ឋធ្ងន់ធ្ងរ
802	capital offence	crime (m) capital	បទល្មើសធ្ងន់ធ្ងរ
803	capital punishment	peine (f) capitale; peine de mort	ទោសប្រហារជីវិត
804	capital share	action de capital	ភាគហ៊ុនជាដើមទុន
805	capital stock ; partnership capital ; joint capital ;	capital (m) social	មូលធននៃភាគហ៊ុន, មូលធននៃ ក្រុមហ៊ុនដៃគូរ, មូលធននៃក្រុម ហ៊ុនរកស៊ីចូលគ្នា
806	capital ; assets	capital (m)	ទុន, ទ្រព្យ
807	captive	captif (m) / captive (f)	ឈ្លិយ ឬ អ្នកទោសដែលចាប់បាន
808	care; attendance; maintenance	assistance (f) à la personne	ការយកចិត្តទុកដាក់ , ការថែរក្សា
809	carelessness ; inattention ; inadvertence	inadvertance (f) ; inattention (f) ; négligence (f)	ភាពធ្ងន់ប្រហែស
810	carnal knowledge	rapports (m) sexuels	ការសេពកាម, សេពសន្ថវៈ
811	carrier	transporteur (m)	សម្ភារៈសម្រាប់ដឹកជញ្ជូន
812	case at bar	espèce (m)	រឿងក្តីនៅតុលាការ
813	# case at dispute	espèce (m)	ករណីជាឧទាហរណ៍

814	# case at issue	espèce (m)	ករណីជាឧទាហរណ៍
815	case law	jurisprudence (f); droit jurisprudentiel	ច្បាប់យុត្តិសាស្ត្រ (ច្បាប់ដែលចេញ មកពីការបកស្រាយមតិ របស់ចៅ- ក្រមនៅក្នុងបណ្តឹងផ្សេងៗពីមុន
816	case of emergency short of war	état (m) de tension	ស្ថានភាពតានតឹង
817	case of war	état (m) de défense	ករណីមានសង្គ្រាម
818	case; matter	cas (m); affaire (f)	សំណុំរឿង, ករណី, បញ្ហា
819	cash	espèces (fpl)	ប្រាក់, លុយ
820	cash on delivery	remboursement (m)	ការសងបំណុល
821	cash payment; payment in cash	paiement (m) en espèces	ការសងជាប្រាក់
822	catch (to)	attraper	ចាប់
823	causa mortis	pour cause de mort	ដោយប្រមើលឃើញមរណភាពខិត ជិត
824	causal	causal	តាមធម្មតា, ដែលកើតឡើងដោយជួន
825	causal relation ; causal link ; causal connection	lien (m) de causalité ; rapport (m) causal	ទំនាក់ទំនងហេតុ នឹងផល
826	causality; causation causal connection	causalité (f) lien de ~	ការខូចបាត់បង់, សមហេតុសមផល, ដែលទាក់ទងហេតុ នឹងផល
827	cause (to) damage	nuir	ធ្វើឱ្យខូច
828	cause in fact	fait (m) de causer ; causalité (f)	ហេតុផលនៃអង្គហេតុ
829	cause of action	motif (m) de la plainte	មូលហេតុនៃពាក្យប្តឹង
830	# caution	cautionnement (m); dépôt (m) d'argent destiné à servir de garantie	
831	caution	admonestation (f) remontrance (f)	ការព្រមាន ស្តីបន្ទោស
832	caution (to)	prévenir; avertir	ព្រមាន
833	caution; reprimand	remontrance (f); avertissement (m)	ព្រមាន, ស្តីបន្ទោស
834	caveat emptor	obligation (f) de l'acheteur d'examiner la chose	អ្នកទិញទទួលខុសត្រូវ
835	caveat vendor	obligation (f) du vendeur d'examiner la chose	អ្នកលក់ទទួលខុសត្រូវ

836	cease and desist order	ordonnance (f) de ne pas faire	ដីកាហាមធ្វើ
837	cease-fire	armistice (m)	បទឈប់បាញ់គ្នា
838	cease-fire; armistice; truce	armistice (m)	បទឈប់បាញ់គ្នា
839	cede (to)	céder	ធ្វើអនុប្បទាន
840	ensorship	censure (f)	ញត្តិបន្ទោស ការចាប់ពីរុទ្ធ
841	censure	réprimande (f); critique (f)	ទិស្សន, ឬបន្ទោស, ញត្តិបន្ទោស
842	motion of censure	motion (f) de censure	
842	centralization	centralisation (f)	មជ្ឈការ
843	certificate	certificat (m); attestation (f)	វិញ្ញាបនប័ត្រ, លិខិតបញ្ជាក់
	birth ~	acte (m) de naissance	សំបុត្រកំណើត,
	death ~	acte (m) de décès	សំបុត្រមរណភាព
844	certificate of deposit	certificat (m) de dépôt	វិញ្ញាបនប័ត្រផ្ញើប្រាក់
845	# certificate of exemption	certificat (m) d'exemption	
846	certificate of inheritance	certificat (m) d'héritier	លិខិតបណ្តាំមតិ
847	certificate of occupancy	certificat d'occupation	វិញ្ញាបនប័ត្រអនុញ្ញាតការកាន់កាប់
848	certificated mortgage	hypothèque (f) immobilière constater par un titre au porteur	អ៊ីប៉ូតែកដែលមានលិខិតបញ្ជាក់
849	certification	authentification (f) (d'un acte); certification (f) (d'un document)	ការបញ្ជាក់
850	certified check	chèque (m) certifié; chèque visé	មូលប្បទានប័ត្រដែលមានការ បញ្ជាក់
851	certiorari	demande (f) au pourvoi; former un pourvoi en cassation	ដីកាសុំពិនិត្យឡើងវិញ
852	cession ; assignment	cession (f)	ការផ្ទេរឈ្មោះ
853	cession; transfer	cession (f); transfert (m)	ការដាក់ឈ្មោះ
854	cessionary; assignee	cessionnaire (m)	អ្នកធ្វើអនុប្បទាន អ្នកទទួលសិទ្ធិផ្ទេរ
855	# chain of custody		ដំណើរកម្សាន្តស្តុតាង
856	chain of title	séquence (m) de propriété certifiée	កំណត់ត្រាបន្តបន្ទាប់នៃកម្មសិទ្ធិ

857	chairman	président (m)	ប្រធាន
858	challengable	annulable	ដែលអាចមោឃបាន
859	challenge (to)	contester	ប្រឈមមុខ
860	challenge for cause	récusation (f) motivée	ការជំទាស់ដោយប្រាប់ហេតុផល ប្តឹងដិតចិត្ត
861	challenge to the array	récusation (f) complete du jury	ការជំទាស់អំពីរបៀបជ្រើសរើស
862	challenging	contestation (f)	ការប្តឹងតវ៉ា, បណ្តឹងទាស់
863	chamber	chambre (f)	សភា (ព្រហ្មទណ្ឌ រដ្ឋប្បវេណី)
864	chamber of deputies	chambre (f) des députés	សភាតំណាងរាស្ត្រ
865	chamber ; court division ; court panel	chambre (f) (d'un tribunal)	សភា, ការបែងចែកមុខងាររបស់ តុលាការ, ក្រុមតុលាការ
866	champerty	pacte (m) de « quota litis »	ការទិញក្តី
867	chancellor	chancelier (m)	អធិការបតី, សេនាបតី, ឧត្តមមន្ត្រី
868	chancery	chancellerie (f)	ប្រព័ន្ធសមធម៌
869	change of meaning by different interpretation; reinterpretation	conversion (f)	ការប្តូរអត្ថន័យដោយការបកស្រាយ ផ្សេងៗ
870	character evidence	témoignage (m) de moralité	ភស្តុតាងអំពីធម្មចរិយា
871	characterising features of murder	éléments (mpl) distinctifs d'un assassinat ; traits (mpl) caractéristiques d'un assassinat	ធាតុផ្សេងៗដែលកំណត់ពីមនុស្ស ឃាដ
872	charge	accusation (f); incrimination (f)	ការចោទប្រកាន់
873	charge (to)	inculper ; accuser	ចោទប្រកាន់
874	charge (to) s.o. with an offence	accuser qqn d'un crime	ចោទប្រកាន់នរណាម្នាក់ពីបទល្មើស
875	charge; burden; load	acte (m) d'accusation; inculpation (f)	ពាក្យចោទប្រកាន់
876	charges	charge (f)	ការចោទប្រកាន់
877	charity under public law	fondation (f) de droit public	មូលនិធិ ដែលស្ថិតក្រោមច្បាប់សាធារណៈ
878	charter	charte (f); statuts (m)	ធម្មនុញ្ញ, កតិកាសញ្ញា, លក្ខន្តិកៈ
879	charter of incorporation	acte (m) de constitution; statuts (mpl)	លក្ខន្តិកៈបង្កើតសាជីវកម្ម

880	chattel mortgage	cession à titre de sûreté	ការប្រគល់វត្ថុអ្វីមួយឱ្យក្នុងនាមជាការធានា
881	chattel paper	papier (m) de commerce	លិខិតធានាបំណុល
882	chattels	biens (mpl) meubles	ចលនវត្ថុ
883	cheat (to)	tromper; tricher	បោកប្រាស់
884	check	chèque (m)	មូលប្បទានប័ត្រ
885	chief justice	juge (m) en chef	ប្រធានតុលាការ
886	chief public prosecutor	procureur (m) général	អគ្គមេធាវី , អគ្គព្រះរាជអាជ្ញា
887	child	enfant (m)	កូនក្មេង
888	child custody cases	recours (mpl) relatifs à un enfant	រយៈពេលនៃការគ្រប់គ្រងកូនក្មេង
889	choice of law	choix (m) du droit applicable	ការជ្រើសរើសយកច្បាប់ណាមួយមកអនុវត្ត
890	chose in action	créance (f)	វត្ថុជាប់ក្នុងបណ្តឹង
891	circuit	circuit (m)	មណ្ឌល
892	circumstantial evidence	preuve (f) par indices	ភស្តុតាងប្រយោល
893	circumvention; avoidance ; evasion	circonvention (f) ; déviation (f)	ការចៀស, ការគេច
894	citation	référence (f) (d'une citation)	សេចក្តីស្រង់
895	citation requirement	exigence (f) de citation	ការតម្រូវឱ្យមានដីកាកោះ
896	citizen	citoyen (m); ressortissant (m)	ពលរដ្ឋ
897	citizen	ressortissant (m)	ពលរដ្ឋ
898	citizenship	nationalité (f); citoyenneté (f)	សញ្ជាតិ, លិខិតបញ្ជាក់ពីសញ្ជាតិ
899	city planning	certificat (m) de ~ droit (m) d'urbanisme	នីតិវិធីគម្រោងរូបនីយកម្ម
900	civic	civique	នៃពលរដ្ឋ
901	civil action	action (f) civile	បណ្តឹងរដ្ឋប្បវេណី
902	civil action ; civil suit	action (f) civile	បណ្តឹងរដ្ឋប្បវេណី
903	civil and political rights	droits (mpl) civils et politiques	សិទ្ធិពលរដ្ឋ និងនយោបាយ
904	civil code	code (m) civil	ក្រមរដ្ឋប្បវេណី

905	civil commitment	internement (m) dans l'hôpital	ការបង្ខាំងទុកក្នុងមន្ទីរព្យាបាល
906	civil court	tribunal (m) civil	តុលាការដ្ឋប្បវេណី
907	civil law civil law system	droit (m) civil	ច្បាប់រដ្ឋប្បវេណី ប្រព័ន្ធច្បាប់ស៊ីវិល
908	civil liability	responsabilité (f) civile	ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី
909	civil procedure	procédure (f) civile	នីតិវិធីរដ្ឋប្បវេណី
910	civil rights	droits (mpl) civiques; droits (mpl) civils	សិទ្ធិពលរដ្ឋ
911	civil servant	fonctionnaire (m)	មន្ត្រីរាជការស៊ីវិល
912	civil servant	fonctionnaire (m) / serviteur (m) de l'Etat	មន្ត្រីរាជការ
913	civil service	service (m) de l'Etat; administration (f) publique	ក្រសួងរដ្ឋ, រដ្ឋបាលសាធារណៈ
914	civil service law	droit (m) de la fonction publique	ច្បាប់មុខងារសាធារណៈ
915	civil-law partnership; non-commercial partnership	société (f) civile ; société (f) du droit civil	ភាពជាដៃគូក្នុងច្បាប់រដ្ឋប្បវេណី, ភាពជាដៃគូដែលមានរូបភាពមិន ធ្វើជំនួញ
916	claim	créance (f); droit (m)	សិទ្ធិទាមទារ, ឥណទេយ្យ
917	claim	céance (f)	ទាមទារ
918	claim (to)	exiger; demander; réclamer	តម្រូវឱ្យ, ទាមទារ, អះអាង
919	claim (to); require (to); demand (to)	réclamer; demander; exiger	ប្រកាសអះអាង, តម្រូវឱ្យទាមទារ
920	claim for interest	créance (f) d'intérêts	ការទាមទារផលប្រយោជន៍
921	claim for possession based on ownership; right to recovery;	droit (m) de restitution / de répétition	ទាមទារនូវកម្មសិទ្ធិដោយផ្អែកលើ ភាពជាកម្មសិទ្ធិ, សិទ្ធិទាមទារឱ្យដូចដើមវិញ
922	claim for remedial action; claim to nullify consequences of administrative acts	action (f) tendant à demander la remise en l'état ; action (f) du particulier à l'encontre de l'Etat afin d'obtenir la réparation des suites préjudiciables d'un acte administratif entaché d'illégalité	ការប្តឹងទាមទារតាមផ្លូវច្បាប់, ការទាមទារនូវសំណងដែលបង្ក ឡើងមោឃភាពក្នុងលិខិតរដ្ឋបាល

923	claim for restitution of the performance of a non-existing dept	droit (m) à restitution de la prestation de l'indû	ទាមទារឱ្យធ្វើដូចដើមវិញ. ការអនុវត្តនូវបំណុលដែលមិនមាននាពេលបច្ចុប្បន្ន
924	claim for the recovery of sth obtained without legal cause; condition sine cusa; claim on account of unjust enrichment	action (f) pour cause d'enrichissement sans cause	បណ្តឹងចំពោះការមានបានដោយគ្មានហេតុផល
925	claim to reimbursement	droit (m) à remboursement	ការទាមទារសំណង
926	claim ; right ; title	droit (m) ; prétention (f)	ការទាមទារ
927	claimant	demandeur (m); partie (f) requérante	អ្នកតវ៉ាទាមទារឱ្យគេសង
928	clarify (to)	préciser	បញ្ជាក់អះអាង
929	class action	action (f) de groupe	សកម្មភាពនៃក្រុម
930	classification	classification (f)	ការចាត់ជាថ្នាក់
931	clause	clause (f)	ករណី ឬមូលហេតុ
932	clause exemption ~	clause (f) ~ d'exonération	ករណីនៃអញ្ញត្រកម្ម
933	clear and present danger	danger (m) imminent	គ្រោះថ្នាក់ជាកន្លែង
934	clear title	titre (m) incontestable	សិទ្ធិកម្មសិទ្ធិបរិសុទ្ធ
935	# clerical	ecclésiastique	កំហុសដែលកើតមានក្នុងការងារ ស្មៀន
936	clerk	greffier (m)	ក្រឡាបញ្ជី
937	clerk of court	greffier (m)	ក្រឡាបញ្ជី
938	clerkship	apprentissage (m)	មុខការជាកម្មសិក្សាការិយាល័យ
939	closest connection	lien (m) le plus proche; connexité (f)	ការជាប់ទាក់ទងយ៉ាងជិតស្និទ្ធបំផុត
940	closing arguments	conclusion (fpl) finales	សេចក្តីសន្និដ្ឋានចុងក្រោយ
941	closure	clôture (f)	នីតិវិធីបញ្ចប់ការពិភាក្សាតទល់
942	cloud on title	vice (m) de droit; trouble (m) de droit (chargé (f) avec des droit des tiers)	ភាពសៅហ្មងក្នុងសិទ្ធិកម្មសិទ្ធិ
943	cloud; encumbrance	charge (f)	ធ្វើឱ្យស្មុគស្មាញ. អ្វីៗដែលទើសទែង ការដាក់បន្ទុក

944	club; association	club (m); association (f)	ក្លឹប, សមាគម
945	clue	indice (m)	សញ្ញាប្រាប់ផ្លូវ
946	co-accused; co-defendant	co-défendeur (m); co-accusé (m)	សហចុងចោទ
947	coalition	coalition (f)	ការរួបរួមគ្នា
948	coat of arms	armoiries (fpl)	សញ្ញាជាតិ
949	code	code (m)	ក្រម, ច្បាប់
950	code of civil procedure	code (m) de procédure civile	ក្រមនីតិវិធីរដ្ឋប្បវេណី
951	code of military justice	Code de la justice militaire	ក្រមយោធា
952	code of professional responsibility	Déontologie	ក្រមនៃការទទួលខុសត្រូវផ្នែកវិជ្ជា ជីវៈ
953	codetermination; participatory decision making; employee participation in management	cogestion (f); codécision (f); participation du personnel à la gestion	សហវិនិច្ឆ័យ
954	codicil	codicille (m)	លិខិតកែមតិកសាសន៍
955	codification	codification (f)	ការចងក្រងជាក្រម
956	codify (to)	codifier ; légiférer	ប្រមូលជាក្រម
957	coercion ; compulsion	violence (f); contrainte (f)	ការបង្ខិតបង្ខំ
958	coercion; measures of compulsion	mesure (f) de contrainte; contrainte (f)	ការបង្ខិតបង្ខំ , វិធានការបង្ខំ
959	coercive detention	astreinte (f) par corp à titre de contrainte; prison (f)	ការឃុំខ្លួនដោយបង្ខំ
960	cognizable	justiciable; soumis à la justice	ស្ថិតនៅក្រោមសមត្ថកិច្ច
961	cohabitation	cohabitation (f)	ការរស់នៅជាមួយគ្នា
962	co-heir	cohéritier (m)	សហទាយាទ
963	coherence	connexité (f); lien (m)	ដែលទាក់ទងជាមួយគ្នា
964	coinsurance	coassurance (f)	ផែនការធានារួមគ្នា
965	collateral	annexe; collatéral	ឧបសម្ព័ន្ធ
966	collateral attack	demande (f) en révision; requête (f) en révision	ការប្តឹងសាជាថ្មីនៅតុលាការមួយ ទៀត
967	collateral estoppel	décision (f) incidente	ការមិនទទួលបណ្តឹងជាថ្មី
968	collateral fraud		ល្បិចបោកបន្លំ

969	collateral mortgage; lien by way of mortgage; cautionary mortgage	hypothèse(f) de garantie/ de sûreté	ការដាក់អ្វីប៉ុន្តែក, ការធានាអចលវត្ថុ
970	collateral; item serving as security	garantie(f) fournie	ការផ្តល់នូវការធានា
971	# collation	collation (f) (comparaison d'une copie avec l'original)	ការសរុបមតិកទទួលមុន ការផ្ទៀងផ្ទាត់អត្ថបទ
972	collection	encaissement (m); levée (f)	ការសរុបមតិកទទួលមុន
973	collective bargaining	négociations (fpl) collectives	ការជជែកឬពិភាក្សាជាសមូហភាព
974	collective bargaining agreement	convention (f) collective de travail	អនុសញ្ញារួមនៃការងារ
975	collective work	travail (m) réalisé en commun	ស្នាដៃជាសមូហភាព
976	collusion	collusion (f); connivence (f)	ការយុបលោភ
977	collusive action	entente (f) collusive	បណ្តឹងសុំគ្រលំ
978	color	apparence (f)	ពហិលក្ខណៈ
979	color of law	apparence (f) de la légalité	ពហិលក្ខណៈនៃនីត្យានុកូលភាព
980	color of office	usurpation (f) de fonctions; abus (m) d'autorité	ពហិលក្ខណៈនៃតំណែងជាផ្លូវការ
981	color of title	apparence (f) de propriété assurant la sécurité juridique	ពហិលក្ខណៈនៃសិទ្ធិកម្មសិទ្ធិ
982	coming into force; entry into force	entrée (f) en vigueur	ការចូលជាធរមាន
983	comity	courtoisie (f)	បេរីភាព សណ្តានចិត្តយោគយល់
984	command	commandement (m) ; pouvoir (m) de commandement	បទបញ្ជា អំណាចចេញបទបញ្ជា
985	commencement of an action; originating process; filing of an action / a suit	introduction (f) de l'action; introduction (f) de l'instance	ការចាប់ផ្តើមដាក់ពាក្យបណ្តឹង, រៀបចំដាក់ពាក្យប្តឹង
986	commencement of delay	date (f) de la mise en demeure	ការចាប់ផ្តើមការពន្យារពេល
987	commencement of negotiations; entry into negotiations	entrée (f) en pourparlers (mpl)	ការចាប់ផ្តើមចរចា ចាប់ចូលចរចា
988	commencement of the limitation period	commencement (m) de la prescription	ការចាប់ផ្តើមអាជ្ញាយុកាល
989	commentary	commentaire (m)	ការអធិប្បាយ
990	commercial agent	représentant commercial	អ្នកតំណាងខាងពាណិជ្ជកម្ម ភ្នាក់ងារ -

			ពាណិជ្ជកម្ម
991	commercial code	code (m) de commerce	ក្រមពាណិជ្ជកម្ម
992	commercial efficiency of the administration	principe (m) d'économie de l'administration	ប្រសិទ្ធភាពរដ្ឋបាលផ្នែកពាណិជ្ជកម្ម
993	commercial frustration	déséquilibre (m) de prestations	ដំណើររាំងស្ទះកិច្ចសន្យាពាណិជ្ជកម្ម
994	commercial impracticability	déséquilibre (m) de prestations; incapacité (f) d'exécution du contrat	អប្រតិបត្តិភាព
995	commercial law; mercantile law	droit (m) commercial	ច្បាប់ពាណិជ្ជកម្ម
996	commercial letter of confirmation	lettre (f) de confirmation	លិខិតបញ្ជាក់បន្ថែមពាណិជ្ជកម្ម
997	commercial paper	effet (m) commercial	រូបិយប័ណ្ណជំនួញ
998	commercial paper	titre (m) commercial	រូបិយប័ណ្ណជំនួញ
999	# commercial register	registre (m) de commerce	ការចុះបញ្ជីពាណិជ្ជកម្ម
1000	commercial register	registre (m) du commerce et des sociétés (le « RCS »)	ការចុះបញ្ជីពាណិជ្ជកម្ម
1001	commercial risk	risque (m) attaché à l'entreprise	ការប្រថុយផ្នែកពាណិជ្ជកម្ម
1002	commercial transaction	acte (m) de commerce	ប្រតិបត្តិការពាណិជ្ជកម្ម, ពាណិជ្ជកិច្ច
1003	commission	action (f)	ការប្រព្រឹត្ត
1004	commission	commission (f)	កម្រៃជើងសារ
1005	commission by omission	commission (f) par omission	ការប្រព្រឹត្តបទល្មើស ដោយមិនបានធ្វើអ្វីមួយ
1006	commissioneer	commissionnaire (m)	អ្នកយកកម្រៃជើងសារ
1007	commit (to) ~ a crime	commettre ~ un crime	ប្រព្រឹត្តិបទល្មើស
1008	commit (to) trespass	violer un domicile	រំលោភលើលំនៅដ្ឋាន
1009	commitment	engagement (m); obligation (f)	ការតាំងចិត្ត
1010	committee temporary ~ permanent ~	comité (m); conseil (m); commission (f) commission consultative commission permanente	គណៈកម្មាធិការ ក្រុមប្រឹក្សា គណៈកម្មាធិការប្រឹក្សាយោបល់ គណៈកម្មាធិការអធិន្ត្រៃយ៍
1011	committee of inquiry; investigating committee	commission (f) d'enquête	គណៈកម្មាធិការអង្កេត

			គណៈកម្មាធិការស៊ើបអង្កេត
1012	committee on judicial appointments	commission (f) de désignation des magistrats	គណៈកម្មការតែងតាំងចៅក្រម
1013	commodity	marchandise (f); produit (m)	ផលិតផល, របស់ប្រើប្រាស់, ទំនិញ
1014	common chamber of the highest courts	sénat (m) commun des cours suprêmes	សភាតំណាងនៃតុលាការកំពូល ឬ តុលាការជាន់ខ្ពស់
1015	common law	droit commun; droit coutumier et jurisprudentiel	ប្រព័ន្ធច្បាប់ កំមុនឡ
1016	common law system	système (m) de common law	ប្រព័ន្ធច្បាប់ កំមុនឡ
1017	common mistake; mutual mistake	erreur (f) commune	កំហុសរួម
1018	common nuisance	atteinte (f) à la paix publique; trouble (m) de l'ordre public	ការរំខានសាធារណៈ
1019	common usage	coutume (f) commerciale	ការប្រើប្រាស់
1020	common usage; usage	coutume (f); commerciale; usage (m)	ការប្រើប្រាស់ទូទៅ
1021	common use ; public use	usage (m) commun	ការប្រើប្រាស់ជាសហគមន៍ ការប្រើប្រាស់ជាសាធារណៈ
1022	commune	commune (f)	ឃុំ , សង្កាត់, តំបន់
1023	community	communauté (f)	សហគមន៍
1024	community (of) property	communauté (f) des biens	ទ្រព្យសម្បត្តិរួម
1025	community based on gain	communauté (f) de participation aux acquêts	សហគមន៍ដោយផ្អែកលើចំណូល
1026	community by shares	indivision (f)	អវិភាគភាព
1027	commutation	commutation (f) de peine	ការប្តូរទោស
1028	commutative	commutatif	ដែលអាចដោះដូរបាន
1029	commute (to); convert (to)	commuer	ដូរ (ពីលុយមួយ ទៅលុយមួយ ទៀត)
1030	company	compagnie (f); société (f); entreprise (f)	ក្រុមហ៊ុន, សហគ្រាស
1031	company in course of incorporation	société (f) en formation	ក្រុមហ៊ុនស្ថិតក្នុងសាជីវកម្ម
1032	company law	droit (m) des sociétés	នីតិក្រុមហ៊ុន
1033	company with limited liability ; private limited company	société (f) a responsabilité limitée (SARL)	ក្រុមហ៊ុនទទួលខុសត្រូវមានកំណត់, ក្រុមហ៊ុនឯកជនទទួលខុសត្រូវ

			មានកំណត់
1034	company; partnership; society	société (f)	ក្រុមហ៊ុន, ក្រុមហ៊ុនសហកម្មសិទ្ធិ
1035	comparable	comparable	ដែលអាចប្រៀបធៀបបាន
1036	comparative interpretation	interpretation(f) de droit comparé	ការបកស្រាយនីតិប្រៀបធៀប
1037	comparative law	droit(m) comparé	នីតិប្រៀបធៀប
1038	comparative negligence	faute (f) commune; faute (f) partagée ; négligence (f)	កំហុសចម្រុះ
1039	comparison	comparaison (f), examen (m) comparatif	ការប្រៀបធៀប
1040	compatibility	compatibilité (f)	ភាពស្របគ្នា
1041	compatible	compatible; conciliable	ដែលស្របគ្នា
1042	compel (to)	contraindre ; forcer	បង្ខិតបង្ខំ
1043	compensate (to)	indemniser; dédommager	សងការខូចខាត, ជួសជុលសំណង
1044	compensation	dédommagement (m) ; indemnité (f);réparation (f) ; compensation (f)	ការសងការខូចខាត, ការជួសជុលសំណង
1045	compensation	réparation (f) ; indemnité (f); dédommagement (m) ; compensation (f)	ការសងការខូចខាត, ការជួសជុលសំណង
1046	compensation	compensation (f) ; indemnité (f); dédommagement (m) ; réparation (f)	ការសងការខូចខាត, ការជួសជុលសំណង
1047	compensation	indemnité (f); dédommagement (m) ; réparation (f) ; compensation (f)	ការសងការខូចខាត, ការជួសជុលសំណង
1048	compensation for loss or impairment of use imposed by a public authority short of expropriation	compensation (f) pour sacrifices imposé par une autorité publique (sans être une expropriation)	ការផាត់ទាត់ ការទូទាត់សោហ៊ុយដល់ការខូចខាត ឬកម្រៃ បង្ខំដោយអាជ្ញាធរ ដោយគ្មានការដកសិទ្ធិ
1049	compensation for pain and suffering	indemnité (f) pour préjudice moral ; compensation (f) / réparation (f) du dommage moral	ការសងការខូចខាតចំពោះ ព្យសនកម្មផ្លូវចិត្ត
1050	compensatory damages	compensation (f) pour non- exécution	សងជំនួសការខូចខាត
1051	compensatory damages	dommages-intérêts (mpl) compensatoires	សំណងទូទាត់ជាក់ស្តែង

1052	competence local ~ subject matter ~ ~ in the instance	compétence ~ territoriale ~ matérielle ~ instantielle	សមត្ថកិច្ច សមត្ថកិច្ចដែនដី សមត្ថកិច្ចតាមកម្មវត្ថុ សមត្ថកិច្ចតាមសាច់រឿង
1053	competence for urgent matters	compétence (f) pour des affaire urgentes	សមត្ថភាពដោះស្រាយញាបន្ទាន់
1054	competency proceedings	audience (f) pour déterminer la compétence d'une personne	សវនាការកំណត់សមត្ថភាពស្មារតី
1055	competent	compétent	មានសមត្ថភាព
1056	competent authority	autorité (f) compétente	អាជ្ញាធរមានសមត្ថកិច្ច
1057	competent body	organe (f) compétente	អង្គការដែលមានសមត្ថកិច្ច
1058	competent evidence	moyen de preuve (m) recevable et concluant	ភស្តុតាងមានសមត្ថកិច្ច
1059	competition	concurrence (f)	ការប្រកួតប្រជែង
1060	competition clause	clause (f) de non concurrence	ខនៃការមិនប្រកួតប្រជែង
1061	competition law	droit (m) de la concurrence	ច្បាប់នៃការប្រកួតប្រជែង
1062	competitor	concurrent (m) ; compétiteur (m)	អ្នកប្រកួតប្រជែង
1063	complainant; appellant	plaignant (m) ; recourant (m); réclamation (f)	ដើមបណ្តឹង, អ្នកប្តឹងឧទ្ធរណ៍
1064	complainant; plaintiff	demandeur (m) ; requérant (m)	ដើមចម្លើយ, ដើមចោទ
1065	complaint	recours (m)	បណ្តឹង
1066	complaint	plainte (f)	ប្តឹងទាមទារ
1067	complaint of an offence	plainte (f) pénale (du victime); dénonciation (f) (d'un tiers)	បណ្តឹងព្រហ្មទណ្ឌ
1068	complaint of inactivity	recours (m) en cas d'inaction de l'administration; recours en carence	បណ្តឹងលើភាពអសកម្ម
1069	complaint to the supervisory authority	dénonciation (f); recours (m) hiérarchique	ការប្តឹងតវ៉ាទៅឯនាយកដ្ឋានក្រុមថ្នាក់លើ
1070	complete (to)	compléter	បញ្ចប់
1071	completion assistance ; person employed in performing an obligation	préposé (m) ; auxiliaire (m) d'exécution	បញ្ចប់នូវជំនួយ ជនដែលត្រូវបានជួលឱ្យបំពេញនូវ កាតព្វកិច្ច

1072	completion; performance	accomplissement (m)	ការបញ្ចប់នៃអំពើ
1073	compliance	soumission (f); conformité (f)	ការប្រព្រឹត្តតាម
1074	complicity ; co-perpetration ; joint commission	coaction (f)	ការសមគំនិត
1075	component	partie (f) intégrante, partie constituante	សមាសភាព
1076	composition	arrangement (m)	សមាសភាព
1077	composition of parliament	composition (f) du parlement	សមាសភាពសភា
1078	compound (to); reach (to) a compromise	composer; s'arranger	ឈានទៅរកការយល់ព្រមមួយ
1079	compound sentence; adjusted cumulative punishment	peine (f) globale (pour plusieurs infractions)	ការកាត់ទោសបញ្ចូលគ្នា, ការដាក់ទណ្ឌកម្មរួមបញ្ចូលគ្នា
1080	comprise (to); embody (to); encompass (to); incorporate (to)	comprendre	រួមមាន, តំណាង, រួមបញ្ចូល
1081	compromise	règlement (m)	ដំណោះស្រាយ ការសម្របសម្រួល
1082	compulsion ; coercion	contrainte (f); violence (f)	ការបង្ខំ
1083	compulsory	obligatoire; forcé	ដែលជាកាតព្វកិច្ច
1084	compulsory administration	séquestration (f)	អំណូស បង្គោរ
1085	compulsory appearance	ordonnance (f) de comparaître	ការចូលខ្លួនដោយបង្ខំ
1086	compulsory choice of type	choix (f) obligatoire du type	ការជ្រើសរើសដាច់ខាតនៃប្រភេទកិច្ចសន្យា
1087	compulsory contracting	obligation (f) de contracter	ការចុះកិច្ចសន្យាដែលខានមិនបាន
1088	compulsory portion	part (f) réservataire ; réserve (f) héréditaire	ចំណែកមរតកដែលគេបំរុងទុក
1089	compulsory use (water, electricity, gas)	obligation (f) de raccordement au réseau public (eau, électricité, gaz)	ការប្រើប្រាស់ចាំបាច់ តម្រូវការចាំបាច់
1090	compulsory; binding	obligatoire; ferme	ចាប់បង្ខំ
1091	conceal (to)	cacher; dissimuler	លាក់កំបាំង
1092	concealment	dissimulation (f); recèlement (m)	ការលាក់បំបាំង
1093	concede (to)	concéder	សុខចិត្តឱ្យ

1094	concentration	concentration (f)	ការប្រមូលផ្តុំ
1095	concept	conception (f)	បរិបទ
1096	concerning	concernant; relatif	ទាក់ទងនឹង
1097	concerning; in respect of; with regard to	relatif; concernant	ទាក់ទងនឹង
1098	concession	concession (f)	ការធ្វើសម្បទាន
1099	conciliation	conciliation (f); arbitrage (m)	ការផ្សះផ្សា, ការសម្រុះសម្រួលគ្នា
1100	conclusion of contract	conclusion (f) (du contrat); formation (f) du contrat	ការបញ្ចប់នៃកិច្ចសន្យា
1101	conclusion of fact	déduction (f) des faits	សេចក្តីសន្និដ្ឋានអំពីអង្គហេតុ
1102	conclusion of law	déduction (f) juridique	សេចក្តីសន្និដ្ឋានអំពីអង្គច្បាប់
1103	conclusive ~ evidence	concluant preuve (f) concluante	ភស្តុតាងផ្តាច់ព្រ័ត្រ
1104	conclusive force	force (f) probante / probatoire ; valeur ~	កម្លាំងដាច់ស្រេច
1105	conclusive presumption	présomption (f) irréfragable; présomption absolue	សច្ចាធារណ៍ដាច់ស្រេច
1106	conclusiveness	pertinence (f)	ភាពសមហេតុផល
1107	concomitants; surrounding circumstances;	circonstances (fpl)	សហវត្ថុ សភាពការណ៍, កាលៈទេសៈជុំវិញ
1108	concordance	concordance (f)	ដែលត្រូវគ្នា
1109	concur (to)	approuver; accéder à	ឱ្យសេចក្តីយល់ព្រម
1110	concurrence	approbation (f) ; accord (m)	សេចក្តីយល់ព្រម
1111	concurrent	concurrent	ដែលស្របតាម
1112	concurrent condition	condition (f) réciproque	លក្ខខណ្ឌស្របគ្នា
1113	concurrent efficient cause	causalité (f) cumulative	មូលហេតុដែលមានប្រសិទ្ធភាព ដែលកើតឡើងដណាសគ្នា
1114	concurrent jurisdiction	compétence (f) simultanée de plusieurs tribunaux	ការស្របតាមយុត្តាធិការ
1115	concurrent negligence	fait (m) concomittant	ការធ្វេសប្រហែសរួមគ្នា
1116	concurrent sentences	peine (f) globale (pour plusieurs infractions)	ទោសស្របគ្នា
1117	concurring claims	droit (mpl) se fondant sur des base légales multiples	បណ្តឹងក្នុងពេលតែមួយ

1118	concurring opinion	opinion (f) divergente	មតិខ្វែងគ្នាផ្សេងៗ
1119	condemn (to)	condamner	ផ្ដន្ទាទោស
1120	condemnation	condamnation (f); expropriation (f)	ប្រកាសដកហូត
1121	condictio	droit de répétition	សិទ្ធិទាមទារនូវសំណងដែលខូច ខាតពីមុន
1122	conditio sine qua non; “but for”- formula	condition (f) nécessaire et suffisante	លក្ខខណ្ឌចាំបាច់ និងគ្រប់គ្រាន់
1123	condition fulfilment of a condition	condition (f) accomplissement (m) de la condition	លក្ខខណ្ឌ , ការបំពេញលក្ខខណ្ឌ
1124	condition	modalité (f)	បែបបទ , របៀប
1125 #	condition suspensive ~ ~subsequent express ~ implied ~ concurrent ~ precedent ~	condition (f) ~ suspensive ~ résolutoire ~ expresse ~ tacite ~ réciproque ~ résolutoire	លក្ខខណ្ឌ , លក្ខខណ្ឌព្យួរ លក្ខខណ្ឌរំលាយកិច្ចសន្យា លក្ខខណ្ឌច្បាស់លាស់ លក្ខខណ្ឌស្ម័គ្រចិត្ត លក្ខខណ្ឌស្របគ្នា លក្ខខណ្ឌមុនមានកាតព្វកិច្ច កាលកំណត់ (ដែលត្រូវបំប្រាក់) កេរ្តិ៍ដំណែលមានលក្ខខណ្ឌ ការបោកប្រាស់ជាយថាហេតុ សំណងមានលក្ខខណ្ឌ កិច្ចសន្យាលក់មានលក្ខខណ្ឌ លក្ខខណ្ឌមានច្បាប់ លក្ខខណ្ឌនីត្យានុកូលភាព មាយាទ ប្តឹងទាស់ពីហេតុផលរបស់អ្នកណា ម្នាក់ សម្ព័ន្ធរដ្ឋ ប្រគល់ឱ្យ. ផ្តល់ឱ្យ
1126	condition	terme (f)	
1127	conditional fee	possession (f) fidéicommissaire	
1128	conditional intent ; eventual intent	dol (m) éventuel	
1129	conditional payment	paiement (m) sous réserve	
1130	conditional sale contract	contrat de vente (m) sous réserve	
1131	conditions of entitlement; qualifying conditions	conditions (fpl) d’existence du droit	
1132	conditions of legality	conditions (fpl) de légalité	
1133	conduct	comportement (m)	
1134	conduct (to) somebody’s cause	plaider la cause de qqn	
1135	confederation of states	confédération (f) d’États	
1136	confer	conférer	

1137	confer (to)	conférer	ប្រគល់ឱ្យ
1138	confess (to)	se confesser; avouer	សារភាព
1139	confession and avoidance	defense (f) quant au fond	ការសារភាពដើម្បីដោះសារ
1140	confession of judgment	acte (m) recognitif; déclaration (f) de reconnaissance	ការសុខចិត្តទទួលសាលក្រម
1141	confession; admission	confession (f); aveu (m)	សារភាព
1142	confide (to)	confier	ផ្តល់ការទុកចិត្ត
1143	confidence	confiance (f)	ជំនឿទុកចិត្ត
1144	confidence game	tromperie (f); escroquerie (f)	ល្បិចបំពានទំនុកចិត្ត ល្បិចឆបោក
1145	confinement ~ for life	détention (f); emprisonnement (m)	ការឃុំឃាំង, ការបង្ខាំង
1146	confirm (to)	emprisonnement (m) à vie confirmer	បញ្ជាក់អះអាង
1147	confirmation	confirmation (f)	លិខិតយល់ព្រម
1148	letter of ~ / ~ form confirmation of a judgment	lettre (f) de confirmation confirmation (f) du jugement	សេចក្តីយល់ព្រមលើសាលក្រម
1149	confiscate	confisquer; saisir	រឹបអូស
1150	confiscation	confiscation (f)	ការរឹបអូស
1151	conflict of laws	droit (m) des conflits des lois	ផ្ទុយទៅនឹងច្បាប់
1152	conflict of laws	conflit (m) des lois	ទំនាស់គតិយុត្ត
1153	conflicting evidence	témoignage (m) contradictoire	ភស្តុតាងប្រឆាំងគ្នា
1154	conflict-of-laws rule	règle (f) de conflit	វិធានផ្ទុយទៅនឹងច្បាប់
1155	conformity	conformité (f)	ភាពត្រឹមត្រូវ
1156	confrontation	confrontation (f)	សម្ភាសន៍
1157	congress	congrès (m)	សមាជ
1158	Congress of the United States	Congrès des Etats Unis	សហសភា
1159	connection; tie; link	connexité (f); relation (f); rapport (m); association (f)	ការពាក់ព័ន្ធ , ចំណងទាក់ទង
1160	conscientious objection to military service	objection (f) de conscience	ការជំទាស់កាតព្វកិច្ចយោធា ដែលមានសម្បជញ្ញៈ

1161	conscious negligence; recklessness	négligence (f) consciente	ការធ្វេសប្រហែស, ការបំពាន
1162	consciousness of illegality; consciousness of the wrongful character of one's doing	connaissance (f) du caractère illicite des faits commis	ការយល់ដឹងពីអំពើខុសច្បាប់
1163	consciousness of making a declaration; awareness of expressing one's will	conscience (f) de faire une déclaration	សេចក្តីដឹងខ្លួននៃការធ្វើសេចក្តី ថ្លែងការណ៍, សម្បជញ្ញៈនៃការ សម្តែងនូវធន្ទៈ
1164	conscription	conscription (f)	ការកេណ្ឌទ័ព
1165	consecutive sentence	peines (fpl) consécutives (à purger l'une après l'autre); fractionnement (m) de la peine	ទោសត្រួតគ្នា
1166	consensual	consensuel	ដែលមានមតិរួម
1167	consensus; agreement	accord (m) de volonté; consensus (m)	ឯកច្ឆ័ន, កិច្ចព្រមព្រៀង
1168	consent express ~ presumed ~	consentement (m)	ការយល់ព្រម សម្តែងការយល់ព្រម ការយល់ព្រម និងធ្វើទៅបាន
1169	consent implied in fact	consentement (m) tacite	ការយល់ព្រមដោយជាក់លាក់
1170	consent judgment	jugement (m) sur consentement	សាលក្រមសម្រេចតាមការព្រម ព្រៀងគ្នា
1171	consequence	conséquence (f)	ផលវិបាក
1172	consequential damages; consequential harm caused by a defect	dommage (m) résultant de la chose vicieuse; responsabilité (f) contractuelle du producteur	ផលវិបាក ដែលបង្កឡើងដោយ ការខូចខាត
1173	consequently; as a consequence	conséquemment; en conséquence	ជាផលវិបាក
1174	conservation; maintenance	sauvegarde (f)	អភិរក្ស, ការថែទាំ
1175	conservator	tuteur (m)	អភិរក្ស
1176	consider (to)	tenir compte	ពិចារណា
1177 #	consideration	considération (f)	តម្លៃតបស្នង, ថ្លៃ, រង្វាន់តបស្នង
1178	consideration; counter-performance	prestation (f) en retour; contre-prestation (f); équivalent (m)	តម្លៃតបស្នងដែលអនុវត្តទៅវិញ ទៅមក

1179	consideration; remuneration; compensation; pay	salaire (m); rémunération (f)	តម្លៃតបស្នង, រង្វាន់ ឬតម្លៃការ , សំណង ឬប្រាក់កម្រៃ .ការទូទាត់
1180	consignee	consignataire (m)	អ្នកទទួលរបស់ទុកលក់
1181	consignment	livraison (f); expédition (f) des marchandises	បេសនកម្ម បញ្ជើទុកលក់
1182	consignor	expéditeur (m)	អ្នកផ្ញើទំនិញទុកលក់
1183	consist of (to) ; comprise (to)	consister en	រួមមាន
1184	consolidate (to)	consolider	បង្រួបបង្រួម
1185	consolidation	concentration (f); fusion (f); absorption	ការបង្រួបបង្រួម
1186	consortium	consortium (m); groupement (m) d'entreprises	សិទ្ធិជាប្តីប្រពន្ធ
1187	conspiracy	conspiracy (f); complot (m)	ការផ្សំគំនិត
1188	conspirator	conspirateur (m)	ជនសមគំនិត
1189	constituency	circonscription (f) (électorale)	មណ្ឌលបោះឆ្នោត
1190	constituent	constituant (m)	បតិដ្ឋាភាគ
1191	constituent	constituant	នៃរដ្ឋធម្មនុញ្ញ
1192	constituent fact; operative fact(criminal law)	fait (m) constitutif	ធាតុផ្សំ នៅក្នុងរឿងព្រហ្មទណ្ឌ
1193	constituent power	pouvoir (m) constituant	អំណាចរដ្ឋធម្មនុញ្ញ
1194	constitute (to)	constituer	បង្កបង្កើត , តែងតាំង
1195	constitution	constitution (f)	រដ្ឋធម្មនុញ្ញ
1196	constitution	constitution (f); loi (f) fondamentale	រដ្ឋធម្មនុញ្ញ
1197	constitutional amendment	révision (f) constitutionnelle; amendement (m) à la constitution	ការធ្វើវិសោធនកម្ម,វិសោធន កម្មរដ្ឋធម្មនុញ្ញ
1198	constitutional amendment act	loi (f) constitutionnelle ; loi portant révision des la constitution	ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ
1199	constitutional assembly	constituante (f)	សភាធម្មនុញ្ញ
1200	constitutional complaint	recours (m) constitutionnel	បណ្តឹងលើ ធម្មនុញ្ញភាព
1201	constitutional conflict	litige (m) constitutionnel	ជម្លោះរដ្ឋធម្មនុញ្ញ

1202	constitutional convention	assemblée (f) constituante; constituante (f)	សន្និបាតធម្មនុញ្ញ
1203	constitutional council	conseil (m) constitutionnel	ក្រុមប្រឹក្សាធម្មនុញ្ញ
1204	constitutional court	cour (f) constitutionnelle	តុលាការរដ្ឋធម្មនុញ្ញ
1205	constitutional guarantee	garantie (f) constitutionnelle	ការធានាក្នុងរដ្ឋធម្មនុញ្ញ
1206	constitutional interpretation	interprétation (f) de la constitution; interprétation (f) constitutionnelle	ការបកស្រាយរដ្ឋធម្មនុញ្ញ
1207	constitutional limitation	limite (f) constitutionnelle	ព្រំដែនរដ្ឋធម្មនុញ្ញ
1208	constitutional order	ordre (m) constitutionnel	លំដាប់រដ្ឋធម្មនុញ្ញ
1209	constitutional organ	organe (m) constitutionnel	អង្គរដ្ឋធម្មនុញ្ញ
1210	constitutional principle	principe (m) constitutionnel	គោលការណ៍រដ្ឋធម្មនុញ្ញ
1211	constitutional right	droit (m) garanti par la constitution	សិទ្ធិធានាដោយរដ្ឋធម្មនុញ្ញ
1212	constitutional state; state governed by the rule of law	Etat (m) de droit	នីតិរដ្ឋ
1213	constitutional value	valeur (f) constitutionnelle	តម្លៃរដ្ឋធម្មនុញ្ញ
1214	constitutional; in accordance with the constitution	constitutionnel; conforme à la constitution	ដែលមានធម្មនុញ្ញ
1215	constitutionality	constitutionnalité (f); conformité (f) à la constitution	ស្របតាមរដ្ឋធម្មនុញ្ញ ធម្មនុញ្ញភាព
1216	constitutionality	légalité (f); constitutionnalité (f)	ធម្មនុញ្ញភាព
1217	constitutionality; accordance with the constitution	conformité (f) à la constitution ; constitutionnalité (f)	ធម្មនុញ្ញភាព , ស្របតាមរដ្ឋធម្មនុញ្ញ
1218	constitutive ~ element of a contract	constitutif élément (m) ~ du contrat	សំខាន់ ឬចាំបាច់, ផ្នែកដែលសំខាន់នៃកិច្ចសន្យា
1219	construction	interprétation (f)	ការបកស្រាយ
1220	construction defect; manufacturing defect	vice (m) de construction	ការខូចខ្ចោះនៃផលិតកម្ម, ចំណុចខូចខ្ចោះនៃការសាងសង់
1221	constructive contract	lien de droit (m) résultant de la loi	ឧបសន្យា កិច្ចសន្យាតាមការសន្មតនៃច្បាប់
1222	constructive delivery	subrogation (f)	ការដាក់មនុស្សណាម្នាក់អោយ

			កាន់កាប់សិទ្ធិជំនួស
1223	constructive eviction	trouble de la possession (f) ayant pour conséquence l'abandon de la possession	ការបណ្តេញដោយសន្និដ្ឋានលើកាលៈទេសៈ
1224	constructive intent	intention criminelle (f) établie par présomption	ការមានបំណងដោយអនុលោមលើការសន្និដ្ឋាន
1225	constructive notice	présomption (f) d'avoir pris connaissance	សេចក្តីជូនដំណឹងដល់ទីលំនៅ
1226	constructive possession	possession (f) constituée	បង្កើតសិទ្ធិជាម្ចាស់
1227	constructive trust	fiducie (f) légale; trust (m) résultant de la loi	ភារៈគ្រប់គ្រងតាមការសន្មតនៃ ច្បាប់
1228	construe (to)	interpréter; analyser	បកស្រាយ, ធ្វើវិភាគ
1229	consul	consul (m)	កុងស៊ុល
1230	consulate	consulat (m)	ស្ថានកុងស៊ុល
1231	consult (to)	conseiller	ប្រឹក្សា , ពិភាក្សា
1232	consultant	conseiller (m)	ទីប្រឹក្សា
1233	consultant	consultant (m); conseiller (m)	ទីប្រឹក្សា
1234	consultation; deliberation	consultation (f); délibération (f)	ការពិគ្រោះយោបល់, ការពិភាក្សា
1235	consumable thing	chose (f) consommable	វត្ថុប្រើប្រាស់បាន
1236	consumer	consommateur (m); utilisateur (m)	អ្នកប្រើប្រាស់
1237	consumer credit	crédit (m) à la consommation	កិត្តិយសសំរាប់អ្នកប្រើប្រាស់
1238	consumer law	droit (m) de la consommation	ច្បាប់សំរាប់អ្នកប្រើប្រាស់
1239	consumer protection	protection (f) des consommateurs	ការការពារអ្នកប្រើប្រាស់
1240	consummate (to) a crime	achever / finir / accomplir un délit	សម្រេចបទល្មើស
1241	consummate (to); accomplish	achever, finir; terminer	សម្រេច, បំពេញ
1242	consummation of felony	consommation (f) d'une infraction	ការប្រព្រឹត្តបានសំរេចនូវបទល្មើស ការសំរេចបទឧក្រិដ្ឋ
1243	contaminated site	site (m) contaminé	ទីកន្លែងកខ្វក់
1244	contemplate (to)		ពិចារណា

1245	contempt	manque (m) de respect; mépris (m)	ម៉ាកងាយ
1246	contempt of court	outrage (m) au tribunal	ការម៉ាកងាយតុលាការ
1247	contend (to); assert (to)	faire valoir; prétendre	អះអាង
1248	content determination of the right to property	détermination (f) du contenu et de l'étendue de propriété	ខ្លឹមសារនៃការកំណត់នៃសិទ្ធិលើ ទ្រព្យសម្បត្តិ
1249	contention ground of ~; bone of ~	contestation (f) différend (m) ; prétention (f) sujet (m) de dispute	សេចក្តីអះអាង, ការមិនស្រុះស្រួលគ្នា ជីវិត
1250	contentious	contentieux	ជម្លោះ
1251	contest (to)	contester	ជំទាស់
1252	contest (to)	contester; attaquer; disputer	ជំទាស់
1253	contest (to); deny (to)	désavouer	ជំទាស់, បដិសេធ
1254	contesting	contestation (f)	ការប្តឹងតវ៉ា, បណ្តឹងទាស់
1255	contesting of a will	action (f) en révocation du testament	បណ្តឹងទាមទារចំពោះបណ្តាំ
1256	contingency	contingence (f); cas (m) imprévu	យថាភាព
1257	contingent beneficiary	bénéficiaire (m) éventuel	អត្ថបាទកអនិមិត្ត អត្ថបាទជាយថាហេតុ
1258	contingent estate	droit de posséder (m) sous condition suspensive	កម្មសិទ្ធិអនិមិត្ត , បេតិកភ័ណ្ឌអនិមិត្ត
1259	contingent fee	honoraires (mpl) calculés en fonction du résultat	ប្រាក់រង្វាន់សមាមាត្ររបស់មេធាវី
1260	continuing obligation	contrat (m) à durée indéterminée	កិច្ចសន្យាគ្មានរយៈពេលកំណត់
1261	contra bonos mores; against public morals	immoral; contraire aux bonnes mœurs	អសីលធម៌ , ខុសប្រពៃណីទំនៀម ទំលាប់
1262	contraband	contrebande (f)	របស់រត់ , របស់រត់ពន្ធ
1263	contract unilateral ~ bilateral ~ nominate ~	contrat (m) ~ unilatéral ~ bilatéral ~ nommé	កិច្ចសន្យា កិច្ចសន្យា ឯកភាគី កិច្ចសន្យា ឌីភាគី កិច្ចសន្យាតែងតាំង
1264	contract drawn by a lawyer	contrat (m) notarié	កិច្ចសន្យាធ្វើនៅមុខមេធាវី

1265	contract for the benefit of a third party	contrat (m) en faveur d'un tiers	កិច្ចសន្យាផ្តល់ប្រយោជន៍ដល់ភាគី ទីបី
1266	contract imposing a burden on a third party	contrat (m) défavorable pour un tiers	កិច្ចសន្យាដាក់ទំងន់លើភាគីទី បី
1267	contract law	droit (m) des obligations	ច្បាប់កិច្ចសន្យា
1268	contract of guarantee; contract of indemnity	contrat (m) de garantie; promesses (f) de garantie	កិច្ចសន្យានៃការធានារ៉ាប់រង, កិច្ចសន្យានៃសំណង
1269	contract of inheritance	pact (m) successoire	កិច្ចព្រមព្រៀងនៃការទទួលមតកិ
1270	contract of sale	contrat (m) de vente	កិច្ចសន្យាទិញ
1271	contract of sale	vente (f) ; contrat (m) de vente	ការទិញ ដោយសងបន្តិចម្តង
1272	contract of transfer of ownership	contrat (m) de transfert	កិច្ចសន្យាផ្ទេរកម្មសិទ្ធិ
1273	contract to compose a work; manufacturing contract	louage (m) d'ouvrage ; contrat (m) de louage d'ouvrage ; contrat (m) d'entreprise	កិច្ចសន្យាបង្កើតស្នាដៃ កិច្ចសន្យាផលិតស្នាដៃ
1274	contract to render services	contrat (m) de louage de service	កិច្ចសន្យាជួលសេវា
1275	contract with protective effect in favour of a third party	contrat (m) d'effet protecteur pour autrui	កិច្ចសន្យាការពារដល់ភាគីទី បី
1276	contract with the public administration	contrat (m) de droit public ; contrat (m) administratif	កិច្ចសន្យាសាធារណៈ, កិច្ចសន្យា រដ្ឋបាល
1277 #	contractor; manufacturer	entrepreneur (m); fabricant (m) de l'ouvrage	ម្ចាស់នៃកិច្ចសន្យា, ម្ចាស់ផលិតផល
1278	contractual fidelity ; observance of contracts	respect (m) des stipulations contractuelles ; respect (m) par les partenaires de leurs engagements	ការគោរពកិច្ច , ការគោរពកិច្ចសន្យា
1279	contractual freedom	liberté (f) de contracter	សេរីភាពក្នុងការចុះកិច្ចសន្យា
1280	contractual negotiations	négociations (f) préalables ; pourparlers (mpl) en vue de la conclusion d'un contrat	ការចរចាធ្វើកិច្ច
1281	contractual penalty	clauses (fpl) pénales	ទោសបញ្ញត្តិនៃកិច្ចសន្យា
1282	contractual relation	lien (m) contractuel	ចំណងខាងកិច្ចសន្យា
1283	contractual relationship; relationship under the	lien (m) de droit nissant le créancier au débiteur ; rapport (m) juridique entre le	ទំនាក់ទំនងដែលកើតចេញពីការចុះ កិច្ចសន្យា

1284	law of obligations contractual; by act of the parties	créancier et le débiteur contractuel	ដែលមានកិច្ចសន្យា
1285	contradict (to)	contredire	ផ្ទុយនឹង
1286	contradiction	contradiction (f)	ភាពផ្ទុយនឹង
1287	contradictory / adversarial / contentious proceedings ;	procédure (f) contradictoire	បណ្តឹងផ្ទុយគ្នា ,បណ្តឹងនៃវិវាទ
1288	contrary to law; illegal; unlawful; illicit	contraire à la loi	ភាពផ្ទុយទៅនឹងច្បាប់, ដែលផ្ទុយ ច្បាប់
1289	contrary to morality	contraire à la morale	ដែលមិនអាចដឹងខ្លួន ដែលមិនអាចមានស្មារតីដែលផ្ទុយទៅនឹងសីលធម៌
1290	contravention	contravention (f)	ការប្រព្រឹត្តល្មើសច្បាប់
1291	contravention fo the constitution; unconstitutionality	non-conformité (f) constitutionnelle	ការរំលោភរដ្ឋធម្មនុញ្ញ អធម្មនុញ្ញភាព
1292	contravention of the constitution	inconstitutionnalité (f)	អធម្មនុញ្ញភាព ការរំលោភរដ្ឋធម្មនុញ្ញ
1293	contributory causation; additional cause	causalité (f) partielle; coexistence (f) de plusieurs causes	ការបង្កកំហុសបន្ថែម
1294	contribution	contribution (f)	វិភាគទាន
1295	contributory negligence; comparative negligence	négligence (f) contributoire; faute (f) commune	កំហុសចម្រុះ
1296	control (to)	contrôler	គ្រប់គ្រង
1297	controlled substance	substance (f) contrôlée	សារជាតិជាប់ត្រួតពិនិត្យ
1298	controversy	différend (m); litige (m)	ជម្លោះ
1299	contumacy	contumace (f)	ទុដ្ឋភាព
1300	contumacy	déobéissance (f)	ការមិនគោរពតុលាការ
1301	convene (to)	rassembler; réunir	កោះប្រជុំ
1302	convention	consentement (m); accord (m)	ការយល់ព្រម, អនុសញ្ញា
1303	# convention	accord (m); convention (f); traité (m)	កិច្ចព្រមព្រៀង, អនុសញ្ញា, សន្ធិសញ្ញា , សន្ធិសញ្ញាអន្តរជាតិ

1304	international ~ conversion	convention internationale détournement (m)	ការប្តូរ
1305	conversion of material into a new article	spécification (f); travail (m) de transformation; façonnage (m)	ការបញ្ជាក់ច្បាស់ ការប្រែក្លាយឯកសារឱ្យទៅជា អត្ថបទថ្មី
1306	convertible securities	titres (mpl) convertibles	មូលបត្រអាចដូរបាន
1307	convey (to)	conférer	កាត់ឈ្មោះ
1308	convey (to) title (to land)	transférer la propriété	ការផ្ទេរកម្មសិទ្ធិ
1309	convey (to); transfer (to)	conférer; transférer	ផ្ទេរសិទ្ធិ, ផ្ទេរកម្មសិទ្ធិ
1310	conveyance of property ; change of ownership	transfert (m) de propriété; mutation (f) de propriété	ការផ្ទេរ, កម្មសិទ្ធិ
1311	convict (to)	déclarer coupable	ដាក់ទោស
1312	conviction	condamnation (f)	ការដាក់ទោស
1313	conviction of one party	condamnation (f) d'une partie	ការថ្កោលទោសទៅលើភាគីមួយ
1314	conviction ; firm belief	conviction (f)	ជំនឿទុកចិត្ត ការជឿទុកចិត្ត
1315	convince (to)	convaincre	បញ្ចុះបញ្ចូល
1316	convocation of Parliament	convocation (f) du parlement	ការកោះប្រជុំសភា
1317	cooperation	coopération (f)	កិច្ចសហការ
1318	co-ownership ; common ownership	indivision (f) (dans laquelle l'indivisaire ne peut disposer seul de sa propre part)	សហកម្មសិទ្ធិ
1319	copy	copie (f)	ច្បាប់ចម្លង
1320	copyright	droit (m) d'auteur	ការរក្សាសិទ្ធិ
1321	corporal punishment	châtiment (m) corporel	ទណ្ឌកម្មលើរូបរាងកាយ
1322	corporate income tax; corporation income tax	impôt (m) sur les sociétés	ពន្ធលើប្រាក់ចំណូលនៃក្រុមហ៊ុន សាជីវកម្ម
1323	corporation	collectivité (f)	ក្រុមហ៊ុនសាជីវកម្ម
1324	corporation; corporate enterprise; joint stock company	société (f) de capitaux	សាជីវកម្ម, សហគ្រាសរកស៊ីចូលគ្នា, ក្រុមហ៊ុនដែលមានភាគហ៊ុនរួមគ្នា
1325	corpus delicti	corps du délit (m)	វត្ថុជាតួនៃទោសកម្ម

1326	correct (to)	rectifier; corriger	កែតម្រូវ ឬកែប្រែ
1327	correct (to); rectify (to)	corriger; rectifier	កែប្រែ ឬកែតម្រូវ
1328	correction	rectification (f); correction (f);	ការកែប្រែ
1329	correction	correction (f); réparation (f) d' un vice; élimination (f) d'un vice	បំបាត់នូវកំហុស, ការកែប្រែ
1330	correction	correction (f)	ការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់
1331	correction; remedying faults	réparation (f) d' un vice; élimination (f) d'un vice; correction (f)	ការកែតម្រូវ , បំបាត់នូវកំហុស
1332	correctional institution	établissement (m) pénitentiaire; prison (f)	មន្ទីរឃុំឃាំង
1333	correspond (to) to	correspondre à	យល់ស្របទៅលើអ្វីមួយ
1334	corresponding application; analogous application; application by analogy; application "mutatis mutandis"	application (f) " mutatis mutandis "	ការអនុវត្តស្របគ្នា ឬស៊ីចង្វាក់គ្នា, ការអនុវត្តស្រដៀងគ្នា, ការអនុវត្តដែលមានភាពស្រដៀងគ្នា
1335	corroborate (to)	corroborer; confirmer	បរិយាយនិងនាំវាទៅទន្ទឹម
1336	corruptibility; venality	vénalité (f)	អំពើពុករលួយ ដែលលម្អៀងទៅលើអំពើពុករលួយ
1337	corruption; bribery	corruption (f)	អំពើពុករលួយ
1338	council	conseil (m)	ដំបូន្មាន
1339	council of ministers	conseil (m) des ministres	ក្រុមប្រឹក្សារដ្ឋមន្ត្រីគណៈ រដ្ឋមន្ត្រី
1340	council of state	conseiller (m) d'Etat	ក្រុមប្រឹក្សារដ្ឋ
1341	counsel	mandataire (m)	អ្នកការពារ អាណត្តិគាហក
1342	counsel; attorney	avocat (m); conseil (m)	មេធាវី , ស្នាត្តិ
1343	count	compte (m)	ការចោទប្រកាន់មួយអន្លើ
1344	counterclaim	prétentoin (f) contraire	ការប្តឹងតវ៉ា, ការស្រែកទាមទារ , ការទាមទារឱ្យសងជំងឺចិត្ត
1345	counterclaim ; reconvention	demande (f) revonventionnelle	ការទាមទារយកវិញ
1346	counterfeit	falsifié; contrefait	ក្លែងបន្លំ

1347	counterfeiting of money	falsification (f) de monnaie	ការក្លែងក្លាយប្រាក់
1348	counteroffer	contre-proposition (f)	សេចក្តីស្នើរតប
1349	counterpart	contre-partie (f);pendant (m)	មនុស្សដែលជាគូរគ្នា
1350	countersign	contresign (m)	ការចុះហត្ថលេខាអម
1351	countersign (to)	contresigner	ចុះហត្ថលេខាអម
1352	coup d'état	coup (m) d'Etat	រដ្ឋប្រហារ
1353	coup d'État; revolt; putsch	putsch (m)	ការបះបោរ ,រដ្ឋប្រហារ
1354	course of business	marche (f) des affaires	ដំណើរការធម្មតានៃអាជីវកម្ម
1355	court above	instance (f) supérieure	តុលាការជាន់ខ្ពស់
1356	court below	instance (f) inférieure	តុលាការថ្នាក់ទាប
1357	court building	palais (m) de justice	សំណង់ ឬអាគារតុលាការ
1358	court en banc	cour (f) en banc	សវនករពេញអង្គ, សម័យប្រជុំពេញអង្គតុលាការ
1359	court fees	frais (mpl) judiciaires	ថ្លៃសម្រាប់ជម្រះក្តី
1360	court hierarchy	ordre (m) des juridictions	ឋានានុក្រមក្នុងតុលាការ
1361	court martial	tribunal (m) militaire	តុលាការយោធា
1362	court of appeal	cour (m) d'appel; juridiction (f) d'appel	សាលាឧទ្ធរណ៍ , តុលាការឧទ្ធរណ៍
1363	court of appeal(s); appellate court	cour (f) d'appel	សាលាឧទ្ធរណ៍
1364	Court of Auditors	cour (f) des comptes	ការិយាល័យសវនកម្ម,តុលាការ សវនករ
1365	court of competent jurisdiction	juridiction (f) compétente	តុលាការដែលមានសមត្ថកិច្ច វិ យុត្តាធិការ
1366	court of first impression (<i>court of first instance</i>)	compétence judiciaire tribunal du premier degré; juridiction (f) statuan en premier ressort	សាលាដំបូង ឬសាលាថ្នាក់ទីមួយ
1367	court of last resort	dernier ressort (m)	តុលាការនៃមធ្យោបាយក្រោយ បំផុត
1368	Court of law (<i>meaning: court in a legal system</i>)	tribunal (m) judiciaire; tribunal de droit commun	តុលាការដែលសំរេចតាមអង្គច្បាប់
1369	court official (civil servant who can conduct judicial matters which are not	fonctionnaire (m) de l'administration de la justice; auxiliaire (m) de justice	មន្ត្រីដែលបំរើការងាររដ្ឋបាល ក្នុងសាលាជម្រះក្តី , មន្ត្រីតុលាការ

1370	entrusted to a judge) court order	ordonnance (f); décision (f) judiciaire	សេចក្តីសម្រេចរបស់តុលាការ
1371	court president	président (m) du tribunal	ប្រធានតុលាការ
1372	court record	archives (f) judiciaires; dossier (m) du tribunal	ឯកសារតុលាការ
1373	court settlement	compromis (m) judiciaire	សេចក្តីសម្រេចរបស់តុលាការ
1374	court settlement	transaction (f) judiciaire	ដំណោះស្រាយតាមផ្លូវតុលាការ
1375	<i>courtesy-relationship</i>	<i>acte (m) de complaisance / de courtoisie; relation (f) de bénévole</i>	<i>ទំនាក់ទំនងក្នុងសង្គមដែលមានលក្ខណៈ បរិសុទ្ធ, ទំនាក់ទំនងដែលមានលក្ខណៈ សុភាពរាបសារ</i>
1376	Covenant	S’engager, convenir	ព្រមព្រៀងជាផ្លូវការ
1377	Covenant	Convenant, pacte	គតិការសញ្ញា
1378	creation; formation; accrual; origin; emergence; incurrence	création (f) (d’un droit)	ការបង្កើតច្បាប់, ការបង្កើត, ការ បង្កើតបន្ថែម, ដើមកំណើត, ការផុស ឡើង, ការកើតឡើង
1379	Credential	Lettre de créances	សិទ្ធិតំណាង, សារតាំង
1380	credibility	crédibilité (f)	ភាពដែលអាចជឿបាន
1381	credit	crédit (m)	ឥណទាន
1382	Credit rating (assessment of solvency)	examen (f) de l’honorabilité / de la solvabilité	ការវាយតម្លៃឥណទាន
1383	creditor	créancier (m); créditer	ឥណទាយក (អ្នកដែលឱ្យគេខ្ចី ប្រាក់) ម្ចាស់បំណុល
1384	Creditor beneficiary (third person who is entitled to claim)	tiers bénéficiaire (m)	អត្ថប្រយោជន៍ករពិកិច្ចសន្យា
1385	creditor in bankruptcy	créancier (m) dans une liquidation des biens	ឥណទាយក ឬម្ចាស់បំណុលនៃធនក្ស័យ
1386	Creditor’s bill or suit (action for separate realization of a security)	demande (f) en exécution; action du créancier pour recouvrir individuellement sa créance	បណ្តឹងទាមទាររបស់ម្ចាស់បំណុល
1387	creditor’s delay (in accepting performance)	retard (m) du créancier ; retard dans l’acceptation	ការពន្យារពេលរបស់អ្នកឱ្យខ្ចីប្រាក់ (ដោយទទួលយកមកអនុវត្ត)
1388	Crime against property	Crime contre les biens	បទព្រហ្មទណ្ឌលើទ្រព្យសម្បត្តិ

1389	crime by omission	délit (m) d'omission ; infraction (f) d'omission	បទឧក្រិដ្ឋដោយសារមិនបាន បំពេញកាតព្វកិច្ច
1390	Crime of passion (defendant's excuse for committing a crime due to sudden anger or heartbreak, in order to eliminate the element of "premeditation." This usually arises in murder or attempted murder cases)	crime (m) passionnel	បទល្មើសព្រហ្មទណ្ឌក្រោមក្រោធ ពិរោធ
1391	crime prevention	prévention (f) collective	ការការពារមិនឱ្យបទល្មើសកើតឡើង
1392	crime prevention general ~ with regard to a particular offender	prévention (f) ~ collective ~ individuelle	ការការពារជាមុនចំពោះបទល្មើសខ្លះ
1393	crime; felony	crime (m)	បទឧក្រិដ្ឋ
1394	criminal ~ action	criminel action (f) au criminel	ឧក្រិដ្ឋជន ,បណ្តឹងព្រហ្មទណ្ឌ
1395	criminal attempt	tentative (f) punissable	បទល្មើសប៉ុនប៉ង
1396	criminal capacity (the capacity to be held responsible for criminal acts)	imputabilité (f)	ជនជាប់ចោទ
1397	criminal code	code (m) pénal	ក្រមព្រហ្មទណ្ឌ
1398	criminal consequences	conséquences (fpl) pénales; suites (fpl) pénales	បណ្តឹង, បណ្តឹងព្រហ្មទណ្ឌ
1399	Criminal forfeiture	Fortaiture criminelle	ការដកហូតទ្រព្យល្មើសការរឹបអូស ទ្រព្យល្មើស
1400	criminal law	droit (m) pénal	នីតិព្រហ្មទណ្ឌ
1401	Criminal negligence		ការធ្វេសប្រហែសដែលនាំឱ្យមាន ទោសព្រហ្មទណ្ឌ
1402	Criminal possession (illegal possession ,no right to possess)	possession (f) comme élément de fait d'une infraction	ការកាន់កាប់នាំនូវទោសព្រហ្មទណ្ឌ
1403	criminal responsibility	responsabilité (f) pénale	ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ
1404	criminal sanctions	sanction (f) pénale	ទណ្ឌកម្មព្រហ្មទណ្ឌ
1405	criminal; felon	criminel (m); délinquant (m);	ឧក្រិដ្ឋជន

1406	Criminology	malfaiteur (m) Criminologie	ឧក្រិដ្ឋវិទ្យា	
1407	crisis	crise (f)	វិបត្តិ	
1408	Cross-action	Action reconventionnelle	បណ្តឹងតប	
1409	cross-complaint	action (f) reconventionnelle	ការប្តឹងបក	
1410	Cross-examination	Contre-interrogatoire	ការសួរសាក្សីរបស់ភាគីបដិបក្ខ	
1411	crucial ~ issue	critique ; décisive quetion décisice	បញ្ហាសំខាន់	
1412	cruel; brutal	cruel ; inhumain	យោរយៅ, ព្រៃផ្សៃ	
1413	cruelty (<i>cruel behaviour</i>)	cruauté (f)	ភាពគ្មានមេត្តាចណ្ឌភាព)	
1414	culpability	culpabilité (f)	ពិរុទ្ធភាព	
1415	culpable	Coupable	ជនជាប់ចោទ	
1416	Culpable mental state (<i>possibility to be held accountable for one's behavious</i>)	imputabilité (f) morale; le fait de pouvoir mettre au compte d'une personne ses faits et gestes	សភាពស្មារតីពិរុទ្ធិក	
1417	cumulation cumulation of mandate and public office	cumul (m) ~ du mandat avec le ministère	ការប្រមូលផ្តុំ, ការប្រមូលផ្តុំនៃ និងតំណែងមុខងារ សាធារណៈ	អាណត្តិ
1418	cumulation of claims	cumul des demands, jonction (f) des causes; jonction des demandes	បណ្តឹងត្រួត	
1419	cumulation of posts	cumul (m) de fonctions	ភាពជាន់គ្នានៃតួនាទី	
1420	Cumulative evidence	Preuve par accumulation de témoignages	ភស្តុតាងត្រួត	
1421	Cumulative sentence	Cumul des peines	ទោសតម្រួតគ្នា	
1422	Cumulative voting	Vote cumulatif	ការបោះឆ្នោតត្រួត	
1423	Curator	Curateur	ហិតូបត្ថម្ភៈ, អាណាព្យាបាល អ្នកថែរក្សា	
1424	curatorship; trusteeship; tutelage	curatelle (f)	ភាពស្ថិតក្រោមអាណាព្យាបាល	
1425	cure	couverture (f); validation (f) de l'acte; confirmation (f) de l'acte	ស្របទៅនឹងច្បាប់	
1426	cure (to)	valider; couvrir; confirmer	បញ្ជាក់ឱ្យច្បាស់	
1427	Currency	circulation (f); monnaie (f)	រូបិយប័ណ្ណ	
1428	custodian	garde (f)	អ្នកថែរក្សា , អាណាព្យាបាល	
1429	custody	détention (f)	ការឃុំគ្រង ឬការគ្រប់គ្រង	

1430	custody	garde (f); détention (f)	ការឃុំគ្រង ឬការគ្រប់គ្រង, ការ
	breach of ~	soustraction (f) fraudulente	រំលោភទៅលើការគ្រប់គ្រង
1431	Custody of children	Garde des enfants	ការគ្រប់គ្រងកូន
1432	custom	coutume (f)	ទំនៀមទម្លាប់
1433	customary	coutumier ordinaire, pratique constante	ដែលជាប្រពៃណី ឬដែលជាទម្លាប់
1434	customary law	droit (m) coutumier ;	ច្បាប់ទំនៀមទម្លាប់ , ទម្លាប់.
	custom ; usage	coutume (f)	
	customary international law	droit coutumier international	ច្បាប់ទំនៀមទម្លាប់អន្តរជាតិ
1435	Customs	douanes (fpl)	គយ
1436	customs union	union (f) douanière	សហភាពគយ , សហជីពគយ
1437	daily rate; daily fine	taux (m) journalier	ការផាកពិន័យជាប្រចាំ
1438	damage (to); injure (to)	endommager ; détériorer	ខូចខាត , បង្កប្រយោជន៍
1439	damage caused by delay	dommage (m) résultant d'un retard	ការខូចខាតបណ្តាលមកពីការ ពន្យារពេល
1440	damage to property	détérioration (f) de propriété	ការធ្វើអោយខូចខាតដល់ទ្រព្យ-សម្បត្តិ
1441	damage; loss	préjudice (m); dommage (m)	ពស្សនកម្ម
1442	damages to recover ~	dommages-intérêts obtenir des ~	សំណងជំងឺចិត្ត, ការទទួលបានសំណងជំងឺចិត្ត
1443	danger; peril	danger ; péril (m)	គ្រោះថ្នាក់ ,
1444	Dangerous weapon (instrumentality)	Instrument dangereux	ឧបករណ៍ប្រកបដោយគ្រោះថ្នាក់
1445	data protection	protection (f) des données	ការការពារទិន្នន័យ
1446	date; fixed time	date, échéance, échéance fixée	កាលបរិច្ឆេទ, ពេលវេលាកំណត់
1447	date-of-receipt stamp	cachet (m) de la date d'entrée	តែមដែលមានបញ្ជាក់កាលបរិច្ឆេទ
1448	Day in court (possibility to be heard before court)	jour (m) d'audience	ឱកាសឡើងតុលាការសវនាការ
1449	De facto	de facto	តាមព្រឹត្តិហេតុ , តាមព្រឹត្តិហេតុ
1450	De novo	de novo	ជាថ្មី
1451	De novo trial (new hearing)	nouvelle procédure	សវនាការសាជាថ្មី
1452	Deadly weapon	Instrument mortel	ឧបករណ៍ប្រល័យ
1453	death	décès (m)	មរណៈភាព
1454	Death penalty	peine de mort, Condamnation à mort	ទោសប្រហារជីវិត

1455	debar(to) from	exclure; foreclose	បណ្តេញចេញ .ផុតសិទ្ធិប្តឹង (ដោយហួសកំណត់)
1456	debate	débat (m); discussion (f)	ការពិភាក្សា
1457	debenture; debenture bond	obligation (f)	កាតព្វកិច្ច
1458	debt	dette (f)	បំណុល
1459	debt involving the dispatch of what is owed	dette (f) obligenat d'expédier la chose due	បំណុលដែលគេជំរុញឱ្យ ប្រគល់វត្ថុជំនួស
1460	debt to be collected at the debtor's address	dette (f) quérable	បំណុលដែលប្រមូលតាម អាស្រ័យដ្ឋានរបស់កូនបំណុល
1461	debtor	débiteur (m)	កូនបំណុល
1462	debtor's delay	demeure (f) du débiteur ; retard (m) du débiteur	លំនៅរបស់កូនបំណុល, ការពន្យារ ពេលរបស់កូនបំណុល
1463	Debts founded on contract	Créances créé par le contrat	បំណុលកើតឡើងដោយកិច្ចសន្យា
1464	decedent; testator	défunt (m); testateur (m)	អ្នកបានអនិច្ចកម្ម, អ្នកធ្វើមតិក សានស៍ ឬ ម្ចាស់បណ្តាំ
1465	decedents' estates; inheritance	patrimoine (m) successoral; hérédité (f); succession (f)	បេតិកភ័ណ្ឌដែលបានពីមតក
1466	Deceit	Dol	ការបំភ័ន្ត
1467	deceive (to); mislead (to); fraud t(o)	tromper; induire en erreur	បន្លំ , កេងបន្លំ
1468	decentralization	décentralisation (f)	វិមជ្ឈការ
1469	decide (to) ; determine (to) ; provide (to)	décider, arrêter ; fixer ; ordonner ; se déterminer	សម្រេច , កំណត់ផ្តល់
1470	decision on the merits	jugement (m) au fond	ការវិនិច្ឆ័យលើអង្គច្បាប់
1471	decision ; render (to) ~ rescind (to) a ~	décision (f) (de justice) rendre une ~ casser une ~	សេចក្តីសម្រេច ចេញសេចក្តីសម្រេច ច្រានចោលសេចក្តីសម្រេច
1472	declaration make (to) a ~	déclaration (f) faire une ~	ការថ្លែងការណ៍, ការធ្វើសេចក្តី ថ្លែងការណ៍
1473	declaration	déposition (f)	សេចក្តីថ្លែង តុល្យបញ្ជី
1474	declaration in lieu of an oath	déclaration (f) jurée	ការអះអាង, ការថ្លែងក្នុងកន្លែង សម្បថ
1475	declaration of acceptance	déclaration (f) d'acceptation	ប្រកាសស្វ័យការ

1476	declaration of intent	déclaration (f) d'intention	ការប្រកាសគោលបំណង
1477	declaration of surety	cautionnement (m) exprès; déclaration (f) de garantie	ការប្រកាសពីការធានា
1478	Declaratory judgment	Judgment déclaratif	ការប្រកាសសាលក្រម, សាលក្រមស្ថាពរ
1479	declaratory; declarative; not operative	déclaratoire	សេចក្តីប្រកាសព័ត៌មាន
1480	declare (to)	déclarer	ប្រកាស , ថ្លែងការណ៍
1481	decline (to)	refuser ; rejeter ; repousser	បដិសេធ, ជំទាស់, ច្រានចោល
1482	decline (to); refuse (to); object (to); reject (to)	décliner; rejeter; refuser, répudier	មិនព្រមទទួល, បដិសេធ , ច្រានចោល, ជំទាស់ .ប្រឆាំង
1483	deconcentration	déconcentration (f)	វិសហមជ្ឈការ
1484	decree	décret	ក្រឹត្យ
1485	decree; ordinance	décret (m); règlement (m) ; ordonnance (f)	ក្រឹត្យ , បញ្ញត្តិ
1486	decriminalization	Décriminalisation	វិអាជ្ជាកម្មបន្ថយកម្ម
1487	dedicated	consacré, e	ដែលឧទ្ទិស
1488	dedication; declaration	affectation (f)	ការឧទ្ទិស , ការប្រកាស
1489	deduce (to)	déduire	កាត់បន្ថយ
1490	deduction	déduction, soustraction, abattement	ការកាត់បន្ថយ
1491	deed (the written document which transfers title (ownership) or an interest in real property to another person)	acte (m) notarié; acte authentique	លិខិតកាត់កម្មសិទ្ធិ, លិខិតប្រគល់កម្មសិទ្ធិ
1492	deed of trust (a document which pledges real property to secure a loan, used instead of a mortgage)		លិខិតប្រគល់អាណត្តិព្យាបាលភាព
1493	deem (to)	apprécier; juger	វាយតម្លៃ , ចាត់ទុក
1494	deemed to be	être considéré comme	ចាត់ទុកដូចជា
1495	deface	Oblitérer, rendre illisible	ធ្វើអោយមើលមិនស្គាល់
1496	defamation	injure (f); diffamation; outrage (m)	ការបរិហារកេរ្តិ៍

1497	defamation; injuring a person's reputation	atteinte (f) à l'honneur	ការប៉ះពាល់ដល់កិត្តិយស
1498	default	défaut, non-exécution (f)	ការមិនបានបំពេញករណីកិច្ច
1499	default in acceptance; default in taking delivery	défaut ou retard(m) dans l'acceptation; retard dans la réception du paiement ou de la livraison	មិនបានបំពេញកាតព្វកិច្ចធ្វើស្និការ មិនបានបំពេញកាតព្វកិច្ចដឹកទំនិញ
1500	default in performance; irregularity in performance	inexécution (f)	ការខកខានមិនបានសងបំណុល, ការសងបំណុលមិនឡើងទាត់
1501	default judgment	jugement (m) par défaut	សាលក្រមកំបាំងមុខ
1502	default notice procedure; default action (<i>proceedings for the recovery of a debt</i>)	procédure (f) de mise en demeure; procédure (f) de sommation	នីតិវិធីដែលខុស
1503	default summons; summary notice to pay	mise (f) en demeure; ordonnance (f) portant injonction de payer	ការកោះប្រជុំមិនបានប្រារព្ធឡើង, លិខិតសង្ខេបនៃការទូទាត់
1504	defaulter	contumax (m), défaillant (m)	អ្នកគេចខ្លួន
1505	defeasance	Lettre d'abrogation	ប្រតិលិខិត, លិខិតនិរាករណ៍
1506	defeasance clause (<i>clause to set aside</i>)	clause (f) de mainlevée	ឧបញ្ចប់អានុភាពកិច្ចសន្យា
1507	defeasible	annulable; résiliable	អាចបដិសេធបាន
1508	defeat (to)	faire échouer	ធ្វើឱ្យបរាជ័យ
1509	defeat (to); thwart (to)	faire échouer ; déjouer	ធ្វើឱ្យបរាជ័យ
1510	defect	défaut (m); défectuosité (f)	អំពើអាក្រក់ ឬអំពើបាប ភាពខុសក្លាត់ កំហុស ការភាន់ច្រឡំ
1511	defect in title	défaut (m) de titre	ភាពខ្វះឋានៈ
1512	defect ; vice ; fault	défaut (m) ; vice (m) ~ caché	ចន្លោះ .អនុ ឬរង . កំហុស
1513	defect; mistake; fault; error; vice	vice (m); défaut (m); défectuosité (f)	ភាពខុសក្លាត់, កំហុស, គុណវិបត្តិ, ការភាន់ច្រឡំ, អំពើអាក្រក់ ឬអំពើបាប
1514	defective	défectueux	ដែលនៅមានចន្លោះខ្វះខាត
1515	defective title	Titre défectueux	ប័ណ្ណកម្មសិទ្ធិមានវិការៈ
1516	defects of will	vices (mpl) du consentement	វិការៈនៃគោលបំណង
1517	defence	moyen (m) de défense	ការពារខ្លួន

1518	defence ; justification	défense (f)	ការពារខ្លួន , ការផ្តល់សក្ខីកម្ម , ការបញ្ជាក់ពីហេតុផល
1519	defendant	accusé (m)	ចុងចោទ , ចុងចំណីយ
1520	defendant in error (respondent in an appeal (on issues of law)	défendeur (m) au pourvoi en cassation	ចុងចោទនៃបណ្តឹងឧទ្ធរណ៍
1521	defense counsel	représentant (f) en justice	ស្នាគីការពារកូនក្តី
1522	defense of possession and custody	défense de son patrimoine par la force, autodéfense (f) du possesseur	សិទ្ធិការពារខ្លួនរបស់ម្ចាស់កម្មសិទ្ធិ
1523	defense ; warding- off ; repulsion	défense (f)	ការការពាររារាំង , បដិវេត (ការរុញ ច្រាន) រារាំងការពារ
1524	defensive right	droit (m) de défense	សិទ្ធិការពារខ្លួន
1525	defensive right against the state	droits de défense contre l'Etat	សិទ្ធិការពារខ្លួនចំពោះមុខរដ្ឋ
1526	deferred payment	Paiement par versements échelonnés	សំណងលើកពេល សំណងពន្យារពេល
1527	deficiency; lack; shortcoming	manque	ការខ្វះខាត ឬការអន់ថយ, ខ្វះចន្លោះ
1528	define (to)	définir	ឱ្យនិយមន័យ, កំណត់និយមន័យ
1529	definite specific thing	déterminé chose ~e	ជាក់លាក់ , របស់ជាក់លាក់
1530	definiteness; certainty; determination	certitude (f); assurance (f); précision (f), détermination	ភាពជាក់លាក់ , ភាពពិតប្រាកដ, ការកំណត់
1531	definiteness; determination; certainty principle of clarity and definiteness	précision (f); certitude (f); assurance (f) principe de de définité, nécessité (f) de ce que l'objet de l'obligation soit déterminé de façon précise	ភាពជាក់លាក់ , ការកំណត់ ភាពពិតប្រាកដ, គោលការណ៍ជាក់លាក់
1532	definition	définition	និយមន័យ
1533	defraud	Escroquer	ឆបោក, ប្រព្រឹត្តអំពើទុច្ចរិតដោយបន្លំ
1534	defraudation of the revenue; fiscal fraud; fraudulent tax evation	fraude (f) fiscale, fraude de revenue, fraude de tax	ការបន្លំអាករ, ការបន្លំប្រាក់, ចំណូល, ពន្ធ
1535	defraudeáur	fraudeur (m)	អ្នកបោកប្រាស់
1536	defrauder; swindler	fraudeur (m) ; escroc (m)	អ្នកបោកប្រាស់ , អ្នកកេងប្រវ័ញ្ច
1537	degree; grade	degré (m)	ក្រិត

1538	delay	retard (m) (de l'exécution); demeure (f)	ពន្យារពេល
1539	delayed performance	exécution (f) tardive	ការពន្យារពេលអនុវត្តការងារ
1540	delegate	délégué (m)	ធ្វើប្រតិភូកម្ម
1541	delegation	délégation (f)	គណៈប្រតិភូ, ប្រតិភូកម្ម
1542	delegation of legislative powers	pouvoir (m) législatif délégué, délégation legislative	ប្រតិភូនៃអំណាចនីតិបញ្ញត្តិ
1543	deliberate	Délibère	ពិភាក្សា, សម្រេច
1544	deliberate	Délibéré	ដែលមានចេតនា, ដោយចេតនា
1545	deliberately; intentionally	de propos délibéré	ដោយចេតនា ,ដោយមានបំណង
1546	deliberation	délibération (f)	ការពិគ្រោះ ,ពិភាក្សា
1547	deliberation	délibéré (m)	សេចក្តីសម្រេច (ក្រោយពីការ ពិភាក្សា)
1548	delict	Délit	បទល្មើស
1549	delict of abstract exposure to danger	infraction (f) abstraite de mise en danger	បទល្មើសអរូបិ បង្កឱ្យមានគ្រោះថ្នាក់
1550	delictual responsibility civil responsibility for delicts	responsabilité (f) civile délictuelle	ការទទួលខុសត្រូវបទល្មើស
1551	delinquency	délit, culpabilité	បទល្មើស
1552	delinquent	délinquant (m)	ជនល្មើស
1553	deliver	livrer	ការដឹកជញ្ជូន , ការនាំយក
1554	deliver (to) (to actually hand an object, money or document to another)	delivrer; livrer	ការផ្តល់ វិល្លាស ប្រគល់
1555	delivery of the other goods from those ordered(delivery order)	livraison (f) d'une marchandise autre que celle qui fait l'objet du contrat (ordre de livrer)	ការដឹកទំនិញតាមការកុំប៉ង
1556	delivery; delivery of possession; surrender	remise (f) ; transfert (m); tradition (f)	ការផ្ទេរ
1557	demand (to)	exiger; demander; réclamer	តម្រូវឱ្យ, ទាមទារ, អះអាង
1558	demand for relief; prayer for relief motion; grounds of the action	conclusions (fpl) écrites ; énoncé (m) des prétentions	ទាមទារឱ្យនៅក្រៅឃុំ ,បង់ប្រាក់ ឱ្យនៅក្រៅឃុំ
1559	demand; warning;	avertissement (m); avis (m);	ការទាមទារ ,ការប្រមាន ,ការរំលឹក

1560	reminder demarcation; separation	lettre (f) de rappel démarcation (f) ; délimitation (f), séparation	ការកម្រិតព្រំដែន , ការកំណត់ព្រំដែន, ការបែងចែកព្រំដែន
1561	demise <i>to lease or transfer (convey) real property for years or life</i>	délaissement (m)	១- កិច្ចសន្យាជួល, អភិសន្យាការឈប់លែងដំណើរការ, ២- ការផ្ទេរកម្មសិទ្ធិ, ៣- មរណៈភាព
1562	democracy direct ~ liberal ~ democratic order representative	démocratie (f) ~ directe ~ libérale ordre (m) démocratique ~ représentative	ប្រជាធិបតេយ្យ ប្រជាធិបតេយ្យដោយផ្ទាល់ ប្រជាធិបតេយ្យសេរី ប្រជាធិបតេយ្យដោយបញ្ជី, ប្រជាធិបតេយ្យដោយតំណាង
1563	demonstration; manifestation	manifestation (f); rassemblement (m)	បាតុកម្ម , ការតវ៉ា
1564	demonstrative evidence	preuve de démonstration	ភស្តុតាងបាតុកម្ម
1565	demonstrator; protestant	manifestant (m)	បាតុករ , អ្នកតវ៉ា
1566	demur (to)	s'opposer ; soulever ne objection	លើកអធិបញ្ជី , បដិសេធ , ទាត់ចោល
1567	demurrer	Opposer une exception	បណ្តឹងជំទាស់នឹងអញ្ញត្រកម្ម
1568	denaturalization	dénaturalisation	ការដកសិទ្ធិចូលសញ្ជាតិ
1569	denial	contestation (f)	ការប្រកែក , ការជំទាស់
1570	denial of acceptance; refusal of acceptance; non-acceptance	refus (m) d'accepter; refus (m) de prendre livraison	បដិសេធមិនយល់ព្រម បដិសេធមិនប្រគល់
1571	denial of justice; refusal of justice <i>denial to decide a case; denial of access to the courts</i>	déni (m) de justice	ទោសដែលគេដាក់ចំពោះ ចៅក្រមដែលបដិសេធមិនកាត់ក្តី
1572	denomination	dénomination (f)	ការកំណត់ឈ្មោះ , ការដាក់ឈ្មោះ
1573	deny (to)	répudier, nier, refuser	បដិសេធ
1574	deny (to) relief	rejeter la demande	បដិសេធក្នុងការដោះលែង
1575	department of Public Prosecution	département du parquet (m)	ការិយាល័យអយ្យការ
1576	depend on (to)	dépendre de	ផ្អែកលើ
1577	depletion	épuisement, appauvrissement (m)	ការធ្វើឱ្យថយចុះ, ឥន្ទុកម្ន

1578	deponent	témoign, déposant	អ្នកឱ្យចម្លើយកសិណ
1579	deportation	expulsion (f)	ការបណ្តេញចេញ .ការបំបរបង់
1580	depose	attester par déposition	ឆ្លើយឱ្យការណ៍
1581	depose	déposer, témoigner	សូរយកការណ៍
1582	deposit	consignation (f); dépôt (m)	ការផ្ញើទុក
1583	deposit (to)	déposer; consigner	ផ្ញើទុក
1584	deposit; initial capital share	apport (m)	ប្រាក់យកទៅដាក់ចូលភាគហ៊ុន ប្រាក់បញ្ញើ
1585	deposition	déposition	វិធីយកសក្ខីកម្ម
1586	deprivation	retrait (m)	ការបាត់បង់នូវកម្មសិទ្ធិ , ការដកសិទ្ធិ
1587	deprivation of liberty	privation (f) de la liberté	ការដកយកនូវសេរីភាព
1588	deprive (to) ~ s.o. of a right	déchoir ~ qn d'un droit	ដកហូតសិទ្ធិនរណាម្នាក់
1589	Dereliction of duty	Négligence dans le service, manquement au devoir	ការធ្វេសប្រហែសបំពេញកាតព្វកិច្ច
1590	dereliction; voluntarily abandonment of goods	déréliction (f) ; abandonnement (m) ; délaissement (m)	បោះបង់ចោលប្រកបដោយឆន្ទៈ ដូចជាទំនិញ
1591	derivative action	action indirecte	បណ្តឹងជំនួស
1592	derivative evidence <i>evidence inadmissibly derived</i>	preuve (f) non recevable	ភស្តុតាងរាយរង
1593	derivative right	droit (m) de dérivatif	សិទ្ធិដែលទទួលបានពីគេ
1594	derivative tort <i>liability for the delicts committed by third persons</i>	responsabilité (f) pour des délits commis par un tiers	កំហុសស៊ីវិលដែលជាលទ្ធផលនៃបទ ព្រហ្មទណ្ឌ
1595	derive (to) from	dériver	បានប្រយោជន៍ពី
1596	derogation	dérogação	បដិប្បញ្ញត្តិ
1597	descent (from)	descendance (f)	បច្ឆាជន
1598	descriptive constituent fact	élément (m) constitutif descriptif d'un infraction	ធាតុផ្សំនៃបទល្មើស
1599	designate (to); appoint (to); nominate (to)	désigner; nommer	តែងតាំង ឬចាត់តាំង
1600	desist (to)	cesser	បញ្ឈប់ , ផ្អាក
1601	desist (to) from; omit (to)	négliger de faire qch; omettre	ឈប់ធ្វើ, មិនបានធ្វើ
1602	desist (to) voluntarily	désistement (m) volontaire	ឈប់ធ្វើ ឬឈប់ប្តឹងដោយដោយ ចេតនា

1603	destination contract delivery contract, transition of risk at destination	contrat (m) de fourniture avec transfert des risques au lieu de destination	កិច្ចសន្យាទទួលខុសត្រូវដល់ចំណុច ទិដៅ
1604	destroy (to)	détruire	បំផ្លាញ
1605	detail	détail (m)	ពិស្តារ , ព័ត៌មានលម្អិត
1606	detail (to)	prouver le bien-fondé	បង្ហាញភស្តុតាង មានសារៈសំខាន់
1607	detain (to)	mettre à l'abri; mettre en sécurité, détenir	ឃុំខ្លួន
1608	detainee	détenu (m); prisonnier (m)	អ្នកជាប់ឃុំ , អ្នកទោស (ជាពិសេស រឿងនយោបាយ)
1609	detainer	détenteur	អ្នកឃុំឃាំង
1610	detainer កកទោស ផ្សំសសសស្សីន រៀង រាល់ ផ្សំផ្សំរេតយ . រៀង ។ តបិនងី តប្បត្ត ។ រិះហត <i>such as after a lease has expired, after being served with a notice to quit (vacate, leave) for non- payment of rent or other breach of lease, or being a "squatter" on the property)</i>	détention (f)	ដីកាឃុំខ្លួន
1611	detention	détention	ការឃុំឃាំង , ការឃាត់ទុក
1612	deter (to)	dissuader	ឃាត់ , បង្ខំ
1613	deterioration	détérioration (f)	ការចុះថមថយ
1614	deterioration of the appellant's position	détérioration (f) de la position du demandeur	ស្ថានភាពចុះខ្សោយនៃអ្នកប្តឹង ឧទ្ធរណ៍
1615	determinable fee (absolute title in land, from old French, fief, for "payment," since lands were originally given by lords to those who served them)	bail (m) héréditaire à durée limitée	កេរ្តិ៍ដំណែលដែលអាចរលត់បាន

1616	determinable; ascertainable	déterminable	ដែលអាចកំណត់បាន
1617	determinate obligation ; obligation to supply individual objects	corps (m) certain / dette (f) d'espèce	ធ្វើការកំណត់ , កាតព្វកិច្ច , ការ បញ្ចេញបំពេញកិច្ច , កាតព្វកិច្ចសងបំណុល
1618	determinate sentence	emprisonnement (m) à temps	ការដាក់ពន្ធនាគារ មានកំណត់ពេល
1619	determine (to) ; decide (to) ; provide (to)	fixer ; arrêter ; ordonner ; déterminer	កំណត់ , សម្រេច , ផ្តល់ កំណត់ , ផ្តល់ , សម្រេច កំណត់, ផ្តល់ឱ្យ, សម្រេច
1620	determined	déterminé; fixé	ដែលមានចែង, ដែលមានកំណត់
1621	deterrent effect of punishment on a particular offender	prévention (f) individuelle	ការការពារជាមុនចំពោះអ្នក ប្រព្រឹត្តបទល្មើសខ្លះ
1622	detering effect	dissuasion (f)	ការធ្វើឱ្យផ្លាស់សេចក្តីសម្រេចចិត្ត
1623	detinue action of ~	détention (f) illégale réintégrande (f)	ការឃុំខ្លួនខុសច្បាប់
1624	detriment due to futile reliance on a promise; damage caused by breach of trust <i>damage suffered because of the reliance on the contract</i>	dommage résultant des dépenses faites en vue de la conclusion d'un contrat	ការខូចខាតប្រយោជន៍ដោយសារការទុកចិត្ត លើកិច្ចសន្យា ការខូចខាតបណ្តាលមកពីការ បំពានលើសេចក្តីទុកចិត្ត
1625	detriment; disadvantage	préjudice (m); désavantage (m)	ខូចប្រយោជន៍ , ប៉ះពាល់ដល់ប្រយោជន៍
1626	detrimental; disadvantageous	impossibilité (f) survenante	ដែលខូចប្រយោជន៍
1627	devaluation	dévaluation (f); dévalorisation (f)	បញ្ចុះតម្លៃ (រូបិវត្ថុ)
1628	development of the law by the judiciary	développement (m) de la loi par les juges	ការអភិវឌ្ឍន៍ច្បាប់ដោយចៅក្រម
1629	development plan	plan de développement	ផែនការអភិវឌ្ឍន៍
1630	deviate (to)	déviation (f)	ងាកចេញ , ការងាកចេញ
1631	deviation	dérogação (f)	ការងារចេញ

1632	devise <i>1) v. an old-fashioned word for giving real property by a will, as distinguished from words for giving personal property. 2) n. the gift of real property by will.</i>	legs (m) de biens immobiliers	អច្ឆ័យទានជាអចលនទ្រព្យ
1633	devisee	légataire	អច្ឆ័យទាននាភី
1634	devisor <i>person disposing of real property by will (testament)</i>	testateur de biens immobiliers	អ្នកឱ្យអច្ឆ័យទាន, អច្ឆ័យទាយក
1635	devolutionary effect	effet (m) dévolutif	ផលប៉ះពាល់ពីមួយទៅមួយ
1636	dictatorship	dictature (f)	អំណាចផ្តាច់ការ
1637	dictum (pl. dicta) <i>opinion of the court</i>	opinion (f)	មតិដែលចេញពីតុលាការ
1638	die (to) intestate	mourir / déceder intestat	ការស្លាប់ដោយមិនបានទុកបណ្តាំ
1639	diet	diète	ទិនសភា, សភាប្រទេសជប៉ុន
1640	dignity	dignité (f) (de l'homme)	សេចក្តីថ្លៃថ្នូរ
1641	dilatory	exceptions dilatoires	ចម្លើយសម្រាប់ពន្យារពេល ចម្លើយសម្រាប់ពន្លឿតដំណើរក្តី
1642	dilatory exception; dilatory plea	exception (f) dilatoire	ការលើកលែងពន្យារពេលកាត់ សេចក្តី
1643	dilatory plea; dilatory exception	exception (f) dilatoire	រឿងក្តីដែលយឺតយូរខុសធម្មតា
1644	diligence due diligence	diligence (f) saine diligence	ភាពហ័សហ្មឺន
1645	diminished capacity	capacité atténuée	ភាពខ្សោយសតិ, សមត្ថភាពអន់ថយ
1646	diminished criminal responsibility	responsabilité (f) atténuée	ការបន្ថយការទទួលខុសត្រូវផ្នែក ព្រហ្មទណ្ឌ
1647	diminution in value	diminution en valeur	ការចុះថយតម្លៃ
1648	diplomatic service	service (m) diplomatique	សេវាការទូត
1649	direct action	action directe	បណ្តឹងទល់នឹងក្រុមហ៊ុនធានាខ្លួន
1650	direct action		បណ្តឹងសុំការពារសិទ្ធិផ្ទាល់ខ្លួន
1651	direct appeal	recours (m) direct en cassation (sans passer par les instances intermédiaires)	ការប្តឹងដោយផ្ទាល់ទៅកាន់ តុលាការកំពូល, ដោយគ្មានឆ្លង កាត់សាលាជម្រះក្តីជាន់ទាប

1652	direct applicability	applicabilité (f) directe	ការអនុវត្តដោយផ្ទាល់
1653	direct attack	attaque directe	បញ្ជឹងតតាំងសាលក្រម
1654	direct attack of a judgment	contestation (f) d'un jugement	ការប្រឆាំងតវ៉ាចំពោះសាលក្រម
1655	direct consequence	conséquence (f) directe	ផលវិបាកដោយផ្ទាល់
1656	direct evidence	preuve direct	ភស្តុតាងផ្ទាល់
1657	direct examination	interrogatoire du témoin par la partie qui l'a cité	ការសួរសាក្សីផ្ទាល់ខ្លួន
1658	direct execution	exécution (f) directe (de l'administration)	ការប្រតិបត្តិដោយផ្ទាល់
1659	direct intent of second degree	dol (m) direct	បំណងផ្ទាល់ ឬចេតនា គ្រោងការក្នុងដំណាក់កាលទី ២
1660	direct intent; direct intent of first degree	dessein (m) ; dol (m) spécial	គ្រោងការ ឬចេតនាផ្ទាល់ក្នុង ដំណាក់កាលទី ១
1661	direct intervention	empiètement (m) direct	អន្តរាគមន៍ដោយផ្ទាល់
1662	direct tax	impôt direct	ពន្ធដោយផ្ទាល់
1663	direct vote	suffrage direct	ការបោះឆ្នោតដោយផ្ទាល់
1664	direct; immediate	direct; immédiat	ផ្ទាល់, ភ្លាមៗ
1665	directed verdict	verdict rendu par le jury sur la recommandation du juge	សេចក្តីសម្រេចដោយផ្ទាល់
1666	direction / regulation of the economy	dirigisme (m) économique	ការដឹកនាំ, ចាត់ចែងសេដ្ឋកិច្ច
1667	directly applicable law	droit (m) directement applicable	ច្បាប់ដែលអនុវត្តដោយផ្ទាល់
1668	directly liable; owing as a principal	caution (f) solidaire	អ្នកធានាជាក្រុម
1669	directorate, management board	directoire (m)	គណៈនាយក, ក្រុមប្រឹក្សានាយក
1670	disability	incapacité	កង្វះសមត្ថភាព, អសមត្ថភាព
1671	disabled person	handicapé (m); personne (f) handicapée	អសមត្ថជន, ជនពិការ
1672	disablement	handicap (m) physique ; déficience (f) des capacités physiques	ពិការផ្លូវកាយ
1673	disadvantage, detriment	désavantage (m); préjudice (m)	ខូចប្រយោជន៍
1674	disadvantageous; detrimental	nuisible; désavantageux; préjudiciable	ដែលខូចប្រយោជន៍
1675	disapprobation; disapproval	réprobation (f)	ការជំទាស់
1676	disbar	rayé du tableau de l'ordre des avocats	ដកវិជ្ជាជីវៈមេធាវី

1677	discernible	identifiable; discernable	ដែលអាចទទួលស្គាល់ (បំណុល ជាដើម) អាចវិនិច្ឆ័យបាន
1678	discernible; recognisable	discernable; identifiable	អាចវិនិច្ឆ័យបាន, អាចទទួល-ស្គាល់
1679	discernment	faculté (f) de discernement	ការប្រឹងប្រែងពិនិត្យមើល
1680	discharge	acquit(m) libératoire	ការរួចពីការចោទប្រកាន់, ដោះលែង
1681	discharge (from)	exonérer	បញ្ឈប់ , បណ្តេញចេញ (ពីការងារ)
1682	discharge in bankruptcy		ការរំលត់បំណុលក្នុងធនក្ស័យ
1683	discharge of an obligation	extinction (f) de l'obligation	ការរំលត់នូវកាតព្វកិច្ច
1684	discharge; exculpation; exoneration	décharge(f) ; disculpation(f)	ឱ្យរួចទោស , លែងចោទប្រកាន់
1685	discharged from performance	être libéré de la prestation	ដែលរួចផុតពីកាតព្វកិច្ច
1686	disciplinary action	mesure (f) disciplinaire	វិធានការខាងវិន័យ
1687	disciplinary complaint <i>complaint about behaviour of a public servant</i>	recours (m) hiérarchique	បណ្តឹងតវ៉ាតាមឋានានុក្រម
1688	disciplinary proceedings	procédure (f) disciplinaire	នីតិវិធីខាងវិន័យ
1689	disclaimer	exonération (f) de la responsabilité ; exclusion (f) de la responsabilité ; non- responsabilité (f)	ការបដិសេធ ឬមិនព្រមទទួលខុសត្រូវ
1690	disclaimer	reconciliation (f); abandon (m)	ការលះបង់, បោះបង់ បដិសេធ
1691	disclaimer; waiver	abandon (m) renonciation (f)	សេចក្តីប្រកាសបដិសេធជាមុន, លះបង់សិទ្ធិ, បោះបង់សិទ្ធិ
1692	disclosed agency	représentation (f) publique, représentation parfaite	ភ្នាក់ងារសាធារណៈ
1693	disclosure of dishonorable facts <i>defamation</i>	compromission (f)	ការធ្វើឱ្យគេដឹងឮនូវរឿងហេតុ ដែលធ្វើឱ្យអាប់អោនកិត្តិយស
1694	discontinuance	abandon, cessation, interruption, Désistement d'une action	ការលែងប្តឹង, ការបញ្ឈប់បណ្តឹង
1695	discontinuity	discontinuité (f)	អនិរន្តភាព
1696	discovery	Communication des pièces du dossier avant l'audience	ការប្តូរឯកសារសំណុំរឿងរវាងតុក្តិ

1697	discovery of evidence	communication (f) des pièces	ការរកឃើញភ័ស្តុតាង
1698	discretion wide power of ~	pouvoir (m) discrétionnaire large ~ ; large pouvoir d'appréciation	ឆន្ទានុសិទ្ធិ, អំណាចដ៏ទូលាយ នៃឆន្ទានុសិទ្ធិ
1699	discretionary decision	décision (f) discrétionnaire	សេចក្តីសម្រេច ដែលមានលក្ខណៈឆន្ទានុសិទ្ធិ
1700	discrimination	discrimination (f); inégalité (f) de traitement	ការរើសអើង , ការប្រកាន់ ពូជសាសន៍
1701	disfranchise (Disenfranchise)	priver du droit électoral	ដកហូតសិទ្ធិពលរដ្ឋ
1702	dishonor	se refuser d'honorer	មិនព្រមចំណាយឱ្យ
1703	disinheritance	exhérédation (f); exclusion (f) de la succession	ការផ្តាច់មរតក
1704	disjunctive	Disjonctif	ដែលបែកចេញពីគ្នា
1705	disjunctive allegations <i>claim in a civil lawsuit that one thing "or" another occurred, and in criminal charges that the accused committed one crime "or" another</i>	demande à titre subsidiaire (si la prétention principale est rejetée)	ការចោទប្រកាន់ដែលបែកចេញពីគ្នា
1706	disloyalty ; infidelity; breach of trust	abus (m) de confiance	ភាពមិនស្មោះត្រង់ ការរំលោភលើទំនុកចិត្ត
1707	dismiss (to)	révoquer	ទម្លាក់ពីតំណែង , ហូតងារ
1708	dismiss (to)	débouter ; rejeter	ទម្លាក់ពីតំណែង ច្រានចោលពាក្យបណ្តឹង,
	to ~ an appeal	~un recours	ច្រានចោលពាក្យបណ្តឹងឧទ្ធរណ៍
1709	dismiss (to)	révoquer	ទម្លាក់ពីតំណែង, បណ្តេញចេញ
1710	dismiss (to) a complaint / action / suit	rejeter le recours	ច្រានចោលការប្តឹងឥវ៉ា
1711	dismissal	révocation (f); rappel (m)	ការទម្លាក់ ឬបញ្ឈប់ពីតំណែង , តួនាទី
1712	dismissal	destitution (f)	ការដកចេញពីតំណែង , តួនាទី
1713	dismissal	congédiement (m); renvoi (m); licenciement (m)	ការបញ្ឈប់ , ការបណ្តេញចេញ
1714	dismissal of action	débouté (m); déboutement (m)	ការច្រានចោលពាក្យបណ្តឹង
1715	dismissal with prejudice	rétractation avec préjudice	ការលើកបណ្តឹងចោលដោយបិទផ្លូវ ឥវ៉ាជាថ្មី
1716	dismissal without prejudice	rétractation sans préjudice de devenir devant le tribunal	ការលើកបណ្តឹងចោលដោយបើកផ្លូវឥវ៉ាជាថ្មី

1717	disorderly conduct	Conduite désordonnée	ការប្រព្រឹត្តិផ្ទុយនឹងសម្មាធារ, ការប្រព្រឹត្តិផ្ទុយនឹងសណ្តាប់ធ្នាប់
1718	disparagement of goods	Dénigrement des biens	ការបន្តុះបង្គាប់ទំនិញគេ
1719	disparity	inégalité (f); disparité (f) ; disproportion (f)	អសមភាព
1720	dispatch	expédition (f)	ការបញ្ជូនស្នូរ
1721	dispatch	envoi (m); expédition (f)	ការផ្ញើស្នូរ
1722	disposal	aliénation (f); vente (f); cession (f)	ការផ្ទេរសិទ្ធិ , កាលបោះបង់ ការលក់
1723	dispose of (to)	disposer de qch	ចាត់ចែងអ្វីមួយ
1724	disposition (general term)	dispositon (f); acte (m) de disposition	ការជម្រះមរតក
1725	disposition inter vivos	disposition (f) entre vifs	ការជម្រះមរតក
1726	disposition mortis causa; dispositon taking effect on death	dispositon (f) testamentaire; disposition à cause de mort	ការជម្រះមរតក
1727	dispositive law; flexible law	droit (m) supplétif	ច្បាប់បំពេញបន្ថែម
1728	dispositive right; right to establish; right to alter a legal relationship	droit (m) formateur; droit (m) de modifier un lien juridique existant	សិទ្ធិដែលមានចែងក្នុងបទប្បញ្ញត្តិ ច្បាប់, សិទ្ធិក្នុងការបង្កើត ,សិទ្ធិក្នុង ការជ្រើសរើសនូវទំនាក់ទំនងស្រប -ច្បាប់
1729	dispositon; act of transferring ; real contract	contrat (m) de transfert de la propriété (en tant qu'opération distincte) ; tradition ; acte (m) de disposition	កិច្ចសន្យាផ្ទេរមរតក , លិខិតផ្ទេរសិទ្ធិ
1730	dispossess	déposséder	ដកហូតរបស់ទ្រព្យ
1731	disproportionate	disproportionné	គ្មានតុល្យភាព វិសមាមាត្រ
1732	disproportionate; unbalanced	disproportionné	វិសមាមាត្រ , គ្មានតុល្យភាព
1733	disputable presumption	présomption contestable	សច្ច្តារណ៍ដែលអាចជំទាស់បាន
1734	dispute settle (to) a ~	litige (m) trancher un ~	វិវាទ , ដោះស្រាយវិវាទ
1735	disregarded	non considéré; pas pris en considération	ដែលមិនពិចារណា មិនយកចិត្តទុកដាក់
1736	disregarded ; unconsidered ; neglected	non considéré; pas pris en considération	ដែលមិនគោរព ,មិនពិចារណា មិនយកចិត្តទុកដាក់
1737	dissent	dissentiment (m)	មិនយល់ព្រម

1738	dissent ; lack of agreement	dissentiment (m); défaut (m) de consentement	ជំទាស់ , គ្មានការព្រមព្រៀង
1739	dissenting opinion	opinion (f) dissidente	មតិយោបល់ខ្វែង , ជំទាស់ , មតិផ្ទុយ គមនិតដែលខុសពីគេ
1740	dissociate (to) from	dégager, se (du contrat)	ព្រែកចេញពីកិច្ចសន្យា
1741	dissolution	dissolution d'une société	ការរំលាយ
1742	dissolution of contract	résolution (f) du contrat	ការរំលាយកិច្ចសន្យា
1743	dissolution of the national assembly	dissolution (f) (de l'assemblée nationale)	ការរំលាយសភា
1744	dissolve (t)	dissoudre	រំលាយ
1745	dissolve (to) Parliament	dissoudre le parlement	រំលាយរដ្ឋសភា
1746	distinct	distincte	ផ្សេងគ្នា
1747	distinction between obligatory obligation and real obligation, i.e. the disposition	principe selon lequel le contrat (m) de transfert de la propriété est une opération distincte de l'obligation personnelle	គោលការណ៍បែងចែក , ជាគោល ការណ៍មួយដែលកិច្ចសន្យាផ្ទេរ កម្មសិទ្ធិ គឺជាប្រតិបត្តិការដោយ ឡែកពីកាតព្វកិច្ចរបស់បុគ្គល
1748	distinguish	distinguer	បង្ហាញភាពខុសគ្នា , បែងចែក
1749	distort (to)	fausser	មូលបង្កាច់
1750	distress; levy of execution; levy of distress	saisie (f)	ការរឹបអូស
1751	distribution of risk	répartition (f) des risques	ការបែងចែកចំពោះការខូចខាត
1752	distribution of risk; allocation of risk	répartition (f) des risques	ការបែងចែកចំពោះការប្រថុយ- ប្រថាន
1753	distribution; allocation	distribution (f) ; répartition (f)	ការចែកចាយ , ការបែងចែក
1754	distribution; dispersal; proliferation	diffusion (f); propagation (f)	ការចែកចាយ , ការបែងចែក
1755	distributor	négociant (m) distributeur	អ្នកបោះដុំ ក្នុងការចំណាយចំណូល
1756	distributor; wholesaler	négociant (m) distributeur; intermédiaire	អ្នកបោះដុំ , អ្នកលក់ដុំ
1757	district	arrondissement (m)	ស្រុក , ខ័ណ្ឌ ស្រុក ឬ ខ័ណ្ឌ

1758	Disturbance of the peace	Tapage injurieux	ការបង្កចលាចល
1759 #	disturber	personne (f) troublant le bon ordre / la sûreté / la sécurité publique; perturbateur (m)	ជនរំខានដល់របៀបរៀបរយក្នុង សង្គម និង សន្តិសុខសាធារណៈ
			អ្នករំខាន
1760	disturber through action	perturbateur (m) par action	អ្នកធ្វើឱ្យមានចលាចលតាមរយៈ សកម្មភាព
1761	disturber through situation, ownership or possession	perturbateur (m) par situation, propriété ou possession	អ្នករំខានតាមរយៈស្ថានភាព តាមរយៈកម្មសិទ្ធិ ឬការកាន់កាប់
1762	diverge (to)	dévier	ឃ្លាតពីគ្នា
1763	divergence	divergence (f)	ការបែកឃ្លាតចេញពីគ្នា
1764	divest	dessaisir, dépouiller	លះបង់ចោល ដកសិទ្ធិ
1765	divestiture	rente de ses actifs par une société	បញ្ចេញលះបង់ចោល
1766	divide (to)	diviser	បែងចែក
1767	divided	subdivisé	បែងចែក, បែកបាក់
1768	dividend	dividende (m)	ប្រាក់ចំណេញដែលកូនហ៊ុនទទួល, ភាគលាភ
1769	divisible contract	contrat divisible	កិច្ចសន្យាមានភាគប្រតិបត្តិដាច់ៗពី គ្នា
1770	divisible offense	infraction (f) divisible	បទល្មើសដែលអាចបែងចែកបាន
1771	divorce	divorce (m)	ការលែងលះ
1772	do (to); undertake (to); effect; to	accomplir	ទទួលធ្វើឬរ៉ាប់រង
1773	docket <i>court register (common law)</i>	rôle (m)	តារាងប្រតិទិនបណ្តឹង
1774	docket	Extrait de jugement	សម្រង់សាលក្រម
1775	doctr of laws (LL.D.)	docteur (m) en droit	បណ្ឌិតច្បាប់
1776	doctrine <i>principle ; theory / science</i>	doctrine (f)	លទ្ធិ
1777	doctrine of objective imputability	doctrine (f) de l'imputabilité objective	លទ្ធិនៃភាពមិនត្រឹមត្រូវជាក់ស្តែង
1778	document of value; security	paier-valuer (m) ; titre (m)	ឯកសារតម្លៃ ,វត្ថុដាក់បញ្ចាំ
1779	document register	registre (m) public des documents	ការចុះបញ្ជីកែសារ
1780	document; certificate	titre (m)	ឯកសារ , វិញ្ញាបនប័ត្រ

1781	domain	domaine (m); propriété (f)	ដីកម្មសិទ្ធិដាច់ណាត់
1782	domicile	domicile (m)	និវេសនដ្ឋាន
1783	domicile; residence	résidence(f); domicile(m)	លំនៅដ្ឋាន , និវេសនដ្ឋាន
1784	domiciliary rights; right as master of the house	droit (m) du propriétaire; police (f) de l'assemblée	សិទ្ធិលំនៅដ្ឋាន, សិទ្ធិជាគោល នៃលំនៅដ្ឋាន
1785	dominant estate; dominant tenement	fonds (m) dominant	ដីលើ, ដីប្រើ
1786	dominant opinion (in jurisprudence and among scholars)	opinion (f) prévalant (dans la jurisprudence et la doctrine)	គំនិតដែលគ្រប់ដណ្តប់លើគេ (ក្នុងយុត្តិសាស្ត្រនិងក្នុងចំណោម អ្នកប្រាជ្ញ)
1787	donate (to)	donner	ផ្តល់
1788	donation; gift	donation (f); don (m)	អមណោយ
1789	donative contract; gratuitous contract	contrat (m) de donation	កិច្ចសន្យាធ្វើអំណោយ
1790	donative intent <i>conscious desire to make a gift, as distinguished from giving something for nothing by mistake or under pressure</i>	intention (f) libérale	បំណងធ្វើទោយជ្ជទាន បំណងធ្វើអំណោយ
1791	donator	donateur (m)	អ្នកផ្តល់
1792	donor	donateur	ទោយក
1793	doorstep canvassing	vente (f) sur démarchage	
1794	double jeopardy; ne bis in idem	interdiction (f) d'une punition double pour la même chose	ទ្វេគ្រោះដែលកើតឡើងដដែលៗ
1795	doubt	doute (m); incertitude (f)	ការមន្ទិលសង្ស័យ
1796	dower	douaire	ដំណែលប្តី
1797	dowry	dot	កេរ្តិ៍ខាងស្រី
1798	draft law; bill; legislative proposal	proposition (f) de loi ; projet (m) de loi	សេចក្តីព្រៀងច្បាប់ (ធ្វើដោយ អង្គនីតិប្រតិបត្តិ), សេចក្តីព្រៀង ច្បាប់ (គម្រោងច្បាប់ ស្នើទៅអង្គ នីតិបញ្ញត្តិ ឬកំពុងឆ្លងអង្គនីតិ បញ្ញត្តិ), សេចក្តីស្នើច្បាប់ (ធ្វើ ដោយអង្គនីតិបញ្ញត្តិ) ,
1799	draw up (to) ~ a report	rédigier ; formuler ~ un rapport	សរសេររបាយការណ៍

1800	draw up (to)	rédiger	រៀបរៀង , តាក់តែង
1801	drawee	tiré	បហរិត
1802	drawer	tireur	បហរ័ក
1803	driving licence; driver's licence	permis (m) de conduire	ប័ណ្ណបើកបរ
1804	driving while intoxicated	conduire en état d'ivresse	បើកបរដោយស្រវឹង
1805	drugs; narcotics	stupéfiant (m) ; narcotique (m)	ថ្នាំញៀន , ថ្នាំដេកលក់
1806	due	dû	ដល់កាលកំណត់សង
1807	due	qui convient	ត្រឹមត្រូវ
1808	due (for performance, payment); exigible	dû ; exigible ; payable	ដែលជំពាក់បំណុល (សម្រាប់ការ អនុវត្ត និងសម្រាប់ការទូទាត់) , ដែលអាចទាមទារ
1809	due care	diligence normale	ការប្រុងប្រយ័ត្នហ្មត់ចត់
1810	duplicity	duplicité	ទ្វិធាភាព, ភាពជាន់គ្នា
1811	duration	durée (f)	រយៈពេល
1812	duress	contrainte (f) ; menaces (fpl)	ការបង្ខិតបង្ខំ
1813	duress	état (m) de nécessité dû à la contrainte	ការបង្ខិតបង្ខំក្នុងករណីពិសេស
1814	duty of care	obligation (f) de diligence	កាតព្វកិច្ចក្នុងការថែរក្សា
1815	duty of loyalty	obligation (f) de loyauté	កាតព្វកិច្ចស្មោះត្រង់
1816	duty of notification	déclaration (f) obligatoire	ការប្រកាសកាតព្វកិច្ច
1817	duty of secrecy	obligation (f) au secret professionnel ; obligation (f) de discrétion professionnelle	ករណីកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ
1818	duty of silence; pledge of secrecy	obligation (f) de discrétion	កាតព្វកិច្ចរក្សាការសម្ងាត់
1819	duty of toleration; duty not to interfere	obligation (f) de tolérer	តួនាទីមិនជ្រៀតជ្រែក
1820	duty to balance the concerned rights	obligation (f) de prendre en considération tous les intérêts contradictoires	កាតព្វកិច្ចពិចារណាលើផល ប្រយោជន៍ជាប់កិច្ចន្យា
1821	duty to cooperate	obligation (f) de collaboration; devoir (m) d'assistance	កាតព្វកិច្ចធ្វើសហប្រតិបត្តិការ
1822	duty to inform	obligation (f) d'instruire	ករណីកិច្ចក្នុងការបញ្ជាក់
1823	duty to maintain safety ; duty of care toward third parties	obligation (f) d'assurer la sécurité de la circulation	ករណីកិច្ចរក្សាសុវត្ថិភាព

			ភារកិច្ចយកចិត្តទុកដាក់ចំពោះ ភាគីទីបី
1824	duty to obey		ករណីក្នុងការគោរព
1825	duty to provide clarification; duty to explain; duty to give advice	obligation (f) d'information; devoir de conseil ; devoir (m) de renseignement	កាតព្វកិច្ចផ្តល់ព័ត៌មាន, ពន្យល់ផ្តល់ដំបូន្មាន
1826	duty; obligation	obligation (f); devoir (m); engagement (m)	កាតព្វកិច្ច, ករណីយកិច្ច , ការសន្យា
1827	dutiful ; in accordance with one's duty	dûment; loyalement; conformément à l'obligation	ដោយត្រឹមត្រូវ, ដោយស្មោះត្រង់ ដោយស្របទៅតាមកាតព្វកិច្ច
1828	dwelling	habitation (f)	ការរស់នៅ , ស្នាក់នៅ
1829	earnest	arrhes	ប្រាក់កក់
1830	easement	servitude	សេរីភាព, សិទ្ធិប្រើប្រាស់ដីគេ
1831	eavesdropping	écouter une conversation privée	ការលួចស្តាប់យកការណ៍
1832	economic freedom; liberty to establish and carry on any trade or industry	liberté (f) d'exercice d'une activité professionnelle	សេរីភាពក្នុងវិស័យសេដ្ឋកិច្ច សេរីភាពក្នុងការធ្វើជំនួញ យោគសេរីវិស័យឧស្សាហកម្ម
1833	edition	édition (f)	ការបោះពុម្ពផ្សាយ
1834	education	éducation (f)	ការអប់រំ
1835	educational measure	mesure (f) d'éducation	វិធានការអប់រំ
1836	effect	étendue (f)	អានុភាព
1837	effect, result legal effects	effet (m) effets de droit	ឥទ្ធិពល , លទ្ធផល ឥទ្ធិពលនៃច្បាប់
1838	effective	effectif	កំពុងប្រតិបត្តិ
1839	effectiveness	efficacité (f)	សុពលភាព ប្រសិទ្ធភាព
1840	effectiveness ; validity	efficacité (f) ; validité (f) ; régularité (f) ; vigueur (f)	ប្រសិទ្ធភាព , សុពលភាព
1841	efficiency	efficacité (f)	ប្រសិទ្ធភាព
1842	ejectment	éviction (f)	ការបណ្តេញចេញ
1843	elaborated	élaborée	ដែលត្រូវបានរៀបចំរួច
1844	elect (to)	élir	បោះឆ្នោត
1845	elect (to) someone for an office	mandater qqn	ជ្រើសរើសនណាម្នាក់ឱ្យចូលកាន់ មុខតំណែង
1846	elected person	élu (m)	អ្នកដែលត្រូវបានគេជ្រើសតាំង

1847	election		ការបោះឆ្នោត
1848	election	scrutin (m)	សំលេងឆ្នោត ការបោះឆ្នោត សន្លឹកឆ្នោត
1849	election remedies	choix de réparation	ជម្រើសឧបាស្រ័យ ជម្រើសនៃដំណោះស្រាយ
1850	election; ballot; vote	élection (f)	ការបោះឆ្នោត , សន្លឹកឆ្នោត សំលេងឆ្នោត
1851	elector	électeur (m)	អ្នកបោះឆ្នោត
1852	electoral board	collège (m) électoral	គណៈបោះឆ្នោត
1853	electoral college	collège (m) électoral	គណៈអ្នកបោះឆ្នោត
1854	electoral fraud	fraude (f) électorale	ការលួចបន្លំសន្លឹកឆ្នោត
1855	electoral mandate	mandat (m) électif	អាណត្តិជ្រើសរើស
1856	electoral participation	taux (m) de participation	អត្រាចូលរួមបោះឆ្នោត
1857	electoral system	système (m) électoral	ប្រព័ន្ធបោះឆ្នោត
1858	elements of a crime	éléments (mpl) constitutifs de l'infraction	ធាតុផ្សំនៃបទល្មើស
1859	elements ; facts ; substantive part of a lefal norm	état (m) de faits; état de choses; éléments (mpl) de faits	សភាវនៃអង្គហេតុ
1860	eligibility	éligibilité (f)	ការទទួលបានសិទ្ធិ
1861	emanate (to)	émaner	ចេញពី
1862	emanation	émanation (f)	ការភាយចេញ , ការសម្តែង
1863	emancipation	emancipation	អត្តាធិនភាព , ភាពរួចផុតពីអាណា ព្យាបាល
1864	embezzlement	détournement de fonds	ការកេងប្រវ័ញ្ច , ការតែបន្លំ
1865	emblemments	fruit naturel du travail agricole	សិទ្ធិអាស្រ័យផលដំណាំ
1866	emblemments	fruit civil	ចលនផល
1867	embody (to); encompass (to); incorporate (to); comprise (to)	comprendre	តំណាង , រួមមាន
1868	embracery <i>only in legal systems with a jury – taken out</i>	subornation (f) d'un juré	ការសូកគណៈវិនិច្ឆ័យ
1869	emergence; formation; origin	formation (f); naissance; origine (f)	ផុសចេញ, បង្កបង្កើត, ដើមកំណើត
1870	eminent domain	droit d'expropriation	អស្សាមិករណ៍, សិទ្ធិដកហូតទ្រព្យ សម្បត្តិតាមផ្លូវច្បាប់

1871	emission	émission (f); nuisance (f) produite par émission; pollution (f) atmosphérique	ការផ្សាយ, ការបញ្ចេញ បំពុលបរិយាកាស
1872	emolument	emolument, rémunération	បរិលាភ
1873	employ (to)	employer / Louer	ជួលប្រើ
1874	employee	employé (m)	បុគ្គលិកកម្មករ, និយោជិក
1875	employee	salarié (m)	និយោជិក, កម្មករ
1876	employer; principal	employeur (m)	នាយក, និយោជក
1877	employment relationship; master- servant relation	contrat de travail ; relations juridiques résultant du contrat de travail	កិច្ចសន្យាការងារ ទំនាក់ទំនងគតិយុត្តកើតចេញពីកិច្ច សន្យាការងារ
1878	enabling statute	loi (f) d'habilitation	ច្បាប់ដែលអាចអនុវត្តបាន
1879	enact (to); adopt (to)	adopter	យល់ព្រម, អនុម័តច្បាប់
1880	enacted law <i>positive law; codified law</i>	droit (m) positif	នីតិវិធីមាន (ច្បាប់ដែលត្រូវបាន អនុម័តហើយ)
1881	Enacting clause	Dispositif d'une loi	សេចក្តីប្រកាសអនុម័ត
1882	enactment	disposition (f) législative	ការអនុម័ត
1883	enactment; putting into operation	mise (f) en vigueur	ការអនុម័តច្បាប់, ដាក់ឱ្យអនុវត្ត
1884	enclose (to); add (to)	annexer ; joindre ; ajouter	ឯកសារភ្ជាប់
1885	encompass (to); embody (to); incorporate (to); comprise (to)	Comprendre	រួមមាន
1886	encroachment	empiètement (m)	ការរំលោភយករបស់អ្នកដទៃ
1887	encumber	grever	ដាក់បន្ទុក
1888	encumbrance; cloud <i>incumbrance)n. a general term for any claim or lien on a parcel of real property. These include: mortgages, deeds of trust, recorded abstracts of judgment, unpaid real property taxes, tax liens, mechanic's</i>	charge (f) réelle	បន្ទុកលើអចលនទ្រព្យ

*liens, easements and
water or timber
rights*

1889	end (to)	s'éteindre; expirer ; échoir	បញ្ចប់ ឬហួសពេល , ផុតពេលកំណត់
1890	endorsement	endos (m); endosement (m)	បដិសេធន
1891	endowment	dotation, don, dot	មូលនិធិសម្រាប់ទាយដូនាន
1892	enemy of the democratic constitutional order	ennemi (m) de la constitution ; anticonstitutionnaliste (m)	សត្រូវនៃលំដាប់រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ, សត្រូវរដ្ឋធម្មនុញ្ញ
1893	enforceability	applicabilité (f)	ការដែលអាចអនុវត្តបាន
1894	enforceable	réalisable	អាចអនុវត្តបាន
1895	enforceable	exécutoire	ដែលអាចអនុវត្តបាន
1896	enforcement of liability; holding s.o. direct liable	emprise (f) ; mainmise (f) directe	ការពង្រឹងការទទួលខុសត្រូវ ឥទ្ធិពល .ការលូកដៃចូល
1897	enforcement order; enforcement notice	commandement (m) préparatoire à la saisie- exécution	បទបញ្ជាអនុវត្ត ការជូនព័ត៌មានសម្រាប់អនុវត្ត
1898	enforcement; carrying out; realisation	poursuite (f); réalisation (f); exécution (f)	ការដាក់ឱ្យប្រតិបត្តិ
1899	engage (to)	contracter un engagement	ចុះកិច្ចសន្យា
1900	engagement	fiançailles (fpl)	ការភ្ជាប់ពាក្យ
1901	engagement; obligation	engagement (m); obligation (f)	ការចូលរួម, កាតព្វកិច្ច
1902	enjoin (to)	rendre une ordonnance portant mesure provisoire	ចេញបទបញ្ជាបណ្តោះអាសន្ន
1903	enjoy (to)	jouir de , posséder, profiter	ទទួលបាន
1904	enjoyment	jouissance (f)	ទទួលបានកើរមរតក
1905	enlarged reservation of title	réserve (f) de propriété elargie	ពង្រីកការ នូវ ការរក្សាទុក សិទ្ធិកម្មសិទ្ធិ
1906	enrich (to)	enrichir (rfl)	ធ្វើឱ្យមានខ្លឹមសារ
1907	enrich to oneself	s'enrichir; acquérir un avantage	ធ្វើមានបាន
1908	enriched person; recipient	accipiens (m)	អ្នកទទួល
1909	enriched; party who has been unjustly enriched	enrichi (m)	ការមានបាន ភាគីដែលមានបានដោយមិនត្រឹមត្រូវ
1910	enrichment unjust ~	enrichissement (m) ~ injuste, illégitime, sans droit	ការមានបាន ការមានបានមិនត្រឹមត្រូវ

1911	ensue (to) from		ទទួលផលពី
1912	entail	fidéicomis (m); succession fixe	កំណត់មតិកស្មង់តកូន
1913	entail (to)	entraîner; avoir pour conséquence; restreindre la succession	
1914	enter (to) the issue	entrer en matière	ចូលក្នុងបញ្ហា ចូលក្នុងរឿងក្តី
1915	enterprise ; business establishment	entreprise (f)	សហគ្រាស, ជមន្ទពូ
1916	enthanasia	meurtre (m) par pitié ; euthanasie (f)	សុមរណ៍ (ការស្លាប់ដោយស្រួល គឺគ្មានការឈឺចាប់)
1917	entirely; total	ensemble (m)	ទាំងអស់, ទាំងមូល
1918	entitlement	droit (m); faculté (f)	ការផ្តល់សិទ្ធិអំណាច
1919	entitlement	droit (m); capacité (f)	សិទ្ធិ, សមត្ថភាព
1920	entitlement to benefits;	droit (m) à la prestation	សិទ្ធិនៃការទទួលការចំណេញ,
1921	entity	sujet (m) de droit	នីតិអង្គភាព
1922	entrapment	Incitation policière à commettre un délit	ការធ្វើឆ្កាត់, ការល្បួងឱ្យប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌ
1923	entrapping person	agent (m) provocateur	អ្នកបង្កើតបញ្ហា
1924	entrenched	consacré; fixé	ចាក់រឹស
1925	entrepreneur ; businessman	entrepreneur (m)	សហគ្រិន, អ្នកជំនួញ
1926	entry in the land register	inscription (f) au livre foncier	ចុះបញ្ជីដីធ្លី
1927	entry into force; commencement	entrée (f) en vigueur	ចូលជាធរមាន, ចាប់ផ្តើមអនុវត្ត
1928	entry; registration	inscription (f) ; enregistrement (m)	ការចូល, ការចុះឈ្មោះ
1929	enumerate (to)	énumérer	រាយឈ្មោះ, រៀបរាប់
1930	enumerated	principe (m) d'énumération	ដែលរាយឈ្មោះ
1931	Enumerated powers	attributions (fpl) énumérées	អំណាចដែលមានដែនកំណត់
1932	enunciate (to); pronounce (to); proclaim (to); announce (to)	annoncer; publier; proclamer	ប្រកាស
1933	environment	environnement (m)	បរិស្ថាន
1934	environmental law	droit de l'environnement (m)	ច្បាប់បរិស្ថាន
1935	envisage (to)	envisager	គ្រោងទុកជាមុន, ប្រមើលមើល

1936	envoy	envoyé (m); représentant (m) diplomatique	ទុត ឬប្រេសិត
1937	equal protection of laws	égalité devant la loi	កិច្ចការពារស្មើភាពចំពោះមុខច្បាប់
1938	equality ~ before the law	égalité (f)	ភាពស្មើគ្នា ភាពស្មើគ្នាចំពោះមុខច្បាប់
1939	equality of opportunity; equal changes for all	égalité (f) des chances	ការផ្តល់ឱកាសស្មើគ្នា
1940	equalization of pensions	répartition (f) compensatoire des droits à la retraite	ការផ្តល់ប្រាក់សោធនស្មើគ្នា
1941	equitable	équitable	តាមសមធម៌
1942	equitable discretion	appréciation (f) équitable	ការវាយតម្លៃដ៏សមធម៌
1943	equitable estate	(propriété equitable)	កម្មសិទ្ធិតាមសមធម៌
1944	equitable title	(droit de propriété equitable)	សិទ្ធិកម្មសិទ្ធិតាមសមធម៌
1945	equities	action (f)	ភាគហ៊ុន
1946	equity	équité (f)	សមធម៌
1947	equity of redemption		សិទ្ធិលោះរបស់
1948	equivalence; equal value	équivalence (f)	ស្មើគ្នា, តម្លៃស្មើ
1949	err (to)	errer	ធ្វើខុស , ភាន់ច្រឡំ
1950	erroneous of judgment	jugement erroné	សាលក្រមភាន់ច្រឡំ
1951	erroneous; mistaken	erroné; par erreur	ដែលមានកំហុស, ដែលច្រឡំ
1952	error ~ in motivation	erreur (f) ~ sur les motifs	កំហុស ឬការភាន់ច្រឡំ
1953	error	défaut (m); défectuosité (f)	អំពើអាក្រក់ ឬអំពើបាប ភាពខុសឆ្គង កំហុស ការភាន់ច្រឡំ
1954	error about the requirements for justification	erreur (m) sur les conditions d'une cause justificative	មានកំហុសអំពីអ្វីៗដែលតម្រូវឱ្យ មានសម្រាប់យុត្តិកម្ម (និយាយ ដោះសារ)
1955	error as to the prohibition	erreur (m) sur le caractère répréhensible	កំហុសទាក់ទងនឹងការហាមឃាត់
1956	error in motivation	erreur (m) sur le motif	កំហុសមានហេតុផល
1957	error of subsumption	qualification (f) application erronée d'une règle de droit	ការដាក់បញ្ចូល កំហុសនៃការដាក់បញ្ចូល
1958	escalator clause	clause d'échelle mobile	ខនៃមាត្រាដ្ឋានចល័ត
1959	escape (to)	s'évader; s'enfuir; fuir	រត់គេចខ្លួន

1960	escape (to); abscond (to)	fuir; s'évader; s'enfuir	គេចខ្លួន, រត់គេច
1961	escape clause, cancellation clause	clause (f) de retrait	ខ័ណ្ឌបញ្ញត្តិការដកខ្លួន
1962	escheat	déshérence	ប្រគល់ទ្រព្យឱ្យរដ្ឋ, និទាយាទភាព, រដ្ឋនាយាទភាព
1963	escrow	bien en dépôt	បញ្ជូនទុកក្នុងដៃតតិយជន
1964	essence	essence (f)	សារជាតិ
1965	essence / core (of a fundamental right)	domaine (m) central; sphère (f) fondamentale	សំខាន់ (សិទ្ធិមូលដ្ឋានគ្រឹះ)
1966	essential / substantial components	partie (f) composante; partie (f) intégrante	សមាសភាគសំខាន់ៗ
1967	essential elements of a contract	éléments (mpl) essentiels du contrat	ធាតុសំខាន់ៗ នៃកិច្ចសន្យា
1968	essential qualities, indispensable features	qualités (fpl) essentielles	គុណសម្បត្តិ សំខាន់ៗ លក្ខណៈសម្បត្តិចាំបាច់
1969	establish guilt (to)	prouver la culpabilité	បង្កើតឱ្យមានវិទ្យុភាព
1970	established rights	droits (mpl) acquis	សិទ្ធិដែលទទួលបាន
1971	establishment ~ of an obligation	création (f) ; formation (f) création d'une obligation	បង្កើតកាតព្វកិច្ច
1972	estate agent ; broker	agent de ventes d'immeubles ; courtier (m)	ភ្នាក់ងារខាងអចលនវត្ថុ , ឈ្មួញ កណ្តាល
1973	estate; inheritance	hérédité (f), succession (f) ; patrimoine (m) successoral	ការស្នងមតក
1974	estates and trusts	droit (m) des successions	សិទ្ធិទទួលបានមរតក
1975	estoppel	fin de non recevoir	ការមិនទទួលបណ្តឹង
1976	estoppel by judgment		ការរារាំងដោយសាលក្រម សាលក្រមអស់ជមនុំ
1977	ethnic minority	minorité (f) nationale	ក្រុមជនជាតិភាគតិច
1978	european Communities	communautés européennes	សហគមន៍អឺរ៉ុប
1979	evade (to)	échapper	គេច, ចៀស
1980	evade (to) justice	se soustraire aux poursuites	គេចពីការតាមចាប់ខ្លួនដោយ តុលាការ
1981	evasion of the law	fraude (f) ~ de la loi	ការរំលោភបំពានទៅលើច្បាប់
1982	event	événement (m)	ហេតុការណ៍, ព្រឹត្តិការណ៍
1983	eviction; dispossession	éviction (f)	ការបណ្តេញចេញ
1984	evidence	preuves (fpl); pièces (fpl) justificatives	ភស្តុតាង

1985	ex ante evaluation	évaluation (f) ex ante	ការវាយតម្លៃជាមុន
1986	ex ante evaluation	évaluation (f) ex ante	
1987	ex nunc ; from now on ; for the future	ex nunc; effet (m) pour l'avenir	ឥទ្ធិពលនាពេលអនាគត
1988	ex officio	de plein droit, ès qualités	យោងតាមតំណែង, ពេញច្បាប់
1989	ex parte; in absence	par défaut	អវត្តមាន
1990	ex post evaluation	évaluation (f) ex post	ការវាយតម្លៃជាក្រោយ
1991	ex post evalutaion	évaluation (f) ex post	ការវាយតម្លៃជាក្រោយ
1992	ex post facto	facto en post	ប្រតិសកម្មនៃច្បាប់
1993	ex post facto law	loi (f) avec effet rétroactif	ច្បាប់ប្រតិសកម្ម
1994	ex tunc (from the beginning)	ex tunc; dès l'origine; depuis le début	ពីដើមដំបូង
1995	ex tunc; from then; from the ealier moment (retrospective)	ex tunc; effet (m) rétroactif	ឥទ្ធិពលប្រតិសកម្ម
1996	exam	examen (m)	ការប្រឡង
1997	examination ; inspection; review	examen (m) préliminaire	ការពិនិត្យបឋម
1998	examine (to)	enquêter; instruire; examiner	ពិនិត្យពិច័យ, អង្កេត, ពិនិត្យ
1999	exceed (to); transgress (to)	dépasser	កើនលើស, បំពាន
2000	exceeding one's authority	excès (m) de pouvoirs	បំពានអំណាច, រំលោភអំណាច
2001	exceeding the limits of justified self-defence	excès (m) de légitime défense	ការរំលោភលើការការពារខ្លួន ស្របច្បាប់
2002	exceeding the scope of discretion	excès (m) de appréciation	ការធ្វើឱ្យលើសទំហំឆន្ទានុសិទ្ធិ
2003	exception	exception (f) (au principe)	លើកលែង (គោលការណ៍)
2004	exception clause	clause (f) limitative de responsabilité	ករណីលើកលែង
2005	excess	excès (m)	ការបំពាន
2006	excess	dépassement (m)	ការបំពាន
2007	excess; transgression	excès (m); dépassement (m)	កំណើនលើស, ការបំពាន
2008	excessive harvesting	abus (m) de jouissance	ការប្រមូលផលលើសកំណត់
2009	exchange	échange (m)	ការដោះដូរ
2010	exchange	échange (f)	ការដោះដូរ

2011	excise taxes	impôt (m) de consommation; taxe (f) de consommation	ពន្ធរដ្ឋាករ
2012	exclusion of the public from a sitting	huis-clos (m) d'une séance	ការប្រជុំដោយបិទទ្វារ (ជាសម្ងាត់ មិនឱ្យសាធារណៈជនចូល)
2013	Exclusionary clause	Clause d'exclusion	ខអបរិយាប័ន្ន, ខបដិសេធន៍
2014	Exclusionary rule	Refus d'amission d'un témoignage	វិធីបដិសេធភស្តុតាង
2015	exclusive agency	représentation (f) exclusive	តំណាងផ្តាច់មុខ
2016	exclusive jurisdiction	compétence (f) exclusive	សមត្ថកិច្ចដោយឡែក
2017	exculpation	disculpation (f)	ការឱ្យរួចទោស
2018	Exculpatory clause	clause de disculpation	ខវិពិរុទ្ធ
2019	exculpatory evidence; exonerating evidence	preuve d'exonération de la responsabilité	ភស្តុតាងដោះបន្ទុកទទួលខុសត្រូវ
2020	excuse	excuse (f) absolutoire	លើកលែងទោសទាំងស្រុង
2021	excuse	cause (f) de non- imputabilité; élément (m) moral excluant la culpabilité	ធាតុអត្តនោម័តដែលមិនអាច ចោទប្រកាន់បាន
2022	execute (to)	exécuter	អនុវត្ត, ប្រតិបត្តិ
2023	execute (to); carry out (to) death sentence	exécuter	ប្រហារជីវិត, អនុវត្តនូវទោស ប្រហារជីវិត
2024	Executed	Exécuté	ដែលអនុវត្តរួច, ត្រូវបានអនុវត្តរួច
2025	execution ~ of a contract ~performance of a contract	exécution (f) ~ du contrat ~ de la prestation caractéristique du contrat	ការអនុវត្ត, ប្រតិបត្តិ ការប្រតិបត្តិកិច្ចសន្យា ការអនុវត្តតាវការលិកមាស លក្ខណៈជាកិច្ចសន្យា
2026	execution lien; lien by attachment	droit (m) de gage résultant à la saisie	សិទ្ធិដែលកើតចេញពីការរឹបអូសវត្ថុ
2027	execution; enforcement	exécution	ការប្រតិបត្តិ, ការអនុវត្ត
2028	Executive agreement	Accord conclu par l'exécutif	កិច្ចប្រមូលព្រៀងផ្នែកនីតិប្រតិបត្តិ, សន្ធិសញ្ញា រឺ កិច្ចប្រមូលព្រៀងដែលមិនចាំបាច់ មានការអនុម័តយល់ព្រ័ត្រពីសភា
2029	Executive clemency	Clémence	ការប្រោសប្រណិទោស
2030	executive power ; executive	pouvoir (m) exécutif	អំណាចនីតិប្រតិបត្តិ, នីតិប្រតិបត្តិ

2031	executor	exécuteur (m) testamentaire	អ្នកអនុវត្តបណ្តាំ
2032	Executor/ Executrix (f)	Exécuteur, exécutrice	ប្រតិបត្តិកៈ, ប្រតិបត្តិកា
2033	Executory	Exécutoire	មិនទាន់អនុវត្តចប់ , កំពុងអនុវត្ត
2034	Executory bequest	Legs dépendant d'un évènement futur	អវ្យយទានចលនវត្ថុមិនទាន់ទទួល
2035	Executory interest	Droit dépendant d'un évènement futur	ផលប្រយោជន៍មិនទាន់ទទួល
2036	Exemplary damages	Dommages intérêts à titre de réparation exemplaire	សំណងទូទាត់ជំងឺចិត្ត
2037	exempt	exempte	ដែលផុតចាក, រៀបលែង , ទទួលបានសិទ្ធិលើកលែង
2038	exemption from execution; exemption from seizure	insaisissabilité (f)	ការរួចផុតពីការប្រតិបត្តិ ការរួចផុតពីការរឹបអូស
2039	exercise (to)	exercer	អនុវត្ត, ប្រតិបត្តិ
2040	exercise of discretion	exercice (m) du pouvoir discrétionnaire	ការអនុវត្តឆន្ទានុសិទ្ធិ
2041	exhaustion of ordinary legal remedies	épuisement (m) des voies de recours	ការបាត់បង់សិទ្ធិប្តឹងឧទ្ធរណ៍
2042	Exhaustive enumeration	énumération (f) exhaustive	ការរាយឈ្មោះអស់
2043	exhaustive enumeration	limitativement énuméré par la loi	ការរៀបរាប់អស់សេចក្តី
2044	exigency	exigence (f)	ការទាមទារច្រើន
2045	exigible; due	exigible ; dû ; payable	ដែលអាចទាមទារ, ដែលជំពាក់ បំណុល
2046	exile	bannissement (m); exil (m)	និរទេស, បំបរបង់ចោល
2047	Exile	exil (m); bannissement (m)	ការនិរទេស
2048	exile (to)	exiler; bannir	និរទេស
2049	exist (to)	Exister	មាន, រស់នៅ
2050	exonerate (to) (from)	exonérer	ឱ្យរួចទោស, ឱ្យរួចពីការចោទប្រកាន់
2051	exoneration	exonération (f)	ការឱ្យរួចទោស, វិពិរុទ្ធកម្ម
2052	exorbitant rent	hausse (f) illicite des loyers	កិច្ចសន្យាជួលហួសប្រមាណ
2053	expatriate (to)	expatrier	បង្ខំឱ្យចាកចោលស្រុក
2054	expatriation	expatriation (f)	ការបង្ខំឱ្យចាកចោលស្រុក
2055	expectancy ; future interest	expectative (f); droit (m) en cours de formation	ទ្រព្យក្នុងក្តីរំពឹង, ទ្រព្យក្នុងក្តីរង់ចាំ

2056	expectation; prospect	expectance (f) ; attente(f)	ក្តីសង្ឃឹម, ការរំពឹង
2057	expedience ; appropriateness	opportunité (f); convenance (f)	ភាពមានប្រយោជន៍, ភាពសមស្រប
2058	expedient	expédient ; utile	ដែលមានផលប្រយោជន៍
2059	expel (to)	expulser	បណ្តេញចេញ, បំបរបង់
2060	expenditure necessary expenses useful expenses	dépense (f) impenses (f) nécessaire impenses (f) utile	ការចំណាយ, ចំណាយចាំបាច់ ចំណាយសំខាន់
2061	expenditure useful ~ necessary ~	dépenses (f) ~ utiles ~ nécessaires	ការចំណាយ, ការចំណាយសំខាន់ ការចំណាយចាំបាច់
2062	expenditures	impenses (fpl)	ការចំណាយ
2063	expenses	frais (mpl) ; dépenses (fpl)	ប្រាក់ចំណាយ
2064	expenses; expenditure; disbursement	dépenses (fpl) ; débours (mpl)	ប្រាក់ចំណាយ, ការចំណាយ
2065	expert	expert (m); personne (f) compétente	អ្នកជំនាញបច្ចេកទេស
2066	expert opinion	expertise (f)	កោសល្យវិច័យ
2067	expert witness	expert (m)	សាក្សីជាអ្នកឯកទេស
2068	expert witness	expert (m)	សាក្សីជំនាញ
2069	expiration ~of the term of office ~of period; expiry	expiration (f) ~ du mandat; cessation des fonctions ~ d'un délai	ការហួសអាណត្តិ, ការផុតកំណត់នៃ តួនាទី, ពេលផុតកំណត់
2070	expiration of the prescription period	expiration (f) de la prescription	ការផុតរយៈពេលអាជ្ញាយុកាល
2071	expiration ; expiry	échéance (f) ; expiration (f)	ការផុតកំណត់ , ពេលផុតកំណត់
2072	expiration; forfeiture of a right	perte (f) déchéance (f) d'un droit	ការផុតរយៈពេល, ការបាត់បង់សិទ្ធិ
2073	expire (to)	péririmer	ការហួសថ្ងៃ
2074	expire (to); lapse (to); terminate (to)	expirer (p. ex. mandat, délai) ;	ផុតកំណត់, បញ្ចប់, អស់ពេលភាព ការហួសថ្ងៃ, អស់តម្លៃប្រើប្រាស់
2075	expiry date	date (f) d'expiration	ពេលផុតកំណត់
2076	explicit attribution of competence	compétence (f) d'attribution	សមត្ថកិច្ចតាមតួនាទី
2077	exposure	exposition d'enfant; abandon (m) d'enfant	ការបោះបង់កូនក្មេង (ក្នុងទីសាធារណៈ)
2078	exposure; abandonment	exposition (f) d'enfant; abandon (m) d'enfant	ការបោះបង់កូនក្មេង (ក្នុងទីសាធារណៈ)
2079	express	exprès, de façon expresse	ដោយជាក់លាក់, ដោយច្បាស់លាស់

2080	express conditions	conditions (fpl) expresses	លក្ខខណ្ឌច្បាស់លាស់
2081	express consent	consentement (m) exprès	ការយល់ព្រមជាក់លាក់ជាលាយលក្ខណ៍អក្សរ
2082	express warranty	garantie (f) expresse	ការធានាជាក់លាក់ជាលាយលក្ខណ៍អក្សរ
2083	express warranty	garantie (f) expresse	ការធានា
2084	expression of opinion	expression (f) d'opinion	ការសម្តែងមតិ
2085	expression of will	déclaration (f) de volonté	ការសម្តែងព័ន្ធនេះ
2086	expropriation act; expropriation enactment	loi sur l'expropriation	លិខិតបទដ្ឋានស្តីពីអស្សាមិករណ៍, លិខិតដកហូតទ្រព្យសម្បត្តិតាមផ្លូវការ.
2087	expropriation procedure	procédure(f) d'expropriation	នីតិវិធីដកហូតទ្រព្យសម្បត្តិតាមផ្លូវ ច្បាប់
2088	expropriation; dispossession	expropriation (f); dépossession (f)	ការដកហូតទ្រព្យសម្បត្តិតាមច្បាប់
2089	expulsion	expulsion (f)	ការបណ្តេញចេញក្រៅប្រទេស
2090	extend (to)	étendre; prolonger	ពន្យារពេល
2091	<i>extended reservation of title</i>	<i>réserve (f) de propriété prolongée</i>	<i>ពន្យារនូវការរក្សាទុកនូវសិទ្ធិកម្មសិទ្ធិ</i>
2092	extension	prolongation (f); extension (f)	ការពន្យារ
2093	extent ; range ; volume	étendue (f) ; dimension (f) ; volume (m)	ទំហំ, វិសាលភាព
2094	Extenuating circumstances	Circonstances atténuantes	ស្ថានសម្រាលទោស, ស្ថានត្រាប្រណី
2095	external effect	effet (m) externe	ផលប៉ះពាល់ខាងក្រៅ, ឥទ្ធិពលខាងក្រៅ
2096	external relationship	relation (f) externe; rapport (m) externe	ទំនាក់ទំនងខាងក្រៅប្រទេស
2097	extinction of a claim	extinction (f) (d'un droit)	ការលក់សិទ្ធិ
2098	Extinguish (to)	éteindre	ពន្លត់
2099	Extinguishment	Extinction d'un droit ou d'une obligation	ការរំលត់កាតព្វកិច្ច
2100	extortion; blackmail	extorsion (f); chantage (m)	ការជឿត, គំរាមរកប្រាក់ ឬ ទ្រព្យ សម្បត្តិ
2101	extra judicial	extrajudiciaire	ក្រៅ អំណាចតុលាការ , ក្រៅតុលាការ
2102	extract	extrait (m)	សេចក្តីសង្ខេប, បំព្រួញ
2103	extract from (to)	déduire; conclure	ដកស្រង់ពី
2104	extradite (to)	extrader (vers le pays requérant)	ធ្វើបត្យាប័ន
2105	extradition	extradition (f)	បត្យាប័ន
2106	extramarital cohabitation ; concubinage	cohabitation (f) ; concubinage (m) ; union (f) libre	អនីតិសង្វាស

2107	extraneous	non-essentiel	ដែលមិនទាក់ទង, ដែលមិនសំខាន់
2108	extraordinary termination	licenciement immédiat licenciement sans préavis	បញ្ឈប់មានលក្ខណៈពិសេស
2109	Extraterritorial jurisdiction	juridiction extra-territorial	អំណាចតុលាការក្រៅដែនដី
2110	Extraterritoriality	Juridiction extraterritoriale	អានុភាពច្បាប់នៅក្រៅដែនដី
2111	Extrinsic evidence	Preuve extrinsèque	ភស្តុតាងពាហិរិក, ភស្តុតាងក្រៅពី ឯកសារផ្ទាល់
2112	Eyewitness	Témoin oculaire ou direct	សាក្សីផ្ទាល់ភ្នែក
2113	fabricate (to)	fabriquer	បង្កើត, ប្រឌិត
2114	Face	Apparence, face	សេចក្តីលើឯកសារ
2115	Face value	Valeur nominale	តម្លៃលើប័ណ្ណ
2116	Facilitation	Facilitation	សម្របសម្រួល
2117	fact	fait (m); réalité (f)	ការពិតនៃអំពើ
2118	fact	fait (m)	អង្គហេតុ
2119	Fact finder	juré se déterminant sur la question de fait, Personne d'enquête	អ្នករកការណ៍ពិត, អ្នកជម្រះ អង្គហេតុ
2120	Factor	Agent facteur, facteur	ជើងសារជំនួញ
2121	facts of a case	faits (mpl); état des faits	អង្គហេតុនៃរឿងក្តី
2122	facts of the case; set of facts; factual situation	état (m) des faits / des choses; faits (mpl) matériels	ស្ថានភាពអង្គហេតុ
2123	facultative referendum	référendum facultatif	ប្រជាមតិមិនដាច់ខាត
2124	facultative; optional	facultatif	តាមបាន, ឥតបង្ខំ, ស្រេចតែចិត្ត
2125	Failure of consideration	défaut de cause ou d'objet dans un contrat	ការខាតបង់តម្លៃតបស្នង
2126	Failure of issue	Sans descendance	ការដាច់ពូជ, ការគ្មានកូនបន្ត
2127	failure of negotiations	rupture (f) des négociations	បរាជ័យនៃការចរចា
2128	failure to assist	omission (f) de porter secours	មិនបានជួយ, ការខកខានមិនបានជួយ
2129	failure to do something; omission; nonfeasance	abstention (f)	ការមិនបានធ្វើអ្វីមួយ ការខកខានមិនបានធ្វើ
2130	failure to fulfil contractual	inexécution (f) (des obligations contractuelles)	ការខកខានមិនអនុវត្តកាតព្វកិច្ចសន្យា

2131	obligations failure to perform ; non-performance ; non-fulfilment	inexécution (f); non- exécution ; carence (f)	ការខកខានមិនប្រតិបត្តិ
2132	failure to warn	manquement (m) d'instruction	ការមិនបានផ្តល់ព័ត៌មានជាមុន
2133	fair	équitable	យុត្តិធម៌, ស្មើគ្នា
2134	fair and reasonable test; terms control (of standard terms of doing business)	contrôle (m) du contenu des conditions générales	ការប្រឡងដែលមានលក្ខណៈ ត្រឹមត្រូវ សមហេតុសមផល, អាណត្តិការគ្រប់គ្រង (រយៈពេល ស្ទង់ដារនៃការធ្វើពាណិជ្ជកម្ម
2135	Fair comment	commentaire adéquat, Remarque juste	ការអធិប្បាយដោយត្រឹមត្រូវ
2136	Fair hearing	audience se tenant selon les condition requises	សវនាការដោយយុត្តិធម៌
2137	fair procedure, right to	procès (m) équitable; droit (m) d'être entendu	នីតិវិធីត្រឹមត្រូវ, នីតិវិធីមិន លំអៀង ឬយុត្តិធម៌
2138	fair trial; due process of law	procès (m) équitable	ការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ (តាមរយៈកំណត់ដោយនីតិវិធីច្បាប់)
2139	Fair use doctrine		សិទ្ធិប្រើប្រាស់អត្ថបទដែលរក្សាសិទ្ធិ
2140	Fairness doctrine (equal time doctrine)		កម្មវិធីផ្សាយដោយយុត្តិធម៌
2141	faith - bad faith - good faith	foi (f) -bonne foi -mauvaise foi	សច្ចៈភាព, សុច្ឆរិត, ទុច្ឆរិត
2142	faithfully	fidèle	យ៉ាងស្មោះត្រង់
2143	fake (to)	falsifier; contrefaire; altérer	ក្លែងក្លាយ, មិនពិត, ទុច្ឆរិត
2144	fallacious	porter à faux	ដែលបំភាន់
2145	<i>falsa demonstratio non nocet</i> ; a false description of an item does not harm	une fausse description ne port pas atteinte	
2146	false	faux; erroné	មិនពិត, ក្លែងក្លាយ, ខុសច្បាប់
2147	False arrest	Arrestation illegale	ការចាប់ចងដោយខុសច្បាប់
2148	false imprisonment	détention illégale, privation (f) de liberté	ការឃុំឃាំងដោយខុសច្បាប់
2149	False pretenses	Escoquerie	ការបោកប្រាស់, ការឆបោក
2150	false suspicion	dénonciation (f) calomnieuse	សេចក្តីសង្ស័យមិនពិត

2151	False swearing	Prêter faux serment	ការស្បថបំពាន
2152	falsehood; lie	mensonge (m)	ការកុហក, ការភូតភរ
2153	family law	droit (m) de la famille	ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
2154	fault	défaut (m), faute	កំហុស
2155	fault	défaut (m); défectuosité (f)	អំពើអាក្រក់ ឬអំពើបាប ភាពខុសឆ្គង កំហុស ការភាន់ច្រឡំ
2156	fault during negotiations	faute (f) lors de la conclusion du contrat	កំហុសនៅពេលចុះកិច្ចសន្យា
2157	fault principle	principe (m) de faute	គោលការណ៍នៃការកំណត់កំហុស
2158	fault system; fault principle	theorie (f) de la responsabilité subjective et personnelle	ទ្រឹស្តីនៃការទទួលខុសត្រូវរបស់ បុគ្គល
2159	fault; blame	faute (f)	កំហុស, ការស្តីបន្ទោស
2160	fault; defect of quality	vice(m) de la chose; défaut(m) affectant une chose; défectuosité(f)	កំហុសដែលប៉ះពាល់ដល់ គុណភាពនៃវត្ថុ
2161	fault; error; vice; defect; mistake	défaut (m); défectuosité (f); vice (m)	កំហុស, ការភាន់ច្រឡំ, អំពើអាក្រក់ ឬអំពើបាប, ភាពខុសឆ្គង, កំហុស
2162	fault; vice; defect	vice (m) ; défaut (m)	កំហុស, អនុ ឬរង, ចន្លោះ
2163	faultless; without any fault / defect; free from defect(s)	pas de faute	ឥតមានកំហុស, គ្មានកំហុសណាមួយ ឬឥតមានភាពខុសឆ្គង
2164	faulty exercise of discretion	faute (f) d'appréciation	ការអនុវត្តន៍ឆន្ទានុសិទ្ធិ ដែលមានលក្ខណៈខុសច្បាប់
2165	faulty ; defective	fautif; entaché d'un vice ; irrégulier	ភាពមានកំហុស, ដែលខុសឆ្គង
2166	favorable treatment	mesure (f) préférentielle	វិធានការសមស្រប
2167	favour	complaisance (f) ; amabilité (f)	ការអនុគ្រោះ
2168	federal system	système (m) fédéral	ប្រព័ន្ធសហព័ន្ធ
2169	federalism	fédéralisme (m)	សហព័ន្ធនិយម
2170	federation; association	association (f); fédération (m)	សហព័ន្ធ , សមាគម
2171	fee	frais (mpl); redevance (f)	ឈ្នួល ឬសោយហិរយ
2172	fee	redevance (f)	បំណុល
2173	felon; criminal	délinquant (m); criminel (m) ; malfaiteur (m)	ឧក្រិដ្ឋជន

2174	Felony murder		ឃាតកម្មជាយថាហេតុដែលកើត ក្នុងពេលប្រព្រឹត្តិបទឧក្រិដ្ឋ
2175	felony; crime	crime (m)	បទឧក្រិដ្ឋ
2176	fictitious bargain	transaction (f) fictive ; acte (m) simulé ; opération (f) fictive	ប្រតិបត្តិការក្លែងក្លាយ
2177	fiduciary	fiducié (m)	ដែលនិយាយពីតម្លៃតាមការសន្មត់
2178	fiduciary; trustee	fiducié (m); fiduciaire (m)	ជនដែលតែទុកចិត្ត
2179	Fighting words	Paroles des défi	ពាក្យសំដីបង្កហេតុ, ពាក្យប្រទូស- រាយ
2180	file	dossier (m)	សំណុំឯកសារ, របាយការណ៍
2181	file (to) a complaint; lodge (to) a complaint	déposer un recours	ដាក់ពាក្យបណ្តឹង
2182	file (to) charges against s.o.	accuser; mettre en accusation	ដាក់ពាក្យប្តឹងនណាម្នាក់
2183	filing of a bankruptcy petition	déclaration (f) en vue de l'ouverture d'une procédure de liquidation des biens	ការធ្វើពាក្យបណ្តឹងនៃលិខិតបទ ដ្ឋានពីការក្លែងប្លែង
2184	filing of an action / a suit; commencement of an action	introduction (f) de l'instance; introduction (f) de l'action	ដាក់ពាក្យប្តឹង, ចាប់ផ្តើមដាក់ ពាក្យប្តឹង
2185	final appellate court; court of last resort	cour (f) de cassation	តុលាការកំពូល
2186	find (to)	statuer, prononcer un verdict	អារកាត់, សម្រេចសេចក្តី,
2187	find (to) ~ for the accused ~ against the accused	rendre un jugement ~ en faveur l'accusé ~ contre l'accusé	ចេញសាលក្រម ចេញសាលក្រមជាប្រយោជន៍ដល់ជនជាប់ចោទ ។ទ
2188	findings below		ចេញសាលក្រមប្រឆាំងនឹងជនជាប់ចោទ សេចក្តីសម្រេចមានដូចខាងក្រោម
2189	fine	peine (f) pécuniaire ; amende (f) pénale ; astreinte (f)	ប្រាក់ពិន័យ
2190	fine; punishment for a crime	astreinte (f); amende (f) pénale	ប្រាក់ពិន័យ, ផាកពិន័យ សម្រាប់បទល្មើសព្រហ្មទណ្ឌ
2191	firm; business name	nom (m) commercial; enseigne	ក្រុមហ៊ុន, នាមករណ៍ពាណិជ្ជកម្ម
2192	First devisee	Premier héritier testamentaire	អ្នករងទានលាភីដំបូង

2193	First impression	Point de droit sans précédent	ការប្រទះក្នុងត្រាដំបូង, ចំណាប់ - អារម្មណ៍ដំបូង
2194	First refusal	(Première offre)	សិទ្ធិទិញបានមុនគេ
2195	fisc; treasury; revenue authorities	fisc (m)	រតនាគារ, អាជ្ញាធរប្រមូលប្រាក់ ចំណូល
2196	fiscal	fiscal; budgétaire	នៃពន្ធដារ, នៃថវិកា
2197	fiscal administration	administration (f) fiscale	ការគ្រប់គ្រងសារពើពន្ធ
2198	fiscal code	code (m) fiscal	ក្រមសារពើពន្ធ
2199	fiscal law	droit (m) fiscal	ច្បាប់ពន្ធដារ
2200	fiscal year ; budgetary year	l'année (m) budgétaire	ឆ្នាំសារពើពន្ធ, ឆ្នាំថវិកា
2201	fittings	accessoire (m)	អ្នកចូលដៃផ្សំគំនិត
2202	fixing of a time limit	gestion (f)	កំណត់ពេលវេលា
2203	Fixture	Immeuble par destination	ចលនទ្រព្យតាំងភ្ជាប់
2204	Flagrante delicto	En flagrant délit	បទល្មើសជាក់ស្តែង
2205	follow (to) from	découler de	បែកចេញមកពី
2206	footnote	note (f) au bas de la page	កំណត់សំគាល់
2207	for consideration; against payment; lucrative	à titre onéreux	ការគិតដល់ការពិចារណា
2208	for money; for consideration; for reward	onéreux	ដើម្បីលុយ, ដើម្បីរង្វាន់
2209	for private purpose	à titre privé	ក្នុងរឿងឯកជន
2210	Forbearance	Abstention	ការអត់ធ្មត់ពុទ្ធារម្មបំណុល, ការពន្យាប្រតិបត្តិ
2211	Forberance		ការពន្យាប្រតិបត្តិ
2212	forbid (to); proscribe (to); prohibit (to)	proscrire; interdire; prohiber	ហាមឃាត់, ហាមមិនឱ្យធ្វើ
2213	force majeure	force (f) majeure	ប្រធានស័ក្តិ
2214	force; violence	violence (f)	កម្លាំង, អំពើហិង្សា
2215	Forced sale	Vente forcée	ការលក់ដោយបង្ខំ
2216	foreclosable	saisissable	ដែលអាចរឹបអូសបាន
2217	foreclosure	saisie (f) immobilière	អំណាចរឹបអូសវត្ថុ

2218	foreign law	droit (m) étranger	ច្បាប់បរទេស
2219	foreign policy	politique (f) extérieure; politique étrangère	នយោបាយការបរទេស
2220	Forensic	Expertise légiste, légal	នៃនីតិបច្ចេកវិទ្យា
2221	Foreseeability	Prévisibilité	ភាពគ្រោងទុកមុនបាន
2222	foreseeability of the risk	prévisibilité (f) d'un danger	ភាពអាចបានប្រមាណបាននូវ គ្រោះថ្នាក់
2223	foreseeable	prévisible	អាចដឹងបានជាមុន
2224	foresight	prévoyance (f)	សន្តិដ្ឋយ
2225	Forfeit	Perte d'un droit	បាត់បង់សិទ្ធិ
2226	forfeiture	déchéance (f)	ការបាត់បង់សិទ្ធិ
2227	forfeiture of a right; expiration	déchéance (f) d'un droit ; perte (f)	ការបាត់បង់សិទ្ធិ ការផុតរយៈពេល
2228	Forgery	Falsification	ការក្លែង ក្លែងលិខិតសាធារណៈ
2229	forgery of a document	faux (m) en écriture; falsification (f) d'écritures	ការក្លែងបន្លំឯកសារ
2230	form	form	ទម្រង់
2231	form of action; type of writ	type (m) de demande	ទម្រង់នៃពាក្យបណ្តឹង, ប្រភេទ លិខិតរបស់តុលាការដែលបង្គាប់
2232	form of contract required by statue	formalités (f) solennelles	ទម្រង់នៃកិច្ចសន្យាដែលទាមទារ ដោយច្បាប់
2233	form ; formalities exempt from formalities	forme (f)	ទម្រង់ការ, បែបផែន ឬបែបបទ,
2234	formalization	vérification (f)	ការធ្វើត្រឹមត្រូវតាមទម្រង់
2235	formation of state	création (m) d'un Etat	ការបង្កើតរដ្ឋមួយ
2236	formation; accrual; origin; emergence	origine (f); naissance (f); formation (f)	បង្កបង្កើត, ការកើនឡើង, ដើម កំណើត, ផុសចេញ
2237	formative act	acte (m) constitutif de droit(s)	លិខិតបទដ្ឋានគតិយុត្តសម្រាប់ បង្កើតច្បាប់
2238	forthwith	sans mise en demeure	ភ្លាមៗ
2239	forthwith	sans délai; dans les plus brefs délais	ភ្លាមៗ
2240	fortuitous event	événement (m) fortuit	ហេតុការណ៍ចៃដន្យ
2241	fortuitous event	cas (m) fortuit	ករណីចៃដន្យ
2242	<i>forum non conveniens; the</i>		កិច្ចប្រជុំ ឬវេទិកាដែលមាន

	forum is not appropriate		លក្ខណៈមិនសមរម្យ
2243	forum; court	forum (m); tribunal (m)	សាលាជម្រះក្តី តុលាការ
2244	<i>foundation</i>	<i>fondation (f) de droit public</i>	មូលនិធិ ដែលស្ថិតក្រោមច្បាប់សាធារណៈ
2245	foundation; trust	fondation (f)	មូលនិធិ
2246	founding of the	création (f) / constitution (f) d'une société	ក្រុមហ៊ុន
2247	frail; void	caduc	ទន់ខ្សោយ, មោឃៈ
2248	framers; founding fathers	fondeurs (mpl) de la constitution	ស្ថាបនិករដ្ឋធម្មនុញ្ញ
2249	Framers; Founding Fathers	constituant (m)	សភាធម្មនុញ្ញ
2250	framework law	loi-cadre (f); loi (f) programme	ក្របខ័ណ្ឌច្បាប់
2251	framework legislation	législation (f) de cadre	ក្របខ័ណ្ឌតាក់តែងច្បាប់
2252	franchise ; business license	franchise (f); concession (f) d'une marque et de l'ensemble des moyens	សិទ្ធិធ្វើអាជីវកម្មពិសេស .អាជ្ញាប័ណ្ណនៃពាណិជ្ជកម្ម
2253	franchise; suffrage right to vote eligibility	droit (m) de vote électorat (m) actif éligibilité (f) ; électorat (m) passif	សិទ្ធិបោះឆ្នោត
2254	franchisee; licensee under a franchising agreement	franchisé (m)	សិទ្ធិបោះឆ្នោត, សិទ្ធិធ្វើអាជីវកម្ម, អាជ្ញាប័ណ្ណនៃកិច្ចព្រមព្រៀង ក្នុងការជួញដូរ
2255	franchisor	franchiseur (m)	អ្នកជំនួញ, អ្នកទទួលបានសិទ្ធិធ្វើអាជីវកម្មពិសេស
2256	fraud	tromperie (f); escroquerie (f)	ការក្លែងបន្លំ
2257	Fraud in fact		ការបោកបន្លំជាក់ស្តែង
2258	fraudulent	frauduleux	ដែលបោកប្រាស់
2259	Fraudulent conveyance	Transfert frauduleux	ការផ្ទេរកម្មសិទ្ធិក្នុងបំណងបោកប្រាស់ ឥណតាយក , កាត់ឈ្មោះដោយក្លែងបន្លំ
2260	fraudulent deception; fraudulent misrepresentation	dol (m)	ការបន្លំ, បោកប្រាស់
2261	Free and clear	Non encombré	រួចពីបន្ទុក
2262	free choice of type	choix (f) libre	ការជ្រើសរើសដោយសេរីនូវ ប្រភេទកិច្ចសន្យា
2263	free profession	profession (f) libérale	វិជ្ជាជីវៈសេរី

2264	freedom	liberté (f)	សេរីភាព
2265	freedom of association	liberté (f) d'association	សេរីភាពបង្កើតសមាគម
2266	freedom of belief	liberté (f) de croyance	សេរីភាពខាងជំនឿ
2267	freedom of belief and of conscience	liberté (f) de croyance et d'opinion	សេរីភាពខាងជំនឿ និងបញ្ចេញមតិ
2268	freedom of contract	liberté (f) contractuelle; liberté (f) de contracter	សេរីភាពនៃកិច្ចសន្យា
2269	freedom of expression	liberté (f) d'expression	សេរីភាពនៃការសម្តែងមតិ
2270	freedom of meeting; right of assembly	liberté (f) de réunion	សេរីភាពនៃការជួបប្រជុំ
2271	freedom of movement	liberté (f) de circulation; liberté; d'établissement	សេរីភាពនៃការដើរហើរ
2272	freedom of opinion; freedom of expression	liberté (f) d'opinion	សេរីភាពបញ្ចេញមតិ
2273	freedom of the press; liberty of the press	liberté (f) de la presse	សេរីភាពសារពត៌មាន
2274	freedom rights	libertés (fpl)	សិទ្ធិសេរីភាព
2275	Freehold estate	Tenure perpétuelle et libre	កម្មសិទ្ធិគ្មានពេលកំណត់
2276	freight	charge (f); cargaison (f)	ការសងតំលៃចំណាយសំរាប់ការដឹកជញ្ជូន, បន្ទុកសំរាប់អ្នកដឹកជញ្ជូន
2277	Fresh pursuit (hot pursuit)	Aux troussees de ?	ការដេញចាប់ប្រកិត (ដេញប្រផាប់ចាប់ប្រភឹង)
2278	Frisk	Fouiller	ស្ទាបវែក
2279	Frivolous	Frivole, futile	ឥតបានការ, គ្មានខ្លឹមសារ
2280	from the constitutional angle	sur le plan constitutionnel	នៅលើទិដ្ឋភាពរដ្ឋធម្មនុញ្ញ
2281	front door business; door-to-door sales; transactions by canvassers	démarchage (m)	ពាណិជ្ជកម្មនៅជួរមុខ, ការធ្វើជំនួញដោយអ្នកត្រួតត្រា
2282	frontager; owner of wayside property	riverain (m) de la voie publique	ម្ចាស់កម្មសិទ្ធិដែលរស់នៅអមផ្លូវ សាធារណៈ
2283	Fruit of the poisonous tree		ភស្តុតាងទុច្ចរិត
2284	frustration	impossibilité (f) de prestation	ភាពរាំងស្ងះ
2285	frustration of contract	bouleversement (m) des conditions initiales du contrat	ការធ្វើមិនឱ្យបានសំរេចនូវ កិច្ចសន្យា

2286	Frustration of purpose		ដំណើរខកបំណងកិច្ចសន្យា
2287	fugitive	réfugié (m); fugitif (m)	ជនភៀសខ្លួន.
2288	fulfilment of the definition of a crime	accomplissement (m)	ការបំពេញបន្ថែមទៅលើនិយមន័យនៃពាក្យបទល្មើសព្រហ្មទណ្ឌ
2289	function	fonction (f)	មុខងារ, តួនាទី
2290	functional deficiency	vices (mpl) de fonctionnement	ភាពអន់ថយនៃមុខងារ
2291	functionary; officer	fonctionnaire(m) public; titulaire d'une fonction publique	មន្ត្រីសាធារណៈ ការតាំងស៊ុប
2292	fundamental constitutional guarantees	garanties (fpl) fondamentales	ការធានាជាមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ
2293	fundamental principles	pricipes (m) fondamentaux	គោលការណ៍មូលដ្ឋានគ្រឹះ
2294	fundamental principles contained in statutes	principes (mpl) fondamentaux reconnus par les lois	គោលការណ៍មូលដ្ឋានដែលមានចែងក្នុងច្បាប់
2295	fundamental regulation	règle (f) fondamentale	បទប្បញ្ញត្តិមូលដ្ឋាន
2296	fundamental right	droit (m) fondamental	សិទ្ធិជាមូលដ្ឋាន
2297	fungibles	chose (f) de genre ; chose (f) fongible	ទមន្ទិញដែលអាចជំនួសគ្នាបាន
2298	fusion ; merger	fusion (f) ; concentration (f)	ការរលាយបញ្ចូលគ្នា
2299	gain; profit	gain (m)	ចំណេញ, ប្រាក់ចំណេញ
2300	gang	bande (f) organisée ; association (f) de malfaiteurs ; gang (m)	ក្រុមជនល្មើស
2301	gap	lacune (f)	ចន្លោះ
2302	gap in the provisions of an agreement / of a statute	lacune (f) juridique	ភាពចន្លោះប្រហោងរបស់ច្បាប់
2303	Garnishee	Tiers saisi	តតិយជនអំណូស
2304	Garnishment	Saisie-arrest	បណ្តឹងរឹបអូសទ្រព្យពីតតិយជនអំណូសគំហត់
2305	gender	sexe (m)	ភេទ
2306	general	général	ជាទូទៅ
2307	General appearance	Comarution avec intention de s'opposer à la demande	ការចូលខ្លួនជាធម្មតា

2308	general application	protée (f) générale	ការអនុវត្តជាទូទៅ
2309	General assignment for benefit of creditors	transformation de droit pour beneficiary de créancier	ការប្រគល់សិទ្ធិឱ្យចាត់ចែងជាគុណប្រយោជន៍ដល់ឥណទាយក
2310	general assignment; blanket assignment	cession (f) globale; cession (f) en bloc	កិច្ចការទូទៅ ឬកិច្ចការរួម
2311	general authority	procurator (f) générale, mandat (m) général	អាជ្ញាធរទូទៅ
2312	general clause; comprehensive clause	clause (f) générale	ខន្ធទៅ, បទបញ្ញត្តិទូទៅ
2313	general commercial power of representation	procurator (f) commerciale; mandat (m) commercial	អំណាចក្នុងការធ្វើពាណិជ្ជកម្មទូទៅតាមរយៈការធ្វើតំណាង
2314	general conditions of business	conditions (f) générales de vente / d'achat / d'affaire	លក្ខខណ្ឌទូទៅនៃជំនួញ
2315	General creditor	Créancier chirographaire	ឥណទាយកធម្មតា
2316	general disposition	arrêté (m) générale	បញ្ញត្តិទូទៅ
2317	general jurisdiction	compétence (f) générale	យុត្តាធិការទូទៅ
2318	general part	partie (f) générale	ផ្នែកទូទៅ
2319	general right of personality (privacy)	droit (m) général de la personnalité	សិទ្ធិទូទៅរបស់បុគ្គល
2320	general risk	risque (m) général	ការប្រថុយជាទូទៅ
2321	general rules of public international law	règles (fpl) générales du droit public international	គោលការណ៍ទូទៅនៃច្បាប់អន្តរជាតិសាធារណៈ
2322	general, direct, free, equal and secret election	suffrage (m) général, direct, libre, égal et secret	ការបោះឆ្នោតជាទូទៅ, ដោយផ្ទាល់, ដោយសេរី, ដោយចំពោះ និងដោយសម្ងាត់
2323	general-abstract	abstrait-générel	
2324	generic debt	obligation (f) générique	បំណុលតាមប្រភេទ
2325	genocide	génocide (m)	ប្រល័យពូជសាសន៍
2326	Gerrymander	Découpage électoral	ការបែងចែកមណ្ឌលក្នុងគតិលំអៀង
2327	Gift over		អំណោយតវេនគ្នា
2328	gift; donation	don (m); donation (f)	អំណោយ, ជំនួយ
2329	give (to) notice of termination	résilier	បញ្ឈប់ ការចេញប្រកាសដើម្បីបញ្ឈប់អ្វីមួយ
2330	Giveback		ការចរចាបន្ថយបៀវត្ស

2331	go (to) astray	disparition (f) d'un bien; perte (f)	អន្តរាយទ្រព្យសម្បត្តិ
2332	Good cause	De façon très justifiée	មូលហេតុត្រឹមត្រូវ
2333	good faith	bonne foi (f)	ការកាត់ក្តីប្រកបដោយសុច្ឆន្ទៈ
2334	bona fide acquisition good faith bona fide; in good faith	acquisition (f) de bonne foir bonne foi (f) de ~	សុច្ឆន្ទៈ
2335	good faith	les bonnes mœurs	ទំនៀមទំលាប់ល្អ
2336	good Samaritan duty to render aid; duty to assist	obligation (f) de prestation d'assistance	កាតព្វកិច្ចតាវកាលិកជំនួយ
2337	Good title	Titre de propriété irréfragable	សិទ្ធិកម្មសិទ្ធិជ្រះស្រឡះ
2338	govern (to)	gouverner	ត្រួតពិនិត្យ, ដឹកនាំ
2339	governed by a law (to be)	réglé par	គ្រប់គ្រងដោយច្បាប់
2340	governed by law	soumis au droit	គ្រប់គ្រងដោយច្បាប់
2341	government	gouvernement (m)	រដ្ឋាភិបាល
2342	government income	recettes (fpl) budgétaires	ចំណូលរបស់រដ្ឋ ចំណូលសាធារណៈ
2343	government organ	organe (f) de l'État	អង្គការរដ្ឋ
2344	governmental supervision	tutelle (f) étatique; contrôle (m) exercé par l'État ; surveillance gouvernementale	អាណាព្យាបាលដោយរដ្ឋ
2345	Grace period	Délai de grâce	រយៈពេលអនុគ្រោះ
2346	gradation	gradation (f)	លំដាប់
2347	Graded offense	Offence gradué	បទល្មើសដែលបែងចែកជាកំរិត
2348	Graft	Corruption de fonctionnaire	អំពើពុករលួយ
2349	grammatical interpretation	interprétation (f) grammaticale	ការបកស្រាយតាមវេយ្យាករណ៍
2350	grant	subvention (f)	ការឧបត្ថម្ភបន្ថែម , ផ្តល់ , អោយ
2351	grant (to) (a permission; a licence)	accorder (une permission; une licence)	ចេញសេចក្តីអនុញ្ញាត, ចេញអាជ្ញាប័ណ្ណ
2352	grant (to) leave; admit (to)	accepter	អនុញ្ញាតអោយចាកចេញ, អនុញ្ញាត
2353	grant; appropriation	allocation (f)	អនុញ្ញាតឱ្យ ឬការផ្តល់ឱ្យ, ការធ្វើ ឱ្យសមតាម
2354	grantee; agent	donataire	អនុប្បទានិក

2355	granting of a power; authorization	le fait de conférer un pouvoir de représentation; mandater qqn	ការផ្តល់អំណាច
2356	Grantor	Cédant, donateur	អនុប្បទាយី
2357	grantor of a power; principal	Mandat (m) représenté (m)	អ្នកផ្តល់អំណាច, នាយក
2358	Gratuitous bailment	Dépôt gratuit	បញ្ជើមុធា, បញ្ជើគ្មានថ្លៃ
2359	gratuitous contract ; donative contract	contrat (m) de donation	កិច្ចសន្យាធ្វើអំណោយ
2360	Gratuitous promise	contrat de bienfaisance	ការសន្យាមុធា
2361	gratuitous undertaking	mandat (m) spécifique	កិច្ចការដែលបានដោយទំនេរ អាណត្តិពិសេស
2362	gratuitous; free of charge	gratuit	ឥតគិតថ្លៃ
2363	gratuitousness	gratuité (f)	ដោយឥតគិតថ្លៃ
2364	grievance	grief (m); préjudice (m)	សារទុក្ខ
2365	grievous bodily harm	blessure (f) corporelle grave	ការរងរបួសរូបកាយធ្ងន់ធ្ងរ
2366	gross negligence	faute (f) lourde ; grave négligence	ការធ្វេសប្រហែលយ៉ាងធ្ងន់ធ្ងរ
2367	Grounds	Motif, raison	មូលហេតុ, ហេតុផល, មូលបទ
2368	grounds for a judgment; opinion of the court	motifs (mpl)	ហេតុផលរបស់សាលក្រម មតិរបស់តុលាការ
2369	grounds of avoidance; grounds for appeal	cause (f) d'annulation	មូលហេតុនៃការលុបចោល
2370	grounds of illegality	causes (fpl) d'illegalité	មូលហេតុនៃភាពមិនស្របច្បាប់
2371	grounds of judgment	motifs (mpl) de la décision ; considérants (mpl)	មូលហេតុនៃការចេញសេចក្តីសម្រេច
2372	guarantee	garantie (f)	ការធានារ៉ាប់រង
2373	guarantee	garantie (f)	ការធានា
2374	guarantee		ការធានា ការទទួលខុសត្រូវរបស់អ្នកលក់រាល់ កំហុស ឬការខ្វះខាតនៃទំនិញសេវាកម្មការ-សំអាង និងការធានា
2375	guarantee (to) ; warrant (to)	garantir	ធានា, រ៉ាប់រង, អនុញ្ញាតឱ្យចាប់
2376	guarantee transaction	achat (m) sous garntie	កិច្ចការជំនួញ ខាងធានារ៉ាប់រង
2377	guarantee; warranty	garantie (f); assurance (f)	ការធានា

2378	guaranteed quality of a thing	garantie (f) de qualités spécifiques	ការធានាគុណភាពនៃរបស់មួយ
2379	guarantor's obligation; special legal duty to prevent harm	engagement (m) vers autrui; obligation (f) en tant que garant	កាតព្វកិច្ចរបស់អ្នកធានា, ករណីកិច្ចគតិយុត្តិពិសេស ដែលទប់ស្កាត់មិនឱ្យមានអន្តរាយ ឬគ្រោះថ្នាក់
2380	guarantor	garant (m)	អ្នកធានា
2381	guarantor sponsor hold a liable accessory surety obligation	appeler en garantie subsidarité (f) de la responsabilité de la caution	អ្នកធានា អ្នកទទួលខុសត្រូវ អ្នកទទួលខុសត្រូវ បន្ទាប់ កាតព្វកិច្ចព្រមាន
2382	guarantor; surety; sponsor	garant (m)	អ្នកធានា
2383	guarantor's position	personne (f) engagée vers autrui	មុខតំណែងរបស់អ្នកធានា
2384	guardian	tutuer (m) à la personne	គ្រូបង្រៀនសិស្សម្នាក់ អាណាព្យាបាល
2385	guardian ; keeper	gardien (m) de la chose	អ្នកថែរក្សា, អ្នកថែទាំ
2386	guardian ; tutor	conseil (m) judiciaire; tuteur (m) à la personne	អាណាព្យាបាល, អព្យាបកា
2387	guardianship	tutelle (f)	ភាពជាគ្រូបង្រៀន ភាពជាអាណាព្យា- បាល
2388	guardianship; tutorship	tutelle (f)	ភាពជាអាណាព្យាបាល ភាពជាគ្រូបង្រៀន
2389	guideline	directive (f)	សេចក្តីណែនាំ
2390	guilt	culpabilité (f)	ភាពជាប់ពិរុទ្ធ
2391	guilty find guilty (to) not guilty plead not guilty plead guilty	coupable déclarer ~ non coupable; innocent	ជនជាប់ចោទ, ប្រកាសថាជាជនជាប់ ចោទ, មិនមានទោស
2392	Gun control law	loi gouvernée arm	ច្បាប់គ្រប់គ្រងអាវុធ
2393	Habeas corpus	Ordonnance d'habeas corpus	ដីការកោះដើម្បីបិនិត្យនីត្យានុកូលភាពនៃការឃុំខ្លួន
2394	Habitual offender	Récidiviste	ជនប្រព្រឹត្តិល្មើសជាទម្លាប់, ជនមិន - រាងចាល
2395	habitual residence	domicile habituel	ទីលំនៅលំនៅដ្ឋានដែលធ្លាប់នៅ
2396	handling illegally acquired goods	recel (m)	ការទទួលផលចោរកម្ម

2397	Harbor	Donner asile à, receler	ផ្តល់ទីជម្រកខុសច្បាប់
2398	harm	dommage (m)	ការខូចខាត
2399	harmless	sans importance; sans conséquence	ដែលគ្មានបង្កគ្រោះថ្នាក់
2400	Harmless error	Erreur non préjudiciable	ការភ័ន្តច្រឡំបន្ទាប់បន្សំ
2401	harmonization	harmonisation (f)	ការស្រុះស្រួលគ្នា
2402	harmonization	unification (f)	ការធ្វើតាមស្តង់ដារ បរិយាកាស ការធ្វើឱ្យដូចគ្នា
2403	harmonization of laws	harmonisation (f) des lois	ការធ្វើអោយច្បាប់មានភាពត្រឹមត្រូវ និងមានលក្ខណៈត្រឹមត្រូវដូចគ្នា
2404	harvesting; collecting the fruits and benefits	perception (f) des fruits; acquisition (f) des fruits	ការប្រមូលផល
2405	# hazardous	aléatoire	ដែលមិនទៀង, ដែលប្រថុយនឹងគ្រោះថ្នាក់
2406	head of state	chef d'État	ប្រមុខរដ្ឋ
2407	head of state	chef (m) d'Etat	ប្រមុខរដ្ឋ
2408	Headnote	note	កំណត់សម្គាល់នៃរឿងក្តី
2409	hearing	audition (f)	សវនាការ
2410	hearing extraordinary ~	session (f) ~ extraordinaire	សម័យប្រជុំវិសាមញ្ញ
2411	hearing; opportunity to be heard	audition (f)	សវនាការ
2412	Hearsay rule	Déposition sur la foi d'autrui	វិធានអំពីពាក្យចោមអាវ៉ាម, ច្បាប់ស្តីពីសាក្សី ដែលនិយាយតាមគ្នា
2413	Heat of passion	Acte passionnel	អំណាចភ្លើងទោសៈ មួយឆាវ
2414	heir	héritier (m)	ទាយាទ ឬអ្នកទទួលមតិក
2415	Heir apparent	Héritier présumé	ទាយាទតាមញាតិភាព
2416	heir; beneficiary; successor	héritier (m); successeur (m)	ទាយាទ ឬអ្នកទទួលមរតក
2417	Heirs of the body		ទាយាទតព្វ ជ, ទាយាទបិតាគត
2418	Hereditary succession	succession héréditaire	សន្តតិកម្មបិតាគត, ការស្នងមតិក តាមវង្សត្រកូល
2419	hereinafter	ci-après; ci-dessous; plus bas	ដូចខាងក្រោម, ចាប់ពីពេលនេះទៅ

2420	heritable succession	ordre (m) de succession	ការទទួលស្នង ឬការឡើងសោយរាជស្នង ការស្នងរាជ្យ សន្តតិកម្ម
2421	heritage; inheritance	hérédité (f); succession (f); héritage (m)	ការទទួលមរតក
2422	hidden defect; latent defect	vice (m) caché	វិការ: អាទិកំបាំង
2423	hierarchy of legal norms	hiérarchie (f) des normes	ឋានានុក្រមបទដ្ឋាន
2424	hierarchy of norms	hiérarchie (f) des normes légales	ឋានានុក្រមច្បាប់. បទដ្ឋាន
2425	<i>higher- ranking security</i>	<i>sûreté (f) de rang prioritaire</i>	ការធានាដែលមានអាទិភាពខ្ពស់
2426	hinder (to); bar (to)	empêcher; exclure	រារាំង, បណ្តេញចេញមិនឱ្យចូល
2427	hire (movables)	louage (m) de choses	កិច្ចសន្យាជួលវត្ថុផ្សេងៗ
2428	hire (movables)		អ្នកសុំជួល
2429	historical interpretation	interprétation (f) historique	ការបកស្រាយមានលក្ខណៈប្រវត្តិ សាស្ត្រ
2430	hit-and-run offence	délit (m) de fuite; non- assistance (f) à personne en péril	ការគេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់
2431	hold (to)	reconnaître comme de droit	ការទទួលស្គាល់តាមផ្លូវច្បាប់
2432	hold (to) liable	poursuivre qqn	ទទួលខុសត្រូវ
2433	hold (to) office; occupy (to) a position	porter une fonction	កាន់តំណែង
2434	hold (to) s.o. liable	rendre qqn responsable	ចាប់បង្ខំឱ្យនរណាម្នាក់ទទួលខុសត្រូវ
2435	hold (to) session	tenir une séance	ប្រជុំ សម័យប្រជុំ
2436	hold (to) session; sit (to)	tenir une séance; siéger	រៀបចំប្រជុំ
2437	Hold over		កាន់កាប់បន្ត
2438	Holder in due course	Porteur de bonne foi	តាហកនិយ័ត, តាហកឡើងត្រង់
2439	holder of a right	titulaire	ម្ចាស់សិទ្ធិ
2440	holder of right, entitled person	détenteur	អ្នកមានសិទ្ធិ
2441	holding	dispositif (m)	សម្បត្តិផ្សេងៗដូចជាហ៊ុន
2442	holding company; parent company	société-mère (f)	ក្រុមហ៊ុនកាន់កាប់សម្បត្តិស្របច្បាប់
2443	Holdover tenant (Tenant at sufferance)		ភតិកៈដែលកាន់កាប់បន្ត
2444	Holographic will	Testament olographe	មតិសាសន៍សរសេរផ្ទាល់ដៃ

2445	Homicide	Homicide	មនុស្សឃាតន
2446	honor	honneur (m)	កិត្តិយស
2447	horizontal application of the bill of rights; direct application	effet (m) des libertés publiques non seulement envers l'Etat, mais aussi envers les particuliers	ឥទ្ធិពលនៃសេរីភាពសាធារណៈមិនត្រឹមតែមានលើរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែចំពោះបុគ្គលម្នាក់ៗផងដែរ
2448	Hostile possession	(possession hostile)	ភោគៈអវិភូត, ការកាន់កាប់ដីអវិភូត
2449	Hostile witness	(témoin hostile)	សាក្សីអវិភូត
2450	human dignity	dignité (f) humaine	សេចក្តីថ្លៃថ្នូររបស់មនុស្ស
2451	human rights	droits (mpl) de l'homme	សិទ្ធិមនុស្ស
2452	Hung jury	Jury qui ne parvient pas à une décision	គណៈវិនិច្ឆ័យមិនអាចសម្រេចបាន
2453	hypothetical causality	causalité (f) hypothétique	ទំនាក់ទំនងហេតុនឹងផលតាមសមត្ថកម្ម
2454	Hypothetical question	Question hypothétique	សំណួរជាសមត្ថកម្ម
2455	idea	idée (f)	គំនិត
2456	ideal concurrence	concours (m) idéal d'infractions	ការប្រព្រឹត្តបទល្មើស
2457	ignorance	ignorance (f)	ការមិនដឹងមិនឮ
	~ of fact		ការមិនដឹងមិនឮពីហេតុការណ៍
2458	ignore (to)	ignorer	មិនដឹងមិនឮ
2459	ignore (to) the facts	être ignorant du fait	ធ្វើមិនដឹងមិនឮលើអង្គហេតុ
2460	illegal	illégal; contraire au droit; illicite	ដែលផ្ទុយពីច្បាប់ ឬខុសច្បាប់
2461	Illegal interest	intérêt illicite, usure	ព្រឹទ្ធិកម្ម កម្រៃការប្រាក់មិនស្រប ច្បាប់
2462	illegal intervention	empiètement (m) illégal	ការអន្តរាគមន៍ដោយខុសច្បាប់
2463	illegal possession	possession (f) illégale	ការកាន់កាប់ដោយខុសច្បាប់
2464	illegal; unlawful	illicite; contraire au droit; illégal	អនីត្យានុកូល
2465	illegality	illégalité (f); illicéité (f)	ការធ្វើខុសច្បាប់
2466	Illegally obtained evidence	Preuve illégalement obtenue	ភស្តុតាងបានដោយខុសច្បាប់
2467	Illegitimate	Illégitime	អធិប្បន្នរូប, ដែលផ្ទុយនឹងច្បាប់
2468	illegitimate child	enfant (m) naturel	កូនឥតខាន់ស្លា
2469	illegitimate purpose	objet (m) illicite	កម្មវត្ថុដែលផ្ទុយពីច្បាប់

2470	illicit	illicite	ខុសច្បាប់
2471	Illusory promise	promese illusoire	ការសន្យាបំភាន់, ការសន្យាមិនពិត
2472	incompatibility	incompatibilité (f)	វិសមតិភាព
2473	immaterial	non-essentiel	ដែលមិនសំខាន់
2474	immateriality		ភាពមិនសំខាន់
2475	immediacy	immédiateté (f)	ភាពទាន់ហាន់
2476	immediacy	immédiateté (f)	ភ្លាមបន្ទាន់
2477	immediate constraint; direct force	exécution (f) d'office; exécution (f) forcée	ការបង្ខិតបង្ខំភ្លាមៗ, កម្លាំងបង្ខំផ្ទាល់
2478	immediate enforcement	exécution (f) immédiate	ការអនុវត្តបន្ទាន់
2479	immediate; direct	immédiat; direct	ភ្លាមៗ, ផ្ទាល់
2480	immediately enforcement measure	mesure exécutoire d'office	វិធានការអនុវត្តបន្ទាន់
2481	immigration	immigration (f)	អន្តោប្រវេសន៍
2482	immigration; influx by migration	immigration (f)	អន្តោប្រវេសន៍
2483	imminent	imminent	ដែលជិតនឹងកើតឡើង
	~ danger	danger ~	គ្រោះថ្នាក់ដែលនឹងកើតមានឡើង
2484	imminent danger; immediate danger	danger (m) imminent ; danger immédiat	គ្រោះថ្នាក់ដែលនឹងជិតមកដល់ ក្នុងពេលឆាប់ៗ
2485	imminent danger; in a case of urgency	danger (m) imminent	គ្រោះថ្នាក់នេះ កើតឡើងក្នុងករណីបន្ទាន់
2486	immision; intrusion of noxious substances or noise	nuisance (f); pollution; bruit (m)	មិនអាចលាយលំបាកបាន, ការបំពុលដោយសារធាតុពុល ឬការបំពុលដោយសារសម្លេង
2487	immoral	immoral	អសីលធម៌
2488	Immoral conduct	Conduite immorale	ធម៌អសីលធម៌
2489	immorality	immoralité (f); acte (m) contraire aux bonnes mœurs	ភាពអសីលធម៌, ភាពខុសប្រពៃណីទំនៀមទំលាប់
2490	immorality; indecency	immoralité (f)	ភាពអសីលធម៌ ភាពមិនសមរម្យ
2491	immovable	immobilier	អចលនៈ
2492	immovable object	chose (f) immobilière ; bien immeuble	អចលនៈវត្ថុ
2493	immovables	immeubles	អចលនៈវត្ថុ

2494	immunity	immunité, irresponsabilité (f)	អភ័យឯកសិទ្ធិ, ការរួចផុតពីការទទួលខុសត្រូវ
2495	immunity against execution	immunité (f) d'exécution	អភ័យឯកសិទ្ធិប្រឆាំងនឹងការកាត់ ទោសប្រហារជីវិត
2496	immutable	immuable	មិនអាចកែប្រែបាន
2497	impair (to)	porter atteinte à qch ; léser	បង្ករបួសស្នាម
2498	impairment of performance	inexécution (f) du contrat; mauvaise exécution du contrat	ការមិនសងប្រាក់
2499	Impanel	Inscire sur la liste du jury	បញ្ចូលក្នុងបញ្ជីគណៈវិនិច្ឆ័យ
2500	impartial	impartial; désintéressé	ដែលមិនលំអៀង
2501	impartial	impartial	មិនលំអៀង
2502	impartiality	impartialité (f)	ភាពឥតលំអៀង
2503	impeach (to)	mettre en accusation ; récuser (un témoin)	ចោទប្រកាន់
2504	impeachment	mise (f) en accusation (d'un fonctionnaire)	ការចោទប្រកាន់ចំពោះមុខតុលាការ
2505	impediment	empêchement (m) ; entrave (f)	ការជំទាស់ ឬការរារាំង
2506	impediment to marry	empêchement au mariage	ឧបសគ្គចំពោះការរៀបការ
2507	impediment; obstacle	obstacle (m); entrave (f); empêchement (m)	ការជំទាស់, ឧបសគ្គ
2508	impending	imminent	រៀបរឹតមានឡើង
2509	Imperative mandate	Mandat impératif	អាណត្តិអាជ្ញាបញ្ជា
2510	Impersonation	Supposition de personne	ការក្លែងអត្តសញ្ញាណជា
2511	Implead	poursuivre quelqu'un devant les tribunaux	បញ្ចូលភាគីក្នុងបណ្តឹង
2512	implementation	réalisation (f); mise (f) en pratique	ការដាក់ឱ្យអនុវត្ត, ការប្រតិបត្តិ
2513	implication	étendue (f)	អានុភាព
2514	implicit	implicite	គ្មានវាចា
2515	implied	concluant	បញ្ជាក់
2516	implied agency(to)	mandat(m) tacite	អាណត្តិជាក់លាក់
2517	implied condition	conditon (f) tacite	ការកំណត់ ឬតម្រូវទៅតាមស័ក្ខខ័ណ្ឌ
2518	implied conditons	conditons (fpl) concluantes	ស័ក្ខខ័ណ្ឌជាក់លាក់
2519	Implied contract	Contrat tacite	កិច្ចសន្យាតុណ្ហិ

2520	implied power	pouvoir (m) implicite	អំណាចជាក់លាក់
2521	implied warranty	garantie (f) concluante	បញ្ជាក់ការធានា
2522	implied warranty	garantie (f) tacite	ការធានា
2523	implied warranty for fitness for use	garantie (f) de susceptibilité pour le but contracutel	ការធានាខុសត្រូវចំពោះការប្រើប្រាស់ ថាពិតជាត្រឹមត្រូវ
2524	implied warranty of merchantability	garantie (f) d'une qualité loyale et marchande	ការធានាខុសត្រូវចំពោះការធ្វើពាណិជ្ជកម្ម
2525	imply (to)	impliquer	រួមបញ្ចូល, អនុវត្ត
2526	importance; significance	importance (f)	សារៈសំខាន់
2527	imposition; direction	charge (f)	ការកម្រិត, ការកំណត់ឱ្យបង់ពន្ធ
2528	imposition; requirement	imposition (f)	ការទាមទារ, ការដាក់កម្រិត
2529	impossibility objective ~ subjective ~ ~ in fact legal ~	impossibilité (f) ~ objective ~ subjective	អលទ្ធភាព អលទ្ធភាពសត្យានុម័ត អលទ្ធភាពអត្តនោម័ត អលទ្ធភាពសេដ្ឋកិច្ច អលទ្ធភាពតាមហេតុការណ៍ អលទ្ធភាពតាមផ្លូវច្បាប់
2530	impossibility of performance		ការមិនអាចបំពេញកាតព្វកិច្ចបាន
2531	impossibility of performance	impossibilité (f) de l'exécution	ការមិនអាចបំពេញកាតព្វកិច្ចបាន
2532	impossibility of performance without fault of the debtor	impossibilité (f) de prestation sans faute du débiteur	លទ្ធភាពតាវកាលិក
2533	impossible <i>impossibilium nulla est obligatio</i>	impossible à l'impossible nul n'est tenu	ដែលមិនអាចធ្វើទៅបាន
2534	impossible attempt	infraction (f) impossible	ការប៉ុនប៉ងមិនបានសម្រេច
2535	Impound	Saisir	ឃុំរបស់ទុក
2536	impracticability	inexécutabilité (f)	ភាពមិនអាចអនុវត្តបាន
2537	impracticable	inexécutable	មិនអាចអនុវត្តបាន
2538	imprisonment	détention (f); emprisonnement (m)	ការដាក់គុក
2539	Imprisonment for contravention	Emprisonnement de simple police	ទោសគុកជាលហុ
2540	imprisonment for life; life sentence	emprisonnement (m) à vie	ការដាក់គុកអស់មួយជីវិត
2541	Imprisonment penalty	Peine privative liberté	ទោសគុក
2542	improbability	invraisemblance (f)	ភាពមិនអាចកើតមានឡើង

2543	improper	irrégulier; non admis	មិនសមរម្យ, ខុសឆ្គង
2544	impugn (to) ; challenge (to) ; contest (to)	invalider (droit privé)	ការចោទសួរនូវសេចក្តីឡើងត្រង់ របស់អ្នកណាម្នាក់
2545	impugnable	contestable	ដែលអាចជំទាស់បាន
2546	impunity	impunité (f)	និរន្តរភាព
2547	imputability	imputabilité (f)	ភាពដែលអាចថ្កោលទោសបាន
2548	Imputable	imputable	ដែលអាចថ្កោលទោសបាន
2549	imputation	imputation (f)	ការថ្កោលទោស
2550	Imputation of payment	Imputation des paiement	ការកាត់ប្រាក់បំណុល
2551	impute (to); attribute (to); ascribe (to)	attribuer; accuser; imputer	សន្មតថាជា, ថ្កោលទោស
2552	imputed negligence	imputation (f) de la faute d'un tiers	ការថ្កោលទោសដោយសារភាព ធ្វេសប្រហែស
2553	in a legal sense	au sens juridique	តាមនីតិវិធី
2554	in a narrower sense	au sens étroit	ក្នុងន័យចង្អៀត
2555	in a narrower sense	au sens strict du terme	តាមន័យចង្អៀតនៃពាក្យ.
2556	in accordance with	conforme	ស្របទៅតាម, យោងតាម
2557	in accordance with the constitution; constitutional	conforme à la constitution; constitutionnel	ស្របតាមរដ្ឋធម្មនុញ្ញ
2558	In camera	A huis clos	ក្នុងបន្ទប់សម្ងាត់
2559	in coincidence with	en réunion avec	ដោយកើតព្រមគ្នា, ដោយចៃដន្យ
2560	in conformity with the law	conforme à la loi	ស្របទៅនឹងច្បាប់
2561	in course of the procedure	en cours de procédure	ក្នុងដំណាក់កាលនីតិវិធី
2562	<i>in dubio pro reo</i> ; resolution of a matter in case of doubt in favour for the accused	résolution (f) en faveur de l'accusé en cas de doute	ដំណោះស្រាយនៃបញ្ហា ដែលមាន ការសង្ស័យក្នុងការគាំទ្រដល់ព្រហ្មទណ្ឌ
2563	in due time	en temps utile	ចំពេលវេលា
2564	in fact	en fait; de facto	តាមអង្គហេតុ
2565	in fact; in substantive law	matériel; substantiel	កាលពិត, ជាក់ស្តែង, ច្បាប់ដែលមានសារៈសំខាន់

2566	in favour of ; for the benefit of	au profit de qqn	ជាប្រយោជន៍ដល់
2567	in force	en vigueur	កំពុងអនុវត្ត ឬមិនទាន់ឈប់ប្រើ
2568	in good time	en temps voulu	ត្រូវពេលវេលា ចំពេលវេលា
2569	In kind	En nature	ជាវត្ថុ, ប្រភេទដូចគ្នា
2570	In personam		បណ្តឹងផ្ទាល់លើមនុស្ស
2571	In rem		បណ្តឹងពីវត្ថុ
2572	in respect of	concernant; relatif	ទាក់ទងនឹង
2573	inadmissibility	irrégulier ; irrecevable	ភាពមិនអាចទទួលយកបាន
2574	inadmissible	inadmissible	ដែលមិនអាចទទួលយកបាន
2575	inadvertent	par inadvertance; involontaire	ធ្វេសប្រហែស
2576	inadvertent negligence	négligence (f) inconsciente	ការធ្វេសប្រហែស ដោយមិនយកចិត្តទុកដាក់
2577	inadvertent; inattentive, careless	négligent; par inadvertance	ដែលធ្វេសប្រហែស
2578	inalienability	inaliénabilité (f)	ភាពមិនអាចដកហូតបាន
2579	inalienable	inaliénable	ដែលមិនអាចដកហូតបាន
2580	Inalienable rights	Droits inaliénables	សិទ្ធិមិនអាចដកហូតឬផ្ទេរបាន
2581	inappropriate	insusceptible	មិនសមស្រប មិនត្រឹមត្រូវ
2582	incapable to contract	incapable	អសមត្ថភាពក្នុងការធ្វើកិច្ចសន្យា
2583	incapacity; inability to perform	impossibilité (f) d'exécution	អសមត្ថភាព អសមត្ថភាពក្នុងការងារ
2584	incarceration; imprisonment	emprisonnement (m) ; détention (f)	ការដាក់គុក
2585	Incendiary	Incendiaire	អ្នកបង្កើតអគ្គិភ័យ
2586	Incendiary	Incendiaire	វត្ថុនាំអាទិភ្លើង
2587	incertainty	incertitude (f)	ភាពមិនប្រាកដប្រជា
2588	incest	inceste (m)	ទាស់មុខស្នង់
2589	Inchoate crimes	Crime non parfait	បទល្មើសព្រហ្មទណ្ឌមិនបានសម្រេច
2590	Inchoate dower		ដីកេរ្តិ៍ត្រូវទទួលពីប្តី
2591	Inchoate instrument		សិខិតុបករណ៍មិនពេញលេញ
2592	Incidental	Accessoire	បន្ទាប់បន្សំ

2593	Incidental damages	Dommages intérêts accessoires	ជំងឺចិត្តបន្ទាប់បន្សំ
2594	incidental provisions	disposition (f) annexe / accessoire	បទប្បញ្ញត្តិបន្ថែម
2595 #	incite (to)	inciter qqn à faire qqc; provoquer	ផ្សំគំនិត
2596	Incitement	Incitation	ការបង្កហេតុអុចអាស
2597	included ; inclusive	y compris	រួមមាន, រួមបញ្ចូលទាំង
2598	income tax	impôt (m) sur le revenu	ពន្ធលើប្រាក់ចំណូល
2599	Incompatibility	Incompatibilité	វិសមត្ថភាព
2600	Incompetence	Incompetence	អសមត្ថភាព
2601	incompetent	incompétent	អសមត្ថភាព
2602	Incompetent evidence	Preuve irrecevable	ភស្តុតាងគ្មានសមត្ថកិច្ច
2603	inconsconability	immoral; contraire aux bonnes mœurs	អសីលធម៌, ខុសប្រពៃណីទំនៀមទំលាប់
2604	inconsistency	incohérence (f)	ភាពមិនសមហេតុសមផល
2605	incorporate (to); comprise (t); embody (to); encompass (to)	comprendre	រួមបញ្ចូល
2606	Incorporate by reference	Incorporer par référence	បញ្ចូលជាផ្នែកមួយដោយគ្រាន់តែ យោង
2607	incorporated	enregistré	ដែលរួមបញ្ចូលគ្នា
2608	incorporated society	société (f) constituée	ក្រុមហ៊ុនសាធិវកម្ម
2609	incorporation of the	dissolution de la société	ក្រុមហ៊ុនសហកម្មសិទ្ធិ
2610	Incorporeal	Incorporel	គ្មានរូប
2611	Incorporeal hereditament	Héritage incorporel	មតិកអរូប
2612	incriminate (to); accuse (to)	incriminer; accuser;	ចោទប្រកាន់
2613	incrimination	incrimination (f); accusation (f)	ការចោទប្រកាន់
2614	incrimination; accusation	incrimination (f); accusation (f)	ការចោទប្រកាន់
2615	Inculpatory		ពិរុទ្ធិយ, ដែលនាំអោយជាប់ពិរុទ្ធកម្ម
2616	incur (to)	subir	ទទួលរង
2617	indebtedness	endettement (m)	ភាពជាប់បំណុល
2618	indecenty; immorality	immoralité (f)	ភាពមិនសមរម្យ, អសីលធម៌
2619	indecent assault ;	contrainte (f) sexuelle	ការបង្ខំខាងផ្លូវភេទ

2620	sexual duress indefinite legal term	clause (f) légale générale ; terme (m) imprécis	ពាក្យច្បាប់មិនជាក់លាក់
2621	indefinite; indeterminate	indéterminé	គ្មានកំណត់
2622	indemnification	indemnisation (f)	ការសងសំណង
2623	indemnification	réparation (f)	ការជួសជុលសំណងខូចខាត
2624	indemnification for an unforeseen event	indemnité (f) de l' imprévision	ករណីមិនបានគ្រោងទុកជាមុន ការសង សំណងសម្រាប់ករណីមិនបានគ្រោងទុក- ជាមុន
2625	indemnification; compensation for damage	réparation (f)	ការជួសជុលសំណង
2626	Indemnify	Indemnister	ជួសជុលសាហ៊ុយ, ជួសជុលការ- ខូចខាត
2627	Indemnity	Indemnité	កាតព្វកិច្ចត្រូវសង
2628	Indemnity	Compensation	សំណង
2629	indemnity for expropriation; compensation for expropriation for expropriated property	indemnité (f) d'expropriation	កាតព្វកិច្ចត្រូវសងដោយរឹបអូសទ្រព្យសម្បត្តិ
2630	independence judicial ~	indépendance (f) indépendance (f) de la magistrature	ឯករាជ្យ, ឯករាជ្យភាពរបស់តុលាការ
2631	Independent candidate	Candidat indépendant	បេក្ខជនឯករាជ
2632	independent member of parliament	indépendant (m); non- inscrit (m)	សមាជិកសភាដែលឯករាជ្យមិន ចូលបក្សខាងណា
2633	Indeterminate sentence	Peine de prison de durée indéterminée	ទោសគុកដែលគ្មានពេលជាក់លាក់
2634	indication	indice (m)	ការបង្ហាញ
2635	indict (to)	accuser	ចោទប្រកាន់
2636	indictment	accusation (f); incrimination (f)	ការចោទប្រកាន់
2637	indictment	acte (m) d'accusation	ការចោទប្រកាន់
2638	Indigent	Indigent	អ្នកខ្សត់ខ្សោយ
2639	Indignity	Indignité	ភាពអាម៉ាស់, ភាពថោកទាប
2640	indirect	indirect; médiat	ដោយប្រយោលឬមិនផ្ទាល់
2641 a	indirect agency	fonction (f) de prêt-nom	ការប្រគល់មុខតំណែងឱ្យមិនផ្ទាល់

2642	indirect perpetration	action (f) indirecte	ការសមគំនិតដោយប្រយោល
2643	Indirect suffrage	Suffrage indirect	ការបោះឆ្នោតដោយមិនចំពោះ
2644	indirect tax	impôt indirect	ដោយប្រយោល
2645	indirect vote	suffrage indirect	ការបោះឆ្នោតដោយប្រយោល
2646	indispensable	indispensable	ដែលចាំបាច់
2647	Indispensable evidence	Preuve indispensable	ភស្តុតាងមានមិនបាន ភស្តុតាងចាំបាច់
2648	Indispensable party	Partie indispensable	ភាគីមានមិនបាន, ភាគីចាំបាច់
2649	individual	individu (m); particulier (m)	បុគ្គល
2650	individual administrative decision	décision (f) administrative individuelle	សេចក្តីសម្រេចរដ្ឋបាលជាលក្ខណៈ បុគ្គល
2651	individual legal assets	biens (mpl) individuels	ទ្រព្យសម្បត្តិស្របច្បាប់របស់បុគ្គល
2652	individual right	droit (m) individuel	សិទ្ធិបុគ្គល
2653	individual; private person	particulier (m)	បុគ្គលឯកជន
2654	# individualisation	individualisation (f)	ការយកធ្វើជារបស់ខ្លួន
2655	Indivisibility	Indivisibilité	អវិភាគភាព
2656	indorsement; endorsement	endossement (m); endos (m)	ការសរសេរ ឬចារខ្នងលើឯកសារ សំខាន់, បង្ខំលេខ,
2657	induce (to)	provoquer; occasioner; causer	បបួល ឬដឹកនាំ, បញ្ចុះបញ្ចូល
2658	induce (to) an error	induire un erreur	នាំឱ្យមានកំហុស
2659	inducement	motivation (f); facteur (m) déterminant	ការជម្រុញ ឬបញ្ចុះបញ្ចូល
2660	inducement to breach of contract	incitation (f) à la rupture du contrat	ការញុះញង់ឱ្យបំពានកិច្ចសន្យា
2661	indulgence; leniency	indulgence (f); clémence (f)	ការមិនប្រកាន់ទោស
2662	inevitable	inévitabile	ដែលមិនអាចចៀសផុត
2663	Infamy	Infamie	ភាពទុរិស
2664	infanticide	infanticide (m)	ទារកឃាដកម្ម (ការសំលាប់កូន ក្មេង)
2665	infer (to)	inférer	ស្នើដោយប្រយោល, ទាញយកផលពី
2666	inference		វិចារណកិច្ច, សន្និដ្ឋាន ការបង្ហាត់, ការជ្រៀតជ្រែក, ការធ្វើអន្តរាគមន៍

2667	inference	inférence (f)	ការទាញយកលទ្ធផល
2668	inferior	inférieur,e	ក្រោម
2669	inflict (to) a penalty	prononcer une peine	ប្រកាសទោស
2670	influencing	immixtion (f) ; ingérence (f)	ការមានឥទ្ធិពលលើ
2671	informal		មិនផ្លូវការ, ក្រៅផ្លូវការ
2672	informal contract		កិច្ចសន្យាធម្មតា កិច្ចសន្យាក្រៅផ្លូវការ
2673	informal contract; simple contract		កិច្ចសន្យាក្រៅផ្លូវការ, កិច្ចសន្យាធម្មតា
2674	informed consent case; violation of the duty to inform	violation (f) de l'obligation d'instruire	បញ្ជាក់អំពីការយល់ព្រម, រំលោភទៅនឹងករណីកិច្ចក្នុងការ បញ្ជាក់
2675	infra; see below	voir plus bas	សូមមើលខាងក្រោម
2676	infraction; violation ; breach ; infringement	infraction (f); violation;	ការរំលោភ, ការបំពាន
2677	infringement	violation (f); infraction (f)	ការបំពានសិទ្ធិ
2678	infringement ; violation ; breach	atteinte (f) ; infraction (f) ; violation (f)	ការបំពាន , ការរំលោភ
2679	Ingress and egress	Droit d'entrée et de sortie	សិទ្ធិចេញចូល, ច្រកចេញចូល
2680	inhabitant ; resident	habitant (m)	អ្នកស្រុក
2681	inherent	inhérent	ដែលមានជាប់ជាមួយ
2682	Inherit	Hériter de	ស្នងមតិក, តមតិក
2683	inheritance	héritier (m)	ទាយាទ ឬអ្នកទទួលមតិក
2684	inheritance ; heritage; estate	héritage (m),succession (f)	ការទទួលមតិក, ការទទួល ផ្ទៃកម្ម- សិទ្ធិលើមតិកទាំងនោះ
2685	inheritor; successor; heir	héritier (m); successeur (m)	ទាយាទ ឬអ្នកទទួលមតិក
2686	initial impossibility	impossibilité (f) initiale	អសមត្ថភាពដំបូង
2687	initiate (to); introduce (to)	conduire	ដាក់ចូល, ផ្ដួចផ្ដើម
2688	initiative	initiative (f)	គំនិតផ្ដួចផ្ដើម
2689	injunction	référé (m)	អធិបញ្ជា
2690	injunction	injonction (f)	អធិបញ្ជា (បញ្ជារបស់ចៅក្រម
	preliminary ~; temporary ~ interim ~	mesure (f) provisoire	ឱ្យភាគីណាមួយធ្វើ ឬកុំឱ្យធ្វើមួយ), អធិបញ្ជាជាបឋម, អធិបញ្ជាជា បណ្តោះអាសន្ន, អធិបញ្ជាក្នុង

			ចន្លោះពេលណាមួយ.
2691	injunction	injonction (f)	អធិបញ្ជា
2692	injury	dommage (m); préjudice	ការខូចខាត
2693	injury	blessure (f); lésion (f) corporelle	របួសស្នាម
2694	injury	lésion (f) corporelle; blessure (f)	របួសស្នាម
2695	Injustice	injustice (f); iniquité (f)	អំពើអយុត្តិធម៌
2696	innocent	innocent	បរិសុទ្ធ មិនបានប្រព្រឹត្តល្មើស
2697	Innocent passage	Passage inoffensif	ការឆ្លងកាត់មិនបំពាន
2698	innominate contract; atypical contract	contrats (mpl) innominés	កិច្ចសន្យាមិនចំពោះ
2699	innovation	innovation (f)	ការកែលំអរ
2700	Innuendo		ន័យបញ្ជាក់បញ្ចេញ
2701	inquiry; investigation	instruction (f)	ការខូចខាត ឬការរងរបួស. ការស៊ើបអង្កេត
2702	inquisitorial proceedings	procédure (f) inquisitoire	នីតិវិធីអង្កេត
2703	inquisitorial system; inquisition maxim (applies in criminal and administrative law)	principe (m) de la procédure inquisitoriale	ប្រព័ន្ធស៊ើបអង្កេត ភាសិតស៊ើបអង្កេត
2704	Insanity	Aliénation mentale	វិបត្តិស្មារតី, ភាពវិកលចរិត
2705	Insider	Initié	អ្នកដឹងព័ត៌មានផ្ទៃក្នុង
2706	insider trading	opération (fpl) financières effectuées par des personnes disposant d'informations privilégiées (obtenues malhonnêtement)	រនុកក្នុង ឬខាងក្នុងនៃការធ្វើជំនួញ
2707	insolvency	insolvabilité (f)	អសាមភាព (ភាពគ្មានប្រាក់សង)
2708	insolvency	insolvabilité (f)	អសាមភាព
2709	inspection	inspection (f)	អធិការកិច្ច, ការត្រួតពិនិត្យ
2710	inspection of files	examen (m) du dossier; consultation (f) du dossier	ការត្រួតពិនិត្យរបាយការណ៍
2711	installation; plan	installation (f) établissement (m)	ការតំឡើង
2712	Installment	acompte (m)	ការសងប្រាក់បន្តិចម្តងៗ
2713	Installment contract	Contrat de crédit	កិច្ចសន្យាដែលត្រូវអនុវត្តជាវគ្គ

2714	installment purchase	achat (m) à crédit	ការទិញជំពាក់
2715	installment sale	vente (f) à crédit	
2716	instalment	fraction (f); tranche (f)	ប្រភាគ
2717	instance ; level of authority	instance (f); degré (m) ; ressort	បណ្តឹង, ក្រឹតនៃសមត្ថកិច្ច
2718	instant case; case at bar	espèce (m)	រឿងក្តី
2719	instant dismissal	renvoi (m)	ការដេញចោលដោយមានមូលហេតុសំខាន់
2720 #	instigate (to)	inciter qqn à faire qqc; provoquer	ផ្សំគំនិត
2721	instigation	provocation (f); incitation (f) ; instigation (f)	ការញុះញង់
2722	instigator; abettor	provocateur (m)	អ្នកបង្កហេតុ
2723	institutional guarantee	garantie (f) institutionnelle	ស្ថាប័នធានារ៉ាប់រង
2724	institutional guarantee		ការធានារបស់ស្ថាប័ន
2725	intrinsic value; tangible value	valeur (f) intrinsèque	
2726	instruct (to)	instruire; renseigner	បង្ហាត់, បញ្ជា
2727	instructed	être chargé de qch	ទទួលបន្ទុកអ្វីមួយ
2728	instruction	instruction (f) directive (f)	សេចក្តីណែនាំ
2729	instruction (without payment)	mandat (m); procuration (f)	អាណត្តិ សិទ្ធិប្រទាន
2730	instructions about a person's right to appeal	indication (f) des voies de recours	ការបង្ហាត់បង្ហាញនូវមធ្យោបាយក្នុងការប្តឹងផ្តល់
2731	Instrument	Instrument	សិខិតុបករណ៍
2732	Insufficient evidence		ភស្តុតាងមិនគ្រប់គ្រាន់
2733	insufficient performance; faulty performance	exécution (f) défectueuse; mauvaise exécution	ការប្រតិបត្តិដោយមានឆន្ទៈមិនល្អ
2734	insult	injure (f); outrage (m)	ការបរិហារកេរ្តិ៍ ការធ្វើឱ្យអាម៉ាសមុខ
2735	Insurable	Assurable	ដែលគួរតែធានា, ដែលសមនឹងធានា
2736	Insurable interest	Intérêt assurable	សិទ្ធិអាចទទួលបានប្រាក់ធានារ៉ាប់រង
2737	insurance company; insurer; assurer	compagnie (f) d'assurance; assureur (m)	ក្រុមហ៊ុនធានារ៉ាប់រង, ធានា
2738	insured; person insured	assuré (m)	ដែលមានការធានារ៉ាប់រង អ្នកមានការធានារ៉ាប់រង

2739	intangible	incorporel	ដែលមិនអាចប៉ះពាល់បាន
2740	integrity; intactness	intégrité (f)	សេចក្តីសុចរិត, ភាពគ្មានខូចខាត
2741	intellectual property	propriété (f) intellectuelle	កម្មសិទ្ធិបញ្ញា
2742	intend to enrich oneself	intention (f) d'enrichissement ; intention (f) de s'enrichir	ព្យាយាម គោលបំណងធ្វើឱ្យមានបាន
2743	intent to be legally bound	intention d'enter dans une obligation légale	ការយល់ព្រមទទួលយកកាតព្វកិច្ច ដែលច្បាប់កំណត់ឱ្យ
2744	Intent to contract	Intention de contracter	ចេតនាធ្វើកិច្ចសន្យា
2745	intent; intention	dol (m); intention (f)	គោលបំណង
2746	intention ~ to be bound ~ of the parties	intention (f) ~ de contracter ~ des parties	ឆន្ទៈ, បំណង
2747	intention to act legally	intention (f) de produire des effets juridiques	ចេតនាក្នុងការប្រតិបត្តិដោយស្រប ច្បាប់
2748	intention to cause harm	intention (f) de nuire	ចេតនាបង្កអន្តរាយ
2749	intention to possess; intention of possessing	volonté (f) de posséder	បំណងចង់បានកម្មសិទ្ធិ បំណងចង់បានកម្មសិទ្ធិ
2750	intention; intent	intention (f); dol (m)	គោលបំណង
2751	intentional	intentionnel	ដោយចេតនា ដោយបំណង
2752	Intentional crime	infraction (f) de commission intentionnelle	ការប្រព្រឹត្តបទល្មើសដោយចេតនា
2753	intentionally; deliberately	à dessein	ដោយចេតនា ដោយមានបំណង
2754	Interdiction	Interdiction	គំហាត់
2755	Interest	intérêt (m)	ផលប្រយោជន៍
2756	Interest due to reliance on trustworthiness	Indemnité (f) pour les frais engagés en vue de la conclusion d'un contrat	ផលប្រយោជន៍អាស្រ័យលើការ ទុកចិត្ត
2757	interest for late payment; default interest	intérêts (mpl) moratoires; intérêts de retard	ការប្រាក់សំរាប់ការបង់ប្រាក់ មិនទាន់ពេលកំណត់
2758	interest in	intérêt (m) (à)	មានផលប្រយោជន៍ក្នុង
2759	interest rate	taux (m) d'intérêt	អត្រាការប្រាក់
2760	interference	atteinte (f)	ការរំខាន, ជ្រៀតជ្រែក
2761	interference equivalence to expropriation	quasi-expropriation (f); empiètement (m) équivalent à une expropriation	ឧបសគ្គរូបិករណ៍

2762	interference; infringement; intervention	emprise (f); empiétement (m)	អន្តរាគម, ការជ្រៀតជ្រែក
2763	interim judgment	jugement (m) interlocutoire	ការវិនិច្ឆ័យបណ្តោះអាសន្ន
2764	Interlocutory judgment	Jugement avant dire droit	សាលក្រមរបៀប
2765	Interlocutory question	Question préjudicielle	បញ្ហាបន្ទាន់បង្ខំ
2766	Intermediate goods	Marchandises semi-finies	ទំនិញពាក់កណ្តាលសម្រេច
2767	internal administrative regulations	prescriptions (f) administratives; mesures (fpl) d'ordre intérieure	បទប្បញ្ញត្តិរដ្ឋបាលផ្ទៃក្នុង
2768	internal measures	mesure (f) d'ordre intérieur	វិធានការណ៍ខាងក្នុង
2769	internal relationship; relation inter se	rapports (mpl) internes; sur le plan interne	ទំនាក់ទំនងផ្ទៃក្នុងខាងក្នុង
2770	internal rules of procedure	règlement (m) interne	វិធានខាងក្នុងនៃនីតិវិធី
2771	Internal waters	Eaux intérieures	សមុទ្រផ្ទៃក្នុង
2772	international affairs	affaires (fpl) internationales; affaires étrangères	កិច្ចការអន្តរជាតិ
2773	international commitment	engagement (m) international	ការសន្យាជាអន្តរជាតិ
2774	International Court of Justice	Cour Internationale de Justice	តុលាការយុត្តិធម៌អន្តរជាតិ
2775	International Court of Justice (ICJ)	Cour (f) Internationale de Justice (CIJ)	តុលាការយអន្តរជាតិ
2776	International Criminal Court	Cour Pénale Internationale	តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
2777	International Criminal Law	Droit pénal international	ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ
2778	International law	Droit international	ច្បាប់អន្តរជាតិ
2779	International legal personality	Personnalité internationale	នីតិបុគ្គលអន្តរជាតិ
2780	international organization	organisation (f) internationale	អង្គការអន្តរជាតិ
2781	international treaty	traité (m) international	សន្ធិសញ្ញាអន្តរជាតិ
2782	Internationally recognized worker rights		សិទ្ធិកម្មករដែលទទួលស្គាល់ជាអន្តរជាតិ
2783	Interpleader		បណ្តឹងទាមទារធ្វើជាម្ចាស់កម្មសិទ្ធិ
2784	interpret (to)	interpreter	បកស្រាយ (ច្បាប់)
2785	interpretation rules of ~	interprétation (f)	ការបកស្រាយ

	construction falling in with the will of the parties	~ d'après l'intention des parties	វិធាននៃការបកស្រាយ ការបកស្រាយផ្អែកលើឆន្ទៈរបស់ភាគី
2786	interpretation of the law so as to conform with the constitution	interprétation (f) conforme à la constitution	ការបកស្រាយច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញ
2787	interrogation; questioning	audition (f); interrogatoire (m)	ការសួរចម្លើយ
2788	interrogative system	caractère (m) inquisitoire	ប្រព័ន្ធសួរចម្លើយ
2789	Interrogatory	Questions écrites échangées entre les parties	សំណួរ
2790	interruption	interruption (f); dérangement (m)	ការផ្អាក, ការរំខាន
2791	interruption of the running of the period of limitation	interruption (f) de la prescription	ការផ្អាកអាជ្ញាយុកាល
2792	interstate agreement	traité (m) international	សន្ធិសញ្ញា សន្ធិសញ្ញាអន្តរជាតិ
2793	interstate commerce	commerce (m)	ពាណិជ្ជកម្មអន្តររដ្ឋ
2794	inter-state ; international	interétatique; international	អន្តររដ្ឋ, អន្តរជាតិ
2795	intervening cause	cause (f) concomitante	ហេតុផលសហវត្ថុ (ជាហេតុផលដែលបានបង្កគ្រោះថ្នាក់បន្ថែមទៀត លើហេតុផលមុន)
2796	intervention administration; executive administration affecting the individual	administration (f) restrictive; administration (f) ayant pour fonction l'ordonnancement juridique	រដ្ឋបាលអន្តរាគមន៍ ចំណាត់ការរដ្ឋបាលដែលប៉ះពាល់ដល់ បុគ្គល
2797	intervention; interference	intervention (f)	ការធ្វើអន្តរាគមន៍, ការជ្រៀតជ្រែក
2798	intestate	intestat	មិនបានទុកបណ្តាំ
2799	intestate succession; legal succession	succession (f) légale	អមតកសាសន៍ (ការទទួលមរតកដោយគ្មានបណ្តាំ) ការទទួលមរតកស្របច្បាប់
2800	intimidate (to)	intimider	បំភិតបំភ័យ
2801	Intoxication	Ivresse, état d'ébriété	ការស្រវឹង, ការពុល
2802	intrinsic	intrinsèque	សង្ឃតិករ (តំលៃខាងក្នុងរបស់មនុស្ស/វត្ថុ)

2803	introduce a bill in parliament; submit (to) a bill to Parliament	déposer un projet / une proposition sur le bureau d'une assemblée	ដាក់អត្ថបទព្រាងច្បាប់ឱ្យសភាអនុម័ត
2804	invalid ; ineffective	invalide ; inopérant	អសុពលភាព គ្មានប្រសិទ្ធិភាព
2805	invalidate (to)	invalider	ធ្វើទុព្វពលកម្ម ឬប្រកាសថា ទុព្វពល (ឥតបានការ) . ធ្វើឱ្យទៅជាមោឃៈ
2806	invalidation; annulment	invalidation (f)	អសុពលកម្ម
2807	Invalidity	invalidité (f); nullité (f)	អសុពលភាព
2808	Invasion of privacy	Violation de la vie privée	ការរំលោភលើសិទ្ធិឯកជន
2809	investigate (to)	enquêter; instruire; examiner	ពិនិត្យពិច័យ, អង្កេត, ពិនិត្យ
2810	investigation; inquiry	instruction (f)	ការស៊ើបអង្កេត, ការស៊ើបសួរ
2811	investigative judge; summary judge (use in USA)	juge (m) d'instruction	ចៅក្រមស៊ើបអង្កេត
2812	Investigative request	Réquisitoire introductif	ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
2813	Investment group		ក្រុមវិនិយោគ
2814	investment/ participation in a	participation (f) à une société	ក្រុមហ៊ុនសាជីវកម្មការវិនិយោគ ឬការចូលរួម ក្នុងក្រុមហ៊ុនសាជីវកម្ម
2815	Inviolable	Inviolable	ដែលមិនអាចរំលោភបាន
2816	invitation to make an offer; offer to negotiate; offer to receive offers	invitation (f) à présenter des offres	ការអញ្ជើញឱ្យមកដេញថ្លៃ ឱ្យមកធ្វើការពិភាក្សាលើការដេញថ្លៃ ឱ្យមកទទួលយកការដេញថ្លៃ
2817	invitation to tender; call for tenders	appel (m) d'offre; marché (m) par adjudication	ការអញ្ជើញចូលរួមដេញថ្លៃ
2818	invocation ; resort (to courts of law)	saisine (f)	តាហបញ្ជា (សិទ្ធិទទួលយកភ្លាមៗនូវ ទ្រព្យអ្នកស្លាប់ ដោយមិនចាំបាច់មាន សាលក្រមអនុញ្ញាត)
2819	Involuntary manslaughter	Homicide involontaire	មនុស្សឃាតដោយអចេតនា
2820	Involuntary proceedings	Procédure de faillite involontaire	នីតិវិធីដោយបង្ខំ
2821	involuntary servitude; slavery	esclavage (m)	សេរីភាពដោយបង្ខំ, ទាសភាព
2822	involuntary withdrawal	interruption (f) involontaire de l'exécution	ការដកខ្លួនចេញដោយបង្ខំ

2823	irrebuttable ~ presumption	incontestable; indubitable; indéniable ; irréfutable présomption (f) irréfutable	ដែលមិនអាចបដិសេធបាន សច្ចៈណាដែលមិនអាចបដិសេធបាន
2824	irregularity	irrégularité (f)	ភាពមិនប្រក្រតី
2825	irremovability	inamovibilité (f)	ភាពមិនអាចបំបាត់បាន
2826	irremovability	inamovibilité (f)	ភាពមិនអាចដកហូតបាន
2827	Irreparable injury	Préjudice irréparable	ព្យសនកម្មមិនអាចជួសជុលបាន
2828	Irresistible impulse	Impulsion irrésistible	ពលរេកពុំអាចទប់បាន (កំលាំងជំរុញចិត្ត មិនអាចទប់បាន)
2829	irrevocable	irrévocable	ដែលមិនអាចដកហូតឬបដិសេធវិញបាន
2830	Irrevocable letter of credit	Lettre de crédit irrévocable	លិខិតឥណទានដែលមិនអាចដកបាន
2831	Issuance of patent	Delivrance d'un brever d'invention	ការចេញប្រកាសនីយបត្រតក្កកម្ម
2832	issuance ; delivery	délivrance (f)	ការចេញ (លិខិត) . ការបញ្ជូនឬប្រគល់ ទំនិញ/វត្ថុអ្វីមួយ ដែលគេបានទិញដល់ ទីកន្លែង
2833	issue (to)	émettre	ចេញផ្សព្វផ្សាយ
2834	issue (to)	édicter	ចេញ (ព្រះរាជក្រឹត អនុក្រឹត ប្រកាស)
2835	issue of an administrative act	émission d'un acte administratif	ការចេញនូវលិខិតរដ្ឋបាល
2836	issue of currency	émission (f) de la monnaie	ការចេញផ្សាយឱ្យប្រើប្រាស់រូបិយវត្ថុ
2837	issue of fact	question (f) de fait; question (f) de fond	បញ្ហាអង្គហេតុ
2838	issue of law	question (f) juridique ; questeion (f) de droit	បញ្ហាអង្គច្បាប់
2839	Jeopardy	Risque de répondre en justice	ការប្រឈមមុខនឹងការកាត់ទោស
2840	jeopardy	risque (m) théorie (f) des risques	ទ្រឹស្តីនៃការប្រថុយប្រថាន
2841	jobless person	chômeur (m)	អ្នកអត់ការងារធ្វើ
2842	Joinder	Réunion	ការរួមគ្នា, ការប្រសព្វគ្នា
2843	joinder of causes of action	jonction (f) des demandes ; jonction (f) des causes	មូលហេតុរួមគ្នានៃបណ្តឹង
2844	Joinder of issue		ចំណុចអង្គហេតុដែលផ្ទុយគ្នា
2845	joinder of parties	requête (f) conjointe	បណ្តឹងរួមគ្នា
2846	joint	commun ; en commun	ការរួមរួបគ្នា

2847	joint administration; participation in the management	cogestion (f)	សហគ្រប់គ្រងឬការគ្រប់គ្រងរួមគ្នា
2848	joint agency	représentation (f) conjointe; représentation collective	ភ្នាក់ងាររួមគ្នា
2849	Joint and several	Conjoint et solidaire	រួមគ្នាផងនិងម្នាក់ៗផង
2850	joint commission; complicity	complicité (f)	ការផ្សំគំនិតគ្នា (ការចូលដៃក្នុងបទល្មើស)
2851	joint community; joint title	indivision (f)	សហគមន៍រួមគ្នា, កម្មសិទ្ធិរួមគ្នា
2852	joint creditor	créancier (m) solidaire	ឥណទាយកររួម (ម្ចាស់ បំណុលរួមគ្នា)
2853	joint debt	dette (f) solidaire	បំណុលរួម
2854	joint liability	responsabilité (f) collective	ការទទួលខុសត្រូវរួមគ្នា
2855	joint ownership	co-propriété (f)	សហកម្មសិទ្ធិ (កម្មសិទ្ធិរួមគ្នា)
2856	Joint party	Partie joint	គូក្តីរណប
2857	joint perpetrator	complice (m); accessoire (m)	អ្នកសមគំនិតអ្នកឃ្លុបឃិត)
2858	joint property; joint assets	propriété (f) en main commune	ទ្រព្យរួមគ្នា
2859	joint session; joint sitting; joint meeting	séance (f) commune	សម័យប្រជុំរួម, ការប្រជុំរួម
2860	Joint tenancy	Location indivise, propriété indivise	អវិភាគភាព, ការកាន់កាប់រួម
2861	joint tortfeasors	codébiteur (m) solidaire	អ្នកដែលបង្កព្យសនកម្មរួមគ្នា
2862	Joint venture	Coentreprise, associaiton en participation	ក្រុមហ៊ុនចម្រុះ (ការរកស៊ីរួមគ្នា)
2863	joint-stock company	société (f) par actions; société (f) anonyme (S.A.)	ក្រុមហ៊ុនមហាជនទទួលខុសត្រូវមាន កម្រិត
2864	joint-stock company; public limited company	société (f) anonyme (S.A.) ; société (f) par actions	ក្រុមហ៊ុនអនាមិក
2865	joke; transaction entered into as a joke	acte (m) juridique resposant sur des déclarations de volonté faites par plaisanterie	ការលេងសើចតាមរយៈការធ្វើ លិខិតតតិយុត្តិ
2866	Journalist's privilege		ឯកសិទ្ធិអ្នកកាសែត
2867	judg(e)ment ~ on the merits declaration of a new legal status declaratory ~ default ~	jugement (m) ~ de fond ~ constitutif ~ déclaratif ~ par défaut	សាលក្រម សាលក្រមតាមមូលកភាព ការប្រកាសលក្ខន្តិកៈច្បាស់ថ្មី សាលក្រមស្រាយបំភ្លឺ សាលក្រមកំបាំងមុខ

2868	judge	juge (m) ; magistrat (m)	ចៅក្រម
2869	judge (to)	juger	វិនិច្ឆ័យ
2870	judge (to); adjudicate (to)	statuer	កាត់សេចក្តី . វិនិច្ឆ័យ
2871	Judge-made law	Jurisprudence	ច្បាប់បង្កើតដោយតុលាការ. យុត្តិសាស្ត្រ
2872	judgement in one's favour; judgement for the plaintiff	gain (m) de cause	សាលក្រមដែលដើមបណ្តឹងឈ្នះ
2873	judgeship	magistrature (f) assise	អង្គចៅក្រមអង្គុយ
2874	judgment altering a legal relationship	jugement (m) constitutif de droit(s)	ការកាត់សេចក្តីក្នុងការជ្រើសរើសនូវទំនាក់ទំនងស្របច្បាប់
2875	Judgment by default	Jugement par défaut	សាលក្រមកំបាំងមុខ
2876	Judgment creditor		ឥណទាយកនៃសាលក្រមបំណុល
2877	Judgment debtor		ឥណទាយិករនៃសាលក្រមបំណុល
2878	judgment enforcement;	exécution (f) du jugement	ការអនុវត្តសាលក្រម
2879	judgment execution		
2879	judgment in absentia	jugement (m) par défaut	សាលក្រមកំបាំងមុខ
2880	Judgment in rem		សាលក្រមលើវត្ថុ
2881	judgment of the people	jugement (m) du peuple	ការវិនិច្ឆ័យលើមនុស្ស
	rely (to) on the ~	recourir au ~	អាស្រ័យលើការវិនិច្ឆ័យ
2882	Judgment on the merits	Jugement au fond	សាលក្រមដល់អង្គសេចក្តី
2883	Judgment part	Jugement proprement dit	ផ្នែកសាលក្រមសុទ្ធសាធ
2884	judicature	justice (f) ; organisation (f) du pouvoir judiciaire	អង្គតុលាការ
2885	judicial	judiciaire; juridique	នៃយុត្តិធម៌. គតិយុត្តិ
2886	judicial authority		សមត្ថកិច្ចយុត្តាធិការ
2887	judicial basic right	droit (m) fondamentale judiciaire	សិទ្ធិមូលដ្ឋានរបស់តុលាការ
2888	judicial discretion	pouvoir d'appréciation du juge	អំណាចឆន្ទានុសិទ្ធិតុលាការ/ចៅក្រម
2889	judicial district	circonscription (f) judiciaire; arrondissement (m)	ដែនសមត្ថកិច្ចយុត្តាធិការ
2890	judicial hearing	judiciaire	
		débat (m)	សវនាការតុលាការ
2891	judicial independence	indépendance (f) de la magistrature	ឯករាជ្យភាពនៃអង្គតុលាការ

2892	judicial law-making	droit (m) jurisprudentiel	ច្បាប់ដែលចេញពីយុត្តិសាស្ត្រ
2893	Judicial liquidation	Liquidation judiciaire	ការជម្រះបញ្ជីតាមផ្លូវតុលាការ
2894	Judicial notice		សច្ចៈស្បៀងតុលាការ ការយល់ដឹងរបស់តុលាការ
2895	judicial opinion	décision (f) de justice	សេចក្តីសម្រេចរបស់តុលាការ
2896	judicial precedent	antécédent (m)	ការកាត់ក្តីដោយផ្អែកលើករណីពីមុនៗមក
2897	judicial review of the constitutionality of laws; test of constitutionality	contrôle (m) de la constitutionnalité des normes / des lois	ការត្រួតពិនិត្យធម្មនុញ្ញភាពនៃបទដ្ឋានឬច្បាប់ធ្វើឡើងដោយតុលាការ
2898	judicial sale; compulsory sale by auction	vente (f) aux enchères	ការដាក់លក់ឡាយឡុងដោយបង្ខំរបស់តុលាការ
2899	judicial; by the court	juridictionnel	នៃតុលាការ, តាមផ្លូវតុលាការ
2900	judicially enforceable instrument (e.g. entitling judgment)	titre (m) d'exécution	លិខិតតូបករណ៍ដែលអាចអនុវត្តបានតាមផ្លូវតុលាការ
2901	judiciary ; judicial power	pouvoir (m) juridictionnel; pouvoir (m) judiciaire	អំណាចតុលាការ
2902	Jump bail	Se soustraire à la justice	គេចពីកិច្ចធានាក្រៅឃុំ ល្មើសកិច្ចធានាក្រៅឃុំ
2903	Juridical	Juridique	គតិយុត្តិ
2904	jurisdiction	jurisdiction (f)	យុត្តាធិការ (ដែនសមត្ថកិច្ចរបស់តុលាការ)
2905	jurisdiction	autorité (f) judiciaire	អំណាចតុលាការ
2906	jurisdiction	jurisdiction (f); compétence (f)	ដែនសមត្ថកិច្ច
	exclusive ~	compétence exclusive	ដែនសមត្ថកិច្ចផ្តាច់មុខ
	general ~	plénitude (f) de ~	ដែនសមត្ថកិច្ចទូទៅ
	limited ~	~ limitée	ដែនសមត្ថកិច្ចមានកំណត់
	personal ~	~ personnelle	ដែនសមត្ថកិច្ចផ្ទាល់ខ្លួន
	subject matter ~	~ d'attribution	ដែនសមត្ថកិច្ចតាមកម្មវត្ថុ
2907	Jurisdictional amount		តម្លៃក្តី
2908	jurisdictional conflict	conflit (m) d'attribution	ជម្លោះសមត្ថកិច្ចតុលាការ
2909	Jurisdictional facts		លក្ខខណ្ឌតម្រូវនៃសមត្ថកិច្ចតុលាការ
2910	jurisprudence	jurisprudence (f)	យុត្តិសាស្ត្រ

2911	jurisprudence; legal science	science (f) du droit	វិទ្យាសាស្ត្រខាងច្បាប់
2912	Juristic		នៃគតិយុត្តិ
2913	juristic person of public law	personne (f) morale de droit public	នីតិបុគ្គលនៃនីតិសាធារណៈ
2914	juristic person; legal entity	personne (f) morale	នីតិបុគ្គល
2915	Juristic status	Statut juridique	ឋានៈគតិយុត្តិ
2916	Juror	Juré	សមាជិកគណៈវិនិច្ឆ័យ
2917	Jury	Jury	គណៈវិនិច្ឆ័យ
2918	Jury list	List des jurés	បញ្ជីគណៈវិនិច្ឆ័យ
2919	Jury tampering		ការស្លុកប៉ាន់គណៈវិនិច្ឆ័យ
2920	Jury trial		ការជំនុំជម្រះដោយមានគណៈវិនិច្ឆ័យ
2921	Jus sanguinis	Droit de sang	សិទ្ធិបានសញ្ជាតិដោយសារចំណង លោហិត
2922	Jus soli	Droit du sol	សិទ្ធិបានសញ្ជាតិដោយសារទីកំណើត
2923	Just compensation	Compensation équitable	សំណងទូទាត់ប្រកបដោយយុត្តិធម៌
2924	justice	justice (f)	យុត្តិធម៌, តុលាការ
2925	justice	juge (m) d'une instance supérieure	ចៅក្រមនៅសាលាជម្រះក្តីជាន់ខ្ពស់
2926	justice department; ministry of justice	ministère (m) de la justice	ក្រសួងយុត្តិធម៌
2927	justice of the peace		តុលាការកាត់ក្តីរឿងស្រាលៗ
2928	Justiciable	Justiciable	ដែលអាចដោះស្រាយតាមផ្លូវច្បាប់បាន
2929	justiciable	justiciable	ប្រធានបទនៃការជំនុំជម្រះនៅក្នុង តុលាការវិនិច្ឆ័យ
2930	justiciable; triable	justiciable	ដែលអាចវិនិច្ឆ័យ, អាចជំនុំជម្រះ
2931	Justifiable homicide	Homicide justifiable	យុត្តិយ័មនុស្សឃាត មនុស្សឃាតដែលអាចរួចពីទោស
2932	justifiable reliance	confiance (f) justifiée ; confiance légitime	ជំនឿទុកចិត្តលើភាពដែលមានយុត្តិធម៌
2933	justification; legal justification	cause (f) justificative	ការធ្វើយុត្តិកម្ម
2934	justified	fondé	ដោយមានហេតុផលផ្លូវច្បាប់
2935	justifying state of necessity	état (m) de nécessité justificatif	ការសំអាងលើស្ថានភាពចាំបាច់
2936	juvenile	jeune (m); mineur (m)	នៃយុវភាព, នៃភាពក្មេង

2937	juvenile court	tribunal (m) des mineurs	តុលាការអនីតិជន
2938	kidnapping ~ for ransom	rapt (m) ~ avec demande de rançon	ការចាប់ជីវិតមនុស្ស ការចាប់ជីវិតយកប្រាក់លោះ
2939	kingdom	royaume (m)	ព្រះរាជាណាចក្រ
2940	know how	savoir faire (m)	ចំណេះធ្វើ, ដឹងថាធ្វើយ៉ាងម៉េច
2941	Knowingly	Sciemment	ដោយចេតនា
2942	knowledge; notice; information	connaissance (f)	ចំណេះដឹង, ព័ត៌មាន
2943	labor court	tribunal (m) du travail	តុលាការការងារ
2944	labor law	droit (m) du travail	ច្បាប់ការងារ
2945	labor struggle	conflit (m) collectif du travail	វិវាទការងារ
2946	Laborer	Ouvrier	កម្មករ
2947	labour law	droit (m) des rapports particuliers du travail	ច្បាប់ការងារ
2948	labour union	syndicat (m)	សហជីពកម្មករ
2949	labourer	ouvrier (m)	កម្មករ
2950	labour-management- relations ; labour relations at the workplace	rapports (mpl) collectifs du travail ; organisation (f) sociale de l'entreprise	ទំនាក់ទំនងរវាងកម្មករ និងនិយោជក ទំនាក់ទំនងការងារ
2951	Laches	Délai immotivé à faire valoir un droit	ការពន្យារពេលអហេតុ
2952	lack of agreement ; failure to agree	vices (mpl) du consentement	វិការៈក្នុងកិច្ចព្រមព្រៀង
2953	lack; absence	défaut (m)	កង្វះខាត, អវត្តមាន
2954	Laissez faire		
2955	land charge	charge (f) foncière; charge réelle	បន្ទុកដីធ្លី
2956	land charge serving as collateral; cautionary land charge	dette(f) foncière en vue de garantir une créance	បន្ទុកដីធ្លីដែលប្រើជាវត្ថុធានា
2957	land charge ; mortgage	dette (f) foncière	បន្ទុកដីធ្លី, អ៊ីបូតែក
2958	land easement	servitude (f) foncière; servitude réelle	សេវភាព សិទ្ធិប្រើប្រាស់ដីគេ (សេវភាព ដែលដាក់ បន្ទុក សេវចលនវត្ថុ មួយ ” ហៅថាដី បំរើ ” សម្រាប់ឱ្យដីជារបស់ ម្ចាស់ម្នាក់ទៀតប្រើប្រាស់ជា ប្រយោជន៍ ”

2959	land register; register of real properties	registre (m) foncier; cadastre (m)	ការចុះបញ្ជីដីធ្លី, ការចុះបញ្ជីអចលនវត្ថុ
2960	land tenure; commercial lease	régime (m) foncier	របបដីធ្លី
2961	landlord ; lessor ; letter	bailleur (m); loueur (m)	ភតិបតី, ម្ចាស់ផ្ទះជួល/ម្ចាស់ដីជួល
2962	landlord's lien	droit (m) de gage du bailleur; privilège (m) du bailleur	សិទ្ធិរបស់ម្ចាស់ផ្ទះជួល
2963	landmark decision	arrêt (m) du principe, décision de principe	សេចក្តីសម្រេចដែលគេអាចយកមកធ្វើជាមូលដ្ឋានឬគោលការណ៍ទូទៅ
2964	lapse (to); expire (to); terminate (to)	périmier; expirer	ផុតកំណត់, អស់សុពលភាព, បញ្ចប់,
2965	larceny by extortion ; demanding with menaces	extorsion (f) avec brigandage	ការគំរាមយកប្រាក់
2966	Larceny	Vol	ការលួច
2967	large project; giant project	projet (m) en gros	គម្រោងកម្មវិធីដ៏ធំ
2968	law commission	commission (f) du droit	គណៈកម្មការច្បាប់
2969	law concerning foreigners	droit (m) des étrangers	ច្បាប់ជនបរទេស
2970	law having retroactive effect	loi (f) avec effet rétroactif	ច្បាប់ប្រតិសកម្ម
2971	law of delict	droit (m) de la responsabilité délictuelle	ច្បាប់ស្តីពីការទទួលខុសត្រូវបទល្មើស មជ្ឈឹម
2972	law of delict; tort law	droit (m) de délit	ច្បាប់កំហុសស៊ីវិល
2973	law of inheritance	droit (m) des successions	ច្បាប់មតិក
2974	law of matrimonial property / of matrimonial regimes	droit (m) des régimes matrimoniaux	ច្បាប់ស្តីពីរបបទ្រព្យអាពាហ៍ពិពាហ៍
2975	law of nations	droit (m) international public	នីតិអន្តរជាតិសាធារណៈ
2976	law of obligations	droit (m) des obligations	ច្បាប់ស្តីពីកាតព្វកិច្ច
2977	law of public streets	droit (m) des voies publiques	ច្បាប់ស្តីពីផ្លូវសាធារណៈ
2978	law of taxation	droit (m) fiscal	ច្បាប់ពន្ធដារ
2979	Law of the case		គោលការណ៍សម្រាប់រឿងក្តីមួយ
2980	law relating to bankruptcy	droit (m) des procédures collectives	ច្បាប់ស្តីពីការក្ស័យធន
2981	Law suit	poursuite civile	បណ្តឹង
2982	lawful	conforme à la loi	ស្របច្បាប់

2983	Lawful fruit	Fruit civil	ផលស៊ីវិល
2984	lawful judge; statutory judge	juge (m) compétent après les lois	ចៅក្រមស្របច្បាប់
2985	lawful purpose	but (m) législatif légitime	គោលបំណងស្របច្បាប់
2986	lawful; legal ; statutory	licite; légal; conforme à la loi	ដែលពេញច្បាប់, ដែលស្របច្បាប់
2987	lawful; rightful; legal	légitime; conforme à la loi; légal	ស្របច្បាប់ ដែលមានសិទ្ធិគ្រប់គ្រាន់
2988	lawfulness; legality	légitimité (f); légalité (f)	ភាពស្របច្បាប់, នីត្យានុកូលភាព
2989	lawmaking ; legislation	législation (f)	ការធ្វើច្បាប់, នីតិកម្ម
2990	lawsuit ; action	action (f) en justice	បណ្តឹង
2991	lawyer	avocat (m)	មេធាវី
2992	lay assessor	juge-asseesseur (m) non-professionnel	ចៅក្រមជំនួយគ្មានអាជីព
2993	lay judge	juge (m) non-professionnel	ចៅក្រមមិនមានអាជីព
2994	lay judge; non-professional judge	échevin (m); juge (m) non-professionnel	ចៅក្រមមិនមានអាជីព
2995	layperson	laïque (m)	ឧបាសក, មនុស្សធម្មតាគ្មានជំនាញ
2996	leadership; guidance; management	gestion (f)	ភាពជាអ្នកដឹកនាំ, ការដឹកនាំ ការគ្រប់គ្រង
2997	Leading question	Question tendancieuse	សំណួរឱ្យតំរុយ
2998	lease termination of lease	bail (m) résilier le ~	ភតិសន្យា កិច្ចសន្យាជួល ការបញ្ចប់ ភតិសន្យា
2999	lease	location (f); bail (m) immobilier	កិច្ចសន្យាជួលលំនៅដ្ឋាន, អចលនវត្ថុ
3000	lease	bail à loyer	កិច្ចព្រមព្រៀងភតិសន្យា
3001	lease	location (f)	កិច្ចសន្យាជួលអសង្ហារឹមវត្ថុ លំនៅឋាន
3002	lease; tenancy; hire (movables); rent	louage (m) de choses; bail (m) immobilier ; location (f) (d'un immeuble)	ការជួល (វត្ថុ អសង្ហារឹម លំនៅដ្ឋាន)
3003	Leasehold	Propriété louée à bail, tenure à bail	ការកាន់កាប់អចលនទ្រព្យ (តាមរយៈភតិសន្យា)
3004	leaving the scene after an accident; absconding after an accident	non-assistance (f) à personne en péril; délit (m) de fuite	ការគេចខ្លួនចេញពីកន្លែងកើតហេតុ
3005	legacy; bequest	dispositon (f) par testament; legs (m)	កេរ្តិ៍តំណែល
3006	legal	licite	ភាពស្របច្បាប់

3007	legal / juristic act	acte (m) juridique	លិខិតគតិយុត្តិ
3008	legal action against a neighbour	action (f) engagée par le voisin	បណ្តឹងចំពោះអ្នកជិតខាង
3009	legal adviser	conseil (m) juridique	ទីប្រឹក្សាខាងច្បាប់
3010	Legal age	Majorité	អាយុនីត្យានុកូល, អាយុពេញច្បាប់
3011	legal aid	aide (f) juridictionnelle	ជំនួយផ្នែកច្បាប់
3012	legal assistance; mutual administrative assistance	entraide (f) judiciaire	ជំនួយខាងច្បាប់
3013	legal basis for a claim ; foundation of a claim; substantive ground	fondement (m) du droit	មូលដ្ឋានច្បាប់សំរាប់បណ្តឹងទាមទារ
3014	legal basis ; legal foundation	base (f) juridique; base (f) légale ; fondement (m) juridique	មូលដ្ឋានគតិយុត្តិ
3015	legal basis; legal ground	cause (f) juridique	មូលដ្ឋានគតិយុត្តិ មូលហេតុគតិយុត្តិ
3016	legal capacity	capacité (f) de jouissance ; personnalité (f) juridique	សមត្ថភាពគតិយុត្តិ បុគ្គលភាពគតិយុត្តិ
3017	legal capacity to contract; capacity to undertake legal transaction	capacité (f) contractuelle	សមត្ថភាពគតិយុត្តិក្នុងការចុះកិច្ចសន្យា, សមត្ថភាពចុះកិច្ចសន្យាការងារតាមផ្លូវច្បាប់
3018	legal certainty;	capacité (f) contractuelle restreinte	
3019	legal challenge to administrative action	assurance (f); précision; certitude (f)	ភាពជាក់លាក់នៃច្បាប់
3020	legal consequence	action (f) en annulation d'un acte administratif ; recours (m) pour excès de pouvoir	បណ្តឹងបដិសេធលិខិតរដ្ឋបាល បណ្តឹងទាស់ការរំលោភអំណាច
3021	Legal detriment	conséquence (f) juridique ; effet (m) juridique	ផលគតិយុត្តិ
3022	Legal dispute		ការខូចប្រយោជន៍តាមផ្លូវច្បាប់
3023	legal division	différend (m)	វិវាទផ្លូវច្បាប់
3024	Legal duty	division (f) juridique	ផ្នែករបស់ ច្បាប់ (ព្រហ្មទណ្ឌ រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល)
3025	Legal ethics		ករណីកិច្ចនីត្យានុកូល
3026	legal evaluation		ក្រមសីលធម៌តុលាការ
3027	legal family	qualification (f) juridique des faits	ការវាយតម្លៃតាមផ្លូវច្បាប់
		famille (f) de droit	ចង្កោមនៃច្បាប់

3028	Legal fiction	Fiction légale	សេចក្តីសន្មត់របស់ច្បាប់
3029	legal force	force (f) juridique	កម្លាំងគតិយុត្តិ
3030	legal force of an administrative act	autorité (f) de l'acte administratif	កម្លាំងគតិយុត្តិនៃលិខិតរដ្ឋបាល
3031	legal force, binding effect	obligation(f) juridique; lien (m) juridique	កំលាំងគតិយុត្តិ
3032	legal foundation; ; legal basis	fondement (m) juridique ; base (f) juridique	មូលដ្ឋានគតិយុត្តិ
3033	legal history of a case	antécédents (mpl)	ប្រវត្តិនៃរឿងក្តីពីមុនៗមក
3034	legal impediment	empêchement (m) légal; obstacle (m); entrave (f)	ការហាមឃាត់របស់ច្បាប់
3035	Legal interdiction	Interdiction légale	គំហាត់នីត្យានុកូល
3036	legal interest	cours (m) légal	ផលប្រយោជន៍នីត្យានុកូល
3037	legal literature	littérature (f) juridique	អក្សរសាស្ត្រពាក់ព័ន្ធផ្នែកច្បាប់
3038	legal matter	litige (m); contentieux (m)	រឿងក្តី,ជម្លោះ. វិវាទ
3039	legal methodology	méthodologie (f) juridique	វិធីសាស្ត្រច្បាប់
3040	legal nature; legal status	nature(f) juridique	សារជាតិគតិយុត្តិ. សារជាតិនីត្យានុកូល
3041	legal norm	norme (f) juridique ; règle (f) de droit	បទដ្ឋានគតិយុត្តិ
3042	legal object	objet (m) du droit	កម្មវត្ថុគតិយុត្តិ
3043	legal opinion	conception (f) juridique; thèse (f) juridique; opinion (f) juridique	ទស្សនៈខាងផ្លូវច្បាប់
3044	legal order	ordre (m) légal	ប្រព័ន្ធច្បាប់ ឬប្រព័ន្ធនីតិ
3045	Legal person under private law	Personne morale de droit privé	នីតិបុគ្គលនៃច្បាប់ឯកជន
3046	legal personality	personnalité (f) juridique, personnalité (f) morale	បុគ្គលភាពគតិយុត្តិ
3047	legal philosophy; philosophy of law	philosophie (f) du droit	ទស្សនៈវិជ្ជាច្បាប់
3048	legal process; recourse to the law; access to the courts	voie (f) judiciaire ; voies (f) de recours	អភិក្រមផ្លូវច្បាប់. វិធីឧបាស្រ័យ. ផ្លូវតវ៉ា
3049	legal protection of industrial property	protection (f) de la propriété commerciale et industrielle	ការការពារទ្រព្យសម្បត្តិជំនួញតាម ផ្លូវច្បាប់
3050	legal protection of possession	protection (f) possessoire; protection de la possession paisible	ការការពារកម្មសិទ្ធិតាមផ្លូវច្បាប់
3051	legal protection; judicial relief; legal redress	protection (f) juridique	ការការពារតាមផ្លូវច្បាប់
3052	legal provision	règle (f) ; norme (f) de droit	បទញ្ញត្តិច្បាប់

3053	Legal realism		តថនិយមនៃច្បាប់. ភាពប្រាកដនិយមនៃច្បាប់
3054	legal relations	vie (f) juridique	ទំនាក់ទំនងនីត្យានុកូល
3055	legal relationship	raport(m) juridique; lien(m) juridique	ទំនាក់ទំនងគតិយុត្តិ
3056	legal remedy	voi (f) de recours; moyen (m) de recours	បណ្តឹងតវ៉ាឱ្យសើរឡើងវិញ
3057	legal remedy	voie (f) judiciaire	ការផ្លាស់ ប្តូរនីតិវិធីប្តឹងផ្តល់
3058	legal representative	représentant (m) légal	អ្នកតំណាងស្របច្បាប់
3059	legal security ; certainty of the law	sécurité (f) de droit; sécurité juridique	សន្តិសុខគតិយុត្តិ. ភាពប្រាកដនិយមនៃច្បាប់
3060	legal source	source (f) du droit	ប្រភពច្បាប់
3061	legal sphere	sphère (f) juridique	រង្វង់គតិយុត្តិ
3062	legal subject ; holder of rights	sujet (m) de droit	អង្គនៃនីតិ. ប្រធាននៃសិទ្ធិ
3063	legal succession	succession (f) juridique	ការទទួលមរតកស្របច្បាប់
3064	legal succession; intestate succession	succession (f) légale	ការទទួលមរតកតាមផ្លូវច្បាប់ ការទទួលមរតកដោយគ្មានបណ្តាំ
3065	legal supervision	tutelle (f) administrative	ការត្រួតពិនិត្យលើទិដ្ឋភាពច្បាប់
3066	legal system	régime (m) juridique	ប្រព័ន្ធនីតិ. របបគតិយុត្តិ
3067	legal system; legal regime	régime (m) juridique	ប្រព័ន្ធនីតិ. របបគតិយុត្តិ
3068	legal terminology	terminologie (f) juridique	វាក្យស័ព្ទច្បាប់. ពាក្យបច្ចេកទេសច្បាប់
3069	legal transaction	acte (m) de disposition; disposition (f)	ការផ្ទេរសិទ្ធិនិងសំណុំកសាវផ្សេងៗឱ្យ ទៅភាគីម្ខាងទៀត
3070	legal transaction	acte (m) de disposition	ការផ្ទេរ ប្រតិបត្តិការស្របច្បាប់
3071	legal unity; uniformity	unité (f) du droit	ភាពតែមួយនៃច្បាប់
3072	legal; in law; de jure	juridique	តាមច្បាប់
3073	legality of the administration	légalité (f) de l'administration	នីត្យានុកូលភាពផ្នែករដ្ឋបាល
3074	legally allowed	admissible après la loi	ដែលច្បាប់អនុញ្ញាត
3075	legally binding	juridiquement contraignant	ដែលចាប់បង្ខំដោយច្បាប់
3076	legally possible	possible après la loi	ដែលអាចធ្វើទៅបានតាមផ្លូវច្បាប់
3077	Legatee	Légataire	អ្នកទទួលទានលាភី (អ្នកទទួលមរតក)
3078	Legator	Testateur	អ្នកប្រគល់ទាន (ម្ចាស់មរតក)

3079	legislate (to)	légiférer	ធ្វើច្បាប់, ព្រៀងច្បាប់, បង្កើតច្បាប់
3080	legislation for an isolated case	législation (f) pour un cas particulier	ការធ្វើច្បាប់សំរាប់ករណីដោយឡែក
3081	legislation ; lawmaking	législation (f)	នីតិកម្ម, ការធ្វើច្បាប់
3082	legislative act	acte (m) législatif	ច្បាប់ចេញដោយអង្គនីតិបញ្ញត្តិ
3083	legislative authority	compétence (f) législative	សមត្ថកិច្ចរបស់អង្គនីតិបញ្ញត្តិ
	exclusive ~		សមត្ថកិច្ចផ្តាច់មុខរបស់អង្គនីតិបញ្ញត្តិ.
	concurrent ~; joint competence		សមត្ថកិច្ចស្របពេលគ្នានៃអង្គនីតិបញ្ញត្តិ
			សមត្ថកិច្ចរួមគ្នានៃអង្គនីតិបញ្ញត្តិ
3084	Legislative counsel	Conseiller législatif	ទីប្រឹក្សានីតិបញ្ញត្តិ
3085	legislative discretion	pouvoir (m) discretionnaire du législateur	អំណាចឆន្ទានុសិទ្ធិរបស់អង្គនីតិបញ្ញត្តិ
3086	Legislative immunity	immunité législative	អភ័យឯកសិទ្ធិអង្គនីតិបញ្ញត្តិ
3087	legislative inactivity	inactivité (f) du législateur	អសកម្មភាពនៃអង្គនីតិបញ្ញត្តិ
3088	legislative initiative ; right to introduce a bill	initiative (f) des lois	ការផ្តួចផ្តើមធ្វើច្បាប់ដោយអង្គនីតិបញ្ញត្តិ
			សិទ្ធិក្នុងការដាក់ស្នើច្បាប់
3089	legislative intent	volonté (f) législative	ឆន្ទៈអង្គនីតិបញ្ញត្តិ
3090	legislative period; parliamentary term	législature (f)	នីតិកាលរបស់អង្គនីតិបញ្ញត្តិ.
			អាណត្តិរបស់សភា
3091	legislative power	pouvoir (m) législatif	អំណាចនីតិបញ្ញត្តិ
3092	legislative procedure; process of legislation	procédure (f) d'élaboration de la loi	នីតិវិធីនៃការធ្វើច្បាប់
3093	legislative purpose	intention (f) de législateur	គោលបំណងអង្គនីតិបញ្ញត្តិ
3094	legislative state of emergency; emergency legislation	état (m) de nécessité législative	ការធ្វើច្បាប់ ប្រកាសអាសន្នដោយអង្គនីតិបញ្ញត្តិ
3095	legislative term; parliamentary term	législature (f)	នីតិកាលរបស់អង្គនីតិបញ្ញត្តិ.
			អាណត្តិរបស់សភាជាតិ
3096	legislature	législateur (m)	នីតិកាលរបស់សភា
3097	legitimacy	légitimité (f)	ធម្មានុរូបភាព, ភាពត្រឹមត្រូវតាមច្បាប់
3098	legitimate	légitime	ធម្មានុរូប ឬភាពស្របច្បាប់
3099	legitimate defence to render aid to a third party	légitime défense pour venir en aide d'un tiers victime d'une agression injustifiée	ការការពារខ្លួនស្របច្បាប់ក្នុងការជួយជនទីបី

3100	Legitimate defense	Légitime defense	កិច្ចការពារធម្មនុរូប
3101	legitimate expectations	expectations (fpl) légitimes	ការរំពឹងទុកដោយសមហេតុផលតាម ច្បាប់
3102	legitimate infringement	impiétement (m) légal	ការបំពានតាមផ្លូវច្បាប់
3103	legitimate interest in the proceedings	intérêt (m) à agir	ផលប្រយោជន៍ស្របច្បាប់ក្នុងបណ្តឹង
3104	legitimate purpose	but (m) légitime	គោលបំណងស្របច្បាប់
3105	lending of an administrative organ to another public authority	transfert (m) de fonctions de l'état à un organisme de droit public non-étatique	ការផ្ទេរសមត្ថកិច្ចរបស់រដ្ឋទៅ ឱ្យអាជ្ញាធរសាធារណៈមួយផ្សេងទៀត
3106	lending of something, gratuitous hire	prêt (m)	ការឱ្យខ្ចីអ្វីមួយ
3107	lending; borrowing; loan	prêt (m)	កម្ចី
3108	leniency; indulgence	clémence (f); indulgence (f)	ការសណ្តោសប្រណីទោស
3109	lenient	indulgent	ដែលមិនប្រកាន់ទោស
3110	lessee	fermier (m); preneur (m) à bail	ភតិកៈ. អ្នកសុំជួល
3111	lessee	locataire (m)	អ្នកសុំជួល
3112	lessee ; tenant ; hirer (movables)	locataire (m) ; preneur (m) à bail	អ្នកសុំជួល
3113	Lesser-included offense		បទល្មើសរង, បទល្មើសបន្ទាប់បន្សំ
3114	lessor	bailleur (m) à ferme	ភតិបតី. ម្ចាស់ផ្ទះជួល
3115	lessor ; letter ; landlord	loueur (m) ; bailleur (m)	ម្ចាស់ផ្ទះជួល
3116	let (to)	louer; donner en bail; donner en location	ជួលឱ្យ
3117	let (to)	louer	ជួលឱ្យ
3118	lethal; fatal	léthal; mortel; fatal	ដែលបណ្តាលឱ្យស្លាប់
3119	Letter of credence	Lettre de créance	សារតាំង
3120	Letter of credit	Lettre de credit	លិខិតឥណទាន
3121	letter of intent	lettre d'intention	សំបុត្រដែលបញ្ជាក់ពីគោលបំណង
3122	letter ; lessor ; landlord	loueur (m); bailleur (m)	ម្ចាស់ផ្ទះជួល
3123	levy	lèvement (f); imposition (f)	ហូតពន្ធឬប្រមូលពន្ធ
3124	levy	redevance (f)	ពន្ធ
3125	levy; tax	redevance (f); contribution (f)	ពន្ធ

3126	lex fori; the law of the forum	applicabilité (f) de la loi d'endroit où se trouve le tribunal; lex fori	ច្បាប់កាត់ ក្តីតាមទីកន្លែង
3127	lex posterior; later law	règle (f) postérieure	ច្បាប់កើតក្រោយ
3128	lex specialis derogat legi generali; the more specific rule prevails over the more general one	la règle spéciale vaut devant la règle général	វិធានពិសេសគ្រប់ដណ្តប់លើវិធានទូទៅ
3129	lex specialis; special law	règle (f) spéciale	វិធានពិសេស. ច្បាប់ពិសេស
3130	liabilities	obligations (fpl) ; exigibilités (fpl) ; dettes (fpl)	ប្រាក់បំណុល
3131	liabilities	dettes (fpl); obligations (fpl); exigibilités (fpl)	ប្រាក់បំណុល
3132	liabilities	exigibilités (fpl) ; dettes (fpl); obligations (fpl)	ការជាប់បំណុល
3133	liability based on fault	responsabilité (f) subjective	ការទទួលខុសត្រូវផ្អែកលើកំហុស
3134	liability for damages; liability to make good a loss	obligation(f) au paiement d'une indemnité	កាតព្វកិច្ចបង់ប្រាក់ចំពោះការខូចខាត
3135	liability for defects	garantie (f) des vices cachés	ការធានាចំពោះវិការៈ(ចំពោះអ្វីដែលមើលមិនឃើញ)
3136	liability for fault	responsabilité (f) pour faute causée; responsabilité (f) subjective	ការទទួលខុសត្រូវចំពោះកំហុស
3137	liability of the seller for faults or deficiencies of the goods, services, premises		ការធានា ការទទួលខុសត្រូវរបស់អ្នកលក់រាល់ កំហុស ឬការខូចខាតនៃទំនិញសេវាកម្មការ-សំអាង និងការធានា
3138	liability ; responsibility	responsabilité (f)	ការទទួលខុសត្រូវ
	criminal liability; criminal responsibility	responsabilité (f) pénale	ការទទួលខុសត្រូវលើបទល្មើសព្រហ្មទណ្ឌ
3139	liability; responsibility	responsabilité (f)	ការទទួលខុសត្រូវ
3140	liable	responsable	ដែលទទួលខុសត្រូវ
3141	liable to be taxed	imposable	ដែលជាប់ពន្ធ
3142	libel	écrit (m) diffamatoire; libelle (m)	បទបរិហារក្តី. ការបង្កូចក្តីឈ្មោះ
3143	liberal democracy	démocratie (f) libérale	ប្រជាធិបតេយ្យសេរី

3144	liberty of action; freedom of action	liberté (f) d'action	សេរីភាពក្នុងការធ្វើសកម្មភាព
3145	liberty principle		គោលការណ៍នៃសេរីភាព
3146	licence	licence (f)	អាជ្ញាប័ណ្ណ
3147	licence for the operation of a business	licence (f) professionnelle	អាជ្ញាប័ណ្ណពាណិជ្ជកម្ម អាជ្ញាប័ណ្ណសម្រាប់ ធ្វើពាណិជ្ជកម្ម
3148	licence; concession	concession (f)	អាជ្ញាប័ណ្ណ, សម្បទាន
3149	license	licence (f)	អាជ្ញាប័ណ្ណ
3150	Licensing statute		លក្ខន្តិកៈផ្តល់អាជ្ញាប័ណ្ណ
3151	lie	mensonge (m)	ពាក្យកុហក
3152	lie	mensonge (m)	ការកុហក
3153	Lien jurisdiction		យុត្តាធិការដែលអនុញ្ញាតឱ្យអ្នកខ្ចី រក្សាទុកប័ណ្ណកម្មសិទ្ធិ
3154	lien; right of lien	droit (m) de gage	សិទ្ធិឃាត់ទុក
3155	life	vie (f)	ជីវិត
3156	Life estate	Biens en viager	កម្មសិទ្ធិមួយអាយុកាល
3157	Life imprisonment with hard labor	Travaux forcés à perpétués	ដាក់ពន្ធនាគារធ្ងន់ធ្ងរធ្វើការជាទម្ងន់អស់ មួយជីវិត
3158	lifelong; for life	à perpétuité	អស់មួយជីវិត
3159	limit	valeur (f) limite ; limite (f)	ការកំណត់
3160	limit (to), restrict (to)	restreindre	ដាក់កម្រិត, ដាក់កំហិត
3161	limit (to); restrict (to)	limiter, réduire; restreindre	ការកំណត់, ការកំហិតឬកម្រិត
3162	limit from exemption from execution (necessities of life)	portion (f) du salaire non saisissable	ការដាក់ កំហិតជាអតិបរិមាមិនឱ្យរឹបអូស នូវវត្ថុចាំបាច់ នៃជីវិត
3163	limitation	limitation (f); restriction (f)	ការកម្រិត, ការដាក់លក្ខខណ្ឌ
3164	limitation of a constitutional right	limite (f) du droit fondamental	ការកំណត់នៃសិទ្ធិតាមរដ្ឋធម្មនុញ្ញ
3165	limitation of criminal prosecution	prescription (f) des poursuites	អាជ្ញាយុកាលនៃបណ្តឹង
3166	limitation of liability	limitation (f) de responsabilité; fixation (f) des limites de la responsabilité	ការកំណត់ការទទួលខុសត្រូវ
3167	limitation of the right to dispose of sth	restriction (f) du droit d'aliéner; limitation (f) du pouvoir de disposition	ការដាក់កំហិតលើការបែងចែក ការកំណត់សិទ្ធិបែងចែកអ្វីមួយ

3168	limitation period; period of prescription	délai (m) de prescription; délai (m) de péremption	អាជ្ញាយុកាល
3169	limitation ; prescription	péremption (f) ; prescription (f)	អាជ្ញាយុកាល
3170	limited control	contrôle (m) restreint	ការត្រួតពិនិត្យមានកម្រិត
3171	Limited imprisonment with hard labor	Travaux forcés à temps	ដាក់គុកបង្ខំឱ្យធ្វើការជាម្ចាស់មាន កាលកំណត់
3172	limited jurisdiction	juridiction (f) limitée	យុត្តាធិការមានកម្រិត
3173	Limited liability company	Société à responsabilité limitée	ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត
3174	limited monarchy	monarchie (f) constitutionnelle	រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
3175	limited partnership; partnership in commendam	société (f) en commandite simple	ក្រុមហ៊ុនអនុប្បទានសុទ្ធ
3176	Line up	Mise en rang	ការតាមដានជួរវែកមុខ
3177	Liquidate	Liquider	ជម្រះ(បំណុល)
3178	Liquidated damages	Dommages intérêts dont le montant est prévu	សំណងព្រាងទុក
3179	listed	coté en bourse	ដែលចុះបញ្ជី
3180	litigant	plaideur (m)	គូក្តី
3181	litigation	litige (m)	បណ្តឹងវិវាទ
3182	litigation between two public bodies	litige (m) constitutionnel relatif aux compétences des organes de l'État	វិវាទសមត្ថកិច្ចរវាងស្ថាប័នរដ្ឋពីរ
3183	litigation costs ; costs of an action / of a lawsuit	dépens (mpl)	ប្រាក់ប្រដាប់ក្តី (ប្រាក់ចំណាយក្តីនៅ តុលាការ)
3184	litigation ; legal dispute	litige (m); contentieux (m) juridique	វិវាទខាងផ្លូវច្បាប់
3185	loan	prêt (m) sur gage	ការខ្ចីដោយមានដាក់របស់បញ្ចាំ
3186	loan (to)	prêter	ឱ្យខ្ចី
3187	Loan for consumption	Prêt de consommation, mutuum	កិច្ចសន្យាឱ្យខ្ចីបរិភោគ
3188	Loan for use	Prêt à usage , commodat	កិច្ចសន្យានៃការឱ្យខ្ចីប្រើ
3189	loan, personal loan	prêt (m) d'argent; prêt (m) à intérêt	កម្ចីប្រាក់. ប្រាក់កម្ចីដែលមានការប្រាក់
3190	Lobbying	Solicitation	ការបញ្ចុះបញ្ចូល
3191	local authority	collectivité (f) territoriale	សមត្ថកិច្ចមូលដ្ឋាន

3192	lock-out	lock-out (m)	ការធ្វើកូតកម្មដោយម្ចាស់ រោងចក្រ(ការមិន ព្រមឱ្យកម្មការចូលធ្វើការ)
3193	locus standi; authority to sue	qualité (f) pour agir en justice	សមត្ថកិច្ចនៃការប្តឹង
3194	lodge (to) objection; file (to) objection	voie (f) de rétractation	សំណុំរឿងវិវាទហេតុ (ការដាក់បណ្តឹង ជំទាស់)
3195	lodging of security	caution (f) ; sûreté (f)	ប្រតិភោគ
3196	Logging in		ការកត់ត្រាឈ្មោះចូលបញ្ជី
3197	long distance sales		ការលក់ពីចម្ងាយ
3198	loophole in the law; gap	lacune juridique; lacune due droit; vide (m) juridique	ចន្លោះប្រហោងនៃច្បាប់, ចំណុច ខ្វះខាតនៃច្បាប់
3199	Loss	perte (f)	ការខាតបង់
3200	loss by accident	perte (f) accidentelle	ការខូចខាតដោយចៃដន្យ
3201	loss of profits	gain (m) manqué; manque (f)) à gagner	បាត់ផលប្រយោជន៍
3202	loss; destruction	perte (f)	ការខាតបង់, ការខូចខាត
3203	Loyalty oath	Serment d'allégeance, serment de fidélité	សច្ចាប្រណិធាន
3204	luxurious expenditures	impenses voluptaires	ការចំណាយឥតគណនា
3205	magistrate professional ~	magistrat (m) magistrat de carrière	ចៅក្រម ចៅក្រមអាជីព
3206	magistrates' court	tribunal (m) cantonal	តុលាការដំបូង (ក្នុង Common Law)
3207	Mail fraud		ការបោកបន្លំតាមប្រៃសណីយ៍
3208	mailbox rule; postal rule	remise (f) volontaire d'une déclaration de volonté	វិធាននៃសំណើតាមប្រៃសណីយ៍
3209	main obligation	obligation (f) principale	កាតព្វកិច្ចចម្បង
3210	maintain (to); retain (to)	maintenir	រក្សាការពារ, ថែរក្សា
3211	maintenance obligation	obligation (f) alimentaire; dette (f) alimentaire	កាតព្វកិច្ចថែរក្សា
3212	maintenance ; aliment	pension (f) alimentaire ; aliments (mpl)	ការថែរក្សា, អាហារូបត្ថម្ភ
3213	majority	majorité (f)	មតិភាគច្រើន, នីតិភាព
3214	majority absolute ~ simple ~ qualified ~	majorité (f) ~ absolue ~ relative; ~ simple ~ qualifiée	មតិភាគច្រើនដាច់ខាត, មតិភាគច្រើនធម្មតា,

			មតិភាគច្រើនពិសេស
3215	majority opinion	opinion majoritaire	ទស្សនៈភាគច្រើន
3216	majority opinion	majeure partie de la doctrine	មតិភាគច្រើន
3217	Majority shareholder	Actionnaire avec participation majoritaire	ម្ចាស់ភាគហ៊ុនមានសម្លេងភាគច្រើន
3218	majority vote	scrutin (m) majoritaire	សម្លេងឆ្នោតភាគច្រើន
3219	make credible (to)	rendre croyable	ធ្វើឱ្យជឿទុកចិត្ត
3220	Make whole		ស្តារស្ថានភាពដើម
3221	Maker		បីវិសករ, អ្នកចេញផលប័ត្រពាណិជ្ជ
3222	malfeasance	fait (m) contraire à la loi ; infraction par détermination de la loi	អំពើទុច្ចរិត, អំពើខុសគន្លងច្បាប់
3223	Malice	Malice	គំនិតព្យាបាទ, គំនិតអាក្រក់
3224	Malice aforethought	Intention criminelle, préméditation	គំនិតព្យាបាទគិតទុកជាមុន
3225	malicious		ដែលព្យាបាទ
3226	Malicious arrest		ការចាប់ខ្លួនដោយគំនិតព្យាបាទ
3227	Malicious mischief		ការបង្កអន្តរាយដោយការព្យាបាទ
3228	malicious prosecution	dénonciation (f) calomnieuse	ការប្តឹងចោទប្រកាន់ដោយគំនិតព្យាបាទ
3229	malpractice	comportement (m) contraire aux règles de la profession	ការប្រព្រឹត្តិផ្ទុយទៅនឹងក្រមវិជ្ជាជីវៈ
3230	maltreatment of dependent and defenceless persons	mauvais traitement (m) des personnes protégées	ការធ្វើបាបលើមនុស្សដែលនៅក្នុងបន្ទុកនិងមនុស្សទាន់ខ្សោយ
3231	Malum in se		អាក្រក់ពីធម្មជាតិ, អាក្រក់ជាប់ក្នុងខ្លួន
3232	Malum prohibitum		ខុសនឹងបញ្ញត្តិរបស់ច្បាប់
3233	manager; person conducting business	gérant (m)	អ្នកចាត់ចែង, អ្នកគ្រប់គ្រង.
3234	mandate ; seat	mandat (m)	អាណត្តិ, អសនៈ
3235	mandator; ordering party	commettant (m)	អ្នកប្រគល់សិទ្ធិ អ្នកប្រគល់អាណត្តិ
3236	mandatory representation by lawyer in court proceeding	obligation de constituer avocat; obligation de se faire représenter par un avocat	សិទ្ធិទទួលបានមេធាវីការពារ
3237	mandatory ~ provision	disposition (f) impérative	ដែលបង្ខំដោយច្បាប់ បទប្បញ្ញត្តិអាជ្ញាបញ្ជា

3238	Mandatory injunction		ដីការបង្ខំរបស់តុលាការ
3239	mandatory provision	provision mandataire	បទបញ្ញត្តិដាច់ខាត ឬ ដែលត្រូវតែ គោរពតាម
3240	mandatory referendum	référéndum obligatoire	ប្រជាមតិដាច់ខាត
3241	manifestation of acceptance	manifestation (f) d'accepter	ការសម្តែងការយល់ព្រម
3242	manifestation of assent	déclaration (f) de consentir	ការសំដែងនូវការព្រមព្រៀង
3243	manifestation of intention express act unilateral act act requiring reception deficient act	déclaration (f) de volonté ; consentement (m) volonté (f) expresse / volonté manifestée volonté (f) de l'auteur d'un acte unilateral déclaration (f) nécessitant (pour sa validité) la réception (par l'autre partie) défaut (m) de consentement	ការបង្ហាញពីគោលបំណង ទង្វើជាក់លាក់, ទង្វើឯកភាគភាគី ទង្វើតម្រូវឱ្យមានការទទួលយក ទង្វើមិនគ្រប់គ្រាន់
3244	manifestation of will	manifestation (f) de la volonté	ការបង្ហាញពីឆន្ទៈ
3245	manifestation; demonstration	rassemblement (m) ; manifestation	បាតុកម្ម, ការតវ៉ា
3246	Manifesto	Manifeste	និវេទន៍ សេចក្តីថ្លែង
3247	manipulation	manipulatoir (f)	សហគ្រាសករណី
3248	manslaughter	meurtre (m)	មនុស្សឃាត
3249	manual gift; donation by manual delivery	don (m) manuel; donation (f) manuelle	ការផ្តល់អំណោយ (ដោយផ្ទាល់ដៃ)
3250	manufacturer; producer	fabricant (m); producteur (m)	ម្ចាស់កម្មន្តសាល (ឧស្សាហករ ឬ ហត្ថករ), អ្នកផលិត
3251	manufacturing contract	contrat (m) d'entreprise	កិច្ចសន្យាផលិត
3252	manufacturing defect; construction defect	vice (m) de construction	វិការៈនៃផលិតកម្ម, វិការៈនៃការសាងសង់
3253	marginal	marginal	នៃរឹមទំព័រ, នៃតែមទំព័រ
3254	Marital agreements	Accord de mariage	កិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍
3255	Marital communication privilege		បុព្វសិទ្ធក្នុងការរក្សាការសំងាត់រវាងប្តី ប្រពន្ធ

3256	maritime international law	droit (m) maritime international	ច្បាប់អន្តរជាតិ ស្តីពីសមុទ្រ
3257	maritime jurisdiction	justice (f) maritime	តុលាការវិវាទសមុទ្រ
3258	Market economy	Economy de marché	សេដ្ឋកិច្ចទីផ្សារ
3259	Market value	Valeur marchande	តម្លៃលើទីផ្សារ
3260	Marketable title	Titre vendable	កម្មសិទ្ធិដែលចរាចរលើផ្សារបាន
3261	marriage	mariage (m)	អាពាហ៍ពិពាហ៍
3262	marriageable	capable de se marier; nubile	អាចរៀបអាពាហ៍ពិពាហ៍បាន
3263	Martial law	Loi maritale	ច្បាប់អាជ្ញាសឹក
3264	master	supérieur (m) hiérarchique	ប្រធាន ឋានានុក្រមថ្នាក់លើ
3265	master of laws (LL.M.)	maîtrise (f) en droit	អនុបណ្ឌិត ខាងច្បាប់ ឬបរិបញ្ញាប័ត្រជាន់ខ្ពស់ខាងច្បាប់
3266	matching	équivalent	ដែលស្មើគ្នា
3267	Material breach	Rupture matérielle	ការល្មើសជាសារវន្ត
3268	material justice; substantial justice	justice (f) matérielle	យុត្តិធម៌សត្យានុម័ត
3269	material law	relatif au fond	ច្បាប់ដែលមានលក្ខណៈសំខាន់
3270	material law ; substantive law	loi (m) matérielle	ច្បាប់សត្យានុម័ត
3271	Material witness	Témoin de fait	សាក្សីសំខាន់ចាំបាច់
3272	material; substantial; considerable	considérable;	សំខាន់. សន្លឹកសន្លាប់. ច្រើន
3273	material; substantial; fundamental	essentiel; principal; d'importance (f) capitale	ចាំបាច់. សំខាន់. ច្រើន
3274	materiality	conséquence (f); importance (f)	ភាពសំខាន់ចាំបាច់
3275	matrimonial property; matrimonial regime	régime (m) matrimonial	ទ្រព្យអាពាហ៍ពិពាហ៍. របបអាពាហ៍ពិពាហ៍
3276	matter	affaire (f); cas (m)	រឿងក្តី
3277	Matter of fact	Point de fait	បញ្ហាអង្គហេតុ
3278	Matter of law	Point de droit	បញ្ហាអង្គច្បាប់
3279	maturity; due date; time for payment	exigibilité (f)	ឥណប្រតិទាន (ការដល់ការកំណត់ត្រូវសង)
3280	Mayhem	Multilation	កាយវិកលកម្ម
3281	mayor	maire (m)	ចៅហ្វាយក្រុង

3282	means of coercion; measure of compulsion	moyen (m) / mesure (f / procédé (m) de contrainte	វិធីបង្ខិតបង្ខំ, វិធានការបង្ខិតបង្ខំ
3283	measure; step	mesure (f)	វិធានការណ៍
3284	Mechanic's lien	Droit de rétention de construction	សិទ្ធិឃាត់ទុករបស់អ្នកសាងសង់
3285	media law	droit (m) des médias	ច្បាប់ប្រព័ន្ធផ្សព្វផ្សាយ
3286	Mediation	Médiation	សន្តានកម្ម, ការនាំសម្រុះសម្រួល
3287	mediations committee ; mediation board	commission (f) de médiation ; commission de conciliation	គណៈកម្មាធិការសម្រុះសម្រួល
3288	meeting	séance (f)	សម័យប្រជុំ
3289	Meeting of creditors	Réunion des créanciers	ការជួបប្រជុំឥណទាយក
3290	Meeting of minds	Entente	ការត្រូវគំនិតគ្នា, ការត្រូវរូបវន្ត
3291	meeting ; gathering ; assembly	réunion (f) ; assemblée (f)	ការប្រជុំ, ការប្រមូលផ្តុំ, ការជួបជុំគ្នា
3292	member of a company	associé (m)	ម្ចាស់ភាគហ៊ុន សមាជិកក្រុមហ៊ុន
3293	member of parliament (MP); non attached member of parliament	membre (m) du parlement ~ n'appartenant à aucun groupe parlementaire	សមាជិកសភា
3294	menace	menace (f)	ការគំរាមកំហែង
3295	Mens rea	Intention criminelle	បំណងឧក្រិដ្ឋ
3296	Mental anguish	Suffrance morale	សេចក្តីឈឺចាប់ផ្លូវចិត្ត
3297	mental attitude; state of mind	conviction (f); opinion (f)	ឥរិយាបថផ្លូវចិត្ត, សភាពផ្លូវចិត្ត
3298	Mental cruelty	Sévices et injures graves	ការញាំញីផ្លូវចិត្ត
3299	mental incapacity	irresponsabilité (f) pénale	អសមត្ថភាពទទួលខុសត្រូវខាងព្រហ្មទណ្ឌ រមិនទទួលខុសត្រូវព្រហ្មទណ្ឌ
3300	mental reservation	restriction (f) mentale; réserve (f) tacite	ការដែលមានសតិបញ្ញាមិនពេញលេញ
3301	mention (to)	mentionner	រៀបរាប់, ផ្តល់និរន្តេស
3302	mercantile	commercial	ផ្នែកពាណិជ្ជកម្ម
3303	mercantile agency	mandat (m) commercial; procuration (f)	ភ្នាក់ងារពាណិជ្ជកម្ម
3304	merchandise	marchandise (f) commerciale	ទំនិញ
3305	merchant	commercant (m)	ឈ្មួញ

3306	merchant status	qualité (f) de marchand	ឋានៈឬស្ថានភាពរបស់អ្នកជំនួញ
3307	Merchantable	De qualité loyale et merchande	ដែលអាចធ្វើជំនួញបាន
3308	Mercy killing	Euthanasie	សុមរណៈ ការសម្លាប់តាមសំណូមពរ (របស់អ្នកជំងឺ)
3309	merits (of a case) judgment on the merits; decision on the merits	bien-fondé (m); fondement (m) jugement (m) auf fond	អង្គសេចក្តី ការវិនិច្ឆ័យលើអង្គសេចក្តី ការសំរេចផ្អែកលើអង្គសេចក្តី
3310	merits; justification	bien-fondé (m); fondement (m)	អង្គសេចក្តី, យុត្តិកម្ម (អំណះអំណាង តាមផ្លូវច្បាប់)
3311	messenger	messenger (m); porteur (m) d'un message; personne (f) chargée de transmettre un message	អ្នកនាំសារ
3312	military government	gouvernement (m) militaire	រដ្ឋាភិបាលយោធា
3313	military service	service (m) militaire	កាតព្វកិច្ចយោធា
3314	militia	milice (f); garde (f) civique	ជីវពល, កងឈ្នួប
3315	minimum spacing of buildings	distance (f) pour les constructions	ចន្លោះអប្បបរមាសម្រាប់សំណង់
3316	minister	ministre (m)	រដ្ឋមន្ត្រី
3317	minister of justice	ministre (m) de la justice	រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
3318	minister of state	ministre (m) d'Etat	រដ្ឋលេខាធិការ
3319	ministerial	ministériel	ឋានៈជារដ្ឋមន្ត្រី
3320	ministerial bill	projet (m) de la loi élaboré par des hauts fonctionnaires	សេចក្តីព្រាងច្បាប់ (ដែលធ្វើឡើង ដោយក្រសួងនានា)
3321	ministerial responsibility	responsabilité (f) des ministres	កាទទួលខុសត្រូវរបស់រដ្ឋមន្ត្រី
3322	ministry ; government department	département (m) ministériel	ក្រសួង
3323	minor	mineur (m)	អនីតិជន
3324	minority	minorité (f)	អនីតិភាព
3325	minority	minorité (f)	ភាពជាអនីតិជន
3326	minority opinion	opinion (f) de la minorité	មតិភាគតិច
3327	minutes of the hearing	procès-verbal (m) des débats	កំណត់ហេតុ

3328	minutes of the hearing, trial record	procès-verbal (m) des débats	កំណត់ហេតុនៃកិច្ចសវនាការ
3329	Miranda warning		ការប្រកាសសិទ្ធិរបស់ជនត្រូវបានចាប់ខ្លួន
3330	Mirror image rule		វិធានរូបក្នុងកញ្ចក់
3331	Misapplication of property	Détournement	ការគេងបន្លំទ្រព្យ
3332	misappropriation; peculation; defalcation; fraudulent conversion	abus (m) de confiance; détournement (m)	ការរំលោភលើទំនុកចិត្ត. ការគេងបន្លំយកប្រាក់
3333	Miscarriage of justice	Erreur judiciaire	ការខុសឆ្គោយរបស់តុលាការ
3334	misdemeanor	délit (m)	បទមជ្ឈិម
3335	Misfeasance	Accomplissement incorrect d'une acte licite	ទង្វើត្រឹមត្រូវ
3336	Mislaid property	Bien égaré	ទ្រព្យវង្វេងដៃបាត់
3337	misleading; intentional misrepresentation	tromperie (f); duperie (f)	ការបញ្ឆោត
3338	Misprison of felony	Recel de malfaiteurs	ការលាក់បំបាំងបទល្មើសឧក្រិដ្ឋ. ការជួយលាក់បំបាំងជនល្មើស
3339	misrepresentation; falsehood	fait (m) d'induire qqn en erreur	ការបំភាន់, ការកុហក
3340	mistake unilateral ~ mutual / common ~	erreur (f) ~ unilatérale ~ commune	កំហុស កំហុសឯកតោភាគី, កំហុសរួមគ្នា
3341	mistake	défaut (m); défectuosité (f)	អំពើអាក្រក់ ឬអំពើបាប ភាពខុសឆ្គោត កំហុស ការភាន់ច្រឡំ
3342	mistake about the identity of the victim	erreur (f) dans la personne	ការផ្តល់អត្តសញ្ញាណជនរងគ្រោះដោយ ភាន់ច្រឡំ
3343	mistake about the object of a criminal act	erreur (f) dans l'objet	ការយល់ ច្រឡំលើកម្មវត្ថុនៃបទល្មើស ព្រហ្មទណ្ឌ
3344	Mistake in communicating	erreur(f) faite au cours de la transmission d'une déclaration de volonté	ការបញ្ជូនសារទៅឱ្យនរណាម្នាក់ដោយ ភាន់ច្រឡំ
3345	mistake of fact; error of fact; mistaken belief that an element of a criminal offence	erreur (m) sur les faits constitutifs	កំហុសអង្គហេតុ

3346	is not fulfilled Mistake of law	Erreur de droit	ការភាន់ច្រឡំអំពីច្បាប់
3347	mistake; defect; fault; error; vice	défectuosité (f); défaut (m); vice (m)	កំហុស, វិការៈ, ការភាន់ច្រឡំ
3348	Mistrial	Erreur judiciaire	ការជម្រះក្តីមិនត្រឹមត្រូវ
3349	mitigate (to); alleviate (to)	mitiger; atténuer	ផ្តល់ស្ថានសម្រាលទោស
3350	Mitigating circumstances	Circonstances atténuantes	ស្ថានសម្រាលទោស
3351	mitigation	atténuation (f) de peine; mitigation (f)	ការសម្រាលទោស
3352	Mitigation of damages	Réduction des dommages- intérêts	ការបន្ថយបន្ថយសំណង
3353	Mitigation of damages		វិធាននៃការសម្រាលប្រាក់ជំងឺចិត្ត
3354	Mixed questions	Points mixtes de fait et de droit	បញ្ហាចម្រុះនៃអង្គហេតុនិងអង្គច្បាប់
3355	mixing; blending; confusion	confusion (f) des biens; réunion (f) des biens	ការដាក់ទ្រព្យចូលប្លន្ទប្រគល់, ទ្រព្យសំបាច់
3356	modification of the original offer	modification (f) de l'offre	ការកែប្រែសំណើ
3357	molest (to)	molester	ធ្វើទុក្ខទោស
3358	molestation	molestation (f)	ការទុក្ខទោស, ការធ្វើបាប
3359	Monarchy	Monarchie	រាជាធិបតេយ្យ
3360	money damages; compensatory damages	dommages-intérêts pour non- exécution	សំណងជំងឺចិត្ត
3361	monitoring	surveillance (f)	ការតាមដាន ការត្រួតពិនិត្យ
3362	monopoly	monopole (m)	ភាពផ្តាច់មុខ
3363	monopoly position	position (f) de monopole	តំណែងផ្តាច់មុខ
3364	Moot	Sans intérêt pratique	មិនចាំបាច់, មិនសំខាន់
3365	Moot	Fictif	ជាសន្ទត់
3366	Moot	Hypothétique	មិនពិត
3367	Moot	Discutable	ដែលអាចជជែកបាន
3368	Moral certainty	Certitude morale	ភាពប្រាកដក្នុងចិត្ត
3369	Moral turpitude	Turpitude morale	ចរិយាអសីលធម៌, អំពើថោកទាប
3370	mortgage	hypothèque (f)	និក្ខេប, អ៊ីប៉ូតែក (របស់ដាក់បញ្ចាំ)
3371	Mortgagor	Débiteur hypothécaire	កូនបំណុលនិក្ខេប
3372	mortis causa	à cause de mort	ដោយសារមរណភាព

3373	Most-favored nation	Nation la plus favorisée	ប្រជាជាតិទទួលការអនុគ្រោះជាងគេ
3374	motion file (to) a ~; make (to) a ~ dismiss (to) a ~	motion (f) déposer une motion rejeter une ~; repousser une ~	ព្យាបាល. ធ្វើព្យាបាល. បដិសេធចោលព្យាបាល
3375	motion for a new trial ; application for reviver	recours (m) en révision	បណ្តឹងសើរើ
3376	Motion of censure	Motion de censure	ព្យាបាលបន្ទោស
3377	Motive	Raison, motif	មូលហេតុ
3378	movable object	chose (f) mobilière	វត្ថុផ្សេង (វត្ថុដែលអាចផ្លាស់ទីបាន)
3379	movable property; movables	biens (mpl) mobiliers	វត្ថុផ្សេង
3380	Movant	Requérant	អ្នកស្នើ, អ្នកដាក់ពាក្យសុំ
3381	mugging; theft accompanied by violence	vol (m) avec brigandage	ការប្លន់ (តាមផ្លូវ) ចោរកម្មដោយហិង្សា
3382	multi-party system	système (m) pluripartite	ប្រព័ន្ធពហុបក្ស
3383	Multiplicity of suits	Municipalité d'actions	ពហុភាពនៃបណ្តឹង
3384	municipal administration	municipalité (f)	រដ្ឋបាលក្រុង, ក្រុង
3385	municipal council	conseiller (m) municipal	ក្រុមប្រឹក្សាក្រុង
3386	municipal court; district court	tribunal (m) cantonal	តុលាការខេត្ត-ក្រុង, តុលាការស្រុក
3387	Municipal law	Droit interne	ច្បាប់ក្នុងស្រុក
3388	municipality	municipalité (f)	ក្រុង
3389	murder	homicide (m)	ឃាតកម្ម ឬមនុស្សឃាត
3390	murderer; assassin	meurtrier (m); assassin (m)	ឃាតករ, អ្នកលួចធ្វើឃាត
3391	mutatis mutandis; analogous application	application (f) analogique	បើមានការចាំបាច់
3392	mutatis mutandis; similar to; related to	mutatis mutandis; conformément à ; analogue	ដែលស្រដៀងទៅនឹង
3393	mutual	mutuel	អញ្ញាមញ្ញ, ទេវិញទៅមក
3394	Mutual	mutuel	ទេវិញទៅមក
3395	mutual administrative assistance	assistance (f) administrative; aide (f) administrative	ជំនួយផ្នែករដ្ឋបាលទេវិញទៅមក
3396	mutual assistance in criminal matters	entraide (f) internationale en matière pénale	ជួយទេវិញទៅមកក្នុងបញ្ហាបទល្មើស
3397	mutual consent of the parties; meeting of	consentement (m) mutuel	ការយល់ព្រមរបស់ភាគីទាំងសងខាង

3398	the minds mutual mistake	erreur (f) commune	កំហុសទាំងសងខាង កំហុសអញ្ចេញ
3399	mutual obligation	obligation (f) réciproque	កាតព្វកិច្ចអញ្ចេញ
3400	mutual simultaneous performance; performance subject to counterperformance	livraison (f) contre paiement (au comptant compté)	ការអនុវត្តន៍កិច្ចសន្យាដណ្តាលគ្នា
3401	mutual; reciprocal	mutuel ; réciproque	ទៅវិញទៅមក
3402	Mutuality of contract	Contrat de synalomatique	អញ្ចេញភាពនៃកិច្ចសន្យា
3403	mutuality; reciprocity	réciprocité (f)	អញ្ចេញ
3404	narcotic(s); narcotic drug; drugs	narcotique (m) ;stupéfiant (m);	ថ្នាំញៀន. គ្រឿងញៀន
3405	narrow interpretation	interprétation (f) étroite	ការបកស្រាយតាមន័យចង្អៀត
3406	national anthem	hymne (m) national	ភ្លេងជាតិ
3407	national assembly	assemblée (f) nationale	សភាជាតិ
3408	national border; state border	frontière (f) de l'Etat; frontière internationale	ព្រំដែនប្រទេស. ព្រំដែនអន្តរជាតិ
3409	national budget ; public accounts	budget (m) de l'Etat	ថវិកាជាតិ. គណនីសាធារណៈ
3410	National congress	Assemblée Nationale	សមាជជាតិ
3411	national emergency	état (m) de crise	ស្ថានភាពប្រកាសអាសន្ន
3412	national flag	pavillon (m) nationale	ទង់ជាតិ
3413	national law	droit (m) interne	ច្បាប់ជាតិ
3414	national sovereignty	souveraineté national	អធិបតេយ្យភាពជាតិ
3415	national territory	territoire (m) national	ដែនដីរបស់រដ្ឋ
3416	Nationality of ship	Nationalité d'un navire	សញ្ជាតិនាវា
3417	nationalization; transfer to state ownership	nationalisation (f)	ជាតូបនីយកម្ម(ការប្រគល់សិទ្ធិទៅឱ្យរដ្ឋ)
3418	Natural fruits	Fruit naturel	ផលធម្មជាតិ
3419	natural law	droit (m) naturel	ច្បាប់ធម្មជាតិ
3420	natural person ; physical person	personne (f) physique	រូបវន្តបុគ្គល
3421	Natural servitude	Servitude naturelle	សេរីភាពកើតពីធម្មជាតិ
3422	naturalization	naturalisation (f)	សញ្ជាតូបនីយកម្ម
3423	naturalize (to)	naturaliser	ធ្វើសញ្ជាតូបនីយកម្ម

3424	necessary expenses	impense (f) nécessaire	សោហ៊ុយចាំបាច់
3425	Necessary inference		សេចក្តីសន្និដ្ឋានចាំបាច់
3426	necessity principle of the least oppressive consequence	nécessité	គោលការណ៍ចាំបាច់. ភាពបន្ទាន់បង្ខំ
3427	necessity as a justification	état (m) de nécessité	ស្ថានភាពចាំបាច់
3428	necessity as an excuse; excusing state of necessity	état (m) de nécessité absolutoire	ស្ថានភាពចាំបាច់ (ការលើកលែង ទោសនៃស្ថានភាពចាំបាច់ចំពោះ សកម្មភាពបែបណាមួយ)
3429	necessity; irresistible compulsion	état (m) de nécessité	ករណីចាំបាច់
3430	need for legal protection	intérêt (m) pour agir	ផលប្រយោជន៍ដែលតម្រូវឱ្យច្បាប់ ការពារ
3431	need for the executive to have a legal basis for their action	autorisation (f) par la loi	ភាពត្រូវជាមូលដ្ឋានគ្រឹះនៃច្បាប់ សម្រាប់អង្គ នីតិប្រតិបត្តិ
3432	negative interest	intérêt (m) négatif	ផលប្រយោជន៍អវិជ្ជមាន
3433	negative interest	intérêt (m) négatif	ផលប្រយោជន៍អវិជ្ជមាន
3434	negatory action	action (f) négatoire	បណ្តឹងបដិសេធសេរកិច្ច
3435	neglect (to)	négliger	ធ្វេសប្រហែស
3436	neglected	non considéré; pas pris en considération	ដែលមិនពិចារណា មិនយកចិត្តទុកដាក់
3437	neglected; disregarded; unconsidered	non considéré; pas pris en considération	ដែលធ្វេសប្រហែស. ដែលមិនយកចិត្តទុកដាក់
3438	negligence conscious ~ gross ~; recklessness ordinary ~ inadvertent ~	négligence (f); faute (f) ; imprudence (f) négligence consciente faute lourde ; grave négligence faute légère négligence inconsciente	ការធ្វេសប្រហែស. ការធ្វេសប្រហែសដោយមើលស្រាល ការធ្វេសប្រហែសដោយបំពាន ការធ្វេសប្រហែសដោយព្រហើន ការធ្វេសប្រហែសដោយមិនដឹងខ្លួន ការធ្វេសប្រហែសដោយការមិនយក ចិត្តទុកដាក់
3439	negligent assault	blesure (f) par imprudence	ការបំពានបំពានដោយធ្វេសប្រហែស
3440	negligent homicide; negligent	homicide (m) par imprudence	មនុស្សឃាតដោយធ្វេសប្រហែស

	manslaughter		(ការសម្លាប់មនុស្សម្នាក់ដោយអំពើ ជម្រុញ ឬដោយការខកខានធ្វើ អ្វីមួយទៅលើមនុស្សម្នាក់ទៀត)
3441	negligent offense	infraction (f) de commission par négligence	បទល្មើសដែលកើតឡើងដោយសារ ការធ្វេសប្រហែស
3442	negligent ; imprudent	négligent; imprudent; par négligence	ដែលធ្វេសប្រហែស
3443	negligently		ដោយធ្វេសប្រហែស
3444	Negligible	négligeable	ដែលមានលក្ខណៈស្រាល(កំហុស)
3445	Negotiable instrument	Instrument négociable	ផលប័ត្រពាណិជ្ជកម្ម. លិខិតុបករណ៍ពាណិជ្ជកម្ម
3446	negotiate (to)	negocier	ចរចា
3447	Negotiation	negotiation (f)	ការចរចា
3448	negotiations pursuit of the ~	négociations (fpl) poursuite (f) des ~s	ការចរចា, ការបន្តការចរចា
3449	negotiator	intermédiaire (m) ; négociateur (m)	អ្នកចរចា
3450	neighbour law	droit (m) des rapports des voisinage; législation (f) relative aux obligations dun propriétaire foncier envers ses voisins	សិទ្ធិអ្នកជិតខាង
3451	Nepotism	Népotisme	បក្សពួកនិយម
3452	Net		ចំនួនទូទាត់រួច
3453	Net lease		ភតិសន្យាទូទាត់សរុប
3454	Neutralized state	Neutralité permanente	ភាពអព្យាក្រឹត្យអចិន្ត្រៃយ៍
3455	No arrival, no sale		មិនមកដល់ មិនលក់
3456	Nolo contendere		គ្មានតវ៉ា
3457	Nominal	Nominal	ដែលមានតែឈ្មោះឬនាម
3458	Nominal		មិនពិត, មិនសំខាន់
3459	Nominal damage	Dommages intérêts symboliques	សំណងបដិទាននាម (សំណងដែលគ្រាន់ តែជានិមិត្តរូបឬដែលមានតែលើក្រដាស)
3460	Nominal party		ភាគីមានតែឈ្មោះ
3461	nominal value	valeur (f) nominale	តម្លៃចារឹកលើរូបិយ (រូបិយវត្ថុបណ្តុំ

			ផលប៉ះពាល់ជួរកម្ម)
3462	nominate (to); appoint (to); designate (to)	désigner; nommer	តែងតាំង. ចាត់តាំង
3463	nominee	homme (m) de paille	បក្ខុជន (អ្នកដែលត្រូវគេជ្រើសរើសឱ្យ ឈរឈ្មោះ)
3464	non existing debt	paiement (m) de l'indu	គ្មានបំណុលនៅសល់
3465 c	non local transaction	vente (f) à distance	ការលក់ដូរពីចម្ងាយ
3466	non transferable (to another post)	inamovible	មិនអាចផ្ទេរ (ទៅកន្លែងផ្សេងបាន)
3467	non-admissibility of (improperly obtained evidence)	interdiction de recevoir un moyen de preuve ; preuve non recevable	ភស្តុតាងដែលមិនអាចទទួលយកបាន
3468	non-appealability ; legal force	autorité (f) de la chose jugée	សាលក្រមដែលមិនអាចប្តឹងឧទ្ធរណ៍បាន
3469	non-appealable; incontestable ; unchallengable	inattaquable ; incontestable	ដែលមិនអាចប្តឹងឧទ្ធរណ៍បាន មិនអាចសើរើបណ្តឹងបាន
3470	non-competence, lack of jurisdiction	incompétence (f)	អសមត្ថកិច្ច ខ្វះសមត្ថភាព
3471	Non-conforming use		ការប្រើប្រាស់ដីតាមការអនុគ្រោះ
3472	non-contentious civil jurisdiction	jurisdiction (f) non- contentieuse	យុត្តាធិការជ្រះស្រឡះ (យុត្តាធិការ ដែលមិនជាន់ សមត្ថកិច្ចគ្នា)
3473	Non-contestable clause		ប្រការដែលត្រូវអនុវត្តតាម. ខណ្ឌការងារបដិសេធសង្វែងរ៉ាប់រង
3474	noncontractual liability	responsabilité (f) extra- contractuelle	ការទទួលខុសត្រូវក្រៅកិច្ចសន្យា
3475	non-disturber (person not committing a disturbance or violation of public order)	non-perturbateur (m)	ជនដែលមិនបង្កវិបត្តិ (ជនដែលមិនរំខាន ដល់សង្គម)
3476	non-leviable; exempt from seizure	insaisissable	ដែលមិនអាចរឹបអូសបាន ដែលមិនអាចដកហូតបាន
3477	non-pecuniary damage	dommage (m) moral; préjudice (m) extrapatrimonial	សំណងអសោធនធម៌. សំណងជំងឺចិត្ត
3478	non-performance; failure to perform	défaut (m) de prestation; carence (f)	ការមិនបំពេញតាវកាលិក
3479	Non-suit order	Ordonnance de non-lieu	ដីកាលើកលែងចោទប្រកាន់

3480	non-transferable	intransmissible	ដែលមិនអាចផ្ទេរបាន
3481	non-use of discretion	défaut (f) d'exercer le pouvoir discrétionnaire	ការមិនបានប្រើអំណាចឆន្ទានុសិទ្ធិ
3482	norm	standard (m)	ស្តង់ដារ
3483	norm; standard	norme (f); règle (f); standard (m)	បទដ្ឋាន
3484	normalize (to)	légiférer	ធ្វើតាមស្តង់ដារ
3485	normative terms	critère (m) normatif	បទដ្ឋានច្បាប់
3486	not guilty	non coupable; innocent	គ្មានទោសកំហុស
3487	not open to the public; behind closed doors	à huis-clos	ដោយសម្ងាត់
3488	not subject to limitation; not subject to prescription	imprescriptible	រួចផុតពីអាជ្ញាយុកាល
3489	notarization	authentification (f) d'un acte	នីត្យានុកូលកម្ម
3490	notary	notaire (m)	សាក្សី
3491	Notation credit		លិខិតឥណទានដែលមានកត់ចំណាំ
3492	Note	Note	កំណត់សន្យា
3493	noterise, -se	authentifier; certifier; légaliser	ធ្វើនីត្យានុកូលកម្ម (បញ្ជាក់ឱ្យត្រូវតាមច្បាប់)
3494	notice / statement of set-off	déclaration (f) de compenser	ការជូនដំណឹងពីការទូទាត់ប្រកាសសង
3495	notice of avoidance	déclaration (f) en annulation	សេចក្តីជូនដំណឹងពីការប្រកាសលុបចោល
3496	notice of cancellation; announcement of resignation	déclaration (f) de retrait / de résiliation	សេចក្តីជូនដំណឹងពីការលាបែងពីការងារ
3497	notice of dismissal	résolution (f)	សេចក្តីប្រកាស នៃការរំលាយចោល
3498	Notice of motion	Assignment en référé	សេចក្តីជូនដំណឹងឱ្យដាក់ពាក្យសុំ
3499	Notice of orders or judgments		សេចក្តីជូនដំណឹងពីដីការ ឬសាលក្រម
3500	Notice of trial		សេចក្តីជូនដំណឹងពីការជំនុំជម្រះ
3501	notice period; withdrawal notice statutory period of notice; lawful period of notice	délai (m) de préavis ~ légal	រយៈពេលនៃការជូនដំណឹងដែលមានចែងក្នុងច្បាប់

3502	Notice to appear		សេចក្តីជូនដំណឹងឱ្យមកបង្ហាញខ្លួន
3503	Notice to plead		សេចក្តីជូនដំណឹងសុំឱ្យឆ្លើយតប
3504	notification of defects; deficiency claim	réclamation (f) ; recours (m) en garantie pour vices de la marchandise	ការទាមទារនូវសំណងវិការ:
3505	notification; publication	publication (f) ; communication (f) ; annonce (f)	សេចក្តីប្រកាស
3506	notion; concept; term	notion (f); concept (m); critère (m)	សញ្ញាណ. ទស្សនៈ. លក្ខណៈ
3507	notional; conceptual	abstrait; conceptuel	នៃទស្សនាទាន
3508	notwithstanding	nonobstant	ថ្វីបើមាន. ប៉ុន្តែ
3509	Novation	Novation	នវកម្ម
3510	Nugatory	Sans valeur	ដែលអសុពល, ដែលគ្មានតម្លៃ
3511	Nuisance	Acte dé-dommageable	ការរំខាន, ការប៉ះពាល់
3512	Nuisance	Nullity of marriage	កំហុសរំខាន, កំហុសប៉ះពាល់
3513	null	nul, nulle	មោឃភាព
3514	null; void	nul, nulle	ដែលទុកជាមោឃៈ
3515	<i>nulla poena sine culpa</i> ; no punishment without fault	nul peine sans faute	គ្មានទោសគ្មានកំហុស
3516	<i>nulla poena sine lege</i> ; no punishment without law	nul peine sans loi	គ្មានទោសគ្មានច្បាប់
3517	nullification	contestation (f), nullité	ការប្តឹងតវ៉ា, បណ្តឹងទាស់
3518	nullity	inexistence (f); nullité (f)	មោឃភាព
3519	nullity	nullité (f); inexistence (f)	ប្រកាសមោឃភាព
3520	nullity	caducité (f); invalidité (f) ; nullité (f) ;	ប្រកាសមោឃភាព
3521	nullity of marriage	Nullité d'un mariage	មោឃភាពនៃអាពាហ៍ពិពាហ៍
3522	Nullity of the company	Nullité de la société	មោឃភាពនៃក្រុមហ៊ុន
3523	oath ~ of allegiance	serment (m) ~ de fidélité	សម្បថ ការសច្ចាប្រណិធាន
3524	obiter dictum	obiter dictum	សេចក្តីសម្រេចដែលផ្អែកលើតែអង្គហេតុ
3525	object movable ~ immovable ~	chose (f) ~ mobilière ~ immobilière	វត្ថុ. ទ្រព្យ. អចលនវត្ថុ. អចលនទ្រព្យ.

			ចលនវត្ថុ. ចលនទ្រព្យ កម្មវត្ថុនៃវិវាទ
3526	object at issue; subject of litigation; subject of the dispute	cause (f) juridique	
3527	object of legal protection	bien (m) protégé	ទ្រព្យសម្បត្តិដែលច្បាប់ការពារ
3528	object of legal protection	bien (m) protégé par une disposition légale	ទ្រព្យសម្បត្តិដែលច្បាប់ការពារ
3529	object of punishment; purpose of punishment	object(f) de la peine	កម្មវត្ថុនៃការដាក់ទោស គោលបំណងនៃការដាក់ទោស
3530	objection	opposition (f)	វិរុទ្ធភោតុ. ការជំទាស់
3531	objection	former opposition; faire opposition	ការធ្វើវិរុទ្ធភោតុ ការធ្វើការជំទាស់
3532	Objection	opposition (f) contredit (m); protestation (f)	ការជំទាស់
3533	objection authority	autorité (f) administrative compétente en matière de recours gracieux	អំណាចជំទាស់
3534	objection; plea put forward (to) a defense plea of lack of competence plea of another action pending plea of nullity plea of non- performance	exception (f); objection (f) soulever une ~ ~ d'incompétence ~ de litispendance ~ de nullité ~ d'inexécution	វិរុទ្ធភោតុ ដាក់ការការពារជាមុន វិរុទ្ធភោតុនៃការគ្មាន សមត្ថភាព វិរុទ្ធភោតុនៃមោឃភាព
3535	objective crime	infractions (fpl) matérielles	បទល្មើសវត្ថុវិស័យ ឬធាតុ សម្ភារៈនៃបទល្មើស
3536	objective elements of a crime definition	élément (m) objective du fait	ធាតុផ្សំវត្ថុវិស័យនៃបទល្មើស
3537	objective imputability	imputabilité (f) objective	ការផ្តោលទោសតាមវត្ថុវិស័យ
3538	objective order of values	système (m) objectif de valeurs	ប្រព័ន្ធវត្ថុវិស័យនៃតម្លៃ
3539	objective right	droit (m) objectif	នីតិវត្ថុវិស័យ
3540	objects of the company	objet (m) social	កម្មវត្ថុនៃក្រុមហ៊ុន
3541	obligation arising from statute	rapport (m) juridique légal	កាតព្វកិច្ចដែលកើតឡើងដោយច្បាប់
3542	obligation to consider conflicting rights	obligation (f) de prendre en considération des droit opposables	កាតព្វកិច្ចដែលត្រូវគិតគូរពីសិទ្ធិខូចខាត របស់ភាគីណាមួយ (ត្រូវផ្ដឹងផ្ដេងពីផល ប្រយោជន៍)

3543	obligation to consider fundamental rights of third persons	obligation (f) de prendre soin aux droits des tiers	កាតព្វកិច្ចក្នុងការគោរពចំពោះសិទ្ធិរបស់តតិយជន
3544	obligation to inform oneself		កាតព្វកិច្ចដែលត្រូវទទួលព័ត៌មានដោយខ្លួនឯង
3545	obligation to maintain pubic order and security	obligation (f) du maintien de l'ordre et de la sécurité	កាតព្វកិច្ចថែរក្សារបៀបរៀបរយ និងសន្តិសុខសាធារណៈ
3546	obligation to prevent the effect of a criminal act	obligation (f) de prevention dans le cadre d'une infraction de commission par omission	កាតព្វកិច្ចក្នុងការការពារនូវផលប៉ះពាល់ នៃបទល្មើសអកម្ម
3547	obligation to restore possession	obligation (f) de restituer	កាតព្វកិច្ចត្រូវប្រគល់វត្ថុឱ្យត្រឡប់
3548	obligation to tolerate sth	obligation de tolérer	សិទ្ធិក្នុងការត្រាប្រណី
3549	obligation which debtor has to perform at the creditor's address; debt payable at the address of the payee	dette (f) portable	បំណុលដែលសងនៅខាងណាក៏បាន
3550	obligation ; duty	devoir (m) ; engagement (m) ; obligation (f)	កាតព្វកិច្ច, ករណីយកិច្ច
3551	obligation ; duty	engagement (m) ; obligation (f) ; devoir (m)	កាតព្វកិច្ច, ករណីយកិច្ច
3552	obligation; engagement	obligation (f); engagement (m)	កាតព្វកិច្ច, ការចូលរួម
3553	obligatory contract	contrat (m) obligatoire	កិច្ចសន្យាដាច់ណាត់
3554	obligatory contract ; transaction constituting an obligation ;	contrat (m) constituant une obligation ; obligation (f) personnelle	កិច្ចសន្យាមានចំណងកាតព្វកិច្ច ការជួញដូរមានចំណងកាតព្វកិច្ច
3555	obligatory ; mandatory	obligatoire	ដែលជាកាតព្វកិច្ច
3556	Obligee	Obligataire	ឥណទាយក/យិកា (ម្ចាស់កាតព្វកិច្ច)
3557	Obligor	Obligé	អ្នកជំពាក់កាតព្វកិច្ច
3558	Obscene material	Publication pornographique	សម្ភារៈអាសអាភាស
3559	Obsolescence	Obsolescence	ភាពផុតសម័យ ភាពប្រើការលែងកើត
3560	obstacle	entrave (f) ; empêchement (m) ; obstacle (m)	ឧបសគ្គ , ការជំទាស់
3561	obstruction of criminal prosecution; prevention of punishment	connivence (f) à évacion	ការរារាំងចោទប្រកាន់ពីបទល្មើស ព្រហ្មទណ្ឌ

3562	Obstruction of justice	Obstruction de l'administration de la justice	ការធ្វើឱ្យរាំងស្ទះយុត្តិធម៌
3563	obtaining possession (of); taking possession (of)	acquisition (f) de la possession	ការទទួលបានកម្មសិទ្ធិ
3564	obvious mistake in assessment	erreur (f) manifeste d'appréciation	កំហុសជាក់លាក់ក្នុងការវាយតម្លៃ
3565	occasion		ឱកាស, ពេល,
3566	Occupant	Occupant	ភោគី (អ្នកកាន់កាប់, អ្នកតាំងទី)
3567	occupation	prise (f) de possession; appréhension (f) matérielle	ការទទួលបានភោគ:
3568	occupation of land	possession (f) territoriale	ការកាន់កាប់ដីធ្លី
3569	Occupational hazard	Risque du métier	គ្រោះថ្នាក់នៃអាជីព ហានិភ័យខាងវិជ្ជាជីវៈ
3570	occupy (to)	remplir	កាន់កាប់
3571	Of counsel		អ្នកការពារក្តី
3572	Of counsel		មេធាវីជំនួយការ
3573	Of counsel		មេធាវីក្រៅការិយាល័យច្បាប់
3574	offence committed in office	forfaiture (f)	បទល្មើសក្នុងម៉ោងការងារ
3575	offence committed over a distance	délit (m) commis à distance	បទល្មើសប្រព្រឹត្តពីចម្ងាយ
3576	offence related to statements	infractions (fpl) relatives aux dépositions	បទល្មើសពាក់ព័ន្ធនឹងការផ្តើមការណ៍
3577	offence; offense	acte (m) incriminé ; infraction (f) ; crime (m)	បទល្មើស
3578	offensive	offensant	ដែលធ្វើឱ្យអាក់អន់ចិត្ត ដែលធ្វើឱ្យប៉ះពាល់
3579	offer	offre (f); sollicitation (f); proposition (f)	សំណើ
3580	Offer of compromise		សំណើសុំសម្របសម្រួល
3581	offeree	destinataire (m) de l'offre	អ្នកទទួលសំណើ
3582	offeror	offrant (m)	អ្នកដាក់សំណើ
3583	office public office	office (m); ministère (m) fonction (f) publique	ការិយាល័យ. មុខងារសាធារណៈ
3584	Officer	Membre de bureau	នាយការិយាល័យ
3585	official	dignitaire (m)	មន្ត្រី. អ្នកមុខអ្នកការ
3586	official	administratif ; officiel	ផ្លូវការ

3587	official investigation	enquête (f) d'office	ការស៊ើបអង្កេតជាផ្លូវការ
3588	official act	acte (m) officiel	លិខិតផ្លូវការ
3589	official bulletin; official gazette	journal (m) officiel	រាជកិច្ច
3590	official defence counsel; assigned counsel	avocat (m) commis d'office	ស្នាត្រី
3591	official duty	devoir (m) de fonction	ភារកិច្ចរបស់មន្ត្រី
3592	official duty	obligation (f) de servir	កាតព្វកិច្ចការងារ
3593	official journal (of laws, degrees)	journal (m) officiel ; bulletin (m) des lois	រាជកិច្ច (មានច្បាប់ ក្រឹត)
3594	official language	langue (f) officielle	ភាសាផ្លូវការ
3595	official notice ; notification from an authority	ordre (m); notification (f)	ការប្រកាសជាផ្លូវការ សេចក្តីប្រកាសរបស់អាជ្ញាធរ
3596	official oath	serment (m) de service	ពាក្យសម្បថជាផ្លូវការ
3597	off-limits order; order to stay away	interdiction (f) formelle de pénétrer dans un immeuble / un appartement	បទបញ្ជាឱ្យចេញឆ្ងាយ បទបញ្ជាឱ្យរស់នៅឆ្ងាយពីគេ
3598	omission	omission (f)	ការខកខានមិនបានធ្វើ
3599	omit (to); desist (to) from	omettre; s'abstenir; négliger de faire qch	មិនបានធ្វើ, ឈប់ធ្វើ
3600	On demand	Sur demande	តាមការទាមទារ, តាមការស្នើសុំ
3601	On the merits	Au fond	ដល់អង្គសេចក្តី
3602	on the merits of a case; in the matter	quant au fond	ដោយផ្អែកលើអង្គហេតុ (ការធ្វើសេចក្តីសម្រេច)
3603	onerous act	décision (f) faisant grief ; acte (m) faisant grief	ទង្វើនាំឱ្យសៅហ្មង
3604	onerous measure; onerous act	mesure (f) faisant grief	វិធានធ្វើឱ្យសៅហ្មង
3605	onerous property	bien (m) grevé	ទ្រព្យសម្បត្តិក្តៅក្រហាយ/ធ្វើឱ្យសៅហ្មង
3606	onus of proof	fardeau (m) de la preuve	ទំនួលខុសត្រូវផ្នែកភស្តុតាង
3607	Open court	Tribunal siégeant en audience publique	ការជំនុំជម្រះជាសាធារណៈ
3608	Open public meetings laws		ច្បាប់ស្តីពីការបើកសិទ្ធិប្រជុំជាសាធារណៈ
3609	open terms	lacunes (f) contractuelles	ខ្វែងបើកចំហ
3610	opened; started	ouvert, e	បើកឱ្យមាន, ចាប់ផ្តើម
3611	Operation of law	Effet d'une loi	អានុភាពនៃច្បាប់

3612	operative	valide	សុពលភាព
3613	Operative effect	efficacité (f) ; validité (f)	អានុភាពប្រតិបត្តិ. ប្រសិទ្ធិភាព
3614	operative part of the judgment	dispositif (m) ; formule (f) de décision	សាលក្រមអនុវត្ត១ផ្នែក
3615	opinion expert ~ majority ~ dissenting opinion to deliver an ~	opinion (f) d'expert (m) ~ majoritaire opinion (f) dissidente prononcer une ~	ទស្សនៈ. ទស្សនៈរបស់ជំនាញការ. មតិភាគច្រើន. ទស្សនៈខ្វែងយោបល់ ផ្តល់ មតិឬទស្សនៈ
3616	opinion	jugement (m) de valeur	ការវិនិច្ឆ័យលើតម្លៃ ការផ្តល់មតិ
3617	Opinion evidence		ភស្តុតាងកោសល្យវិច័យ
3618	opinion of the court	opinion (f) prédominante de la cour	ទស្សនៈឧត្តមភាពរបស់តុលាការ
3619	opportunity ; principle of discretionary prosecution	principe (m) de l'opportunité (f) ; principe selon lequel une autorité est libre d'agir	ឱកាស គោលការណ៍កាត់ ក្តីដោយឆន្ទានុសិទ្ធិ
3620	opposable	opposable	ដែលប្រឆាំង/ជំទាស់
3621	opposing party		ភាគីជំទាស់
3622	opposing party to a claim; party opposing a claim	parti (m) d'adversaire	ភាគីបដិបក្ខទៅនឹងបណ្តឹង
3623	Opposition to marriage		បណ្តឹងជំទាស់មិនឱ្យរៀបអាពាហ៍ពិពាហ៍
3624	Option		ជំរើស. សិទ្ធិជ្រើសរើសពិសេស
3625	option contract	option (f) ; choix (m)	កិច្ចសន្យាកាត់ទុក
3626	Oral contract	Contrat verbal	កិច្ចសន្យាផ្ទាល់មាត់
3627	oral principle	principe (d) de l'oralité des débats	សិទ្ធិក្នុងការចូលរួមដំណើរការក្តី ដោយផ្ទាល់មាត់
3628	oral proceedings	procédure (f) orale	ដំណើរកាត់ក្តីដោយផ្ទាល់មាត់
3629	oral proceedings ; verbal process	procédure (f) orale	នីតិវិធីដែលផ្តល់ឱកាសឱ្យភាគីចូលរួម សវនាការបញ្ចេញមតិដោយផ្ទាល់
3630	ordain (to)	ordonner; décréter	ចេញបញ្ជា. ចេញបញ្ជាត្តិ
3631	ordain (to)	ordonner	ចេញក្រិត្យ
3632	order	ordre (m); commande (f)	បទបញ្ជា
3633	order	ordre (m) ; commandement	បទបញ្ជា

3634	order	décret (m)	ក្រឹត្យ
3635	order (to)	commander	បញ្ជា
3636	Order for relief	Jugement déclaratif de cessation de paiement	ដីកាប្រកាសសោធនភាព
3637	order for remittance; transfer order	ordre (m) de virement	ការបញ្ជាឱ្យផ្ទេរនូវ, បញ្ជាផ្ទេរនូវ
3638	Order of dossier review	Ordonnance de soit communiqué	ដីកាជូនរឿងទៅពិនិត្យ
3639	order; instruction	instruction (f)	សេចក្តីបង្គាប់
3640	order; judgment	arrêt (m)	ដីកា, សាលក្រម
3641	ordinance ; decree	ordonnance (f) ; décret (m)	បញ្ញត្តិ, ក្រឹត្យ
3642	ordinary jurisdiction	juridictions (fpl) de l'ordre judiciaire	យុត្តាធិការនៃសំដាប់តុលាការ
3643	ordinary negligence	faute (f) légère	ការធ្វេសប្រហែសធម្មតា
3644	Ordinary session	Session ordinaire	សម័យប្រជុំសាមញ្ញ
3645	ordonance; executive order; subordinate legislation	ordonnance (f)	បទបញ្ញត្តិ, បទបញ្ជារបស់អង្គនីតិប្រតិបត្តិ
3646	organ ~ of state	organe (m) ~ de l'Etat	អង្គ អង្គការរដ្ឋ
3647	Organic law	Loi organique	ច្បាប់រៀបចំអង្គការ
3648	organisation	organisation (f)	អង្គការ, អង្គការចាត់តាំង
3649	organisational fault; liability of management based on failure to provide proper organisational channels	responsabilité (f) du chef d'entreprise pour organisation défectueuse	កំហុសអង្គការចាត់តាំង
3650	origin of title	début (m) du droit; formation (f) d'un droit	ការកើនឡើងនៃសិទ្ធិ
3651	origin ; formation	origine (f); naissance (f); formatin (f)	ដើមកំណើត, ការបង្កើត
3652	original document	minute (f)	សំណុំឯកសារដើម, ច្បាប់ដើម
3653	Original jurisdiction	Compétence de tribunal de première instance	សមត្ថកិច្ចនៃសាលាដំបូង
3654	original law	droit (m) originaire	ច្បាប់ដើម
3655	ostensible agency	mandat (m) d'apparent	ភ្នាក់ងារពហិលក្ខណៈ/ផ្លូវការ
3656	Ouster	Eviction	ការបណ្តេញចេញ

3657	outlay (for repair, maintenance and improvement)	impenses (fpl); moyens (mpl) financiers employés en vue de réparer une chose	ចំណាយលើការថែទាំនិងការកែលម្អ
3658	Output contract		កិច្ចសន្យាលក់និងទិញទិន្នផលទាំងអស់
3659	Outstanding	Impayé	នៅមិនទាន់សងមិនទាន់បានប្រមូល
3660	Outstanding		នៅមានអត្ថិភាព
3661	overhang mandate; extraordinary additional seat in parliament	mandat(m) excédentaire; mandat parlementaire supplémentaire	អាណត្តិដែលហួសកាលកំណត់, អាណត្តិសភាបន្ថែម
3662	overhang(e.g. branches and roots extending into neighbour's land)	branches et racines poussant au- delà des limites d'un champ	មែកនិងឫសរុក្ខជាតិដែលដុះលូតហួសព្រំប្រទល់នៃដីរបស់ខ្លួន
3663	Overlying right		សិទ្ធិប្រើប្រាស់ទឹកក្រោមដី
3664	Overreaching		ការរកស៊ីកេងប្រវ័ញ្ច
3665	overrule (to)	abroger ; refuser	និរាករណ៍, បដិសេធ
3666	Overt	Evident, patent	ចំហ, ច្បាស់
3667	owe (to); be (to) in debt	devoir	ជំពាក់, ជាប់បំណុល
3668	owner ; proprietor	propriétaire (m)	ម្ចាស់កម្មសិទ្ធិ, កម្មសិទ្ធិករ
3669	ownerless property; derelict property	bien (m) sans maitre; bien (m) vacant	ទ្រព្យសម្បត្តិដែលគ្មានម្ចាស់, ទ្រព្យសម្បត្តិដែលបោះបង់ចោល
3670	owner-possessor relationship	lien (m) juridique propriétaire – possesseur ; rapports (mpl) entre propriétaire et possesseur	ទំនាក់ទំនងគតិយុត្តិរវាងម្ចាស់កម្មសិទ្ធិ និងភោគី
3671	Ownership	Droit de propriété	កម្មសិទ្ធិ, ភាពជាម្ចាស់
3672	Package mortgage		និក្ខេបទាំងមូល, និក្ខេបសរុប
3673	Pact	Pacte, traité	កតិកាសញ្ញា
3674	<i>pacta sunt servanda</i> ; contracts are to be observed	les contrats doivent être observés	កិច្ចសន្យាដែលត្រូវតែគោរពនិងអនុវត្តទាំងអស់គ្នា
3675	Paid-in capital	Capital versé	ដើមទុនដែលបង់ចូល
3676	Paid-in surplus	Excédent versé	ចំនួនលើសដែលបង់ចូល
3677	Paid-up stock	Actions libérées	ហ៊ុនដែលបង់ប្រៀប

3678	Palimony		សោធនអាហារកិច្ចក្រៅអាពាហ៍ពិពាហ៍
3679	Pander		ធ្វើមេបនពេស្យា
3680	panel of judges	formation (f) de jugement	ក្រុមការងារចៅក្រម
3681	Par value stock		សន្និធិដែលមានតម្លៃលើប័ត្រ
3682	paragraph	paragraphe (m) ; alinéa (m)	កថាខ័ណ្ឌ
3683	paralegal	conseil (m) juridique	ជំនួយការមេធាវី
3684	parallel evaluation in the lay sphere	evaluation (f) parallèle du point de vue d'une laïque	ការវាយតម្លៃស្ថានការណ៍តាមទស្សនៈរបស់ គ្រូបាល្លជន
3685	paramount clause	clause (f) suprême	ប្រការឬខដែលសំខាន់ជាងគេ
3686	Paramount title	Titre de propriété le mieux établi	លិខិតកម្មសិទ្ធិដែលមានឧត្តមភាព
3687	pardon	grâce (f)	ការលើកលែងទោស
3688	parent company; holding company	société (f) mère	ក្រុមហ៊ុនមេ
3689	Parental authority	Puissance paternelle	អំណាចមេបា
3690	parental care	autorité parentale	អំណាចឪពុកម្តាយ
3691	Parental liability	Responsabilité parentale	ការទទួលខុសត្រូវនៃឪពុកម្តាយ
3692	Parental rights	Autorité parentale	សិទ្ធិឪពុកម្តាយ
3693	parliament	parlement (m)	សភា
3694	parliamentarian	représentant (m) du peuple; député (m); élu (m)	អ្នកតំណាងប្រជាជន សមាជិកសភា
3695	parliamentarian	parlementaire (m) ; député (m)	សមាជិកសភាតំណាងរាស្ត្រ
3696	parliamentarian; representative	député (m); parlementaire (m)	សមាជិកសភា តំណាងរាស្ត្រ
3697	parliamentary committee	commission (f) parlementaire	គណៈកម្មាធិការសភា
3698	parliamentary control	contrôle (m) parlementaire	ការត្រួតពិនិត្យរបស់សភា
3699	parliamentary democracy	démocratie (f) parlementaire	ប្រជាធិបតេយ្យតាមបែបសភានិយម
3700	parliamentary group; fraction	groupe (m) parlementaire	ក្រុមសភាជាតិ
3701	parliamentary immunity	immunité (f) parlementaire	អភ័យឯកសិទ្ធិសភា
3702	parliamentary mandate	mandat (m) parlementaire	អាណត្តិសភា
3703	parliamentary representation	représentation (f) du peuple	តំណាងរបស់ប្រជាជន
3704	parliamentary representation;	représentation (f) populaire	តំណាងសភា

	parliament		សភា
3705	Parliamentary system	Système parlementaire	ប្រព័ន្ធសភានិយម
3706	parliamentary term; legislative term	législature (f)	អាណត្តិរបស់ សភាជាតិ អង្គនីតិបញ្ញត្តិ
3707	Parol arrest		ការចាប់ខ្លួនដោយគ្មានដីកា
3708	Parol evidence	Témmoignage verbal	ភស្តុតាងផ្ទាល់មាត់
3709	Parol evidence rule		វិធាននៃភស្តុតាងផ្ទាល់មាត់
3710	parole		ការដោះលែងដោយមានលក្ខខណ្ឌ
3711	part performance	prestation(f) partielle	ការកាត់ទុកតាមផ្នែក
3712	partial	en partie	តាមផ្នែក
3713	Partial breach	Rupture partielle du contrat	ការរំលោភកិច្ចសន្យាមួយផ្នែក
3714	Partial incapacity	Incapacité partielle	អសមត្ថភាពដោយអន្លើ
3715	partial nullity	nullité (f) partielle; partie (f) nulle	មោឃៈភាពមួយផ្នែក ផ្នែកដែលត្រូវបានមោឃៈភាព
3716	partial permission	licence (f) partielle	ការអនុញ្ញាតឱ្យប្រតិបត្តិតែផ្នែកណាមួយ
3717	partiality	partialité (f)	ភាពលំអៀង
3718	partiality; bias	partialité (f); parti pris (m)	ការលំអៀង
3719	participation	participation (f)	ការចូលរួម
3720	participator; participant	participant (m) ; coauteur (m) ; complice (m)	អ្នកចូលរួមប្រព្រឹត្តបទល្មើស សហចារី ជនសមគំនិត
3721	particular case; individual case	cas (m) d'espèce	ករណីដោយឡែក ករណីពិសេស
3722	Particular lien	Privilège spécial	សិទ្ធិឃាត់ទុកទ្រព្យណាមួយ
3723	Particulars	Détails, renseignements	ភិនភាគលំអិត អង្គធាតុពិស្តារ
3724	Particulars	Description	ការរាយលំអិតមុខវត្ថុ
3725	Partition	Partage, démembrement	ចំណែក ការបែងចែក
3726	part-judgment; partial judgment	jugement (m) partiel	សាលក្រមមិនពេញលេញ
3727	partnership	société (f) en nom collectif	ក្រុមហ៊ុនសហកម្មសិទ្ធិ
3728	partnership limited ~	société (f) de personnes ~ a risque limitée	ក្រុមហ៊ុនសហកម្មសិទ្ធិមានកំណត់
3729	partnership agreement	contrat (m) de société; les statuts (mpl)	កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ
3730	partnership company	société (f)	សហគ្រាស

3731	partnership; society; company	société (f)	ក្រុមហ៊ុន
3732	part-time judge	juge-asseur (m)	ចៅក្រមអម
3733	party	les parties (f)	គណបក្សនយោបាយ
3734	Party civilly responsible	Partie civilement responsable	ភាគីទទួលខុសត្រូវខាងរដ្ឋប្បវេណី
3735	party complainant; plaintiff	requérant (m); demandeur (m)	ភាគីដើមចម្លើយ ឬចោទ
3736	party defendant	défendeur (m) ; parite (f) défenderesse	ភាគីចុងចោទ, ចុងចម្លើយ
3737	party entitled to claim; rightful claimant	ayant (m) cause/ayant droit	សិទ្ធិវន្ត
3738	party entitled to dispose of sth; authorized agent	personne(f) habilitée à disposer(d'un bien ou d'un droit)	ភាគីមានសិទ្ធិសំរេចលើរឿងអ្វីមួយ ភ្នាក់ងារដែលមានសិទ្ធិអំណាច
3739	party financing	finacement (m) des partis	ការផ្តល់ហិរញ្ញវត្ថុដល់គណបក្ស នយោបាយ
3740	party furnishing security; mortgagor of a chattel or interest	débiteur(m) remettant une chose a titre de garantie	កូនបំណុលដែលមានវត្ថុបញ្ចាំ
3741	party member; member of a party	membre (m) d'un parti	សមាជិកគណបក្ស
3742	party programme; party platform	programme (m) d'un party; plateforme (f) d'un parti	កម្មវិធីនយោបាយរបស់គណបក្ស
3743	party to a contract	partie (f) contractante ; contractant (m)	ភាគីនៃកិច្ចសន្យា
3744	Party wall	Mur mitoyen	ជញ្ជាំងអគ្គសិទ្ធិ
3745	Pass	Prononcer	ប្រកាស (ចេញសាលក្រម)
3746	Pass	Adopter	អនុម័ត
3747	Pass	Passer	ឆ្លង
3748	Pass	Etre transmis	ផ្ទេរ
3749	Pass	Approuver	យល់ព្រម
3750	Pass	Circuler	ផ្សព្វផ្សាយ
3751	pass (to) a law; adopt (to) a law	légiférer	អនុម័តច្បាប់
3752	pass (to) property	transférer la propriété	ការផ្ទេរកម្មសិទ្ធិ
3753	pass (to) title; pass (to) property	transférer la propriété	ផ្ទេរកម្មសិទ្ធិ
3754	passing of a bill ; passage ; enactment	vote (m) de la loi	ការអនុម័តគំរោងច្បាប់
3755	passing of the risk	transfert (m) des risques	ការផ្ទេរដោយការប្រថុយប្រថាន

3756	passing of the risk	transfert (m) des risques	ការប្រថុយនឹងគ្រោះថ្នាក់
3757	passing of title	transfert (m) de la propriété	ការផ្ទេរកម្មសិទ្ធិ
3758	Past consideration		តម្លៃតបស្នងមុនមានកិច្ចសន្យា
3759	patent	brevet (m) d'invention	ប្រកាសសន្លឹកប័ត្រតក្កកម្ម
3760	patent defect; obvious error	vice (m) apparent	វិការដែលមើលឃើញ
3761	Patentable	Brevetable	ដែលអាចចុះប្រកាសនីយប័ត្របាន
3762	paternity suit; legal action to establish paternity	action (f) alimentaire contre le père	បណ្តឹងទាមទារ បិតុភាព
3763	Patricide	Patricide	បិតុយាតកម្ម
3764	pawn; pledge; security	gage (m); objet (m) gagé; chose (f) remise en gage	ការបញ្ចាំ, វត្ថុដែលដាក់បញ្ចាំ
3765	pay ment	paiement (m)	ការបង់ប្រាក់
3766	Payable		កំណត់ដែលត្រូវសង
3767	Payable to bearer	Payable au porteur	ចំណាត់ឱ្យគាហកបាន
3768	Payee	Bénéficiaire	អត្តាគាហក, អ្នកទទួលសំណង
3769	payment in kind	prestation (f) en nature	សំណងតាមសារជាតិ (ខូចអីសងហ្នឹង)
3770	paying off	satisfaction (f)	ការសងបំណុល
3771	payment by instalments	paiement (m) par échéances successives ; paiement (m) fractionné	ការបង់រំលោះជាបន្តបន្ទាប់
3772	pay-off; allowance	indemnité (f) forfaitaire; forfait (m); indemnité (f) de congédiement	ប្រាក់បំណាច់
3773	Payor		អ្នកបង់លុយ, អ្នកសងប្រាក់
3774	Peaceable possession	Possession pacifique	ភោគៈដោយសុខសាន្ត
3775	Peaceful enjoyment	Jouissance paisible	សិទ្ធិអាស្រ័យផលដោយសុខសាន្ត
3776	peculator; defalcator	personne (f) abusant la confiance	ជនរំលោភលើសេចក្តីទុកចិត្ត
3777	Pecuniary	Pécunaire	សាធនីយ៍ (នៃប្រាក់កាស ដែលទាក់ទង នឹងរឿងប្រាក់)
3778	Pecuniary condemnation	Recouvrement des condamnations pécuniaires	ធនទណ្ឌ
3779	Pecuniary interest	Intérêt pécunaire	ផលប្រយោជន៍សាធនីយ៍ (ជាប្រាក់កាស)
3780	pecuniary loss	dommage (m) patrimonial	ការខូចខាតផ្នែកលុយកាក់
3781	penal action	action (f) pénale	បណ្តឹងព្រហ្មទណ្ឌ

3782	Penal institution	Centre de détention	មន្ទីរឃុំឃាំង
3783	penalty	pénalité (f)	ការដាក់ពិន័យ
3784	penalty	peine (f)	ការដាក់ទណ្ឌកម្ម
3785	pendency of a claim; lis pendens	litispendance (f)	ការព្យួរបណ្តឹងទាមទារ
3786	pending	pendant	ព្យួរការកាត់ក្តី
	~ in court	litispendance	ការព្យួរសំណុំរឿងនៅតុលាការ
	~ litigation	procédure (f) en instance	ការព្យួរសំណុំរឿង
3787	pending in court	litispendant	ការព្យួររឿងក្តី
3788	Penitentiary	Pénitenciaire	ពន្ធនាគារសម្រាប់ទោសឧក្រិដ្ឋ
3789	Penology	Pénologie	ពន្ធនាគារសាស្ត្រ
3790	pension	retraite (f); pension (f)	ប្រាក់ សោធន ប្រាក់ឧបត្ថម្ភជនចូលនិវត្តន៍
3791	pension	rente (f)	ធនលាភ
3792	people ; nation	peuple (m) ; nation (f)	ប្រជាជន, ជាតិ
3793	people; population; the people constituting a nation	citoyens (mpl) nationaux ; peuple (m)	ប្រជាពលរដ្ឋ
3794	Per curiam	Par le tribunal	ដោយតុលាការ
3795	Per diem	Journalier	សម្រាប់មួយថ្ងៃ
3796	Per diem	Paielement journalier	លុយប្រចាំថ្ងៃ
3797	Perception	perception (f)	ការយល់ដឹង
3798	Peremptory	Péremptoire	ដាច់ខាត, ដាច់អហង្ការ
3799	Peremptory challenge	Récusation pure et simple de jurés	ការជំទាស់ដាច់ខាត, ការជំទាស់ ដោយមិនបញ្ជាក់មូលហេតុ
3800	peremptory plea	exception (f) péremptoire	អញ្ញត្តកម្មផ្តាច់ព្រាត់ឬចុងក្រោយ
3801	Perfection of security interest		សុក្រិតកម្មនៃប្រយោជន៍ប្រតិភោគ
3802	perform (to) failure to perform	payer; effectuer; accomplir	អនុវត្ត, ការខកខានមិនបានអនុវត្ត
3803	performance	exécution (f) ; prestation (f); paiement (m)	ការបំពេញ , ការអនុវត្ត , ការទទួល, ការសម្រេច
3804	performance by way of settlement; accord and satisfaction	novation (f) exécutée	ការអនុវត្តនូវកម្ម (ការបង្កើតកាតព្វកិច្ចថ្មី)

3805	performance; achievement; accomplishment	prestation (f); paiement (m) ; exécution (f)	ការអនុវត្តកាតព្វកិច្ច, ការបំពេញកាតព្វកិច្ច
3806	performance; completion	accomplissement (m)	ការបញ្ចប់កាតព្វកិច្ច
3807	performance; fulfilment	exécution (f)	ការបំពេញ ការប្រតិបត្តិ
3808	period; deadline; time-limit	délai (m)	កាលបរិច្ឆេទ, ពេលកំណត់
3809	perjury ; false oath	fausse déposition (f) sous la foi du serment ; faux serment	បទភូតភរ, ការកុហកក្នុងតុលាការ
3810	permanent committee	commission (f) permanente	គណៈកម្មាធិការអចិន្ត្រៃយ៍
3811	permissible ; admissible	admis ; licite	ដែលអាចអនុញ្ញាតបាន ដែលអាចចូលជាសាមជិក
3812	permission	permis (f) permission (f); autorisation	សេចក្តីអនុញ្ញាត
3813	permission to hold a meeting	permission (f) de réunion	ការអនុញ្ញាតឱ្យប្រជុំ
3814	permission ; consent	permission (f) ; autorisation (f) ; permis (m) ; licence (f)	សេចក្តីអនុញ្ញាត, ការយល់ព្រម
3815	Permit	Autorisation	លិខិតអនុញ្ញាត
3816	perpetration	action (f)	ការចាប់ផ្តើមប្រព្រឹត្តិ
3817	perpetrator	délinquant (m)	ជនល្មើស ចារី បទល្មើសស៊ីវិល
3818	perpetrator ; tortfeasor	auteur (m) ; malfaiteur (m)	ចារីប្រព្រឹត្តបទល្មើស
3819	perpetual	perpétuel	ជាប្រចាំ ជានិរន្ត
3820	Person	Personne	បុគ្គល
3821	person charged	accusé (m)	ជនជាប់ចោទ
3822	person charged	inculpé (m)	ជនជាប់ចោទ
3823	person entitled to maintenance	créancier (m) alimentaire; personne (f) à charge	ជនដែលទទួលបានទទួលអាហារូបត្ថម្ភ
3824	person entitled to services	créancier (m) d'une prestation de service	ជនដែលមានសិទ្ធិទទួលសេវា
3825	person giving notice to terminate	personne (f) résiliant le contrat	ជនដែលបានចេញប្រកាសបញ្ចប់អ្វីមួយ
3826	person liable to provide maintenance	débiteur (m) d'aliments	ជនដែលត្រូវផ្តល់ អាហារូបត្ថម្ភ
3827	Persona non grata	Persona non grata	បុគ្គលដែលត្រូវគេបដិសេធ
3828	Personal defense		ការការពារបុគ្គល

3829	personal freedom	liberté (f)	សេរីភាពបុគ្គល
3830	personal injury	dommage (m) aux personnes ; préjudice (m) corporel	ព្យសនកម្មរាងកាយ
3831	personal integrity	intégrité () de la personne	បូរណភាពបុគ្គល
3832	personal property; personalty	biens (mpl) mobiliers	ចលនទ្រព្យ
3833	Personal representative		អ្នកតំណាងចាត់ចែងមតិក
3834	personal right; right in personam	droit (m) personnel	សិទ្ធិបុគ្គល
3835	Personal trust		អាណត្តិព្យាបាលភាពផ្ទាល់ខ្លួន
3836	personality	personnalité (f)	បុគ្គលភាពគតិយុត្តិ
3837	personally liable partner ; unlimited partner	commandité (m)	សមាជិកក្រុមហ៊ុនអនុប្បទាន
3838	Pertinent	Pertinent	ដែលជំពាក់ទាក់ទង
3839	Perverse verdict		សេចក្តីវិនិច្ឆ័យប្រាស់ចាកចំណុចច្បាប់
3840	pervert (to) the nature of	recourant (m)	ធ្វើខុសពីធម្មជាតិ ធ្វើឱ្យប្រាសចាកភាពដើម
3841	perverting the course of justice	prévarication (f); application (f) volontairement incorrecte du droit par un magistrat	ការបង្វែររឿងក្តីដោយតុលាការ/ចៅក្រម
3842	petition	pétition (f)	ព្យត្តិ (សិខិតបណ្តឹងតវ៉ា)
3843	petition	pétition (f)	បដ្ឋនាសិខិត
3844	petition (to); request (to)	formuler une demande ; introduire une demande	ធ្វើព្យត្តិ, ធ្វើពាក្យសុំ
3845	petitioner, applicant	requérant (m) ; demandeur (m)	អ្នកធ្វើព្យត្តិ
3846	Petitory action		បណ្តឹងសុំសិទ្ធិកម្មសិទ្ធិ
3847	Petty jury		គណៈវិនិច្ឆ័យខ្នាតតូច
3848	Physical	Physique	នៃរូបកាយ, រូបវន្ត
3849	Physical		ជាក់ស្តែង, រូបិ
3850	physical act	acte (m) matériel; fait (m) volontaire	អំពើជាសន្យានុម័ត (អំពើដែលធ្វើឡើងមិនសំដៅបង្កើតឱ្យមានអានុភាព ច្បាប់ ទេ)
3851	physical control; enjoyment of possession	détention (f)	ការកាន់កាប់ទ្រព្យសម្បត្តិអ្វីមួយដោយជាក់លាក់
3852	physical damage	dommage (m) matériel	ការខូចខាតមាននាពេលបច្ចុប្បន្ន, ការបង្ក

			របួសស្នាមលើរូបរាងកាយ
3853	Physical incapacity	Incompétence	អពលានុភាព
3854	physical integrity	intégrité (f) corporelle	បូរណភាពរូបរាងកាយ
3855	physical object	bien (m) corporel	វត្ថុរូបិវត្ថុដែលអាចមើលឃើញ
3856	piece of evidence	pièce (f)	ភស្តុតាង
3857	Piercing the corporate veil		ទម្លាយរាំងសាជីវកម្ម
3858	Pimp; procurer	Souteneur (m); proxénète(m)	មេអណ្តើក
3859	place of accident	lieu (m) de l'accident	កន្លែងកើតហេតុ
3860	Place of business	Siège d'une société	ទីស្នាក់ការសាជីវកម្ម ឬ ក្រុមហ៊ុន
3861	Place of contract	Lieu de conclusion du contrat	ទីកន្លែងចុះកិច្ចសន្យា
3862	Place of delivery	Lieu de livraison	ទីកន្លែងប្រគល់ទំនិញ
3863	place of distribution; place of dissemination	lieu (m) de distribution ; lieu (m) de diffusion	កន្លែងបែកចែក, កន្លែងបញ្ចេញទំនិញ
3864	place of effect; place at which the particular result occurs	lieu (m) d'exécution	កន្លែងប្រតិបត្តិ (កិច្ចសន្យា)
3865	place of fulfilment	lieu (m) d'exécution	កន្លែងបំពេញកាតព្វកិច្ច
3866	place of payment	lieu (m) du paiement	កន្លែងបង់លុយ
3867	place of performance; place at which the performance must be carried out	lieu (m) de prestation	ទីកន្លែងអនុវត្តកាតព្វកិច្ច
3868	place of the commission of an offence	lieu (m) du crime ; lieu (m) de l'infraction	ទីកន្លែងប្រព្រឹត្តិបទល្មើស
3869	placement in secure custody	internement de sûreté	ការរក្សាទុក (មនុស្ស) នៅកន្លែងសុវត្ថិភាពណាមួយ
3870	placing ahead	déplacement (m) en amont dévancement (m)	ការឈានទៅមុខ
3871	Plagiarism	Plagiat	សព្ទចោរកម្ម
			ការលួចចម្លងស្នាដៃនិពន្ធអ្នកដទៃ
3872	Plain error rule		វិធានអំពីការភាន់ច្រឡំច្បាស់ ក្រឡេច

3873	Plain view doctrine		វិធានដែលប៉ូលីសអាចរកឆន្ទៈវិបល្លាស វត្ថុដោយមិនបាច់មានដីការ ភាគីឧទ្ធរណ៍
3874	Plaintiff in error	Demandeur en appel	
3875	plaintiff ; complainant	demandeur (m) ; requérant (m)	ដើមចោទ, ដើមចម្លើយ
3876	plaintiff's statement of grounds for claim	moyens (mpl) et arguments (mpl)	បណ្តឹងទាមទាររបស់ដើមចោទ ឬដើម ចម្លើយ
3877	plan approval	procédure (f) préalable à la déclaration d'utilité publique (pour des travaux ou des constructions)	ការអនុម័តគម្រោង (នីតិវិធីដែលធ្វើមុន ពេល មានការអនុម័តគម្រោងសំណង់ សាធារណៈណាមួយ)
3878	plan approval procedure	procédure (f) préalable; enquête (f) publique	នីតិវិធីជាបឋមសំរាប់ អនុវត្តគម្រោង
3879	plan; schedule; map	plan (m); dessin (m); projet (m)	ផែនការ, កម្មវិធី, គម្រោងការ
3880	planning	planification (f)	ការធ្វើផែនការ
3881	plea	exception (f)	ចម្លើយរបស់ចុងចោទ
3882	Plea bargaining	Négociations pour réduire la gravité des charges	ការចរចាប្តូរចម្លើយជាមួយការ សម្រាលទោស
3883	Plea in abatement		ចម្លើយសម្រាប់ពន្យារពេល ចំពោះសំណុំរឿងដំណើរក្តី
3884	plea in bar; peremptory plea	exception(f) préromptoire	ចម្លើយរបស់ចុងចោទ (ដែលមានអានុភាពបន្ត)
3885	plead (to)	plaider	ឆ្លើយមុខតុលាការ
3886	pleading	plaidoirie (f)	ការឆ្លើយនៅមុខតុលាការ
3887	pleading	mémoire (m)	សេចក្តីអះអាង, សារណា
3888	Pleading burden		បន្ទុកនៃការឆ្លើយតបបទចោទ
3889	plebiscite; referendum	plébiscite (f); référendum (m)	ប្រជាសិទ្ធិ (សេចក្តីសំរេចរបស់រាស្ត្រ)
3890	pledgor ; pawnor	constituant (m) du gage	អ្នកបញ្ចាំវត្ថុ/របស់
3891	Plenary	pléniaire; Entier	ពេញអង្គ, ពេញលេញ
3892	Plenary meeting	Séance plénière	សម័យប្រជុំពេញអង្គ
3893	plenary session	séance plénière	ការប្រជុំពេញអង្គ

3894	plenum; plenary session ; full session	formation (f) plénière	ការប្រជុំពេញអង្គ
3895	plotting	complot (m)	ការរៀបចំផែនការសម្លាប់
3896	Plural suffrage	Suffrage plural	ការបោះឆ្នោតបែបពហុសម្លេង
3897	Plurality	Majorité relative	សម្លេងច្រើនជាងគេ
3898	plurality of acts; real concurrence	pluralité (f) d'infractions ; concours (m) réel	ពហុភាពបទល្មើស
3899	poinlessness	d'infractions inutilité (f)	ដែលគ្មានប្រយោជន៍
3900	poison (to)	empoisonner	បំពុល
3901	Poisonous tree		ភស្តុតាងប្រកបដោយពិសពុល
3902	police	police (f)	នគរបាល
3903	police action	mesure (f) de police	វិធានការរបស់នគរបាល
3904	police and regulatory law	législation (f) relative à la police et au maintien de l'ordre	នគរបាលនិងបទបញ្ជាច្បាប់ ទាក់ទងនឹងការរក្សារបៀបរៀបរយ
3905	police authority	autorité (f) de police	អាជ្ញាធរនគរបាល
3906	Police court	Tribunal de police	សាលាហុ. តុលាការប៉ូលីស
3907	police order banishing a person from a particular place	expulsion (f) d'un lieu; bannissement (m) d'un lieu	ការបណ្តេញចេញពីកន្លែងណាមួយ
3908	Police power		អំណាចរក្សាសណ្តាប់ធ្នាប់ និង សុខមាលភាពសាធារណៈ
3909	Political asylum	Asile politique	ការជ្រកកោនផ្នែកនយោបាយ
3910	Political offense		បទល្មើសនយោបាយ
3911	political party	parti (m) politique	គណបក្សនយោបាយ
3912	political refugee	réfugié politique	ជនភៀសខ្លួននយោបាយ
3913	political responsibility	responsabilité (f) politique	ការទទួលខុសត្រូវនយោបាយ
3914	political system	régime (m)	របបនយោបាយ
3915	poll; canvassing	sondage (m); enquête (f)	ការស្ទង់មតិ. ការអង្កេត
3916	Polling station		ស្ថានីយបោះឆ្នោត
3917	Polls		កន្លែងបោះឆ្នោត
3918	Pollwatcher	Observateur d l'élection	អ្នកសង្កេតការបោះឆ្នោត
3919	Polygamy	Polygamie	ពហុពន្ធភាព

3920	popular action	action (f) populaire	ការតវ៉ារបស់ប្រជាជន
3921	popular initiative	pétition (f); initiative (f) populaire; demande (f) de référendum	គំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋ
3922	popular initiative	initiative (f) populaire	គំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋ
3923	Population census	recensement (m) de la population; recensement (m) démographique	ជំរឿនប្រជាជន. ជំរឿនប្រជាសាស្ត្រ
3924	population; people	peuple (m) ; nation (f)	ប្រជាពលរដ្ឋ. ប្រជាជន
3925	positive breach of contract	violation (f) positive du contrat	ការរំលោភជាវិជ្ជមានចំពោះកិច្ច សន្យា
3926	positive interest	intérêt (m) positif	ផលប្រយោជន៍ជាវិជ្ជមាន
3927	positive interest	intérêt (m) positif	ផលប្រយោជន៍ជាវិជ្ជមាន
3928	positive interest; interest in the complete satisfaction of an obligation	intérêt à l'exécution	ផលប្រយោជន៍ជាវិជ្ជមាន
3929	Positive fraud		ការបោកបន្លំជាក់ស្តែង
3930	possession direct ~; immediate ~ indirect ~; constructive ~	possession (f) ~ direct ~ par intermédiaire d'autrui ; ~ pour autrui	ភោគៈ ភោគៈផ្ទាល់ ភោគៈមិនផ្ទាល់ ភោគៈតាមការសន្មត់របស់ ច្បាប់
3931	possessor	possesseur (m)	ភោគី
3932	possessory action ; action for recovery of possession	action (f) possessoire	បណ្តឹងទាមទារសិទ្ធិជាភោគី
3933	possessory servant; person exercising actual control	détenteur (m) précaire	ភោគីដែលមានតែសិទ្ធិអាស្រ័យផល
3934	Post facto		ក្រោយហេតុការណ៍
3935	Post trial discovery		ការសុំព័ត៌មានក្រោយការជម្រះក្តី
3936	postponement; adjournment	renvoi (m) à une date ultérieure ; ajournement (m)	ការពន្យារពេល, ការលើកវារកាល
3937	power	pouvoir (m)	អំណាច
3938	Power of acceptance	Faculté d'acceptation	អំណាចស្វ័យការ
3939	power of agency to act ultra vires	pouvoir (m) de représentation dépasser le pouvoir de représentation	អំណាចរបស់អ្នកតំណាង
3940	power of agency;	procuration (f) ; mandat (m)	សិទ្ធិប្រទាន

3941	authorization Power of appointment		អំណាចតែងតាំង
3942	Power of attorney	Procuration, mandat	លិខិតប្រគល់សិទ្ធិអំណាច
3943	power of disposal; authority to dispose	pouvoir (m) de disposition; capacité(f) de disposer	អំណាចជម្រះមរតក
3944	power of representation by estoppel / by acquiescence; allowed authority	mandat (m) implicite	អំណាចដែលគេទទួលបានដោយមិនច្បាស់លាស់
3945	power of representation; authority to represent	pouvoir (m) de représentation	អំណាចរបស់អ្នកតំណាង
3946	power to declare statutes void	pouvoir (m) d' annuler des lois	អំណាចប្រកាសមោឃភាពច្បាប់
3947	power; authority exceptional authority; autonomous powers	pouvoirs (mpl) ~ exceptionnels ~ propres	អំណាច, អំណាចពិសេស អំណាចស្វ័យភាព
3948	practice; usage	pratique (f)	ការអនុវត្ត
3949	Prakas	Declaration	ប្រកាស
3950	preamble	préambule (m)	បុព្វកថា
3951	precarious	rétractable; susceptible de rétractation	ដែលអាចលុបចោលបាន ដែលមិនឡើង
3952	precarious; revocable	précaire; révocable	ដែលមិនឡើង, ដែលអាចលុបចោលបាន
3953	precaution	prévoyance	ការប្រុងប្រយ័ត្ន
3954	precaution, prudence	circonspection (f)	ការប្រុងប្រយ័ត្ន
3955	precedence of the law	préeminence (f) de la loi	អាទិភាពនៃច្បាប់
3956	precedent	antécédent	ដំណើរការមុនពេលជម្រះក្តី
3957	precedent condition	condition (f) suspensive	លក្ខខណ្ឌមុនមានកាតព្វកិច្ច
3958	precincts; protected zone around Parliament	zone (f) de protection autour de parlement	តំបន់ការពារជុំវិញបរិវេណសភា
3959	preclude (to)	faire obstacle	រារាំង, ច្រានចោលជាមុន
3960	Preclusion	Forclusion	ខ័យសក្តិ
3961	Preclusion order		បញ្ជាខ័យសក្តិ
3962	preclusive effect	effet (m) de forclusion	អានុភាពនៃការផុតសិទ្ធិប្តឹង
3963	pre-contractual	précontractuel	មុនកិច្ចសន្យា

3964	pre-contractual liability	responsabilité (f) précontractuelle	ការទទួលខុសត្រូវមុនកិច្ចសន្យា
3965	precontractual phase	phase (f) précontractuelle	ដំណាក់កាលមុនកិច្ចសន្យា
3966	predecessor in title	auteur (m) d'un droit	សិទ្ធិរបស់បុព្វាធិការី
3967	predictability ; foreseeability	prévisibilité (f)	ភាពអាចទស្សន៍ទាយបាន
3968	predisposition	partialité (f)	អតតិប្បសេចក្តីលំអៀង
3969	predominant	prépondérant ; prédominant	ដែលលំដាប់លើ
3970	pre-emption; right of pre-emption	préemption (f); droit (m) de préemption	សិទ្ធិប្តូរក្រែយ
3971	pre-existing legal duty	obligation (f) préalable	កាតព្វកិច្ចបឋម
3972	preference share	action de priorité	ភាគហ៊ុនជាទ្រព្យសម្បត្តិ
3973	preference; priority	priorité (f); rang (m)	បុរេមា (សិទ្ធិជាអាទិភាព)
3974	Preferential debts		បំណុលដែលមានអាទិភាព
3975	Preferential transfer		ការផ្ទេរដោយរើសមុខ
3976	pregnancy	grossesse (f)	ភាពមានផ្ទៃពោះ. ការមានគភ៌
3977	Prehire agreement		កិច្ចព្រមព្រៀងមុនការជួល
3978	prejudice; bias	préjugé (m); parti (m) pris	ការលំអៀង. បុរេនិយ័យ
3979	preliminary administrative procedure of objection	recours (m) gracieux	ឧបាស្រ័យគ្មានវិវាទ
3980	preliminary contract	contrat (m) préliminaire ; contrat préalable ; « avant-contrat » (m)	កិច្ចសន្យាពិមុន
3981	preliminary injunction; temporary injunction	ordonnance (f) portant mesure provisoire	អធិបញ្ជាដំបូងបណ្តោះអាសន្ន
3982	Preliminary investigation	Instruction préparatoire	ការស៊ើបអង្កេតបឋម
3983	preliminary question	question (f) préalable	សំណួរចាប់ផ្តើម
3984	preliminary question	question (f) préalable	សំណួរលើកមុន
3985	preliminary written procedure	procédure (f) écrite	នីតិវិធីជាលាយលក្ខណ៍អក្សរ
3986	premature performance	exécution (f) anticipée	ការបំពេញការងារមុនពេលកំណត់
3987	premised on (to be)	être basé sur; se fonder sur	ដោយផ្អែកលើ
3988	premises	lieu (m) ; immeuble (m)	បរិវេណ
3989	premises	bien (m) foncier	ការសន្យា

3990	Premium	Prime d'assurance	បុព្វលាភរ៉ាប់រង
3991	Premium	Prime	តម្លៃអតិប្រមាណ
3992	Preparation	Actes préparatoire	កិច្ចរៀបចំ
3993	preparatory act	acte (m) préparatoire	លិខិតត្រៀមបំរុង
3994	Preponderance of evidence		ឧត្តមភាពនៃភស្តុតាង
3995	preponderant	prépondérant; prédominant	ឧត្តមានុភាព
3996	prerogative	privège (m) ; prérogative (f)	អភ័យឯកសិទ្ធិ
3997	Prerogative	prérogative (f)	បុព្វសិទ្ធិ
3998	Prescription	prescription (f)	ការបញ្ញត្តិ
3999	prescribe (to)		ដាក់បញ្ញត្តិ
4000	Prescription	Acquisitive	អាជ្ញាយុកាលលទ្ធកម្ម
4001	Prescription	Prescription	បញ្ញត្តិ, សេចក្តីបង្គាប់
4002	prescription; limitation	prescription (f) (extinctive) ; péremption (f)	អាជ្ញាយុកាល ការទទួលបានដោយអាជ្ញាយុកាល
		~ acquisitive	
	acquisition by prescription		
4003	Prescriptive easement		សេវភាពតាមអាជ្ញាយុកាលលទ្ធកម្ម
4004	present (to)	fournir; présenter	ផ្តល់អំណោយ, រង្វាន់
4005	present (to)	présenter ; fournir	ផ្តល់អំណោយ, រង្វាន់
4006	present unlawful attack	aggression (f) illicite actuelle	ការវាយប្រហារដោយខុសច្បាប់
4007	present; current	actuel	បច្ចុប្បន្ន.
4008	Presentment/presentation	Déclaration émanant du jury	ការប្រកាសបទល្មើស
4009	Presentment/presentation	Présentation d'une traite	ការបើកផលប័ត្រពាណិជ្ជ
4010	preside (to) at trial	présider	ធ្វើជាប្រធានសវនាការ, ដឹកនាំសវនាការ
4011	president	président (m)	ប្រធានាធិបតី
4012	president (of a state)	président (m) de l'Etat	ប្រធានាធិបតី
4013	presidential democracy	démocratie (f) présidentielle	ប្រជាធិបតេយ្យតាមបែប ប្រធានាធិបតីនិយម
4014	presidential election	élection (f) présidentielle	ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

4015	Presidential form of government	Régime présidentiel	របបប្រធានាធិបតីនិយម
4016	presiding judge (of a division of the court of appeal)	président (m) de chambre	ប្រធានចៅក្រមពេលបើកសវនាការ
4017	presume (to)	présumer; supposer	ធ្វើសច្ចធារណ៍
4018	presumed consent; implied consent	consentement (m) vraisemblable	ការព្រមព្រៀងដោយទុណ្ហភាព (ដោយសន្មត់)
4019	presumed; presumable	préssumé	សច្ចធារណ៍. ដោយការសន្មត់
4020	presumption ~ of causality ~ of fault ~ of innocence ~ of title rebuttable ~ irributable ~	présomption (f) ~ de causalité ~ de faute ~ d'innocence ~ de titre ~ réfragable; ~ relative ~ irréfragable	សច្ចធារណ៍, សច្ចធារណ៍នៃអង្គហេតុ សច្ចធារណ៍នៃកំហុស សច្ចធារណ៍នៃកំហុស សច្ចធារណ៍នៃទោស សច្ចធារណ៍កម្មសិទ្ធិ សច្ចធារណ៍អាចបដិសេធបាន សច្ចធារណ៍ដែលមិនអាចបដិសេធបាន
4021	presumption	supposition (f)	សម្មតិកម្ម
4022	Presumption of fact	Présomption de fait	សច្ចធារណ៍នៃអង្គហេតុ
4023	Presumption of law	Présomption légale	សច្ចធារណ៍នៃអង្គច្បាប់
4024	pretend (to)	prétendre	ធ្វើពុត
4025	pretend (to); allege (to)	prétendre ; alléguer ; avancer	ចោទប្រកាន់ដោយគ្មានភស្តុតាង
4026	Pretense	prétexte (m)	ការយកលេស. ការអាងលេស
4027	pretension	prétention (f)	អភិមាទី (ការប្រកាន់ថាខ្លួនគ្រាន់បើ)
4028	Pretext	prétexte (m) sous le ~ de	លេស
4029	Pretrial conference/hearing		សវនាការមុនពេលជំនុំជម្រះក្តី
4030	pretrial custody	détention (f) provisoire	ការឃុំខ្លួនមុនពេលកាត់ទោស
4031	prevail (to) over	avoir priorité	មានអធិកភាព (មានប្រៀបលើអ្វីមួយ)
4032	prevailing opinion; prevailing doctrine; majority opinion of the scholars	doctrine (f) dominante	ទស្សនៈដែលមានឧត្តមានុភាព

4033	Prevailing party	Partie gagnante dans un procès	ភាគីមានប្រៀបលើឡើងក្តី
4034	prevent (to); avoid (to)	éviter	ចៀសវាង
4035	prevent (to); hinder (to)	empêcher	រារាំង
4036	prevented from running	suspendu	ដែលត្រូវបានរារាំងការការពារពីការធ្វើដំណើរ
4037	preventive contrôle	contrôle (m) péventif	វិធានការការពារជាមុន
4038	preventive measure	mesure (f) préventive	វិធានការទប់ស្កាត់ជាមុន
4039	previous	préalable	ពីមុន
4040	Previous conviction; prior conviction	Condamnation(f) antérieur; antécédents (mpl) judiciaires	ការកាត់ទោសពីមុន
4041	price	prix (m)	តម្លៃ
4042	prima facie evidence	preuve (f) par présomptions	ភស្តុតាងសច្ចៈធារណ៍(ដែលឃើញមួយភ្លែត)
4043	prima facie evidence	preuve (f) par apparence; preuve (f) suffisante à première vue	ភស្តុតាងដែលឃើញតែមួយភ្លែត
4044	primarily liable guarantor; directly suable guarantor	caution(f) solidaire	អ្នកធានាជាក្រុម
4045	primary level	niveau (m) primaire	កម្រិតដំបូង
4046	primary liability	responsabilité (f) du débiteur principal	ការទទួលខុសត្រូវជាចម្បង
4047	primary obligation	obligation (f) primaire obligation secondaire de réparation	កាតព្វកិច្ចចម្បង កាតព្វកិច្ចបន្ទាប់ បន្សំ
4048	prime minister	premier ministre (m)	នាយករដ្ឋមន្ត្រី
4049	principal	géré (m); maître (m) de l'affaire	ចារី (មេក្លោង)
4050	principal	commettant (m); maître (m) de l'affaire; géré (m)	អាទិចារី(មេក្លោងធំក្នុងការដឹកនាំប្រព្រឹត្តិបទល្មើស)
4051	principal	montan (m) du crédit alloué	ប្រាក់ដើម
4052	principal obligation	dette (f) principale	បំណុលចម្បង
4053	Principal penalty	Peine principale	មូលទោស
4054	principal proceedings	fond (m) du litige; principal (m)	បណ្តឹងចម្បង
4055	principal proceedings	audience (f) principale	ការជំនុំជម្រះ ការជំនុំជម្រះចម្បង

4056	principle	maître (m) de l'ouvrage ; donneur (m) d'ouvrage	មេការ (ប្រធានគ្រប់គ្រងការងារ)
4057	principle	principe (m)	គោលការណ៍
4058	principle of autonomy of will	principe (m) de l'autonomie de la volonté	គោលការណ៍ស្វ័យភាពនៃការចែកមរតក
4059	principle of certainty	règle (f) de la détermination	គោលការណ៍នៃភាពពិតប្រាកដ គោលការណ៍ប្រាកដនិយម
4060	principle of democracy	principe (m) de la démocratie	គោលការណ៍សិទ្ធិប្រជាធិបតេយ្យ
4061	principle of enumeration	dépossession (f)	គោលការណ៍នៃការបំបែកទ្រព្យ
4062	principle of equality	égalité (f) devant la loi	គោលការណ៍សមភាព
4063	principle of law	principe (m) du droit	គោលការណ៍ច្បាប់
4064	principle of legality	principe (m) de la légalité	គោលការណ៍នីត្យានុកូលភាព
4065	principle of legality; duty of the executive to act in accordance with the law	obligation (f) pour l'administration de respecter toutes les lois en vigueur	គោលការណ៍នៃនីត្យានុកូលភាព
4066	principle of party disposition	principe (m) dispositif	គោលការណ៍នៃបទបញ្ញត្តិរបស់ភាគី
4067	principle of party presentation	procédure (f) accusatoire	នីតិវិធីចោទប្រកាន់
4068	principle of party presentation	principe (m) dispositif ; principe de la procédure accusatoire	គោលការណ៍ចោទប្រកាន់
4069	principle of proportionality	principe (m) de la proportionnalité	គោលការណ៍សមាមាត្រ
4070	principle of public manifestation of agency	principe (m) de l'apparence aux yeux des tiers (d'un mandat)	គោលការណ៍នៃការបង្ហាញខ្លួនចំពោះមុខ ភាគីទីបី
4071	principle of public trial; principle of publicity	principe (m) de la publicité (des débats)	គោលការណ៍នៃការកាត់ទោសជា សាធារណៈ
4072	principle of separation between administrative authorities and courts	principe (m) de la séparation des autorités administrative et judiciaire	គោលការណ៍បែងចែកពីគ្នារវាង អាជ្ញាធររដ្ឋបាលនិងអាជ្ញាធរតុលាការ
4073	Prior lien	Dette privilégiée	សិទ្ធិឃាត់ទុកជាអាទិភាព
4074	prior warning (e.g. before summary dismissal of an employee)	avis (m) formel	ការព្រមាន (មុនការដេញចេញ)
4075	priority (of international law)	primauté (f) (du droit international)	អាទិភាព (នៃច្បាប់អន្តរជាតិ)

4076	priority clause	clause (f) de primauté	ឧទាហរណ៍
4077	priority notice; priority caution	prénotation (f) ; inscription (f) préalable	ការជូនដំណឹងជាមុន
4078	prison	prison (f)	ពន្ធនាគារ. គុក
4079	prison sentence ; jail sentence ; imprisonment	peine (f) d'emprisonnement	ការកាត់ទោសឱ្យជាប់គុក. ការដាក់គុក.
4080	prison sentence; deprivation of liberty	peine (f) d'emprisonnement; peine privative de liberté ~ à temps ~ à vie	ការកាត់ទោសឱ្យជាប់គុក. ការដកហូតនូវសេរីភាព
4081	privacy	sphère (f) privée	ផ្ទៃក្នុងក្រុម
4082	privacy of correspondence	secret (m) de la correspondance	ភាពសំងាត់ក្នុងការឆ្លើយឆ្លង
4083	privacy of residence	inviolabilité (f) de domicile	សិទ្ធិក្នុងផ្ទះលំនៅដ្ឋាន
4084	private	privé; personnel; individuel	ជាងក្រុម.ជាបុគ្គល.ជាងកត្តា
4085	private autonomy	autonomie (f) privée	ស្វ័យភាពក្នុងក្រុម
4086	private individual fulfilling state functions	concessionnaire (m) (d'un service public)	សម្បទានិក (អ្នកផ្តល់សេវាសាធារណៈ)
4087	private international law	droit (m) international privé	នីតិអន្តរជាតិក្នុងក្រុម
4088	Private law	Droit privé	នីតិក្នុងក្រុម
4089	private limited company	société (f) en commandite détenue par une SARL	ក្រុមហ៊ុនក្នុងក្រុមទទួលខុសត្រូវ មានកំណត់
4090	Private property of the collectivity	Domaine privé des collectivités	សម្បត្តិក្នុងក្រុមរបស់សហគមន៍
4091	Private property of the state	Domaine privé de l'Etat	សម្បត្តិក្នុងក្រុមរបស់រដ្ឋ
4092	private sector	secteur (m) privé	ផ្ទៃក្នុងក្រុម
4093	private settlement; out-of-court settlement	compromis (m) extrajudiciaire	ការដោះស្រាយក្រៅតុលាការ
4094	privatisation	privatisation (f)	ការធ្វើក្នុងក្រុមរូបនីយកម្ម
4095	Privilege against self-incrimination		ឯកសិទ្ធិទល់នឹងអត្តពិរុទ្ធកម្ម
4096	privilege of self-defence	excès (m) de légitime défense	ការការពារស្របច្បាប់
4097	privilege to refuse to give evidence	droit (m) de refuser de déposer	សិទ្ធិបដិសេធមិនផ្តល់ ភស្តុតាង
4098	privilege; special right	privilège (m)	អភ័យឯកសិទ្ធិ

4099	Privileged communication		ព័ត៌មានដែលមានឯកសិទ្ធិការពារ
4100	Privileged evidence		ភស្តុតាងត្រូវរក្សាការសំងាត់
4101	privity	lien (m) juridique; rapport (m) juridique	ចំណងទាក់ទង
4102	privity of contract	lien (m) juridique résultant du contrat	ចំណងនៃកិច្ចសន្យា
4103	Privity of estate		ចំណងទាក់ទងនៃទ្រព្យសម្បត្តិ
4104	Privity of possession		ចំណងភោគៈ
4105	Privy		សម្ព័ន្ធជន
4106	Probability	probabilité (f); vraisemblance (f)	ភាពប្រហាក់ប្រហែល
4107	probable cause ; urgent suspicion	présomptions (fpl) pesant sur qqn ; raison (f) suffisante	ភវនីយហេតុ
4108	Probate	Tribunal des succussions	តុលាការផ្នែកមតិក
4109	Probate	Homologation d'un testament	វិធីការបញ្ជាក់មតិកសាសន៍
4110	probate court	tribunal (m) compétent en matière successorale	តុលាការមតិក
4111	probation ~ officer	probation (f) agent (m) de ~	រយៈពេលសាកល្បង, នាយបម្រុង
4112	Probationary period	Période de stage	រយៈពេលសាកល្បង
4113	Probationer	Délinquant en liberté conditionnelle	ជនដោះលែងក្នុងលក្ខខណ្ឌ
4114	Probative	Exploratoire	ដែលអាចបង្ហាញផ្លូវ ដែលអាចបញ្ជាក់បាន
4115	Probative facts		អង្គហេតុបញ្ជាក់
4116	procedural consistency with the law	légalité (f) externe; régularité (f) formelle	ភាពស្របគ្នារវាងនីតិវិធីនិងច្បាប់
4117	procedural error	vice (m) de procédure	កំហុសនីតិវិធី
4118	procedural judgment	jugement (m) sur la recevabilité	សេចក្តីសម្រេចលើនីតិវិធីបណ្តឹង
4119	procedural justice	justice (f) procédurale	នីតិវិធីក្នុងតុលាការ
4120	procedural law	droit (m) judiciaire	ច្បាប់ប្រព័ន្ធតុលាការ
4121	procedural law	droit (m) procédural	ច្បាប់នីតិវិធី
4122	procedural representation	représentation (f) en justice; fait de faire valoir en justice en son propre nom le droit de	ការធ្វើជាតំណាងនៅក្នុងតុលាការ, ធ្វើឱ្យខ្លួនឯងក្លាយទៅជាតតិយជន

4123	procedure civil procedure	tiers procédure (f) ~ civile règles de procédure	នីតិវិធី នីតិវិធីរដ្ឋប្បវេណី
4124	procedure; proceedings	procédure (f); procès (m); instance (f)	នីតិវិធី
4125	Proceeding	Procès	រឿងក្តី
4126	Proceeding		ដំណាក់កាលជម្រះក្តី
4127	Proceeding		សំណុំរឿងបណ្តឹង
4128	Proceeding	Mesures	ចំណាត់ការ, វិធានការ
4129	proceedings; procedure	procès (m) ; procédure (f)	នីតិវិធី
4130	process (to) ; deal with (to)	se pencher sur	ចំណាត់ការចំពោះរឿងអ្វីមួយ
4131	process; proceedings	procédure (f)	ដំណើរការ, ទម្រង់ការ
4132	procure (to)	fournir	ផ្តល់ឱ្យ, រកឱ្យ
4133	procure (to)	procurer	ទទួល
4134	procure (to); induce (to)	inciter	ព្យួរព្យួរ, អន្ទុះ
4135	procurement ; obtaining (of)	obtention	ការផ្តល់ឱ្យ, ការទទួលបាន
4136	procuring	proxénétisme (m)	សញ្ជាតកម្ម (ការជំរុញឱ្យធ្វើពាណិជ្ជកម្ម)
4137	producer; manufacturer	producteur (m); fabricant (m)	អ្នកផលិត, ម្ចាស់កម្មន្តសាល (ឧស្សាហករ ឬហត្ថករ)
4138	product(s) liability	responsabilité (f) du producteur pour vices de la marchandise	ការទទួលខុសត្រូវលើផលិតផល
4139	product; produce	produit (m)	ផលិតផល
4140	professional discretion	secret (m) professionnel	ការសម្ងាត់វិជ្ជាជីវៈ
4141	professional; commercial	commercial; professionnelle	វិជ្ជាជីវៈ, ពាណិជ្ជកម្ម
4142	profit; gain realize (to) a gain	gain (m) réaliser un gain	ប្រាក់ចំណេញ, ទទួលបានប្រាក់ចំណេញ
4143	prohibit (to); forbid (to); proscribe (to)	interdire; prohiber; proscrire	ហាមឃាត់
4144	prohibited by law		ការហាមឃាត់ដោយច្បាប់
4145	prohibition	interdiction (f); prohibition (f)	ការហាមឃាត់
4146	prohibition against cruel and unusual	inerdiction (f) des peines inhumaines ou dégradantes	ការហាមឃាត់ប្រឆាំងនឹងការដាក់ទោស

	punishment		បែបអមនុស្សធម៌
4147	prohibition of a political party	interdiction (f) d'un parti	ការហាមមិនឱ្យមានគណបក្សនយោបាយ
4148	prohibition of arbitrariness	interdiction (f) de tout abus de droit	ការហាមមិនឱ្យប្រើអំណាចផ្តាច់ មុខ
4149	prohibition of excessive measures (on the part of public authorities); rule of reasonableness	interdiction (f) pour l'administration de prendre des mesures excessives	ការហាមឃាត់ចំពោះរដ្ឋបាលមិនឱ្យ ចាត់វិធានការហួសព្រំដែន
4150	prohibition of retroactive laws	principe (m) de la légalité du droit pénal ; interdiction (f) des lois rétroactives	ការហាមឃាត់មិនឱ្យមានប្រតិសកម្មច្បាប់ក្នុង ងច្បាប់ព្រហ្មទណ្ឌ
4151	prohibition of transfer	interdiction (f) d'aliéner	ការដាក់កំហិតលើការផ្ទេរសិទ្ធិ
4152	prohibition of transfer; restraint on alienation	interdiction (f) d'aliéner	ការហាមឃាត់មិនឱ្យផ្ទេរ
4153	prohibition to draw analogies in the area of criminal law	interdiction (f) du raisonnement analogique	ការហាមឃាត់នូវការធ្វើវិចារណកិច្ច តាមសិទ្ធិសភា
4154	prohibition to exercise an occupation	interdiction (f) d'exercer une profession	ការហាមឃាត់មិនឱ្យប្រកបរបរវិជ្ជាជីវ
4155	prohibitory action	complainte (f); action (f) personnelle en rétablissement dans les droits	បណ្តឹងហាមឃាត់
4156	prohibitory provision	disposition (f) prohibitive	បញ្ញត្តិហាមឃាត់
4157	project; draft	projet (m)	គម្រោង, សេចក្តីព្រាងច្បាប់
4158	promise	promesse (f)	ការសន្យា
4159	promise (to)	promettre	សន្យា
4160	promise to make a gift	promesse (f) de donation	ការសន្យាធ្វើអំណោយ
4161	promisee	tutulaire (m) d'une créance	អ្នកទទួលសន្យា
4162	promisee	bénéficiaire (m) d'une promesse	អ្នកទទួលការសន្យា
4163	promisor	débiteur	កូនបំណុល
4164	promisor	promettant (m)	អ្នកសន្យា
4165	Promissory note	Billet à ordre	ប័ណ្ណសន្យា
4166	promote (to)	promouvoir	ជម្រុញ ឬតម្លើង
4167	promote (to)	promouvoir	ជម្រុញ
4168	promotion	avancement (m) de grade;	ការតម្លើងឋានន្តរសក្តិ

4169	promulgate (to)	promotion (f) promulguer	ប្រកាសឱ្យប្រើ(ច្បាប់)
4170	promulgation ; proclamation ; announcement ; publication ; pronouncement	promulgation (f) (d'une loi) ; publication (f); proclamation (f) ; prononcé (m) (d'un jugement)	ការប្រកាសឱ្យប្រើ
4171	pronounce (to) a judgment	prononcer un jugement	ប្រកាសសាលក្រម
4172	pronounce (to); proclaim (to); announce (to)	publier; proclamer; annoncer	ប្រកាស
4173	pronouncement	prononcé (m); prononciation (f) (d'un jugement)	ការប្រកាស
4174	proof; evidence furnish (to) ~; prove (to)	preuve (f) fournir une preuve	ភស្តុតាង, ផ្តល់ភស្តុតាង បង្ហាញឬផ្តល់ ភស្តុតាង
4175	property	patrimoine (m)	បេតិកភ័ណ្ឌ
4176	property law; law of things	droit (m) des biens	ច្បាប់ស្តីពីទ្រព្យសម្បត្តិ
4177	property; ownership	propriété (f)	ទ្រព្យសម្បត្តិ, កម្មសិទ្ធិ
4178	proportional representation ; proportional vote	représentation (f) proportionnelle; scrutin (m) à la proportionnelle	តំណាងសមាមាត្រ ការបោះឆ្នោតសមាមាត្រ
4179	proportional vote ; proportional representation	scrutin (m) à la proportionnelle ; représentation (f) proportionnelle	ការបោះឆ្នោតសមាមាត្រ តំណាងសមាមាត្រ
4180	proportionality	proportionnalité (f)	ភាពសមាមាត្រ
4181	proportionate	proportionnel	សមហេតុផល សមមាត្រ
4182	proportionate; reasonable	proportionnel	សមមាត្រ, សមហេតុផល
4183	Proposition	proposition (f)	សំណើ
4184	propound (to); assert (to)	prétendre; affirmer; faire valoir	ថ្លែងអះអាង
4185	proprietary possession; exclusive possession	possession (f) pour son propre compte	ភោគៈផ្ទាល់ខ្លួន
4186	proprietary possessor; exclusive possessor	possesseur (m) pour son propre compte	ភោគីផ្ទាល់មុខ
4187	proprietor ; owner	propriétaire (m)	កម្មសិទ្ធិករ
4188	proscribe (to); forbid (to); prohibit (to)	prohiber; proscrire; interdire	ហាមឃាត់

4189	prosecute (to)	poursuivre en justice	យកមកកាត់ទោស
4190	prosecution	poursuites (fpl) pénales	ការចោទប្រកាន់ទោស
4191	prosecution authority	parquet (m); ministère (m) public	អយ្យការ
4192	prosecution ; department of public prosecution	magistrats (mpl) du Parquet	ព្រះរាជអាជ្ញានៃអយ្យការ
4193	Prosecutor	Procureur	ព្រះរាជអជ្ញា
4194	Prosecutorial discretion	Discrétion du procureur	ឆន្ទានុសិទ្ធិនៃព្រះរាជអជ្ញា
4195	prosessional judge; career judge	juge (m) de carrière; magistrat (m) de carrière	ចៅក្រមវិជ្ជាអាជីព
4196	prospect of success	possibilité (f) de succès ; probabilité (f) de succès	លទ្ធភាពដែលអាចមានជោគជ័យ
4197	prospect; expectation	attente (f) ; expextance (f)	ភាពដែលអាចមានក្តីសង្ឃឹម ការរំពឹង
4198	prospective	probablement	ដែលប្រមើមើលអនាគត
4199	prostitute	prostituée (f)	ពេស្យាចារ
4200	prostitution	prostitution (f)	ពេស្យាចារ
4201	protect (to)	protéger	ការពារ
4202	protect (to) fundamental right	sauvegarder les libertés publiques	ការពារសិទ្ធិសេរីភាពជាមូលដ្ឋាន
4203	protection	protection (f)	ការការពារ
4204	<i>protection against nocious intrusions</i>	<i>protection (f) contre les nuisances des substance nocifs</i>	<i>ការការពារ ប្រឆាំងនឹងការ បំពុល បរិយាកាស</i>
4205	protection against unfair dismissal	protection (f) contre le licenciement par l'employeur / protection des locataires contre l'éviction	ការការពារប្រឆាំងនឹងការ បណ្តេញចោល ដោយមិនត្រឹមត្រូវ
4206	protection de vested right	protection (f) des droits acquis	ការការពារសិទ្ធិដែលផ្តល់ឱ្យ
4207	protection of bona fide acts	protection (f) aux personnes de bonne foi	ការការពារជំនឿទុកចិត្ត ការការពារទង្វើសុចរិត
4208	protection of confidence	protection (f) aux personnes de bonne foi	ការការពារជំនឿទុកចិត្ត ការការពារទង្វើសុចរិត
4209	protection of creditors	protection (f) des créanciers	ការការពារដល់ឥណទាយក
4210	protection of debtor	protection(f) du débiteur	ការការពារកូនបំណុល
4211	protection of	protection (f) des minorités	ការការពារជនជាតិភាគតិច

4212	minorities protection of minors	protection (f) des mineurs	ការការពារអនិតិជន
4213	protection of trust	protection (f) aux personnes de bonne foi	ការការពារជំនឿទុកចិត្ត ការការពារទង្វើសុចរិត
4214	protective duty; duty to protect	obligation (f) de protéger	កាតព្វកិច្ចការពារ
4215	protectorate	protectorat (m)	អាណាព្យាបាល
4216	protest	protestation, protêt	លិខិតវិវាទ, លិខិតតវ៉ា, បដិវាទកម្ម
4217	protraction	entraînement (m)	ការពន្យារពេល
4218	prove	prouver	បញ្ជាក់ភស្តុតាង
4219	provide (to)	prévoir	ចែង
4220	provide (to)	présenter ; fournir	ផ្តល់អំណោយ, រង្វាន់
4221	provide (to) maintenance	entretenir	ផ្តល់អាហារ, ផ្តល់ការថែទាំ
4222	provide (to) maintenance	entretenir	ផ្តល់ការថែទាំ, ផ្តល់អាហារ
4223	provided for	déterminé; fixé	ដែលមានចែង, ដែលមានកំណត់
4224	providing securities	constitution (f) des garanties	ការផ្តល់វត្ថុធានា
4225	province	province (f)	ខេត្ត
4226	provision	disposition (f), clause (f); stipulation (f)	បញ្ញត្តិ
4227	provision	disposition (f)	បញ្ញត្តិសេចក្តីចែង
4228	provision for elementary requirements	État-providence(m) ; administration prestataire de services	បញ្ញត្តិចែងពីតម្រូវការបឋម
4229	provision of security	caution (f) ; sûreté (f)	បញ្ញត្តិ ប្រតិភោគ
4230	provisional	provisoire	បណ្តោះអាសន្ន
4231	provisional enforcement	exécution (f) provisoire	ការអនុវត្តជាបណ្តោះអាសន្ន
4232	provisional invalidity of a contract	invalidité (f) provisoire d'un contrat	អសុពលភាពបណ្តោះអាសន្ន ចំពោះកិច្ចសន្យាមួយ
4233	provisional remedy	ordonnance de référé	ឧបាស្រ័យបណ្តោះអាសន្ន
4234	proviso	clause restrictive	បដិញ្ញា
4235	provisonal legal protection	protection (f) juridique provisoire	ការការពារ តាមផ្លូវច្បាប់ជាបណ្តោះអាសន្ន
4236	provocation	provocation	ការនាំអារី, ការបង្កហេតុ

4237	proximate cause	cause (f) immédiate	បុព្វហេតុផ្ទាល់
4238	proxy	porcuration	សិទ្ធិប្រទាន
4239	proxy	mandataire	ឯកសារប្រទានសិទ្ធិ
4240	proxy	mandataire	អ្នកតំណាងពេញសិទ្ធិ អាណត្តិភាព
4241	prudence; precaution	prudence (f)	ការប្រុងប្រយ័ត្ន
4242	prurient interest	lasciveté	អារម្មណ៍ទៅរកកាមមុត្តា
4243	public	public	ជាសាធារណៈ
4244	public	public	ជាសាធារណៈ
4245	public administration	administration (f) publique	រដ្ឋបាលសាធារណៈ
4246	public appointment	mandat (m) public	អាណត្តិសាធារណៈ, មុខតំណែងសាធារណៈ
4247	public assembly	réunion (f) publique	ការប្រជុំជាសាធារណៈ
4248	public authority	pouvoirs (ml) publics	អំណាចសាធារណៈ
4249	public benefit	bien (m) public; salut (m) public	ផលប្រយោជន៍សាធារណៈ
4250	public contract	contrat (m) de droit public ; contrat (m) administratif	កិច្ចសន្យាសាធារណៈ, កិច្ចសន្យា រដ្ឋបាល
4251	public defender	Avocat de l'assistance judiciaire	អ្នកការពារក្តីសាធារណៈ
4252	public domain	domaine public	ដីកម្មសិទ្ធិសាធារណៈ, តំបន់ កាន់កាប់ដោយ រដ្ឋ
4253	public enemy	ennemi (m) de l'État	សត្រូវរបស់រដ្ឋ
4254	public finances	finances (fpl) publiques	ហិរញ្ញវត្ថុសាធារណៈប្រហស្ថរដ្ឋ
4255	public freedoms	libertés (fpl) publiques	សេរីភាពសាធារណៈ
4256	public function	ministère (m) ; office (m)	មុខងារសាធារណៈ, ការិយាល័យ, ក្រសួង
4257	public institution	institution (f)	ស្ថាប័នសាធារណៈ
4258	public institution	service (m) public, établissement (m) public	គ្រឹះស្ថានសាធារណៈ
4259	public interest	intérêt (m) commun, intérêt (m) public	ផលប្រយោជន៍សាធារណៈ
4260	public interest	intérêt (m) général	សុខុមាលភាពសាធារណៈ, ប្រយោជន៍សាធារណៈ
4261	public international law	droit (m) international public	នីតិអន្តរជាតិសាធារណៈ
4262	public law	droit (m) public	នីតិសាធារណៈ

4263	<i>public law corporation</i>	<i>collectivité (f) publique ; corps (m) ; corporation (f)</i>	<i>សហគ្រាសសាធារណៈ</i>
4264	<i>public liability</i>	<i>responsabilité (f) officielle</i>	ការទទួលខុសត្រូវរបស់អាជ្ញាធរ
4265	<i>public limited company</i>	<i>société (f) par actions; société (f) anonyme (S.A.)</i>	ក្រុមហ៊ុនមហាជនទទួលខុសត្រូវមាន កម្រិត
4266	<i>public offer of reward</i>	<i>promesse (f) de récompense</i>	ការសន្យាផ្តល់រង្វាន់
4267	<i>public office</i>	<i>mandat (m) public</i>	អាណត្តិសាធារណៈ, មុខតំណែងសាធារណៈ
4268	<i>public order</i>	<i>ordre (m) public</i>	សណ្តាប់ធ្នាប់សាធារណៈ
4269	<i>public policy</i>	<i>ordre (m) public</i>	នយោបាយសាធារណៈ
4270	<i>public power</i>	<i>pouvoirs (ml) publics</i>	អំណាចសាធារណៈ
4271	<i>public procedure</i>	<i>procédure (f) publique</i>	នីតិវិធីនីតិសាធារណៈ
4272	<i>public property</i>	<i>domaine (m) public</i>	<i>ទ្រព្យសម្បត្តិសាធារណៈ</i>
4273	<i>public prosecutor</i>	<i>procureur (m)</i>	ព្រះរាជអាជ្ញា
4274	<i>public revenue</i>	<i>recettes (fpl) budgétaires</i>	ចំណូលរបស់រដ្ឋ ចំណូលសាធារណៈ
4275	<i>public safety</i>	<i>sécurité (f) publique; prévention (f) des risques</i>	សុវត្ថិភាពសាធារណៈ
4276	<i>public sector</i>	<i>secteur (m) public; Etat</i>	ផ្នែកសាធារណៈ, រដ្ឋ
4277	<i>public security</i>	<i>sécurité (f) publique; prévention (f) des risques</i>	សន្តិសុខសាធារណៈ,
4278	<i>public service</i>	<i>fonction (f) publique</i>	មុខងារសាធារណៈ, រាជការ
4279	<i>public tender</i>	<i>marché (m) public</i>	<i>ការដេញថ្លៃជាសាធារណៈ,</i>
4280	<i>public trust</i>	<i>fondation (f) de droit public</i>	<i>មូលនិធិ ដែលស្ថិតក្រោមច្បាប់សាធារណៈ</i>
4281	<i>public welfare</i>	<i>intérêt (m) général</i>	សុខុមាលភាពសាធារណៈ,
			ប្រយោជន៍សាធារណៈ
4282	<i>public welfare law</i>	<i>droit (m) social; régime (m) de la sécurité sociale</i>	ច្បាប់ស្តីពីសុខុមាលភាពសង្គម
4283	<i>publication</i>	<i>publication (f)</i>	ការបោះពុម្ពផ្សាយ
4284	<i>publicity</i>	<i>publicité (f)</i>	ការផ្សព្វផ្សាយជាសាធារណៈ
4285	<i>publicity of proceedings</i>	<i>publicité (f) des audiences</i>	ការផ្សាយជាសាធារណៈនៃ សវនាការ
4286	<i>publish (to)</i>	<i>publier</i>	បោះពុម្ពផ្សាយ
4287	<i>punishability</i>	<i>punissabilité (f)</i>	ការដាក់ទណ្ឌកម្ម
4288	<i>punishment</i>	<i>punition (f)</i>	ការដាក់ទោស
4289	<i>punishment</i>	<i>peine (f)</i>	ការដាក់ទណ្ឌកម្ម
4290	<i>punishment order</i>	<i>ordonnance (f) pénale</i>	អាជ្ញាបណ្ណព្រហ្មទណ្ឌ

4291	punitive damages	peine (f) privée	ជម្ងឺចិត្ត
4292	purely social relationship	acte (m) de complaisance / de courtoisie; relation (f) de bénévolé	ទំនាក់ទំនងក្នុងសង្គម ដែលមាន លក្ខណៈបរិសុទ្ធ. ទំនាក់ទំនង ដែលមានលក្ខណៈសុភាពរាបសារ
4293	purport (to)	signifier	អះអាង
4294	purport (to) to do sth	être sensé faire qch	អះអាងក្នុងការធ្វើអ្វីមួយ
4295	purpose	destination (f); but (m)	គោលបំណង
4296	purpose of the measure	but (m) / destination (f) de la mesure	គោលបំណងរបស់វិធានការ
4297	pursuant to	en vertu de; en raison de; selon	ដោយអនុលោមទៅតាម, ស្របតាម, អាស្រ័យលើ
4298	qualification	qualification, capacité	គុណសម្បត្តិ
4299	qualification	réserve, restriction, condition	ការកំរិតព្រំដែន
4300	qualified endorsement	endorsement limitant la responsabilité de l'endorseur	បដិលេខកំរិតការទទួលខុសត្រូវ
4301	qualified offence	infraction (f) matérielle	បទល្មើសសម្ភារៈ
4302	quality	qualité (f) ; attribut (m)	គុណភាព, លក្ខណៈពិសេស
4303	quash	annuler	បដិសេធចោល
4304	quasi	quasi	ទុកដូចជា, ប្រហែល, ស្ទើរតែ, ដូច
4305	quasi-contract	quasi contrat	ឧបសន្យា
4306	quasi-contractual relationship	relation (f) quasi-contractuel	ទំនាក់ទំនងឧបកិច្ចសន្យា
4307	quasi-expropriation	quasi-expropriation (f); empiètement (m) équivalent à une expropriation	ឧបអស្ស្រាមិករណ៍
4308	quasi-judicial	quasi judiciaire	ដែលមានអំណាចជាតុលាការ
4309	quasi-legislative	quasi législatif	ដែលមានអំណាចជានីតិបញ្ញត្តិ
4310	question	question	បញ្ហាជាចំណោទ
4311	question of confidence	question (f) de confiance	បញ្ហាជំនឿទុកចិត្ត
4312	question of fact	point de fait	ចំណោទអំពីអង្គហេតុ
4313	question of law	point de droit	ចំណោទអំពីអង្គច្បាប់
4314	questioning; interrogation	interrogatoire (m); audition (f)	ការសួរចម្លើយ

4315	quid pro quo	en contrepartie de	ជាថ្នូរទៅវិញទៅមក
4316	quiet	calme	ស្ងៀមស្ងាត់
4317	quiet enjoyment		សិទ្ធិអាស្រ័យផលដោយសុខសាន្ត
4318	quietus	quittance	លិខិតបញ្ជាក់ការរួចបំណុល
4319	quit	quitter	ចាកចោល
4320	quit	débarrassé de	រួចខ្លួនពី, រួចផុតពី
4321	quorum	quorum	ក្បុររួម, ចំនួនវត្តមានចាំបាច់
4322	quota	part (f) ; quotité (f)	ចំនួនកម្រិត, ចំណែក, បរិមាណភាគ
4323	quotation	cotation	ការដាក់តម្លៃ
4324	quotation	cote	តម្លៃរបស់មួយ
4325	quotation; citation	citation (f)	ការដាក់តម្លៃ, ដីកាកោះ
4326	random selection	sélection aléatoire	ការជ្រើសរើសច្រាស់ៗ មិនច្បាស់លាស់
4327	range	portée (f)	លំដាប់, ជួរ
4328	range	étendue (f)	អានុភាព
4329	ranking	hiérarchie (f)	បរិច្ឆេទក្រុម
4330	ransom	rançon	ប្រាក់លោះ
4331	ransom	rançonner	លោះ
4332	rape	viol (m)	រំលោភសេពសន្ថវៈ
4333	rataliation	répressaille (f)	ការផ្ដាព្វឺតប
4334	rate	rapport (m)	អត្រា
4335	ratification (of a treaty)	ratification (f)	ការអោយសច្ចាប័ន
4336	ratify	ratifier	ផ្តល់សច្ចាប័ន
4337	ratio decidendi (pl. rationes decidendi)	considérants (mpl); motifs (mpl) de la décision	មូលហេតុ, ហេតុនៃការចេញសម្រេច
4338	ravish	violer	ចាប់រំលោភសេពសន្ថវៈ
4339	reading	lecture (f)	ការបកស្រាយច្បាប់ក្នុងស្ថាប័ននីតិបញ្ញត្តិ
4340	real contract	contrat (m) réel; contrat (m) exigeant la remise d'une chose	កិច្ចសន្យាពិតប្រាកដ
4341	real estate	domaine (m), immeuble (m); propriété (f) foncière	អចលនវត្ថុ
4342	real estate; realty	immeuble (m), domaine (m); propriété (f) foncière	អចលនវត្ថុ
4343	real property	biens immobiliers	អចលនទ្រព្យ

4344	real property	propriété (f) foncière ; immeuble (m) ; domaine (m)	អចលនវត្ថុ
4345	real property unit	fonds (m)	អង្គនៃអចលនវត្ថុ
4346	real right	droit (m) réel	សិទ្ធិប្រត្យក្រ
4347	real servitude	servitude (f) foncière; servitude réelle	សេវភាព សិទ្ធិប្រើប្រាស់ដីគេ (សេវភាព ដែលដាក់ បន្ទុក លើអចលនវត្ថុ មួយ ” ហៅថាដី បំរើ ”សម្រាប់ឱ្យដីជារបស់ ម្ចាស់ម្នាក់ទៀតប្រើប្រាស់ជា ប្រយោជន៍ ”
4348	real-estate mortgage	gage (m) immobilier	អ៊ីប៉ូតែកនៃអចលនវត្ថុ
4349	realize (to) a surety	réaliser une sûreté	ប្រតិភោគ ធ្វើឱ្យបានសម្រេច នូវប្រតិភោគ
4350	realty	propriété (f) foncière ; immeuble (m) ; domaine (m)	អចលនវត្ថុ
4351	reason	considéransts (mpl)	មូលហេតុ, មូលដ្ឋាន
4352	reason for termination	motif (m) du licenciement ; cause (f) de la rupture du contrat	មូលហេតុ បញ្ចប់ពីការបញ្ចប់នៃ សេចក្តីប្រកាស
4353	reasonable	raisonnable	សមហេតុផល
4354	reasonable	proportionnel	សមហេតុផល សមមាត្រ
4355	reasonable doubt	doute bien fondé	វិមតិសន្ស័យ
4356	reasonable person standard	conduite (f) d’une personne avisée; comportement (m) adéquat	មនុស្សដែលមានការត្រិះរិះសមរម្យ
4357	reasonableness	exigibilité (f)	ភាពសមហេតុផល, ភាពសមស្រប
4358	reasons adduced for a judgment	motifs (m) de la décision	ហេតុផលលើកឡើងសម្រាប់ ចេញសាលក្រម
4359	reasons for the decision	motifs (mpl) de la décision ; considéransts (mpl)	មូលហេតុនៃការចេញសេចក្តីសម្រេច
4360	rebuttable	réfutable	ដែលអាចច្រានចោលបាន
4361	rebuttable presumption	présomption (f) simple; présomption souffrant la preuve contraire	សច្ចាធារណ៍ដែលអាចច្រានចោលបាន
4362	rebuttal evidence	Preuve contraire qui refute une autre preuve	ភស្តុតាងបដិសេធ
4363	recall (to)	rappeler	កោះហៅមកវិញ
4364	receipt of stolen goods	recel (m)	ការទទួលផលចោរកម្ម
4365	receipt stamp	cachet (m) de la date	តែមដែលមានបញ្ជាក់កាលបរិច្ឆេទ

4366	receiver	<i>d'entrée</i> administrateur provisoire	អ្នកគ្រប់គ្រងទ្រព្យបណ្តោះអាសន្ន
4367	receiver	receleur	អ្នកទទួលរបស់ចោរ
4368	receiver of stolen goods	recéleur (m)	អ្នកទទួលផលចោរកម្ម
4369	receiving agent	personne (f) recevant une déclaration de volonté pour le commettant	ភ្នាក់ងារទទួលសេចក្តីប្រកាសឆន្ទៈ
4370	receiving state	etat de réception	រដ្ឋម្ចាស់ផ្ទះ
4371	receiving stolen goods	recel	ការទទួលរបស់ចោរ
4372	reception of foreign law	réception (f) du droit étranger	ការទទួលយកច្បាប់របស់បរទេស
4373	recidivist	récidiviste	ជនមិនរាងចោល
4374	recipient	destinataire (m)	អ្នកទទួល
4375	recipient of benefits	bénéficiaire d'une prestation	អ្នកទទួលផលប្រយោជន៍
4376	recipient's point of view	horizon (m) du destinataire	ការយល់ឃើញរបស់អ្នកទទួល
4377	reckless	imprudent	ការខ្វះភាពប្រុងប្រយ័ត្ន
4378	recklessness	faute (f) lourde	ការធ្វេសប្រហែលយ៉ាងធ្ងន់ធ្ងរ
4379	reclamation	réclamation (f)	ការទាមទារយកមកវិញ
4380	recognisable	identifiable; discernable	ដែលអាចទទួលស្គាល់ (បំណុល ជាដើម) អាចវិនិច្ឆ័យបាន
4381	recognition of paternity	reconnaissance (f) de paternité	ការទទួលស្គាល់ បិតាភាព
4382	recognizance	engagement	ការសន្យាគោរពតាមតុលាការ
4383	recollection	souvenir	ការចងចាំ, ការនឹកឃើញឡើងវិញ
4384	reconciliation	réconciliation (f); médiation (f)	ការផ្សះផ្សារ
4385	reconsideration	vérification (f); révision; contrôle (m)	ការពិចារណាឡើងវិញ, ការត្រួតពិនិត្យឡើងវិញ
4386	reconvention	action (f) reconventionnelle	ការប្តឹងបក
4387	record	enregistrer	កត់ទុក
4388	record	dossier (m)	សំណុំឯកសារ, របាយការណ៍
4389	recourse	recours	ការប្តឹងផ្តល់, បណ្តឹង, ឧបាស្រ័យ
4390	recourse	recours (m)	បណ្តឹង
4391	recourse (to)	exercer un recours	ការធ្វើការប្តឹង

4392	recourse to administrative tribunals	voie (f) administrative	ឧបាស្រ័យចំពោះតុលាការរដ្ឋបាល
4393	<i>recourse to the law</i>	<i>voie (f) judiciaire</i>	មធ្យោបាយគតិយុត្តក្នុងការប្តឹងផ្តល់
4394	recover (to)	actionner	ប្តឹងតុលាការ
4395	<i>recover (to) damages</i>	<i>demandeur réparation</i>	ប្តឹងទាមទារឱ្យសង ការខូចខាត
4396	<i>recover(to) damage</i>	<i>obtenir des damages intéretes</i>	ទទួលបាននូវសំណងជំងឺចិត្ត
4397	recoverable	remboursable	ដែលអាចទាតមកវិញ
4398	recovery	obtenir gain de cause	ការបានមកវិញ
4399	rectification	rectification (f); correction (f);	ការកែប្រែ
4400	rectification of the land register	rectification (f) au livre foncier	ការកែតម្រូវលើការចុះបញ្ជីដីធ្លី
4401	rectify (to)	rectifier; corriger	កែតម្រូវ ឬកែប្រែ
4402	recurring benefits	prestations (fpl) successives	ផលប្រយោជន៍កើតមានម្តងទៀត
4403	recurring benefits	prestations (fpl) successives; redevance (f) périodique	ការបង់លុយម្តងទៀត
4404	recurring payments	prestations (fpl) successives; redevance (f) périodique	ការបង់លុយម្តងទៀត
4405	recusation	récusation (f); requête (f) en suspicion légitime	ការបដិសេធ ការមិនទទួលស្គាល់ សមត្ថកិច្ច(ចៅក្រម) បណ្តឹងទាស់ បដិសេធការវិនិច្ឆ័យរបស់តុលាការ
4406	recuse (to) (a judge)	recuser (un juge)	ការលោះ
4407	redemption	dégagement, rachat	បណ្តឹងលើការ: នៃទំនិញ
4408	redhibition	action (f) rédhibitoire	វិការ: នៃទំនិញ
4409	<i>redhibitory defect</i>	<i>vice (m) rédhibitoire</i>	ឧបាស្រ័យ
4410	redress	recours (m)	ការសងជម្ងឺចិត្ត
4411	redress	réparation (f)	មធ្យោបាយតាមផ្លូវច្បាប់.
4412	redress	demande (f); objet (m) de la demande	ដំណោះស្រាយតាមផ្លូវច្បាប់
4413	reduction of the discretion (to zero)	réduction (f)	ការកាត់បន្ថយនៃឆន្ទានុសិទ្ធិ (ដល់កំរិតសូន្យ)
4414	reentry	reentré	ការចូលកាន់កាប់វិញ
4415	referendum	référendum (m)	ប្រជាមតិ
4416	referendum law	loi (f) référendaire	ច្បាប់ប្រជាមតិ

4417	reformation	réforme	បដិវត្តន៍, ការកែទម្រង់
4418	refrain (to) from doing sth	s'abstenir; omettre	មិនធ្វើអ្វីមួយ
4419	refugee	réfugié (m); fugitif (m)	ជនភៀសខ្លួន.
4420	refund	remboursement (m)	ផ្តល់បន្ត (ប្រាក់).
4421	refund (to)	restituer; rembourser	ផ្តល់បន្ត (ប្រាក់), សងត្រឡប់វិញ
4422	refund claim	droit (m) à remboursement	ការទាមទារសំណង
4423	refusal to accept an inheritance	renonciation (f) d'une succession; répudiation (f) d'une succession	ការបដិសេធក្នុងការទទួលមតិ, ការលះបង់ចោលនូវសិទ្ធិទទួលមតិ
4424	refusal to accept an inheritance	répudiation (f) d'une succession r; enonciation (f) d'une succession	ការលះបង់ចោលនូវសិទ្ធិទទួលមតិ, ការបដិសេធក្នុងការទទួលមតិ
4425	refuse (to)	refuser ; rejeter ; repousser	បដិសេធ, ជំទាស់, ប្រោសចោល
4426	register	régistre public	បញ្ជីកា
4427	registered mortgage	hypothèque (f) inscrite	អ៊ីប៉ូតែកដែលបានចុះបញ្ជី
4428	registered seat	siège (m)	អសនៈ
4429	registrar	greffier (m)	ក្រឡាបញ្ជី
4430	registration	enregistrement (m) ; inscription (f)	ការចុះឈ្មោះ, ការចុះបញ្ជី
4431	registry	greffe (m)	បញ្ជីឈ្មោះ, ការចុះបញ្ជីអត្រានុកូលដ្ឋាន
4432	regress	recours (m)	បណ្តឹង
4433	regular	régulier	ទៀងទាត់, និយ័ត
4434	regulate (to)	régir	ការដោះស្រាយ
4435	regulation	réglementation (f)	បទបញ្ជា, វិធាន
4436	regulation	règlement (m)	បញ្ញត្តិ
4437	regulation (issued by the executive)	acte (m) réglementaire	លិខិតបទបញ្ជា
4438	regulation for the use of sth	règlement (m) concernant l'affectation (d'une chose)	បទបញ្ជាពាក់ព័ន្ធនឹងការភ្ជាប់អ្វីមួយ
4439	regulatory administration	administration (f) ordonnatrice	រដ្ឋបាលដែលចេញបទបញ្ញត្តិ
4440	regulatory offence	infraction (f) réglementaire	បទល្មើសដែលធ្វើខុសទៅនឹង បទបញ្ជា
4441	regulatory power	pouvoir (m) réglementaire	អំណាចបញ្ញត្តិ
4442	rehabilitation	réhabilitation (f)	នីតិសម្បទា
4443	rehearing	nouvelle audience (f)	សវនាការ

4444	reign	pouvoir (m) politique; puissance (f)	ឡើងសោយរាជ្យ, ឡើងកាន់អំណាច
4445	reimburse	rembourser	សង
4446	reimbursement	rétribution (f) ; rémunération (f)	សំណង
4447	reimbursement of expenses	compensation (f) des dépenses	ការទូទាត់ចំណាយ
4448	reinstitution	rétablissement (m) ; réintégration (f)	ការចាប់បង្កើតឡើងវិញ
4449	reinstitution into the previous position	réintégration (f) dans l'état antérieur	ការដាក់បញ្ចូលឱ្យចំកន្លែងដើមវិញ
4450	reject (to)	refuser ; rejeter ; repousser	បដិសេធ, ជំទាស់, ច្រានចោល
4451	reject (to)	rejeter	ទាត់ចោល
4452	rejection	refus (m); rejet (m)	ការបដិសេធ, ការច្រានចោល
4453	rejection of a draft law	rejet d'un projet (m) de loi / d'une proposition (f) de loi	ការច្រានចោល សេចក្តីព្រាងច្បាប់
4454	rejection of a motion	rejet d'une motion (f) / d'une demande	ការច្រានចោល ពាក្យ
4455	rejection of an offer	refus (m) d'une offre	ការច្រានចោលសំណើ (កិច្ចសន្យា)
4456	related to	analogue; conformément à; mutatis mutandis	ដែលជាប់ទាក់ទងទៅនឹង ដែលស្រដៀងទៅនឹង
4457	related to	analogue	ដែលស្រដៀងទៅនឹង ដែលជាប់ទាក់ទងទៅនឹង
4458	relative effect of contract between the parties	effet (m) relatif (parmis le parties contractantes)	អានុភាពដែលកើតចេញពីទំនាក់ទំនងរបស់គូភាគីនៃកិច្ចសន្យា
4459	relative impossibility	impossibilité (f) personnelle	សេចក្តីលំបាករបស់បុគ្គល
4460	release (to)	délivrer	ដោះលែង
4461	release (to)	dégager	សងបំណុល
4462	release agreement	remise (f) de dettes	កិច្ចសន្យាឱ្យរួចខ្លួន (បំណុល .).
4463	reliability	fidélité (f) ; sérieux (f)	ការទុកចិត្ត
4464	reliance	confiance	ការសង្ឃឹមលើ
4465	relief	secours (m)	ការជួយសង្គ្រោះ
4466	relief	demande (f) en justice	ប្រាក់ធានាសម្រាប់ ការនៅក្រៅឃុំ
4467	rem	chose	វត្ថុ , របស់
4468	remainder	substitution des biens	ការលក់ឡាយឡុងទ្រព្យសម្បត្តិ
4469	remand	détention (f) provisoire	ការឃុំខ្លួនមុនពេលកាត់ទោស

4470	remand (to)	renvoi (m) à une autre instance	បញ្ជូនទៅវិញ
4471	remedial action	remise (f) en l'état	ប្រតិកម្មនៃឱសថ
4472	remedy	demande (f); objet (m) de la demande	មធ្យោបាយតាមផ្លូវច្បាប់, ដំណោះស្រាយតាមផ្លូវច្បាប់
4473	remedy (to)	remède (m)	កែតម្រូវ
4474	remedying a defect	rectification	ការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់
4475	remedying faults	réparation (f) du vice	បំបាត់នូវកំហុស
4476	remedying faults	correction (f); réparation (f) d'un vice; élimination (f) d'un vice	បំបាត់នូវកំហុស, ការកែប្រែ
4477	reminder	lettre (f) de rappel; avis (m); avertissement (m)	ការរំលឹក, ការព្រមាន, ការទាមទារ
4478	reminder	avertissement (m); lettre (f) de rappel	ការព្រមាន ការរំលឹក
4479	remit	renvoyer	បង្វិលទៅ, ផ្ញើ
4480	remit	remettre	លះបង់ ឬចំណាយ
4481	remittal	renvoi (m)	ការបញ្ជូនជាថ្មី
4482	remittal of a case	revoi de l'affaire	ការបញ្ជូនជាថ្មីនៃសំណុំរឿង
4483	remittance	virement (m) ; transfert	ការផ្ទេរប្រាក់តាមធនាគារ
4484	remittance	virement (m) banca	ការផ្ទេរលុយតាមធនាគារ
4485	removal	soustraction (f)	ការដកហូត
4486	removal from office	relèvement (m) des fonctions	ការទម្លាក់ពីតំណែង, ការហួតងារ
4487	remove (to)	soustraire	ដកហូត, យកចេញ
4488	remove (to)	soustraire	ដកហូត
4489	remuneration	rémunération (f)	ប្រាក់សំណងការខូចខាត
4490	remuneration for member of parliament	indemnité (f) parlementaire	ប្រាក់ខែរដ្ឋសភា
4491	render (to) a decision	rendre une décision	កាត់សេចក្តីលើសេចក្តីសម្រេច
4492	render (to) performance	exécuter un contrat	ការអនុវត្តកិច្ចសន្យា
4493	renewal	renouvellement (m); rénovation (f)	ការធ្វើឡើងវិញ
4494	renewal	prorogation (f) ; renouvellement (m)	ការធ្វើជាថ្មី
4495	renounce (to)	renoncer	លះបង់, បោះបង់

4496	renouncement	reconciliation (f); abandon (m)	ការលះបង់, បោះបង់ បដិសេធ
4497	renouncement	renonciation (f)	បោះបង់ ការលះបង់
4498	rent	loyer (m); prix (m) du bail	ថ្លៃជួល
4499	rent		កិច្ចសន្យាជួលអសង្ហារឹមវត្ថុ លំនៅឋាន
4500	rent (to)	louer	កិច្ចសន្យាជួល
4501	rent reduction	réduction du montant du loyer	ការបញ្ចុះតម្លៃជួល
4502	rental	loyer (m); prix (m) du bail	ថ្លៃជួល
4503	renunciation	répudiation	កិច្ចព្រមលះបង់ចោល, ការបោះបង់
4504	renunciation of succession	renonciation (f) d'une succession; répudiation (f) d'une succession	ការបដិសេធក្នុងការទទួលមតិ, ការលះបង់ចោលនូវសិទ្ធិទទួលមតិ
4505	renunciation of succession	répudiation (f) d'une succession r; enonciation (f) d'une succession	ការលះបង់ចោលនូវសិទ្ធិទទួល, មតិក, ការបដិសេធក្នុងការទទួលមតិក
4506	<i>renvoi</i>	<i>renvoi (m)</i>	<i>ជម្លោះច្បាប់ (ការលើកយកច្បាប់ប្រទេសដើមមកអនុវត្តនៅពេលមានជម្លោះ)</i>
4507	<i>renvoi of second degree</i>	<i>renvoi (m) au second degré</i>	<i>ជម្លោះច្បាប់ (ការលើកយកច្បាប់នៃប្រទេស ទីបីមកអនុវត្តនៅពេលមានជម្លោះ)</i>
4508	reopening	révision (f); reprise (f)	ការបន្តឡើងវិញ,
4509	reopening of proceedings	révision (f)	ការចាប់បើក សវនាការឡើងវិញ
4510	reparation	réparation (f)	ការជួសជុលសំណងខូចខាត
4511	repartition	répartition (f) ; distribution (f)	ការបែងចែក, ការចែកចាយ
4512	repayment	remboursement (m)	ការសងបំណុល
4513	repeal	abrogation (f); rappel (m); révocation (f)	ការលុបចោលច្បាប់
4514	repeal a law (to)	abolir une loi ; abroger une loi	លុបចោលច្បាប់, ដាក់ឱ្យនិរាករណ៍
4515	replace someone in office	remplacer qqn ; succéder à qqn ; prendre la place de qqn	ផ្លាស់ប្តូរមុខតំណែងនណាម្នាក់
4516	replacement	remplacement (m)	ការដាក់ជំនួស
4517	replacement real subrogation	subrogation réelle	ការដាក់ជំនួស ការផ្លាស់ប្តូរ ឧបាយទេសកម្ម
4518	replacement	subrogation (f)	ការដាក់ជំនួស
4519	replevin	mainlevée	បញ្ឈប់ទារទ្រព្យមកវិញ

4520	replevy	obtenir mainlevé	ប្រគល់ទ្រព្យឱ្យវិញ
4521	reply	réponse (f) ; réplique (f)	ការឆ្លើយតប
4522	report	rapport (m)	របាយការណ៍
4523	reporter	recueil (m) de jurisprudence	អ្នករាយការណ៍ ឬអ្នកនាំសំបុត្រ
4524	reporting judge	juge-rapporteur	ចៅក្រមរបាយការណ៍
4525	reprehensible	répréhensible	គួរធ្វើទោស
4526	represent (to)	représenter	តំណាង
4527	representation	représentation (f)	តំណាង
4528	representative	représentant (m)	ភាពជាតំណាង
4529	representative	représentation (m), mandataire (m)	អ្នកតំណាង, ភ្នាក់ងារ
4530	representative authority	pouvoir (m) de représentation dépasser le pouvoir de représentation	អំណាចរបស់អ្នកតំណាង
4531	representative democracy	démocratie (f) représentative	លទ្ធិប្រជាធិបតេយ្យដោយតំណាង
4532	representative of the people	représentant (m) du peuple	តំណាងឱ្យប្រជាពលរដ្ឋ
4533	representative of the people	représentant (m) du peuple; député (m); élu (m)	អ្នកតំណាងប្រជាជន សមាជិកសភា
4534	reprieve	suris à l'exécution	ការព្យួរទោស
4535	reprieve	relèvement (m) de fonctions	ពន្យារពេល
4536	reprimand; caution	admonestation (f); remontrance (f); avertissement (m)	ស្តីបន្ទោស, ព្រមាន
4537	reprisal	répressaille (f)	ការផ្តាព្វតប
4538	reprisal	riposte (f)	ការសងសឹក
4539	reproach	grief (m) reproche (m)	ការចោទប្រកាន់
4540	reproach	reprocher (qqch à qqn)	ស្តីបន្ទោស
4541	reproach	reproche (m); grief (m)	ការស្តីបន្ទោស, ការចោទប្រកាន់
4542	republic	république	សាធារណរដ្ឋ
4543	repudiation	répudiation	ការបដិសេធ, ការបោះបង់ចោល
4544	repudiation of a contract	dénonciation (f) du contrat; résiliation	ការរំលាយកិច្ចសន្យា
4545	repugnant	contraire à qch	ដែលគួរឱ្យស្អប់ខ្ពើម
4546	repurchase	rachat (m); réméré (m)	ការទិញយកវិញ

4547	reputation	réputation (f); renommée (f)	ដែលល្បីល្បាញ, ដែលគេដឹងឮ
4548	request	demande (f); requête (f)	ប្តឹងសុំតុលាការ
4549	require	exiger; demander réclamer à qqn des dommages-intérêts	តម្រូវឱ្យ
4550	require (to)	exiger; demander; réclamer	តម្រូវឱ្យ, ទាមទារ, អះអាង
4551	requirement	besoin (m); exigence (f)	សេចក្តីត្រូវការ ឬការទាមទារ
4552	requirement of judicial authority (for searches, arrests)	compétences (fpl) reconnues au seul juge d'instruction	សមត្ថកិច្ចដែលគេផ្តល់ឱ្យចៅក្រម ស៊ើបអង្កេត
4553	requirement of receipt of a declaration	déclaration (f) exigeant la réception (pour être valable)	សេចក្តីប្រកាសទាមទារឱ្យមានការ ទទួល
4554	requisition	réquisition	សំបុត្រឈ្នួល
4555	res judicata	force (f) juridique	កម្លាំងគតិយុត្តិ
4556	rescind (to)	rescindere; annuler; d"eclarer demul effet	ទុកជាមោឃៈ, រំលាយចោល
4557	rescinding party	partie (f) retraitante	ភាគីដែលដកខ្លួន
4558	rescission	contestation (f)	ការប្តឹងតវ៉ា, បណ្តឹងទាស់
4559	rescission of contract	résilisation (f) du contrat	ការរំលាយកិច្ចសន្យា
4560	<i>rescissory action</i>	<i>action (f) en nullité</i>	<i>បណ្តឹងរមោឃៈ</i>
4561	reservation	réserve (f)	ការបំរុងទុក
4562	reservation	réserve	បំបន្ថយ, ខងកំលុងខ្លួន
4563	reservation of power to revoke	a titre revocable	បំរុងអំណាចទុកសម្រាប់យកមកវិញ
4564	reservation of the granting of permission	réserve (f) d'autorisation	ការទុកបម្រុងសម្រាប់ការទទួលយកនូវសេចក្តីអនុញ្ញាត
4565	<i>reservation of title</i>	<i>réserve (f) de propriété</i>	<i>ការរក្សាទុក នៃសិទ្ធិកម្មសិទ្ធិ</i>
4566	reserve	réserve (f)	មូលនិធិ, មូលនិធិបំរុង
4567	reserve (to)	reserver	បំរុងទុក
4568	reserve decision (to)	reserver la décision	បំរុងទុកសេចក្តីសំរេច
4569	reserve fund	réserve (f)	មូលនិធិ, មូលនិធិបំរុង
4570	reserved sphere of operation	domaine (m) réservé	វិស័យប្រតិបត្តិការដែលបំរុងទុក
4571	reside (to)	séjourner	ស្នាក់អាស្រ័យ
4572	reside (to)	domicilier	រស់នៅ

4573	residence	domicile (m)	និវេសនដ្ឋាន
4574	resident alien	résident	ជនបរទេសដែលតាំងលំនៅជា អចិន្ត្រៃយ៍
4575	residual power	compétence (f) résiduelle; puissance (f) résiduelle	អំណាចសេសសល់
4576	residuary clause	legs à titre universel	ខ្សែចងក្រងអំពីអច្ឆ័យទានសាកល
4577	residuary estate	montant net d'une succession	មតិកសំណល់, ទ្រព្យអច្ឆ័យទាន សំណល់
4578	residue	résidu (m)	កាកសំណល់
4579	resignation of government	démission (f) du gouvernement	ការចុះចេញពីដំណែងរបស់ រដ្ឋាភិបាល
4580	resisting arrest		បទល្មើសតបនឹងការចាប់ខ្លួន
4581	resolution capability	pouvoir (m) de résolution pouvoir séparateur	អំណាចកតិការភេទ, សិទ្ធិវិលាយកិច្ចសន្យា
4582	resolve a contract	résilier un contrat	វិលាយកិច្ចសន្យា
4583	resolving power	pouvoir (m) de résolution pouvoir séparateur	អំណាចកតិការភេទ, សិទ្ធិវិលាយកិច្ចសន្យា
4584	resort (to)	riposter	ឆ្លើយតបទៅនឹង, សឹកសម្តី
4585	respectively	respectivement	ជាបន្តបន្ទាប់
4586	respite	suspension (f)	ការព្យួរ
4587	respite	prorogation (f) du délai de paiement ; ajournement ; sursis (m) de paiement	ពន្យារពេលអនុវត្តន៍ ឬ សងប្រាក់
4588	respite (to)	atermoyer; renvoyer (un paiement) à un terme plus éloigné	ពន្យារពេលសងប្រាក់
4589	respond (to)	riposter	ឆ្លើយតបទៅនឹង, សឹកសម្តី
4590	respondent	défendeur (m) ; parite (f) défenderesse	ភាគីចុងចោទ, ចុងចម្លើយ
4591	respondent superior	le supérieur est celui qui est responsable	ជាការទទួលខុសត្រូវរបស់ចៅហ្វាយ
4592	response	réponse (f)	ឆ្លើយតបទៅនឹង
4593	responsibility for executive organs	obligations (fpl) délictuelles de la société; responsabilité (f) civile de la société pour les fautes commises par ses préposés	កាតព្វកិច្ចទោសកម្មរបស់ក្រុមហ៊ុន, ការទទួលខុសត្រូវ រដ្ឋប្បវេណីចំពោះកំហុសដែល ប្រព្រឹត្តដោយអ្នកធ្វើការនៅ ក្រោមបង្គាប់របស់ខ្លួន
4594	restitution	Restitution	ការសងវិញ, បដិទាន
4595	restitution of sth obtained without	restitution (f) de la chose indûment reçue	ការធ្វើឱ្យដូចដើមវិញនូវអ្វីដែល

	legal cause		ទទួលដោយមិនស្របច្បាប់	
4596	restoration	restitution (f)	ការស្តារឡើងវិញ	
4597	restoration of the unjustly received thing	restitution (f) de la chose indûment reçue	ការស្តារបន្ទីរដូចដើមវិញ	នូវការ
4598	restoration to possession	réintégration (f) dans la possession	ទទួលរបស់ដោយអយុត្តិធម៌	
4599	restrain (to)	entraver ; empêcher	ការធ្វើឱ្យមានឡើងវិញ នូវកម្មសិទ្ធិ	
4600	restrain of trade	Attentat contre la liberté de commerce	រារាំង	
4601	restraining order	ordonnance de ne pas faire	ការកំហិតសេរីភាពពាណិជ្ជកម្ម	
4602	restraint on alienation	interdiction (f) d'aliéner	បញ្ជាឱ្យឈប់ធ្វើ	
4603	restraint on disposal	restriction (f) du droit d'aliéner; limitation (f) du pouvoir de disposition	ការដាក់កំហិតលើការផ្ទេរសិទ្ធិ	
4604	restrict (to); limit (to)	réduire; restreindre; limiter	ការដាក់កំហិតលើការបែងចែក	
4605	restricted criminal capacity	responsabilité (f) pénale restreinte	ការកំណត់សិទ្ធិបែងចែកអ្វីមួយ	
4606	restriction	limitation (f) ; restriction (f)	ការកំណត់ ការកំហិត	
4607	restrictions on individual property rights for the benefit of society	exercice (f) du droit de propriété dans le cadre des lois existantes et en tenant compte de sa fonction sociale	សមត្ថភាពទទួលខុសត្រូវខាង	
4608	restrictive	restrictif	ព្រហ្មទណ្ឌមានកំរិត	
4609	restrictive covenant	stipulation de ne pas faire quelque chose	ការកម្រិត, ការដាក់លក្ខខណ្ឌ	
4610	restrictive endorsement	endossement restrictif	ការដកហូតសិទ្ធិបុគ្គលសំរាប់ផល	
4611	restrictive interpretation	interprétation restrictive ; interprétation étroite	ប្រយោជន៍សង្គម	
4612	result	résultat (m)	ដែលមានលក្ខខណ្ឌ	
4613	result (to) from	resulter	អនុសញ្ញាដាក់ព្រំដែន, ការសន្យា	
4614	resume (to)	repandre; recommencer	មិនឱ្យធ្វើអ្វីមួយ	
4615	resumption	révision (f); reprise (f)	បដិសេធដាក់កំហិតការផ្ទេរ	
4616	resumption of negotiations	reprise (f) des négociations	ការបកស្រាយដែលមានលក្ខណៈ ចង្អៀត	
4617	retailer	détaillant ; négociant au délai	លទ្ធផល	
			ចេញលទ្ធផលពី	
			ចាប់បន្ត	
			ការបន្តឡើងវិញ	
			ការបើកឡើងវិញ ការបន្តចរចា	
			ការចរចាលម្អិត	

4618	<i>retain</i>	<i>provision constituée pour retenir les services d'un avocat</i>	ប្រាក់កក់មេធាវីទុក
4619	retaliatory measures	mesures (fpl) de rétorsion	វិធានការសងសឹក
4620	retorsion	rétorsion (f)	ការផ្ដាច់ផ្ទាល់
4621	retract (to)	rétracter; révoquer	ដកហូត, ដកយកមកវិញ
4622	retract (to)	rétracter; révoquer	ដកហូត លុបចោល
4623	retraction	rétraction	ការកែតម្រូវ, ការក្រឡាស់
4624	retrain (to) an advocate	constituer avocat	ជួលមេធាវី
4625	retroactive	rétroactif	ប្រតិសកម្ម
4626	retroactive application	application (f) rétroactive	ដែលប្រតិសកម្ម
4627	retroactive effect of laws	effet (m) rétroactif des lois	អានុភាពប្រតិសកម្មនៃច្បាប់មួយ
4628	retroactive law	loi (f) avec effet rétroactif	ច្បាប់ប្រតិសកម្ម
4629	retroactivity	rétroactivité (f) / effet (m) rétroactif	ការអនុវត្តន៍ប្រតិសកម្ម
4630	retrospective	rétroactif	នៃប្រតិសកម្ម
4631	reveal (to)	révéler	បញ្ចេញឱ្យដឹង
4632	revenue	revenu (m)	ប្រាក់ចំណូល
4633	reversal	réforme d'un jugement	ការបដិសេធសាលក្រម
4634	reversal of the burden of proof	renversement (m) de la charge de la preuve	ការត្រឡប់នៃបន្ទុកភស្តុតាង
4635	reverse (to)	abolir; résilier	លុបចោល
4636	reverse to a judgment	casser une décision	ច្រានចោលសាលក្រម ទុកសាសន៍ ជាមោឃៈ
4637	reversible error	erreur réversible	ការភាន់ច្រឡំនាំកែប្រែ សាលក្រមបាន
4638	reversion	réversion	សិទ្ធិត្រឡប់វិញ
4639	review	vérification (f); révision; contrôle (m)	ការពិចារណាឡើងវិញ, ការត្រួតពិនិត្យឡើងវិញ
4640	review	révision (f)	ការពិនិត្យឡើងវិញ
4641	review (to)	examiner; vérifier	ការត្រួតពិនិត្យឡើងវិញ
4642	review of a remand in custody	examen (m) de la validité de la détention	ការពិនិត្យពីភាពស្របច្បាប់នៃ ការឃុំឃាំង
4643	review under writ of habeas corpus	examen (m) de la validité de la détention	ការពិនិត្យពីភាពស្របច្បាប់នៃ ការឃុំឃាំង

4644	reviling the memory of the dead	outrage (m) de la mémoire d'un défunt	ប្រមាថកេរ្តិ៍ឈ្មោះអ្នកស្លាប់
4645	revise (to)	réviser	កែប្រែ
4646	revise (to)	réviser	សិក្សា
4647	revocability	révocabilité (f)	ភាពដែលអាចលុបបាន
4648	revocable	rétractable; susceptible de rétractation	ដែលអាចលុបចោលបាន ដែលមិនឡើង
4649	revocation	révocation (f)	ការដកហូតមកវិញ
4650	revocation of a (legal) administrative act	révocation (f) d'un acte administratif légale	ការលុបចោលនៃលិខិតរដ្ឋបាល (ស្របច្បាប់)
4651	revocation of an offer	révocation (f) d'une offre	ការលុបចោលនៃសំណើ
4652	revoke (to)	rétracter; révoquer	ដកហូត, ដកយកមកវិញ
4653	revoke (to)	rétracter; révoquer	ដកហូត លុបចោល
4654	reward	rétribution (f) ; rémunération (f)	សំណង
4655	right	juste	ត្រឹមត្រូវ, ត្រូវ
4656	right	droit	សិទ្ធិ
4657	right holder	titulaire	ម្ចាស់កម្មសិទ្ធិ
4658	right <i>in rem</i>	droit (m) réel	សិទ្ធិប្រត្យក្រ
4659	right of access to justice	droit (m) d'accès à la justice	សិទ្ធិចូលទៅកាន់តុលាការ
4660	right of action	droit d'instituer un procès	សិទ្ធិប្តឹង
4661	right of assembly	droit (m) de réunion	សិទ្ធិក្នុងការប្រមូលផ្តុំ
4662	right of avoidance	droit (m) de demander la nullité d'un acte	សិទ្ធិទាមទារមោឃៈលិខិត
4663	right of benefits	droit (m) à la prestation	សិទ្ធិនៃការទទួលបានការចំណេញ,
4664	right of cancellation	droit (m) de licenciement	សិទ្ធិក្នុងការបញ្ចប់, សិទ្ធិក្នុងការលុបចោល
4665	right of dissolution	droit (m) de dissolution	អំណាចក្នុងការរំលាយ
4666	right of first refusal	droit de première offre	សិទ្ធិបានឱកាសទិញមុនគេ
4667	right of initiative	droit (m) d'initiative législative	សិទ្ធិក្នុងការផ្តួចផ្តើមធ្វើច្បាប់
4668	right of inspection	droit (m) d'inspection	អំណាចធ្វើការស៊ើបអង្កេត
4669	right of passage	droit (m) de passage	សិទ្ធិអាទិភាព
4670	right of personality	droit (m) général de la personnalité; droit (m) à l'intégrité physique et morale	សិទ្ធិទទួលបានការគោរពចំពោះ បុរណភាពរូបកាយ និងផ្លូវចិត្ត

4671	right of petition	droit (m) de pétition	សិទ្ធិបដិសេធនិមិត
4672	right of privacy	droit (m) général de la personnalité	សិទ្ធិទូទៅនៃបុគ្គល
4673	right of recourse	droit (m) de recours	សិទ្ធិក្នុងការប្តឹង
4674	right of rescission	droit (m) de demander la nullité d'un acte	សិទ្ធិទាមទារមោឃៈលិខិត
4675	right of resistance	droit (m) de résistance	សិទ្ធិតបត (សកម្មភាពអធិបត្តិ)
4676	right of retention	droit (m) de rétention	សិទ្ធិទទួលបានការការពារពីមេធាវី
4677	right of self-government	droit (m) à l'auto-administration	សិទ្ធិគ្រប់គ្រងដោយខ្លួនឯង
4678	right of termination	droit (m) de licenciement	សិទ្ធិក្នុងការបញ្ចប់, សិទ្ធិក្នុងការលុបចោល
4679	right of veto	droit (m) de veto	អំណាចវេតូ សិទ្ធិវេតូ
4680	right of way	droit (m) de passage	សិទ្ធិអាទិភាព
4681	right to a hearing	droit (m) d'être entendu par le juge	សិទ្ធិបានទទួលសវនាការ
4682	right to abate a nuisance	droit (m) d'élimination	សិទ្ធិបង្កន់ការរំខាន
4683	right to defense demand	droit (m) de défens	សិទ្ធិការពារការទាមទារ
4684	right to dissolution of parliament	droit (m) de dissoudre le parlement	សិទ្ធិក្នុងការស្នើសុំលាយសភា
4685	right to entry	droit de possession	សិទ្ធិចូលកាន់កាប់
4686	right to examine	pouvoir (m) (m) de contrôle judiciaire de la légalité	អំណាចត្រួតពិនិត្យរបស់តុលាការពីភាពស្របច្បាប់
4687	right to forbearance	demande (f) tendant à sanctionner le trouble actuel	សិទ្ធិពន្យារពេលកាលប្រតិបត្តិ
4688	right to initiate legislation	droit (m) d'initiative législative	សិទ្ធិក្នុងការផ្តើមធ្វើច្បាប់
4689	right to introduce legislation	droit (m) d'initiative législative	សិទ្ធិក្នុងការផ្តើមធ្វើច្បាប់
4690	right to judicial relief	droit (m) à la protection juridique	សិទ្ធិដែលតម្រូវឱ្យច្បាប់ការពារ
4691	right to limit basic rights by means of a statute	restriction (f) légale d'une liberté publique prévue par la constitution	សម្រាប់សកម្មភាពរបស់ពួកគេ សិទ្ធិក្នុងការកំណត់សិទ្ធិមូលដ្ឋាន តាមផ្លូវច្បាប់
4692	right to obtain information	droit (m) à l'information	សិទ្ធិក្នុងការទទួលបានព័ត៌មាន
4693	right to oral proceedings	principe (d) de l'oralité des débats	សិទ្ធិក្នុងការចូលរួមដំណើរការក្តីដោយផ្ទាល់មាត់
4694	right to performance of contract	droit (m) à l'exécution du contrat	សិទ្ធិក្នុងការអនុវត្តន៍កិច្ចសន្យា

4695	right to possession	possessoire	សិទ្ធិជាម្ចាស់
4696	right to protection of one's individual sphere of life (e.g. privacy, name)	droit (m) général de la personnalité; droit (m) à l'intégrité physique et morale	សិទ្ធិទទួលបានការគោរពចំពោះ បុរេណភាពរូបកាយ និងផ្លូវចិត្ត
4697	right to recovery	revendication (f)	សិទ្ធិទាមទារ, ការទាមទារ
4698	right to resist (unconstitutional activities)	droit (m) de résistance	សិទ្ធិតបត (សកម្មភាពអធម្មនុញ្ញ)
4699	right to self-determination	droit (m) d'autodétermination	សិទ្ធិស្វ័យសំរេច
4700	right to sue	légitimation (f) active; qualité (f) pour agir en justice	សិទ្ធិប្តឹងផ្តល់
4701	right to sue	droit (m) d'agir en justice / droit (m) d'ester en justice	សិទ្ធិក្នុងការប្តឹង
4702	right to vote	droit (m) de vote	សិទ្ធិបោះឆ្នោត
4703	right to withhold performance	droit (m) de refuser le paiement; droit (m) de ne pas délivrer la chose vendue	សិទ្ធិក្នុងការដកទុក ឬបូកទុក
4704	riot	émeute (f)	កុហ្មកម្ម
4705	riparian rights	droits des riverains	សិទ្ធិលើមាត់ច្រាំង
4706	risk	risque (m) théorie (f) des risques	ទ្រឹស្តីនៃការប្រថុយប្រថាន
4707	risk of loss	risque (m) de perte	ការប្រថុយខាតបង់
4708	risk of receipt of payment	risque (f) inhérente au paiement du prix	ការប្រថុយប្រថានកើតចេញពី ការបង់ប្រាក់
4709	robbery	brigandage (m)	ការប្លន់
4710	royal decree	décret royal	ព្រះរាជក្រឹត្យ
4711	royal kram	kram royal	ព្រះរាជក្រម
4712	rule of law	principe (m) de légalité	គោលការណ៍នីត្យានុកូលភាព
4713	rules	réglementation (f)	បទបញ្ជា, វិធាន
4714	rules of behavior	règles (fpl) de conduite	ក្បួនសុជីវធម៌
4715	rules of civil procedure	droit (m) judiciaire privé, le « DJP »	វិធាននីតិវដ្តប្បវេណី
4716	rules of criminal procedure	code (m) de procédure pénale	ក្រមនៃនីតិវិធីព្រហ្មទណ្ឌ
4717	rules of evidence	régime (m) de la preuve règles (fpl) de preuve	វិធាននៃការផ្តល់ភស្តុតាង
4718	rules of professional conduct	droit (m) professionnel; droit (m) corporatif	ក្រមវិជ្ជាជីវៈ
4719	rules of statutory	règles (plf) d'interprétation	វិធាននៃការបកស្រាយច្បាប់

4720	interpretation ruling on an interference	décision (f) de l'autorité administrative compétente statuant sur un contredit	ការសម្រេច ស្តីពីការជ្រៀតជ្រែក
4721	ruling on an objection	décision (f) de l'autorité administrative compétente statuant sur un contredit	ការសម្រេច ស្តីពីការជំទាស់
4722	run (to) concurrently	expirer concurremment	ដើរស្របគ្នា, ដំណើរការស្របគ្នា
4723	run (to) consecutively	expiration (f) successive	ការហួសកំណត់ប្តូររយៈពេល
4724	sacrifice	sacrifice (m)	ពលិកម្ម
4725	safeguard (to) rights	conserver les droits	ការថែរក្សាសិទ្ធិរបស់ខ្លួន
4726	safeguarding	saisie (f) d'objets	ការរឹបអូសវត្ថុ
4727	safety obligation	obligation (f) de sauvegarde	កាតព្វកិច្ចថែរក្សារបស់ដែល គេបញ្ជា
4728	salary; remuneration	traitement (m) ; rémunération (f)	ប្រាក់បៀវត្ស
4729	sale	vente (f)	ការលក់
4730	sale on approval	vente (f) à l'essai	លក់តាមការស្នើ
4731	sales	ventes (fpl)	ការលក់
4732	sales tax	taxe (f) sur les ventes	ពន្ធលើការលក់ដូរ, ពន្ធលើប្រាក់រកស៊ី
4733	sales tax	impôt (m) sur le chiffre d'affaires ; taxe (f) sur les ventes	ពន្ធលើប្រាក់រកស៊ី ពន្ធលើតម្លៃបន្ថែម ពន្ធលក់ដូរ
4734	salvage	valeur de rebut	តម្លៃកាកសំណល់
4735	salvage	biens sauvés	ទ្រព្យសង្គ្រោះ
4736	sample	échantillon (m); sondage (m)	វត្ថុគំរូ
4737	sanction	sanction (f)	ការដាក់ទណ្ឌកម្ម
4738	sanction (to)	sanctionner	ដាក់ទណ្ឌកម្ម
4739	satisfaction	satisfaction (f)	ការសងបំណុល
4740	save harmless or hold harmless	tenir à couvert	ជួយធានាសុវត្ថិភាព ជួយធានាការបង់ខាត
4741	saving clause	clause de sauvegarde	ខករពារទុក
4742	scene of the crime	lieu (m) du crime ; lieu (m) de l'infraction	ទីកន្លែងប្រព្រឹត្តិបទល្មើស
4743	school system	enseignement (m)	ប្រព័ន្ធអប់រំ
4744	scope	portée (f)	វិសាលភាព, ទំហំ
4745	scope for evaluation	marge (f) d'appréciation	វិសាលភាពសម្រាប់ការវិនិច្ឆ័យ

4746	scope for judgment	marge (f) d'appréciation	វិសាលភាពសម្រាប់ការវិនិច្ឆ័យ
4747	scope of an act	domaine (m) législatif	ផ្នែកនីតិបញ្ញត្តិ , វិស័យនីតិបញ្ញត្តិ
4748	scope of application	champ (m) d'application	វិសាលភាពអនុវត្ត
4749	scope of assessment of the legislator	marge d'estimation du législateur	វិសាលភាពនៃអំណាចសមាជិកសភា
4750	scope of discretion	marge (f) d'appréciation	វិសាលភាពនៃឆន្ទានុសិទ្ធិ
4751	scope of power	étendue (f) du pouvoir; étendue (f) de la procuration	វិសាលភាពអំណាច
4752	scope of protection	zone (f) de protection	តំបន់ការពារ
4753	scrutinize (to)	enquêter; instruire; examiner	ពិនិត្យពិច័យ, អង្កេត, ពិនិត្យ
4754	sealed instrument	document scellé	លិខិតុបករណ៍មានប្រថាប់ត្រា
4755	search	visite (f); perquisition (f) ;	រែករើរ
4756	search and seizure	visite et saisie des pièces (fpl) justificatives	រែករើរ និងរឹបអូសយកវត្ថុតាង
4757	search warrant	ordonnance (f) de perquisition	ដីការរែករើរ
4758	secondary liability	responsabilité (f) secondaire	ការទទួលខុសត្រូវបន្ទាប់បន្សំ
4759	secondary obligation	obligation (f) accessoire / complémentaire	កាតព្វកិច្ចបន្ថែម
4760	secondary obligation	obligation (f) accessoire; obligation (f) complémentaire	កាតព្វកិច្ចបន្ទាប់បន្សំ
4761	secondary party		ភាគីបន្ទាប់បន្សំ
4762	secrecy	discretion (f)	ការសម្ងាត់
4763	secrecy of the ballot	secret (m) du vote	ភាពសម្ងាត់នៃសន្លឹកឆ្នោត
4764	section	article (m)	ផ្នែក, មាត្រា
4765	sectional titles	co-propriété (f)	សហកម្មសិទ្ធិ
4766	secured creditor	créancier nanti	ឥណទាយកដែលមានការធានា
4767	secured party furnished	cessionnaire (m) d'une chose remise a titre de garantie	ភាគីដែលត្រូវបានធានា
4768	secured transaction	sûreté(f) conventionnelle	ប្រតិបត្តិការដែលមានការធានា
4769	secured transactions	contrats (m) permettant au créancier de garantir sa créance	កិច្ចសន្យាធានានូវការធ្វើជំនួញ
4770	securities	valeurs, sûreté	មូលធនប័ត្រ
4771	security	titre (m); papier-valeur (m)	វត្ថុដាក់បញ្ចាំធានា
4772	security agreement	convention (f) de garantie,	កិច្ចសន្យាធានា

4773	security by transfer of ownership	contrat (m) de garantie propriété(f) fiduciaire sur un bien vendu sous réserve de propriété	កម្មសិទ្ធិដែលមានតម្លៃតាមការសន្មតទៅលើវត្ថុមួយដែលដាក់លក់
4774	security cause	clause(f) de garantie	ខនៃកិច្ចសន្យាដែលមានការធានា
4775	security deposit	dépôt de garantie	វត្ថុធានា
4776	security interest	intérêt (m) pour le créancier de recherche une garantie	ផលប្រយោជន៍ដោយមានការធានា
4777	security of better rank	sûreté (f) de rang prioritaire	ការធានាដែលមានអាទិភាពខ្ពស់
4778	security of higher priority	sûreté (f) de rang prioritaire	ការធានាដែលមានអាទិភាពខ្ពស់
4779	security provision	clause(f) de garantie	ខនៃកិច្ចសន្យាដែលមានការធានា
4780	sedition	sédition	ការបង្កឧបាយកល, ការបំបែកបំប្លែង
4781	seduction	séduction	ការប្រលោម
4782	see above	voir plus haut	សូមមើលខាងលើ
4783	segregation	ségrégation (f) raciale	ការបំបែកជនជាតិ
4784	seize (to)	saisure	រឹបអូស
4785	seizure	réquisition (f)	កំណែន, សេចក្តីស្នើ
4786	seizure	séquestre (m)	ការដែលកើតវិវាទ
4787	selective service laws	régime(m) juridique du service national	ច្បាប់បរិចារកិច្ចយោធា
4788	self-contracting	opération (f) avec soimême; opération (f) au cours de laquelle la même personne est à la fois partie et partie adverse, agissant avec des qualités différentes	ប្រតិបត្តិការខ្លួនឯង
4789	self-dealing	opération (f) avec soimême; opération (f) au cours de laquelle la même personne est à la fois partie et partie adverse, agissant avec des qualités différentes	ប្រតិបត្តិការខ្លួនឯង
4790	self-defence	excès (m) de légitime défense	ការការពារស្របច្បាប់
4791	self-determination with respect to information	droit (m) à l'autodétermination en matière d'informations	សិទ្ធិស្វ័យសម្រេចដោយយោងទៅលើព័ត៌មាន
4792	self-given authority	privation (f) de la possession	ប្រាសចាកសិទ្ធិលើកម្មសិទ្ធិ
4793	self-government	auto-administration (f); autonomie (f) administrative	ការគ្រប់គ្រងដោយខ្លួនឯង

4794	self-help	autodéfense(f)	ការការពារខ្លួនដោយខ្លួនឯង
4795	self-incrimination	auto-accusation(f)	ការចោទប្រកាន់ខ្លួនឯង
4796	self-redress	autodéfense(f)	ការការពារខ្លួនដោយខ្លួនឯង
4797	sell (to)	vendre; débiter	លក់
4798	sell (to)	débiter, vendre	លក់
4799	seller	vendeur (m)	អ្នកលក់
4800	seller	vendeur (m)	អ្នកលក់
4801	senate	sénat (m)	ព្រឹទ្ធសភា
4802	senator	sénateur (m)	សមាជិកព្រឹទ្ធសភា
4803	sending state	Etat (m) d'envoi	រដ្ឋដាក់ទូត
4804	sense	sens(m)	អត្ថន័យ
4805	sentence	peine (f)	ការដាក់ទណ្ឌកម្ម
4806	sentence	peine (f)	ទោស, ការដាក់ទោស
4807	sentence	jugement (m) pénal; sentence (f) pénale	កាត់ទោស(ព្រហ្មទណ្ឌ)
4808	sentence (to)	fixer une peine	ការកំណត់ទោស,ដាក់ទោស
4809	sentence determination	mesure (f) de peines	វិធានការដាក់ទោស
4810	separate use	utilisation (f) spéciale	ការប្រើប្រាស់ពិសេស
4811	separation	séparation (f)	ការផ្តាច់សង្វាស់
4812	separation agreement	accord de séparation	ការព្រមព្រៀងផ្តាច់សង្វាស់
4813	separation of powers	séparation (f) des pouvoirs	ការបែងចែកអំណាច
4814	sequester	séquestre (m)	ការដែលកើតវិវាទ
4815	sequestration	séquestration (f)	អំណូស បង្ការ
4816	sequestrator	administrateur-séquestre (m)	អ្នករឹបអូសទ្រព្យបង្ការទុក
4817	servant		អ្នកបម្រើ
4818	serve (to)	signifier	បម្រើ
4819	service	notification (f)	សេវា ការផ្តល់ព័ត៌មានលើតម្រូវការ
4820	service	service (m)	សេវា តាវការលិកនៃសេវា
4821	service administration	administration (f) de prestation	សេវាវដ្តបាល
4822	service contract	contrat (m) de louage de service	កិច្ចសន្យាជួលសេវា

4823	service of process	notification (f)	សេវា ការផ្តល់ព័ត៌មានលើតម្រូវការ
4824	service of process	notification (f) de l'actoin	សេវានៃដំណើរការ ប្រវេទ ការជូនដីការ តុលាការ សេវាកម្ម នៃការបង្គាប់
4825	service of the writ	notification (f) de l'actoin	សេវានៃដំណើរការ ប្រវេទ ការជូនដីការ តុលាការ សេវាកម្ម នៃការបង្គាប់
4826	services rendered	service (m)	សេវា ការផ្តល់សេវា
4827	servitude	servitude (f)	សេវភាព
4828	session plenary session	séance (f)	សម័យប្រជុំ សម័យប្រជុំពេញអង្គ
4829	session	séance (f)	សម័យប្រជុំ
4830	session laws		អត្ថសង្គហៈច្បាប់
4831	set (to) about committing an offence	commencement (m) directe d'exécution	ចាប់ផ្តើមប្រព្រឹត្តបទល្មើស
4832	set aside	annuler	ទុកជាមោឃៈ ឥតបានការ
4833	set aside(to) a judgment	casser une décision	ច្រានចោលសាលក្រម ទុកសាសន៍ ជាមោឃៈ
4834	set down	mettre en rôle	ចុះក្នុងបញ្ជីរឿងក្តី
4835	set of regulations	statuts (mpl)	
4836	set off		ការទាមទារទូទាត់
4837	setback	distance (f) prescrite pour les constructions	ដំណើរថយក្រោយ រយៈពេលកំណត់ សម្រាប់ការសាងសង់
4838	set-off	compensation (f)	ការទូទាត់សោហ៊ុយ
4839	set-off claim	droit à la compensation	សិទ្ធិទាមទារសំណងសោហ៊ុយ
4840	setting aside	rescision (f)	វិកតិការេទ
4841	setting aside of an administrative act	abrogation (f) (pour l'avenir) d'un acte individuel	ការដាក់ឱ្យនិរាករណ៍
4842	setting down for trial	mise (f) en état	ការដាក់ឱ្យជំនុំជម្រះ
4843	settle (to)	régler	ដោះស្រាយបញ្ហាអ្វីមួយ
4844	settlement	règlement (m)	ដំណោះស្រាយ ការសម្របសម្រួល

4845	severance	disjonction	ការផ្តាច់ចេញពីគ្នា
4846	severance	séparation	ការបំបែកពីគ្នា ការកាត់ចេញពីគ្នា
4847	severance	séparation de procès	ការសម្រាំងបទចោទប្រកាន់
4848	severance	séparation des défenseurs	ការបំបែកចុងចោទ
4849	sexual abuse	abus (m) sexuel	ការបង្ខំខាងផ្លូវភេទ ការរំលោភបំពានផ្លូវភេទ
4850	sexual harassment	harcelement(m) sexual	ការរំលោភខាងផ្លូវភេទ ការបៀតបៀនកេរ្តិ៍ខ្មាស
4851	sexual offence	atteinte (f) sexuelle	ការឈ្លានពានខាងផ្លូវភេទ បទល្មើស
4852	sexual self-determination	autodétermination (f) sexuelle	ស្វ័យភាពសម្រេចខាងផ្លូវភេទ ប្តេជ្ញាចិត្តរៀបចំផ្លូវភេទ
4853	share	part (f) ; quotité (f)	ចំនួនកម្រិត, ចំណែក, បរិមាណភាគ
4854	share	action (f)	ភាគហ៊ុន
4855	share in the capital of a	part (f) sociale	ក្រុមហ៊ុនសាជីវកម្ម ការបង្កើតភាគហ៊ុនក្នុងមូល ធននៃម្ចាស់ភាគហ៊ុន
4856	shareholder	actionnaire (m)	ម្ចាស់ភាគហ៊ុន
4857	shareholder	associé (m)	ម្ចាស់ភាគហ៊ុន សមាជិកក្រុមហ៊ុន
4858	shareholder, participant	associé (m)	ម្ចាស់ភាគហ៊ុន
4859	sheriff's sale		ការលក់ឡាយឡុងដោយអជ្ជាសាលា
4860	shield law		ច្បាប់ការពារប្រភពព័ត៌មាន
4861	shift (to) the burden of proof	renverser la charge de preuve	ផ្ទេរបន្ទុកផ្តល់ភស្តុតាង
4862	shifting the burden of proof	fait de déplacer la charge de la preuve	ការផ្ទេរបន្ទុកនៃបន្ទាល់ភស្តុតាង
4863	show cause (to)	indiquer les fondements	បង្ហាញហេតុផល បញ្ជាក់ហេតុផល
4864	show cause order		បញ្ជាឱ្យបញ្ជាក់មូលហេតុ
4865	signature	signature (f)	ហត្ថលេខា
4866	signify (to)	signifier	ធ្វើសញ្ញាប្រាប់
4867	silence	silence (m)	ភាពស្ងៀមសាត់
4868	silent partnership	société (f) en participation	ការចូលរួមដោយមិនជិតស្និទ្ធ
4869	similar to	analogue; conformément à; mutatis mutandis	ដែលជាប់ទាក់ទងទៅនឹង

			ដែលស្រដៀងទៅនឹង
4870	similar to	conformément à	ដែលស្រដៀងទៅនឹង
			ដែលជាប់ទាក់ទងទៅនឹង
4871	simple contract		កិច្ចសន្យាធម្មតា កិច្ចសន្យាក្រៅផ្លូវការ
4872	simple law in the formal sense	lois (fpl) ordinaires	ច្បាប់ធម្មតា
4873	Simple negligence	négligence simple	ការធ្វេសប្រហែសធម្មតា
4874	simultaneously	concurrentement	ដែលកើតឡើងតំណាលគ្នា
4875	single judge	juge (m) unique	ចៅក្រមតែម្នាក់
4876	sinking fund	fonds d'amortissement	មូលនិធិរក្សាទុកដោយឡែក
4877	sit (to)	siéger	ប្រជុំ សម័យប្រជុំ
4878	situation of self-defence	situation (f) de légitime défense	ស្ថានភាពស្វ័យភាពការពារសប្បបាច់
4879	skill		មុខជំនាញ
4880	skirt (to) the law	frauder la loi	ប្រព្រឹត្តអំពើខុសច្បាប់
4881	slander	défamation (f)	និយាយបរិហាកេរ្តិ៍
4882	slander	injurer (f) diffamatoire	និយាយបង្កូច
4883	small claims court	cour (f) des petites créances	តុលាការដោះស្រាយក្នុងរឿង តូចតាច
4884	smuggling	Fraude aux droits de douane	ការរត់ពន្ធ ការរត់គយ
4885	social background	origine (f) sociale	ព្រឹត្តិការណ៍សង្គម
4886	social market economy	économie (f) sociale de marché	សេដ្ឋកិច្ចទីផ្សារសង្គម
4887	social security	sécurité (f) sociale	សន្តិសុខសង្គម
4888	social security law	droit (m) social; régime (m) de la sécurité sociale	ច្បាប់ស្តីពីសុខុមាលភាពសង្គម
4889	social stae	etat démocratique libéral à tendance sociale	សុខុមាលភាពប្រទេស
4890	social welfare	protection (f) sociale	សុខុមាលភាពសង្គម
4891	socially beneficial institution	institution (f) reconnue d'utilité publique	ស្ថាប័នសម្រាប់ប្រយោជន៍សង្គម
4892	socially unjustified termination of tenancy	protection (f) contre le licenciement par l'employeur / protection des locataires contre l'éviction	ការការពារប្រឆាំងនឹងការ បណ្តេញចោល ដោយមិនត្រឹមត្រូវ
4893	society	société (f)	សហគ្រាស
4894	solicitation	solicitation	ការអន្តង ការបញ្ចូលចិត្ត បញ្ចុះបញ្ចូល

4895	solicitor	avoué (m)	មេធាវី ស្មាក្តី
4896	solution	solution (f)	ដំណោះស្រាយ
4897	solvency	solvabilité	សាធនភាព
4898	solvent	solvable	សាធនិយ ដែលអាចដោះស្រាយបាន
4899	sound	en bon état, bien fondé	ទាំងមូល មានមូលដ្ឋានត្រឹមត្រូវ
4900	source of law	source (f) du droit	ប្រភពច្បាប់
4901	sovereign	souverain (m)	អធិតេយ្យ
4902	sovereign act	acte (m) souverain	លិខិតបទដ្ឋានរបស់រដ្ឋ អធិបតេយ្យនៃលិខិតបទដ្ឋាន
4903	sovereign immunity		អភ័យឯកសិទ្ធិរដ្ឋ
4904	sovereignty	souveraineté (f)	អធិតេយ្យភាព
4905	sovereignty of the people	souveraineté (f) du peuple	អធិបតេយ្យភាពរបស់ប្រជាជន
4906	special	spécial	ពិសេស
4907	special contracts	contrats (mpl) spéciaux	កិច្ចសន្យាពិសេស
4908	special legislation		នីតិកម្មពិសេស ការតាក់តែងច្បាប់ពិសេស
4909	special levy	levée (f) spéciale	កំណែនពិសេស
4910	special part(s)	partie (f) spéciale	ភាគីពិសេស
4911	special sacrifice	charge (f) particulière	ការលះបង់ជាពិសេស
4912	special use	utilisation (f) spéciale	ការប្រើប្រាស់ពិសេស
4913	specialty contract		កិច្ចសន្យាពិសេស
4914	specie	espèces	រូបិយវត្ថុ
4915	specific jurisdiction	jurisdiction (f) exceptionnelle	តុលាការពិសេស
4916	specific performance	exécution en nature	ការបំពេញកាតព្វកិច្ចជាក់លាក់
4917	specific relationship of subordination	relation (f) spéciale de subordination	ទំនាក់ទំនងដ៏ជាក់លាក់នៃការនៅ ក្រោមបង្គ្រាបបញ្ជា
4918	specification	spécification (f)	ការបញ្ជាក់ច្បាស់
4919	specify (to)	préciser	បញ្ជាក់អះអាង
4920	speech	discours (m)	សុន្ទរកថា
4921	speedy trial		ការជំនុំជម្រះឱ្យទាន់ពេល សមស្រប

4922	spendthrift trust		អាណត្តិព្យាបាលសម្រាប់អ្នក ចាយខ្លះខាយ
4923	sphere of (utmost) privacy infringement / violation of privacy	vie (f) privée; intimité (f) atteinte (f) à la vie privée	រង្វង់នៃការរំលោភបំពានទៅលើ ភាពឯកជន
4924	sphere of authority	ressort (f)	រង្វង់នៃអំណាច
4925	sphere of influence (of the recipient)	sphère (f) d'influence	ដែននៃអំណាច ដែននៃឥទ្ធិពល
4926	sphere of power	sphère (f) d'influence	ដែននៃអំណាច ដែននៃឥទ្ធិពល
4927	sphere of responsibility	domaine (f) de compétence; ressort (m) ; attributions (fpl)	រង្វង់នៃការទទួលទទួលខុសត្រូវ
4928	spread	étendu	វិសាលភាព
4929	square with (to)	égaliser	ធ្វើឱ្យស្មើ ធ្វើឱ្យស៊ីគ្នា ស្របគ្នា
4930	state authority	pouvoir (m) étatique	អំណាចរដ្ឋ
4931	stage	échelon (m)	កម្រិត លំដាប់បុណ្យស័ក្តិ
4932	standing	réputation	កេរ្តិ៍ឈ្មោះ
4933	stand	barre	វេទិកាសាក្សី
4934	stand	rester sans changement, demeurer valable	នៅដដែលគ្មានផ្លាស់ប្តូរ
4935	stand (to) for election	se porter candidat aux élections	ឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ
4936	stand (to) trial	paraître en jugement	ទទួលការកាត់ទោស បង្ហាញខ្លួននៅ- តុលាការ
4937	stand mute	rester silent opposé à une accusation	នៅស្ងៀមស្ងាត់
4938	stand trial (to)	se défendre en justice	ប្រឈមមុខនឹងការកាត់ក្តី
4939	standard	standard (m); norme (f); règle (f)	ស្តង់ដារ
4940	standard form contract	contrat-type (m)	កិច្ចសន្យាគំរូ
4941	standard measure	mesure standard	រង្វាស់ស្តង់ដារ
4942	standard of care	critère (m) de diligence	ស្តង់ដារនៃការថែរក្សា
4943	standard of proof	fardeau (m) de la preuve	និយាមភស្តុតាង
4944	standard terms	conditions (f) générales de vente / d'achat / d'affaire	លក្ខខណ្ឌទូទៅនៃជំនួញ
4945	standardization	unification (f)	ការធ្វើតាមស្តង់ដារ បមាណិយកម្ម ការធ្វើឱ្យដូចគ្នា
4946	standardize (to)	légiférer	ធ្វើតាមស្តង់ដារ

4947	standing		សិទ្ធិប្តឹង
4948	stare decisis	Respecter les décision rendues	ប្រកាន់តាមអ្វីដែលបានសម្រេចមក
4949	starting point	donnée (f)	ចំណុចចាប់ផ្តើម
4950	state	état (m)	រដ្ឋ
4951	state / public ownership	propriété (f) nationale	ទ្រព្យសម្បត្តិរដ្ឋ
4952	state / public property	domaine (m) national	ទ្រព្យសម្បត្តិរដ្ឋ
4953	state attorney	procureur (m)	ព្រះរាជអាជ្ញា
4954	state authority	puissance (f) étatique	អំណាចរដ្ឋ
4955	state authority	puissance (f) publique	អំណាចរដ្ឋ
4956	state councillor	conseiller (m) d'Etat	ក្រុមប្រឹក្សារដ្ឋ
4957	state finances	finances (fpl) publiques	ហិរញ្ញវត្ថុសាធារណៈប្ររបស់រដ្ឋ
4958	<i>state governed by the rule of law</i>	<i>état de droit</i>	<i>នីតិរដ្ឋ</i>
4959	state institution	organe (f) de l'État	អង្គការរដ្ឋ
4960	state intervention	intervention (f) de l'État	អន្តរាគមន៍របស់រដ្ឋ
4961	state intervention	intervention (f) de l'Etat	អន្តរាគមន៍របស់រដ្ឋ
4962	state liability	responsabilité (f) de l'Etat	ការទទួលខុសត្រូវរបស់រដ្ឋ
4963	state of emergency	état (m) d'urgence	ភាពអាសន្ន
4964	state of necessity	état (m) de nécessité	ស្ថានភាពចាំបាច់
4965	state of necessity above codified law	état (m) de nécessité extra- légal	ស្ថានភាពចាំបាច់ ត្រូវការច្បាប់បន្ថែម
4966	state power	puissance (f) étatique	អំណាចរដ្ឋ
4967	state power	puissance (f) étatique	អំណាចសាធារណៈ
4968	state power	autorité (f) publique	អំណាចរដ្ឋ
4969	state responsibility	responsabilité (f) de l'Etat	ការទទួលខុសត្រូវរបស់រដ្ឋ
4970	state revenue	recettes (fpl) budgétaires	ចំណូលរបស់រដ្ឋ ចំណូលសាធារណៈ
4971	state revenue	recettes (fpl) budgétaires	ចំណូលរបស់រដ្ឋ ចំណូលសាធារណៈ
4972	state secretary	secrétaire (m) d'Etat	រដ្ឋលេខាធិការ
4973	state secretary	secrétaire d'État	រដ្ឋលេខាធិការ
4974	state security	sûreté (f) de l'État	រឿងសម្ងាត់របស់រដ្ឋ
4975	state territory	territoire (m) national	ដែនដីរបស់រដ្ឋ

4976	stated value		តម្លៃសន្មត់
4977	statement	Exposé	សេចក្តីថ្លែងការណ៍
4978	statement	déposition (f)	សេចក្តីប្រកាស
4979	statement of claim	demande (f) ; requête (f); mémoire (m)	បណ្តឹងទាមទារ ឬបណ្តឹងបង្គាប់
4980	statement of claim	moyens (mpl) et arguments (mpl)	បណ្តឹងទាមទារ
4981	statute	loi (f)	ច្បាប់
4982	statute	règlement (m)	លក្ខន្តិកៈ វិធាន
4983	statute	loi (f)	ច្បាប់ដែលចែងដោយរដ្ឋ ច្បាប់ ឬ វិធាន លិខិត បទដ្ឋាន
4984	statute of frauds		ច្បាប់ទប់ទល់នឹងការក្លែងបន្លំ
4985	statute of limitation	loi de prescription	អាជ្ញាយុកាលច្បាប់ នៃច្បាប់
4986	statutes	lois (fpl) ordinaires	ច្បាប់ធម្មតា
4987	statutory	légal	ដែលស្របច្បាប់
4988	statutory acquisition of ownership	acquisitoir (f) légale	ការទទួលដោយស្របច្បាប់នៃភាពជា កម្មសិទ្ធិ
4989	statutory agency	représentation (f) légale	ភ្នាក់ងារស្របច្បាប់
4990	statutory delay in performance (after demand or a fixed calendar date)	retard (m) dans l'exécution	ការពន្យារពេលដែលចែងក្នុងច្បាប់
4991	statutory equalization of pensions (upon dissolution of marriage)	répartition (f) compensatoire des droits à la retraite (entre conjoints en cas de divorce)	ការបែងចែកប្រាក់សោធនស្មើគ្នា តាមច្បាប់ (នៅពេលរំលាយ ចំណងអាពាហ៍ពិពាហ៍)
4992	statutory law	loi (f)	ច្បាប់ដែលចែងដោយរដ្ឋ ច្បាប់ ឬ វិធាន លិខិត បទដ្ឋាន
4993	statutory law	lois (fpl) ordinaires	ច្បាប់ធម្មតា
4994	statutory limitation	limite (f) légale	ការកំណត់ដោយច្បាប់
4995	statutory prohibition	prohibition (f) légale	ការហាមឃាត់ដោយច្បាប់
4996	statutory prohibition	prohibition (f) légale	ការហាមឃាត់ដោយច្បាប់
4997	statutory rape		ការសេពកាមជាមួយស្ត្រី ក្រោមអាយុតាមផ្លូវ ច្បាប់
4998	statutory requirements for	règle (f) relative à l'autorisation d'une	វិធានពាក់ព័ន្ធនឹងការអនុញ្ញាតនៃការអនុវត្ត

	government intervention	intervention	មន្ទីរ
4999	stay	interruption (f)	ការផ្អាក
5000	stay of execution	sursis (m) à l'exécution	ការពន្យារពេលប្រតិបត្តិ
5001	step	degré (m)	កម្រិត សំដាប់បុណ្យស័ក្តិ
5002	stipulate (to)	convenir	បដិញ្ញាត ធ្វើសក្ខីខ័ណ្ឌ
5003	stipulate (to)	convenir	បដិញ្ញាត យល់ព្រម
5004	stipulation	stipulation (f) contractuelle	បដិញ្ញាត
5005	stipulation as to venue	attribution (f) de juridiction	បដិញ្ញាតនៃយុត្តាធិការ
5006	stirring up hatred against national, ethnic, racial or religious groups	excitation (f) à la haine	ការញុះញង់ឱ្យមានការស្អប់ខ្ពើម ក្រុមជាតិសាសន៍ ជនជាតិភាគតិច និងក្រុមសាសនា
5007	stock	stock	ទំនិញស្តុក
5008	stock	actions	សន្និធិហ៊ុន
5009	stock certificate		វិញ្ញាបនបត្រហ៊ុន
5010	stock dividend	actions de jouissance	ភាគលាភជាហ៊ុន
5011	stolen goods	chose (f) volée	វត្ថុ ឬទំនិញដែលត្រូវគេលួច
5012	stop and frisk	arrêter et fouiller	បញ្ឈប់បំបែកឆេរ
5013	strict liability	responsabilité (f) sans faute	ការទទួលខុសត្រូវដាច់ខាត
5014	strike	grève (f)	កូដកម្ម ជម្លោះការងារ
5015	subagent	subdélégué (m)	ភ្នាក់ងាររង
5016	sub-authorisation	subdélégation (f)	ការផ្តល់អំណាចបន្ត
5017	sub-authorise (to)	subdéléguer	ផ្តល់អំណាចបន្ត
5018	subcommittee	sous-comité (m)	អនុគណៈកម្មាធិការ
5019	subcontractor	sous traitant (m)	តំណាងភាគីចុះកិច្ចសន្យា
5020	subdivision	subdivision (f)	ការចែកបន្ត ចែកជាផ្នែករង
5021	subject matter	objet de litige	កម្មវត្ថុ សាច់រឿងវិវាទ
5022	subject to	être subordonné à	អាស្រ័យលើ ចំណុះឱ្យ
5023	subject to availability	sans engagement	ប្រធានបទដែលមានប្រយោជន៍
5024	subjection to the law	principe (m) de la légalité de l'administration	ភាពនៅក្រោមច្បាប់

5025	subjective elements of a crime definition	éléments (mpl) subjectifs du fait	ធាតុអត្ថវិស័យនៃអំពើ
5026	subjective legal right	droit (m) subjectif	នីតិអត្ថវិស័យ
5027	subject-matter of the dispute	objet (m) litigieux; objet (m) du litige	បញ្ហាចម្បងនៃជម្លោះ
5028	sublease	sous-location (f)	ការជួលបន្តអនុភតិសន្យា
5029	sublessee	sous-locataire (m)	អ្នកជួលបន្ត
5030	sublessor	sous-location (f)	ម្ចាស់ផ្ទះជួលបន្ត
5031	sub-let (to)	sous-louer	ជួលបន្ត
5032	submission	soumission (f)	ការស្ថិតនៅក្រោម
5033	submit (to)	produire en justice	ដាក់ពាក្យបណ្តឹង
5034	submit (to)	soumettre, se	ដាក់ជូន
5035	submit (to) subject to law	soumettre à	ស្ថិតនៅក្រោម ស្ថិតនៅក្រោមច្បាប់
5036	suboffice	bureau (m) auxiliaire	ការិយាល័យជំនួយការ
5037	subordinate	subordonné (m)	ថ្នាក់ក្រោម អ្នកនៅក្រោមបង្គាប់
5038	subordinate	subordonné	ដែលនៅក្រោមបង្គាប់
5039	subordinate	subsidaire	បន្ទាប់បន្សំ
5040	subordination	subordination (f)	ការរឹតនៅខាងក្រោមបង្គាប់
5041	subordination of perjury	subordination de témoin	ការញាំងឱ្យស្លៀកបំពាន
5042	suborn (to)	incitation (f) aux faux témoignages	នាំឱ្យធ្វើអំពើអាក្រក់
5043	subornation	incitation (f) à une infraction	ការនាំឱ្យធ្វើអំពើអាក្រក់
5044	subpoena	citation	ដីកាកោះសាក្សី
5045	subrogate (to)	subroger	ឧបាយទេសដាក់មនុស្សណាម្នាក់ឱ្យកាន់ កាប់សិទ្ធិ ជំនួស
5046	subrogation right of subrogation	subrogation (f)	ឧបាយទេសកម្ម
5047	subrogee	subrogé	ឧបាយទេសិក
5048	subrogor	subrogeur	ឧបាយទេសក
5049	subscription	abonnement (m)	ការជាវ ចូលហ៊ុន
5050	subsection	alinéa (m) ; paragraphe (m)	កថាខណ្ឌ
5051	subsequent	subséquent	តមក បន្តបន្ទាប់ ក្រោយពី បន្ទាប់ពី

5052	subsequent condition	condition (f) résolutoire	លក្ខខណ្ឌបញ្ចប់កាតព្វកិច្ច លក្ខខណ្ឌសម្រាប់រំលាយកិច្ចសន្យា
5053	subsequent improvement	réparation (f) des défauts / des vices	ការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់
5054	subsidiary	filiale (f)	សាខាក្រុមហ៊ុន
5055	subsidiary	subsidaire	បន្ទាប់បន្សំ
5056	subsidiary agreement	convention (f) annexe; clause (f) annexe; stipulation (f) annexe	កិច្ចព្រមព្រៀងបន្ថែម
5057	subsidiary character	caractère (m) subsidiaire	លក្ខណៈបន្ទាប់បន្សំ
5058	subsidiary nature	caractère (m) subsidiaire	លក្ខណៈបន្ទាប់បន្សំ
5059	substance	substance (f)	សារធាតុ
5060	substantiate (to)	prouver le bien-fondé	បង្ហាញភស្តុតាង មានសារៈសំខាន់
5061	substantiate (to)	dendre vraisemblable	ចង្អុលភស្តុតាង
5062	substantive consistence with the law	légalité (f) interne	ត្រឹមត្រូវ ស្មើភាពនីត្យានុកូលភាព
5063	substantive ground	fondement (m) du droit	មូលដ្ឋាននៃច្បាប់
5064	substantive justice	justice (f) matérielle	យុត្តិធម៌ត្រឹមត្រូវ
5065	substantive law	règle (f) de fond	ច្បាប់ដែលមានសារៈសំខាន់
5066	substantive law	fond (m)	ច្បាប់ដែលមានលក្ខណៈសំខាន់
5067	substitute	objet (m) de remplacement	បត់ប្រើជំនួស
5068	substitute (to)	substituer (rfl)	ដាក់ជំនួស
5069	substitute performance	exécution (f) d'office	ការដាក់ជំនួសការអនុវត្ត
5070	substituted execution of a measure	exécution (f) d'office	ការដាក់ជំនួស ការអនុវត្តតាមសាលក្រម
5071	substitution	subrogation (f)	ការដាក់ជំនួស ការផ្លាស់ប្តូរ ឧបាយទេសកម្ម
5072	substitution	subrogation (f)	ការដាក់ជំនួស
5073	subsume (to)	qualifier	ដាក់បញ្ចូលក្នុង
5074	subsumption	qualification (f) application erronée d'une règle de droit	ការដាក់បញ្ចូល កំហុសនៃការដាក់បញ្ចូល
5075	subtenant	sous-locataire	អ្នកជួលបន្ត អនុភតិកៈ
5076	successful performance	succès (m)	ការអនុវត្តប្រកបដោយជោគជ័យ
5077	succession	ordre (m) de succession	ការទទួលស្នង ឬការឡើងសោយរាជស្នង

			ការស្នងរាជ្យ សន្តតិកម្ម
5078	succession in title	succession (f) juridique	ការទទួលមរតកស្របច្បាប់
5079	successor	successeure (m)	ទាយាទ ឬអ្នកទទួលមតិក
5080	sue (to) for sth	intenter une action	ប្តឹងទាមទារអ្វីមួយ ប្តឹងរកយុត្តិធម៌
5081	sue (to) for sth	agir en justice	ប្តឹងទាមទារអ្វីមួយ
5082	sue (to) for sth	actionner	ប្តឹងទាមទារអ្វីមួយ
5083	sufferance obligation to tolerate sth	tolérance (f) obligation de tolérer	សេចក្តីត្រាប្រណី ដែលអត់ឱនចំពោះអ្វីមួយ
5084	sufficiency	adéquation (f)	ភាពសមល្មមគ្រប់គ្រាន់
5085	suffrage	droit (m) de suffrage	សិទ្ធិបោះឆ្នោត
5086	suicide	suicide (m)	អត្តឃាតកម្ម
5087	suit	action civile	កតាវសាន បណ្តឹង
5088	suit for the recovery of property	action (f) en revendication de propriété	បណ្តឹងទាមទារទ្រព្យសម្បត្តិមកវិញ
5089	suitability	susceptibilité (f)	ភាពសមរម្យ
5090	suitable	suceptible	សមរម្យ (នឹង)
5091	summary judgment		សេចក្តីវិនិច្ឆ័យសង្ខេប
5092	summary procedure	procédure (f) accélérée	នីតិវិធីបញ្ចេញ ពន្លឿននីតិវិធីមកវិញ
5093	summary proceedings	procédure rapide et simplifiée	នីតិវិធីសង្ខេបទម្រង់ការ
5094	summary process		នីតិវិធីសង្ខេប
5095	summing up	conclusion (fpl) finales	សេចក្តីសន្និដ្ឋានចុងក្រោយ
5096	summons	citation (f) en justice	ការកោះប្រជុំ ការកោះហៅឱ្យចូលខ្លួន
5097	sunshine law		ច្បាប់ស្តីអំពីការបើកអង្គប្រជុំសាធារណៈ
5098	superior court	tribunal (m) régional	តុលាការជាន់ខ្ពស់
5099	superstructure	empiètement(m)	ការសាងសង់នៅលើដីកម្មសិទ្ធិ របស់អ្នកដទៃ
5100	supervening	survenant	អាសន្នាគមន៍ មានដោយជូន មាន
			ក្រោយកាល
5101	supervening impossibility	impossibilité (f) survenante	EdlminGaceTArYc bœkIteLlg)an
5102	supervision of a public authority	surveillance (f) / contrôle (m) hiérachique	ការត្រួតពិនិត្យនៃអាជ្ញាធរសាធារណៈ
5103	supervision of trade and industry	inspection (f) du travail	ការត្រួតពិនិត្យមើលលើមុខជំនួញនិងឧស្សា

			ហកម្ម
5104	supervision on the merits	surveillance (f) administrative	ការត្រួតពិនិត្យមើលលើអង្គសេចក្តី
5105	supervisory board	conseil (m) de surveillance	ក្រុមប្រឹក្សាត្រួតពិនិត្យ
5106	supply (to)	pourvoir	បណ្តឹងសើរើ " DR " ផ្គត់ផ្គង់
5107	suppose (to)	supposer	សន្មត់
5108	supposition	supposition (f)	ការសន្មត
5109	supposition	hypothèse (f)	សម្មតិកម្ម
5110	suppression (of facts)	suppression (f) (des faits)	ការទប់ទល់ (ហេតុការណ៍)
5111	suppression of evidence	destruction (f) des preuves	ការបំផ្លាញភស្តុតាង
5112	supra	voir plus haut	សូមមើលខាងលើ
5113	supranational	supranational	លើរដ្ឋ " អង្គការមួយមានអំណាចលើរដ្ឋភិបាល នៃប្រទេស "
5114	supremacy	suprématie (f)	អំណាចកំពូល
5115	supreme court	cour (f) suprême	តុលាការកំពូល
5116	surety	sûreté (f)	ប្រាតិភោគ ធ្វើឱ្យបានសម្រេច នូវប្រាតិភោគ
5117	surety	caution (f)	អ្នកធានា អ្នកទទួលខុសត្រូវ អ្នកទទួលខុសត្រូវ បន្ទាប់ កាតព្វកិច្ចព្រមាន ភាពជាអ្នកធានា
5118	suretyship	caution (f)	
5119	surplus	excédent	អតិរេក ចំនួនលើស
5120	surrender	remise (f) matérielle	ការផ្ទេរវត្ថុ
5121	surrogate	objet (m) de remplacement	បត់ប្រើជំនួស
5122	surrogation	subrogation (f)	ការដាក់ជំនួស
5123	surround	champ (m) périphérique	ឡោមព័ទ្ធ
5124	surveillance	surveillance (f)	ការតាមដាន ការត្រួតពិនិត្យ
5125	survivorship	gains ou droits de survie	សិទ្ធិនៃឧត្តរជីព លាភនៃឧត្តរជីព
5126	susceptible for remedies	susceptible de recours de droit	ដែលអាចផ្សះផ្សាបាន
5127	suspect	suspect (m)	ជនជាប់សង្ស័យ
5128	suspend (to)	suspendre	ព្យួរ ពន្យារពេលដោយមានកំណត់ពេល
5129	suspended	suspendu	ដែលត្រូវពន្យារពេលការការពារពីការធ្វើ

			ដំណើរ
5130	suspended sentence	sursis à l'exécution des peines	ការពន្យារពេលកាត់ទោស
5131	suspension	suspension (f)	ពន្យារពេល
5132	suspension	suspension (f)	ការព្យួរ
5133	suspension of execution	sursis (m) à l'exécution	ការពន្យារពេល ប្រហារជីវិត
5134	suspension of the member from plenary sittings	exclusion (f) d'un député de la séance	បណ្តេញតំណាងរាស្ត្រចេញពីអង្គប្រជុំ
5135	suspension of the running of limitation	suspension (f) de la prescription	ការព្យួរអាជ្ញាយុកាល
5136	suspensive effect	effet (m) suspensif	ធនធានព្យួរ ដែលហាមឃាត់ទុក
5137	suspensory effect	effet (m) suspensif	ការឃាត់ធនធានទុក
5138	suspicion	soupçon (m)	ការសង្ស័យ
5139	sustain (to)	maintenir	ធានា ការពារ អះអាងការពារព្រឹត្តិ
5140	sustain a motion	maintenir	ធានា ការពារ អះអាងការពារព្រឹត្តិ
5141	sustain(to) damage	subir un dommage	ទទួលរងការខូចខាត
5142	swear (to)	jurer	ការស្បថ
5143	swear a witness in	prêter serment	ការសច្ចាប្រណិធាន
5144	swearing	serment (m)	ការស្បថ
5145	swearing in	serment (f)	សម្បថ ការស្បថ ឱ្យសាក្សីស្បថ
5146	swearing in of witness	prestation (f) de serment	សម្បថ ការស្បថ ឱ្យសាក្សីស្បថ
5147	swindler	assermenter un témoin escroc (m)	អ្នកកេងប្រវ័ញ្ច
5148	synallagmatic contract, reciprocal contract	contrat (m) synallagmatique	កិច្ចសន្យាបដិការ អញ្ញាមញ្ញ
5149	systematic interpretation	interprétation (f) systématique	ការបកស្រាយតាមប្រព័ន្ធ
5150	table of duties	plan (m) de répartition	តារាងដែលរាយនូវករណីកិច្ច
5151	tacit	tacite	តុណ្ហី ភាព
5152	tainted evidence		ភស្តុតាងមិនបរិសុទ្ធ
5153	take away (to)	soustraire	យកចេញ
5154	taking	soustraction (f)	ការយកចេញ
5155	taking of hostages	prise (f) d'otage	ការចាប់ចំណាប់ខ្មាំង

5156	tangible	tangible	ដែលអាចស្តាប់បាន ផុសនីយ
5157	tangible property	biens corporels	រូបទ្រព្យ
5158	tantamount to	équivalent	ដូចគ្នាទៅនឹង
5159	tariff agreement	convention (f) collective de travail; accord (m) collectif d'entreprise	តារាងកិច្ចព្រមព្រៀងការងារ
5160	tax	impôt (m)	ពន្ធ
5161	tax	contribution (f)	ពន្ធ
5162	tax authority	perception (f)	គណៈនៃប្រាក់ចំណូល សមត្ថកិច្ចទារពន្ធដារ
5163	tax law	droit (m) fiscal	ច្បាប់ពន្ធដារ
5164	tax office, revenue board	perception (f)	ការិយាល័យពន្ធដារ
5165	taxable	taxable	ដែលជាប់ពន្ធ
5166	technical violation (breaking) of law		ការរំលោភផ្នែកបច្ចេកទេសលើច្បាប់
5167	teleological interpretation	interprétation (f) téléologique	ការបកស្រាយតាមទូរឧប្បាទធម៌
5168	temporary order	ordonnance (f) provisoire	បញ្ជាបណ្តោះអាសន្ន
5169	temporary order	mesure (f) provisoire	វិធានការបណ្តោះអាសន្ន
5170	temporary relief	protection (f) juridique provisoire	ជំនួយជាបណ្តោះអាសន្ន
5171	temporary restraining order	ordonnance de ne pas faire provisoirement	ដីកាហាមឃាត់បណ្តោះអាសន្ន
5172	temporary work	travail (m) intérimaire	ការងារបណ្តោះអាសន្ន
5173	tenancy	location (f); bail (m) immobilier	កិច្ចសន្យាជួលលំនៅដ្ឋាន, អចលនវត្ថុ
5174	tenancy	rappports (mpl) juridiques résultant du bail à loyer	ភតិកម្មសំដៅទៅលើការកាន់កាប់ នៅក្រោមសិទ្ធិ កម្មសិទ្ធិរបស់ជនម្នាក់ទៀត
5175	tenancy	bail (m)	កិច្ចសន្យាជួលអសង្ហារឹមវត្ថុ លំនៅឋាន
5176	tenancy agreement	bail(m)	កិច្ចព្រមព្រៀងភតិសន្យា
5177	tenancy at sufferance		ភតិកម្មលើសអាណត្តិ
5178	tenancy at will		ភតិកម្មឥតកំណត់កាល ភតិកម្មតាមឆន្ទៈ
5179	tenancy by the entirety		កម្មសិទ្ធិរួម
5180	tenancy for years		ភតិកម្មមានកំណត់កាល
5181	tenant	preneur (m) à bail	អ្នកសុំជួល

5182	tender		ការត្រៀមជាស្រេច
5183	tender (to) performance	soumissionner la prestation	អានុកូលភាពតាវកាសិក
5184	tender offer	offre public d'achat	សំណើសុំទិញហ៊ុនជាសាធារណៈ
5185	tenement		លំនៅឋាន វត្ថុដែលអាចកាន់កាប់បាន
5186	tenure	durée (f) du mandat	រយៈពេលនៃអាណត្តិ
5187	tenure	tenure	របៀបរបបកាន់កាប់ដី
5188	tenure	fait d'être titulaire	អាណត្តិអចិន្ត្រៃយ៍ក្នុងមុខតំណែង
5189	term	session (f)	សម័យប្រជុំ
5190	term	disposition (f)	បញ្ញត្តិសេចក្តីចែង
5191	term for acceptance	délai (m) prévu pour l'acceptation	រយៈពេលកំណត់ធ្វើស្វ័យការ
5192	term of a contract	élément (m) du contrat	ខ្លឹមសារកិច្ចសន្យា
5193	terminate (to)	mettre fin	បញ្ចប់ ចប់
5194	terminate (to)	expirer	ផុតកំណត់ បញ្ចប់ អសុពលភាព
5195	terminate (to)	dénoncer	បញ្ចប់ បញ្ឈប់
5196	termination	déchéance (f)	បញ្ចប់
5197	termination	licenciement (m)	ការបញ្ចប់
5198	termination for an important reason	licenciement immédiat	បញ្ឈប់មានលក្ខណៈពិសេស
5199	termination of an offer	licenciement	បញ្ចប់ទេយ្យទាន (ការឱ្យ)
5200	termination without notice	déchéance d'une offre	ការបញ្ចប់ ឬ បញ្ឈប់អ្វីមួយដោយគ្មានលិខិតបញ្ឈប់
5201	terminology	résiliation (f)	ពាក្យពេចន៍
5202	territorial entity	terminologie (f)	អង្គភាពដែនដី
5203	territorial sovereignty	collectivité (f) territoriale	បូរណភាពដែនដី
5204	territory	souveraineté (f) territoriale	ទឹកដី
5205	testament	territoire (m)	មរតកសាសន៍
5206	testament	dispositon (f) en cas de décès	មតិកសាសន៍ បណ្តាំ
5207	testament	testament concernant les biens immobiliers	បណ្តាំ
5208	testamentary succession	testament (m)	ការទទួល ផ្ទេរមរតកសាសន៍ សន្តតិកម្ម មរតក

5209	testator	testateur (m)	អ្នកធ្វើបណ្តាំ
5210	testator (testatrix)	testateur	អ្នកធ្វើមតិកសាសន៍ ម្ចាស់បណ្តាំ
5211	testify (to)	déposer	ធ្វើជាភស្តុតាង ធ្វើជាកសិណ
5212	testimony	témoignage	សក្ខីភាព
5213	the bench	la magistrature	ភាពជាចៅក្រម
5214	theft	vol (m)	ចោរកម្ម
5215	theory	théorie (f)	ទ្រឹស្តី
5216	theory of adequate causation	théorie (f) de la causalité adéquate	ទ្រឹស្តីនៃការប្រមាណទុកជាមុន
5217	theory of foreseeability	théorie (f) de la causalité adéquate	ទ្រឹស្តីនៃការប្រមាណទុកជាមុន
5218	theory that a declaration of will only unfolds operative effect with receipt of the offeree	système (m) de la réception (des déclarations de volonté)	ទ្រឹស្តីនៃយល់ព្រមតាមកិច្ចសន្យា ដោយឆន្ទៈ
5219	thesis	thèse (f)	និក្ខេបបទ
5220	thing	bien (m)	វត្ថុ រូបិវត្ថុវត្ថុដែលអាចមើលឃើញ
5221	third party	tiers (m)	ភាគីទី៣
5222	third party beneficiary		អត្ថបារកជាតតិយជន
5223	third party debtor	tiers (m) débiteur	ភាគីទី៣ ជាកូនបំណុល
5224	third party protection	protection (f) des tiers	ការការពារភាគីទី៣
5225	third-party intervention against execution	tierce opposition (f)	ភាគីទី៣ ការតវ៉ារបស់ភាគីទី៣
5226	threat	violence (f) (mentale)	ការគំរាមកំហែង អំពើហិង្សា
5227	threat	pression (f)	ការគាបសង្កត់
5228	threaten	menacer	គំរាម
5229	threshold	seuil (m)	ពេលដំបូង ការចាប់ផ្តើម
5230	thwart (to)	déjouer	ធ្វើឱ្យបរាជ័យ
5231	tide land	laisse	ដីមានទឹកជោរនាច
5232	time for acceptance	délai (m) prévu pour l'acceptation	រយៈពេលកំណត់ធ្វើស្នើការ
5233	time frame for taking action	délai (m) pour intenter une action	រយៈពេលនៃការប្តឹង រយៈពេល នៃការ - ដាក់ពាក្យប្តឹង

5234	time limitation	fixation (f) d'un délai	ការកំណត់ពេល
5235	time of performance	terme (m) fixé pour l'exécution	ពេលវេលានៃការអនុវត្ត
5236	time of performance	date (f) du paiement	រយៈពេលនៃការអនុវត្ត
5237	time-limit for filing an objection	délai (m) prévu pour former opposition	ពេលវេលាកំណត់សម្រាប់ប្តឹងជំទាស់
5238	time-limit for filing grounds for appeal		រយៈពេលសម្រាប់ប្តឹងឧទ្ធរណ៍
5239	time-limit for filing suit	délai (m) pour intenter une action	រយៈពេលនៃការប្តឹង រយៈពេល នៃការ - ដាក់ពាក្យប្តឹង
5240	timely	à bonne date	ត្រូវពេលវេលា ចំពេលវេលា
5241	time-share	multipropriété (f)	កម្មសិទ្ធិចម្រុះ កម្មសិទ្ធិច្រើន
5242	title	titre (m)	ប័ណ្ណសម្គាល់កម្មសិទ្ធិ សិទ្ធិកម្មសិទ្ធិ
5243	title for execution	titre (m) exécutoire	កម្មសិទ្ធិសម្រាប់ប្រតិបត្តិ
5244	title search		ការពិនិត្យនូវកំណត់ត្រាកម្មសិទ្ធិ
5245	to the disadvantage of	au préjudice de	ជាការខាតប្រយោជន៍ដល់ព្យសនកម្ម
5246	to wit	a savoir	ពោលគឺ បានសេចក្តីថា
5247	tort	délit (m)	បទល្មើស កំហុសស៊ីវិល
5248	to commit a tort	commettre un délit	
5248	tort	acte (m) illicite	កំហុសរដ្ឋប្បវេណី ទង្វើខុសច្បាប់
5249	tort	fait (m) juridique	ទង្វើខុសច្បាប់ កំហុស
5250	tort law	droit (m) de la responsabilité délictuelle	ច្បាប់ស្តីពីការទទួលខុសត្រូវបទល្មើស - មជ្ឈឹម
5251	tortfeasor	malfaiteur (m)	ជនល្មើស ចារី បទល្មើសស៊ីវិល
5252	tortious	Préjudiciable	ដែលបង្កកំហុស
5253	total disability	Incapacité totale	អសមត្ថភាពទាំងស្រុង
5254	trade fixture		វត្ថុតាំងភ្ជាប់សម្រាប់កិច្ចការអាជីវកម្ម
5255	trade in human beings	traite (f) des êtres humains	ការជួញដូរមនុស្ស
5256	trade inspection	inspection (f) du travail	ការត្រួតពិនិត្យមើលលើមុខជំនួញ
5257	trade licence	licence (f) professionnelle	អាជ្ញាប័ណ្ណពាណិជ្ជកម្ម អាជ្ញាប័ណ្ណសម្រាប់ ធ្វើពាណិជ្ជកម្ម
5258	trade representative	agent (m) commercial	អ្នកតំណាងខាងពាណិជ្ជកម្ម ភ្នាក់ងារ - ពាណិជ្ជកម្ម

5259	trade union	syndicat (m)	សហជីពពាណិជ្ជកម្ម
5260	trademark	marque (f) de fabrique	ពាណិជ្ជសញ្ញា សញ្ញាផលិតកម្ម
5261	trading company	société (f) commerciale	ក្រុមហ៊ុនជំនួញ
5262	traffic law	droit (m) de la circulation routière	ច្បាប់ចរាចរ
5263	traffic offence		បទល្មើសចំពោះច្បាប់ចរាចរដើងគោក
5264	transaction	opération, affaires	កិច្ចការជំនួញ អន្តរការណ៍
5265	transaction to perform a contract	en substitution ; en remplacement (d'une chose)	កិច្ចសម្រុះសម្រួលក្នុងការចុះកិច្ចសន្យា
5266	transaction without instruction	gestion (f) d'affaires (sans titre)	ការធ្វើជំនួញ ដោយគ្មាននាមករណ៍ ក្រុមហ៊ុន
5267	transcript	procès-verbal (m)	កំណត់ហេតុ
5268	transfer	disposition (f)	ការផ្ទេរ ប្រតិបត្តិការស្របច្បាប់
5269	transfer	virement (m) banca	ការផ្ទេរលុយតាមធនាគារ
5270	transfer (to)	transmettre	ផ្ទេរ បញ្ជូន
5271	transfer (to) ownership	transférer la propriété	ការផ្ទេរកម្មសិទ្ធិ
5272	transfer agent		ភ្នាក់ងារទទួលបន្ទុកកិច្ចការផ្ទេរកម្មសិទ្ធិ
5273	transfer in lieu of payment	en substitution; dation (f) en paiement	ការផ្ទេរជំនួសការទូទាត់
5274	transfer of a right	transfert (m) (d'un droit)	ការផ្ទេរសិទ្ធិ
5275	transfer of ownership	transfert (m) de la propriété	ការផ្ទេរទ្រព្យកម្មសិទ្ធិ
5276	transfer of ownership	transfert (m) de la propriété	ការផ្ទេរកម្មសិទ្ធិ
5277	transfer of ownership by way of security	remise (f) d'un bien en propriété à titre de garantie	ការប្រគល់វត្ថុអ្វីមួយឱ្យក្នុងនាមជាការធានា
5278	transfer of risk	transfert (m) des risques	ការផ្ទេរដោយការប្រថុយប្រថាន
5279	transfer to another court	renvoi (m) d'une affaire (à une autre juridiction)	ការរុះរើ ការផ្ទេរទៅតុលាការមួយទៀត
5280	transfer to another post	mutation (f)	ផ្ទេរទៅតំណែងមួយទៀត
5281	transferee	acquisiteur (m)	អ្នកដែលត្រូវបានផ្ទេរកម្មសិទ្ធិ
5282	transferred intent		បំណងផ្ទេរ ចេតនាផ្ទេរ
5283	transformation into national law	transposer dans le droit national	ការកែប្រែឱ្យទៅជាច្បាប់ជាតិ
5284	transformation into national law	introduire dans le droit national ; transposer dans le droit national	ការកែប្រែឱ្យទៅជាច្បាប់ជាតិ
5285	transition of risk	transfert (m) des risques	ការធ្វើជំនួញដែលមានគ្រោះថ្នាក់.

5286	transitional provisions	dispositions(fpl) ansitoires	បទប្បញ្ញត្តិអន្តរកាល
5287	translation	traduction (f)	ការបកប្រែ
5288	transmission; communication	transmission (f)	ការផ្សព្វផ្សាយព័ត៌មាន
5289	transmit (to)	transférer	ផ្លាស់ឈ្មោះ
5290	travel contract	contrat (m) d'agence de voyage	កិច្ចសន្យាធ្វើដំណើរ
5291	treason	haute trahison (f)	អំពើក្បត់ជាតិ ការក្បត់ជាតិ
5292	treaty	traité (m)	សន្ធិសញ្ញា សន្ធិសញ្ញាអន្តរជាតិ
5293	treble damages		សំណងដង្ហើមបីដង
5294	trespass	atteinte (f) à la possession d'autrui; trouble (f) de la possession ; privation de la possession	បៀតបៀនដល់ព្រឡសម្បត្តិអ្នកដទៃ កម្មសិទ្ធិមិនច្បាស់លាស់ ការដកកម្មសិទ្ធិ
5295	trespass	violation (f) de domicile	ការរំលោភបំពានលើបូរាណភាពផែនដី
5296	trespass to chattels	privation (f) de la possession; trouble (f) de la possession	ការទន្ទ្រានចលនវត្ថុ
5297	trespasser	auteur (m) d'un atteinte	ចារីការវាយប្រហារអ្នកឈ្លានពាន
5298	triable	sesceptible à poursuites	ដែលអាចកាត់ទោសបាន
5299	triable	justiciable	ប្រធានបទនៃការជំនុំជម្រះនៅក្នុង តុលាការ វិនិច្ឆ័យ
5300	trial	débats (mpl)	ការជំនុំជម្រះ ការជំនុំជម្រះចម្បង
5301	trial court	instance (f) du fond	សាលាជម្រះក្តី
5302	trial de novo	révision (f)	ការចាប់បើក សវនាការឡើងវិញ
5303	trial de novo		ការជំនុំជម្រះក្តីសាជាថ្មី
5304	trial judge	juge (m) du fond	ចៅក្រមជម្រះ
5305	trial record	procès-verbal (m) des débats	កំណត់ហេតុ
5306	triangular transaction	opération (f) triangulaire	ប្រតិបត្តិការត្រីភាគី
5307	tribunal	tribunal	សាលាជម្រះក្តី
5308	truce	armistice (m)	បទឈប់បាញ់គ្នា
5309	true bill	accusation fondée	ដីកាចោទប្រកាន់អនុម័តរួច
5310	trust	fiducie (f)	និយាយពីតម្លៃតាមការសន្មត់
5311	trust company	société fiduciaire	ក្រុមហ៊ុនទទួលភារៈ គ្រប់គ្រង

5312	trust fund	fonds en fidéicomis	មូលនិធិត្រូវគ្រប់គ្រង
5313	trust receipt		បង្កាន់ដៃទទួលភារៈគ្រប់គ្រង
5314	trustee	commissaire	អ្នកទទួលភារៈគ្រប់គ្រង
5315	trustee		អ្នកតំណាង
5316	trustee	fiduciaire (m)	ដែលនិយាយពីតម្លៃតាមការសន្មត
5317	trustor	créateur d'un fidéicomis	អ្នកបង្កើតភារៈគ្រប់គ្រង
5318	trustworthiness	fidélité (f) ; sérieux (f)	ការទុកចិត្ត
5319	try (to) a case	débattre; délibérer	ពិភាក្សា
5320	turnover	ventes (fpl) ; chiffre (m) d'affaires	ការលក់ , ការផ្លាស់ប្តូរ, ទឹកលុយរកស៊ី
5321	turnover	chiffre (m) d'affaires	ទឹកលុយរកស៊ី
5322	turnover tax	taxe (f) sur les ventes	ពន្ធលើការលក់ដូរ, ពន្ធលើប្រាក់រកស៊ី
5323	turnover tax	impôt (m) sur le chiffre d'affaires ; taxe (f) sur les ventes	ពន្ធលើប្រាក់រកស៊ី ពន្ធលើតម្លៃបន្ថែម ពន្ធលក់ដូរ
5324	tutor	tutuer (m) à la personne	គ្រូបង្រៀនសិស្សម្នាក់ អាណាព្យាបាល
5325	tutorship	tutelle (f)	ភាពជាគ្រូបង្រៀន ភាពជាអាណាព្យា- បាល
5326	ultimate facts		អង្គហេតុចុងក្រោយបំផុត
5327	ultra vires	en dépassant les compétences	ហួសសមត្ថកិច្ច ហួសដែនអំណាច
5328	ultra-hazardous activity		សកម្មភាពមានគ្រោះថ្នាក់ហួសនិស្ស័យ
5329	umpire	surarbitre	អាជ្ញាកណ្តាលបន្ថែម
5330	unacceptable	inadmissible	ដែលមិនអាចទទួលយកបាន មិនសមហេតុផល
5331	unacceptable	inadmissible	មិនអាចទទួលយកបាន
5332	unalienable	incessible	ដែលមិនអាចដកហូតបាន
5333	unanimity	unanimité (f)	ភាពជាឯកភាព
5334	unanimous	unanime ; à unanimité	ជាឯកភាព
5335	unanimous vote	unanimité (f)	ភាពជាឯកភាព
5336	unassignable	incessible	អនាម័យ ដែលមិនអាចផ្ទេរ ឬ ប្រគល់ឱ្យបាន

5337	unauthorised (third) person; non-entitled person	non-titulaire (m) (du droit en question)	មិនផ្តល់កម្មសិទ្ធិឱ្យ
5338	unauthorized	non autorisé	គ្មានការអនុញ្ញាត
5339	unauthorized agency	représentation (f) sans pouvoirs; promesse (f) de porte-fort	ទីភ្នាក់ងារគ្មានអំណាច
5340	unauthorized leaving of scene of an accident	délit (m) de fuite; non-assistance (f) à personne en péril	ការគេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់
5341	unauthorized legal transaction	aliénation (f) d'un bien par une personne n'ayant pas le droit d'en disposer	ការជួញដូរតាមច្បាប់ ដែលគ្មានការអនុញ្ញាត ការផ្ទេរសិទ្ធិគ្មានការអនុញ្ញាត
5342	unauthorized transfer	aliénation (f) d'un bien par une personne n'ayant pas le droit d'en disposer	ការជួញដូរតាមច្បាប់ ដែលគ្មានការអនុញ្ញាត ការផ្ទេរសិទ្ធិគ្មានការអនុញ្ញាត
5343	unauthorized	non autorisé	គ្មានការអនុញ្ញាត
5344	unaware	inconscient	ដែលមិនដឹងខ្លួនគ្មានសម្បជញ្ញ
5345	unbalanced	disproportionné	គ្មានតុល្យភាព វិសមាមាត្រ
5346	unbiased	désintéressé	មិនលំអៀង
5347	unborn person	enfant (m) conçu; enfant (m) non encore né	កូនមិនទាន់កើត
5348	unconditional	inconditionnel	គ្មានលក្ខខណ្ឌ គ្មានបម្រុងទុក
5349	unconditional	sans reserve	គ្មានលក្ខខណ្ឌ
5350	unconditional	inconditionnel	គ្មានលក្ខខណ្ឌ
5351	unconscionable	contraire aux bonnes moeurs	ដែលមិនអាចដឹងខ្លួន ដែលមិនអាចមានស្មារតីដែលផ្ទុយទៅនឹងសីលធម៌
5352	unconscionable	immoral ; contraire aux bonnes moeurs	ដែលជាអសីលធម៌ ដែលខុសប្រពៃណី - ទំនៀមទំលាប់
5353	unconsidered	non considéré; pas pris en considération	ដែលមិនពិចារណា មិនយកចិត្តទុកដាក់
5354	unconstitutional	inconstitutionnel; contraire à la constitution	មិនស្របតាមរដ្ឋធម្មនុញ្ញ
5355	unconstitutionality	inconstitutionnalité (f)	អធម្មនុញ្ញភាព ការរំលោភរដ្ឋធម្មនុញ្ញ
5356	undenied	incontesté; certain; indubitable	ដែលមិនអាចប្រកែកបាន ដែលមិនអាចសង្ស័យ
5357	under public law	régime (m) de droit public	ផ្នែកតាមនីតិសាធារណៈ
5358	under supervision of	sous l'égide de	ក្រោមការត្រួតពិនិត្យ

5359	undermine (to)	porter atteinte à	បង្កអន្តរាយដល់
5360	understand (to)	concevoir; comprendre	យល់
5361	understanding	entente (f)	កិច្ចព្រមព្រៀងយោគយល់គ្នា
5362	undertaking	engagement	ការសន្យាទទួល ការសន្យា
5363	undertaking	entreprise commerciale	សហគ្រាសពាណិជ្ជកម្ម
5364	under-use of discretion	dépassement (m) en dessous d'appréciation	ជិតនៅក្រោមការប្រើឆន្ទានុសិទ្ធិ
5365	underwrite	assurer	រ៉ាប់រង
5366	underwrite	garantir l'émission	ធានាចែកចាយ
5367	undisclosed agency	fonction (f) de prête-nom	ទីភ្នាក់ងារមិនបើកចំហ
5368	undisclosed participation	société (f) en participation	ការចូលរួមដោយមិនជិតស្និទ្ធ
5369	undisclosed principal	commettant non-divulgué	ភារប្បទាប្រើមិនបញ្ចេញឈ្មោះ
5370	undisputed	incontesté; certain; indubitable	ដែលមិនអាចប្រកែកបាន ដែលមិនអាចសង្ស័យ
5371	undivided right (title)	dorit non divisé	សិទ្ធិអវិភាគិយ កម្មសិទ្ធិមូលរួម
5372	undue	inconvenant; indûment	មិនសមគួរ
5373	unduly		
5373	undue influence	menaces	ការប្រើឥទ្ធិពលយកប្រយោជន៍ ឥទ្ធិពល-គំរាមកំហែង
5374	unemployed person	chômeur (m)	អ្នកអត់ការងារធ្វើ
5375	unemployment	chômage (m)	ការអត់ការងារធ្វើ
5376	unenforceability	inexécutabilité (f)	ភាពមិនអាចអនុវត្តបាន
5377	unenforceable obligations	obligation (f) naturelle	កាតព្វកិច្ចពីធម្មជាតិ
5378	unequal treatment	inégalité (f) de traitement; discrimination (f)	ប្រព្រឹត្តកម្មមិនស្មើគ្នា
5379	unexcusable	inexcusable	មិនអាចលើកលែងទោសបាន
5380	unfair competition	concurrence (f) déloyale	ការប្រកួតប្រជែងមិនយុត្តិធម៌
5381	unfair trade practice	Emploi illicite de la commerce	ការអនុវត្តសកម្មភាពពាណិជ្ជកម្មមិនត្រឹមត្រូវ
5382	unfit	insusceptible	មិនសមស្រប មិនត្រឹមត្រូវ
5383	unforeseen event	imprévision (f)	ករណីមិនបានគ្រោងទុកជាមុន ការសងសំណងសម្រាប់ករណីមិនបានគ្រោងទុក-

			ជាមុន
5384	unfounded	non fondé; injustifié	ដែលគ្មានមូលដ្ឋាន ឥតមូលហេតុ
5385	unification	unification (f)	ការធ្វើតាមស្តង់ដារ បមាណីយកម្ម ការធ្វើឱ្យដូចគ្នា
5386	unification of law	unification(f) du droit;	ការបង្រួបបង្រួមច្បាប់
5387	harmonization of law	harmonisation juridique	
5387	unilateral	unilatéral	ឯកតោភាគី
5388	unilateral act	acte (m) unilatéral	លិខិតឯកតតភូត
5389	unilateral administrative act	acte (m) administratif unilatéral	លិខិតរដ្ឋបាលឯកតោភាគី
5390	unilateral contract		កិច្ចសន្យាឯកតោភាគី
5391	unilateral creation of law	contrat (m) unilatéral création (f) unilatérale de la règle de droit	ការធ្វើច្បាប់ជាឯកតោភាគី
5392	unilateral legal act	acte (m) unilatéral	លិខិតបទដ្ឋានគតិយុត្តិឯកតោភាគី
5393	unilateral mistake	erreur (m) unilatéral	កំហុសឯកតោភាគី
5394	unilateral obligation	obligation (f) unilatérale	កាតព្វកិច្ចឯកតោភាគី
5395	union	syndical	សហជីព
5396	united nations charter	charte (f) des Nations Unies	ធម្មនុញ្ញអង្គការសហប្រជាជាតិ
5397	unity	unité	ឯកភាពនៃទ្រព្យសម្បត្តិរួម
5398	unity of crime	concours (m) formel d'infractions	ការប្រព្រឹត្តបទល្មើស
5399	universal	universellement	ជាសកល
5400	universal agency	mandat (m) universel	ភ្នាក់ងារសកល
5401	universal succession	fait d'être yaant cause à titre universel	ការតវាជសម្បត្តិដែលមានជាសកល
5402	universal suffrage	suffrage (m) universel	ការបោះឆ្នោតសកល
5403	unjust enrichment	enrichissement (m) sans cause	ការមានបានដោយខុសច្បាប់
5404	unjustified	injustifié; injuste	គ្មានសក្ខីកម្ម
5405	unjustified	injustifié; non justifié	មិនបានបង្ហាញសក្ខីកម្ម
5406	unlawful	illégal; contraire au droit; illicite	ដែលផ្ទុយពីច្បាប់ ឬខុសច្បាប់
5407	unlawful act	acte (m) illicite	កំហុសរដ្ឋប្បវេណី ទង្វើខុសច្បាប់
5408	unlawful act	acte (m) illicite	លិខិតដែលផ្ទុយពីច្បាប់
5409	unlawful act	acte (m) illicite	ទង្វើខុសច្បាប់ កំហុស

5410	unlawful assembly	réunion (f) illicite	ការជួបប្រជុំដែលគ្មានការ អនុញ្ញាតពីច្បាប់
5411	unlawful assembly	réunion (f) illicite	ការប្រមូលផ្តុំគ្នាដោយខុសច្បាប់
5412	unlawful detainer	détention illicite	ការរក្សាទុកដោយខុសច្បាប់
5413	unlawful entry	violation (f) de domicile	ការរុលចូលដោយខុសច្បាប់
5414	unlawful interference with possession	privation (f) de la possession; trouble (m) de la possession	ការបំពានទ្រព្យសម្បត្តិដោយខុសច្បាប់
5415	unlawfulness	illicéité (f)	ភាពផ្ទុយនឹងច្បាប់
5416	unlikelihood	invraisemblance (f)	ភាពមិនសមទំនង
5417	unlimited	sans limitation	ដោយគ្មានដែនកំណត់
5418	unlimited	illimité	គ្មានកំណត់
5419	unlimited	illimité	គ្មានកំណត់
5420	unlimited company	société (f) à responsabilité non limitée	ក្រុមហ៊ុនទទួលខុសត្រូវគ្មានកំណត់
5421	unproved	non prouvé	ដែលគ្មានបង្ហាញភស្តុតាង
5422	unproven	non prouvé	ដែលគ្មានបង្ហាញភស្តុតាង
5423	unqualified endorsement	endos inconditionnel	បដិលេខមិនដាក់លក្ខខណ្ឌ
5424	unrealizable	irréalisable	ដែលមិនអាចសម្រេចបាន
5425	unreasonable	inacceptable	ដែលមិនអាចទទួលយកបាន
			មិនសមហេតុផល
5426	unreasonable	inacceptable	មិនសមហេតុផល
5427	unreasonable punishment		ទណ្ឌកម្មមិនសមហេតុផល
5428	unreserved	inconditionnel	គ្មានលក្ខខណ្ឌ គ្មានបម្រុងទុក
5429	unreserved	absolu	គ្មានបម្រុងទុក
5430	unrestricted	indéfini	គ្មានកំហិត
5431	unrestricted	indéfini	គ្មានកំហិត
5432	unsuitable	insusceptible	មិនសមស្រប មិនត្រឹមត្រូវ
5433	unviolability	inviolabilité (f)	ភាពមិនអាចរំលោភបាន
5434	unwarranted	non autorisé	គ្មានការអនុញ្ញាត
5435	unwarranted	sous toutes réserves; sans garantie	គ្មានការធានា គ្មានហេតុផល
5436	unwarranted	non autorisé	គ្មានការអនុញ្ញាត
5437	uphold (to)	maintenir	ធានា ការពារ អះអាង

5438	upon coming into force	dorénavant	ចាប់ពីពេលចូលជាធរមានតទៅ
5439	urban development plan	schéma (m) directeur d'aménagement et d'urbanisme	ផែនការមេនៃការរៀបចំ និងនគរូបនីយ-កម្ម
5440	urge (to)	exhorter; pousser à	ជម្រុញ
5441	usage	usage (m)	ការប្រើប្រាស់
5442	usage	usage (m)	ការប្រើប្រាស់
5443	use	usage (m) ; jouissance (f) (d'un bien, d'un droit)	ការប្រើប្រាស់
5444	use of a right	exercice d'un droit	ការប្រើសិទ្ធិ
5445	useful expenses	impense (f) utile	ចំណាយមានប្រយោជន៍
5446	usefulness	avantage (m) ; intérêt (m)	ពោរពេញដោយផលប្រយោជន៍
5447	usufruct	usufruit (m)	ផលបូកភាគ ការអាស្រ័យផល
5448	usufructuary enjoyment	antissement (m) ; droit (m) réel viager	ផលបូកភាគ ការអាស្រ័យផល
5449	usurious contract		កិច្ចសន្យាយកការហួសប្រមាណ កិច្ចសន្យាព្រឹទ្ធកម្ម
5450	usurious rent	loyer (m) excessif	កិច្ចសន្យាជួលហួសប្រមាណ
5451	usurpation of office	usurpation (f) des fonctions	ការដណ្តើមអំណាចតួនាទី
5452	usury	usure (f)	ព្រឹទ្ធកម្មដំណើរយកការប្រាន់ហួសប្រមាណ
5453	utility	utilité (f)	ពោរពេញដោយផលប្រយោជន៍
5454	utmost care	plus grand soin	ការយកចិត្តទុកដាក់ខ្ពស់ការប្រុងប្រយ័ត្នខ្ពស់
5455	vacancy	vacance, poste vacant	ភាពទំនេរ
5456	vacate	annuler	ចាត់ទុកជាមោឃៈ
5457	vacate	démissionner, Déménager	ទុកឱ្យទំនេរ
5458	vacate (to)	casser	ទុកជាមោឃៈ ប្រកាសទុកជាមោឃៈ នូវ សាលក្រម សាលាជម្រះក្តីជាន់ទាបជាង
5459	vacate the lower court's judgment	casser le jugement d'une instance inférieure	ទុកជាមោឃៈ ប្រកាសទុកជាមោឃៈ នូវ សាលក្រម សាលាជម្រះក្តីជាន់ទាបជាង
5460	vagrancy	vagabondage	ភាពអនាថា
5461	vague	inexact	មិនច្បាស់លាស់
5462	valid	valable	យកជាការបាន

5463	valid	valide	សុពល
5464	valid	valable	បានការ គ្រប់គ្រាន់
5465	validate (to)	légaliser	ធ្វើឱ្យមានសុពលភាព
5466	validation	validation (f)	សុពលភាព
5467	validity	validité (f)	សុពលភាព
5468	validity	validité (f) juridique	សុពលភាពគតិយុត្តិ
5469	validity	validité (f)	សុពលភាព ប្រសិទ្ធភាព
5470	validity of the administrative measure	validité (f) de l'acte administratif	សុពលភាពនៃវិធានការណ៍រដ្ឋបាល
5471	value	valeur (f)	តម្លៃ
5472	value added tax (VAT)	taxe (f) sur la valeur ajoutée	ពន្ធលើតម្លៃបន្ថែម
5473	value in controversy	valeur (f) en litige; valeur (f) litigieuse	តម្លៃទឹកប្រាក់ដែលគេស្នើសុំនៅក្នុងរឿងក្តី
5474	value judgment	jugement (m) de valeur	ការវិនិច្ឆ័យលើតម្លៃ ការផ្តល់មតិ
5475	value-added tax	impôt (m) sur le chiffre d'affaires ; taxe (f) sur les ventes	ពន្ធលើប្រាក់រកស៊ី ពន្ធលើតម្លៃបន្ថែម ពន្ធលក់ដូរ
5476	vanish (to)	périr ; disparaître	បាត់
5477	variance	désaccord, divergence	ភាពមិនស្របគ្នា ភាពខ្វែងគ្នា
5478	variance		អញ្ញត្រកម្ម
5479	vend (to)	vendre; débiter	លក់
5480	vend (to)	débiter, vendre	លក់
5481	vendee	acheteur (m)	អ្នកទិញ
5482	vendor	vendeur (m)	អ្នកលក់
5483	vendor	vendeur (m)	អ្នកលក់
5484	venire	liste des jurés assignés	បញ្ជីសមាជិកគណវិនិច្ឆ័យដែលត្រូវ កោះហៅ
5485	venue	compétence (f) territoriale	សមត្ថកិច្ចដែនដី
5486	verbal process	audience (f)	ដំណើរកាត់ក្តីដោយផ្ទាល់មាត់
5487	verbatim	mot pour mot	ត្រង់ៗតាមពាក្យ
5488	verdict	verdict	សេចក្តីវិនិច្ឆ័យ និរ័យ
5489	verification	vérification	ការពិនិត្យបញ្ជាក់ ការផ្ទៀងផ្ទាត់

5490	version	libellé (m)	សេចក្តីតែង
5491	versus	à l'encontre de	ប្រឆាំងទៅនឹង
5492	vest (to)	accorder	ប្រគល់ឱ្យ
5493	vested estate		សិទ្ធិដែលបានមកដាច់ណាត់
5494	vested interest	droit acquis	សិទ្ធិដែលបានមកខ្លួន
5495	vested remainder		សិទ្ធិដាច់ណាត់ក្នុងទ្រព្យសំណល់
5496	vested right	droit acquis en vertu de la constitution	សិទ្ធិប្រទានដោយរដ្ឋធម្មនុញ្ញ
5497	vested acquis		បានមកដាច់ណាត់ ជាប់លាប់
5498	veto power	droit (m) de veto	អំណាចវេតូ សិទ្ធិវេតូ
5499	vexations litigation		បណ្តឹងគ្មានមូលហេតុត្រឹមត្រូវ
5500	vicarious	vice-; suppléant; remplaçant	ដែលបង្កប់ ដែលជំនួស
5501	vicarious agent	preposé (m)	ភ្នាក់ងារសម្រាប់ជំនួសគេ
5502	vicarious agent	préposé (m)	ភ្នាក់ងារប្រតិភូ
5503	vicarious liability	responsabilité (f) du fait d'autrui	ការទទួលខុសត្រូវជំនួស
5504	vice	vice (m)	អំពើអាក្រក់ ឬអំពើបាប ភាពខុសឆ្គង កំហុស ការភាន់ច្រឡំ
5505	victim	victime (f)	ជនរងគ្រោះ
5506	vigilance	prudence (f)	ការប្រុងប្រយ័ត្ន
5507	vigilant democracy	démocratie (f) armée ; démocratie combattante	ប្រជាធិបតេយ្យទប់ទល់
5508	vindicate (to) one's rights	justifier ses droits	បញ្ជាក់នូវសិទ្ធិរបស់ខ្លួន
5509	violation of a constitutional right	violation (f) d'un droit fondamentale	ការរំលោភលើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
5510	violation of a subjective right	atteinte (f) au droit subjectif	ការរំលោភសិទ្ធិអត្តនោម័ត
5511	vitiare viciare		ធ្វើឱ្យមោឃៈ ធ្វើឱ្យឥតបានការ
5512	void	nul, nulle	មោឃភាព
5513	void administrative act	acte (m) null	មោឃភាពលិខិតរដ្ឋបាល
5514	void dire(look-speak)		ការពិនិត្យពិចារណា គណៈវិនិច្ឆ័យ
5515	voidable	annulable	ដែលអាចមោឃបាន
5516	voluntary act	acte (m) volontaire	ទង្វើស្ម័គ្រចិត្ត

5517	voluntary appearance	comparution volontaire	ការមកបង្ហាញខ្លួនដោយស្ម័គ្រចិត្ត
5518	voluntary discontinuance of an action	désistement d'action	ការដកពាក្យប្តឹង ការបញ្ឈប់ ពាក្យប្តឹង ដោយចេតនា
5519	voluntary manslaughter	homicide volontaire	មនុស្សឃាតដោយស្ម័គ្រចិត្តចេតនា
5520	voluntary withdrawal from attempt	desistement (m) volontaire / spontané de la tentative	ការដកថយពីការប៉ុនប៉ងដោយចេតនា
5521	vote	vote (f)	ការបោះឆ្នោត (បញ្ចេញមតិ)
5522	vote	suffrage (m)	ការបោះឆ្នោត
5523	vote	vote (f)	ការបោះឆ្នោត
5524	vote	suffrage (m)	សម្លេងឆ្នោត
5525	vote	scrutin (m)	សំលេងឆ្នោត ការបោះឆ្នោត សន្និកឆ្នោត
5526	vote (to)	voter	បោះឆ្នោត
5527	vote by correspondence	vote (f) par correspondance	ការបោះឆ្នោតនៃជនអវត្តមាន
5528	vote of approval	agrée (m); déclaration (f) d'accord	ការបោះឆ្នោតយល់ព្រម
5529	vote of no confidence	motion (f) de censure	ព្យាបាទន្ទោស
5530	voting trust		មធ្យោបាយផ្គុំសម្លេងឆ្នោត
5531	waive (to)	renoncer	លះបង់, បោះបង់
5532	waive (to)	abandonner	បោះបង់ការប្តឹង
5533	waive (to) a right	renoncer à un droit; abandonner un droit	បោះបង់សិទ្ធិ ឈប់ទាមទារសិទ្ធិ
5534	waiver	reconciliation (f); abandon (m)	ការលះបង់, បោះបង់ បដិសេធ
5535	waiver	abandon (m); désistement (m)	អ្នកបោះបង់សិទ្ធិលែងប្តឹង ដកពាក្យប្តឹង ថយខ្លួន
5536	waiver	abandon (m)	បោះបង់ ការលះបង់
5537	waiver of right to appeal	renonciation (f) aux voies de recours	លះបង់ការប្តឹង
5538	wanton		ឥតគិតក្រែង
5539	war	guerre (f)	សង្គ្រាម
5540	ward	circonscription électorale	សង្កាត់ ខណ្ឌ មណ្ឌល
5541	warehouse receipt	warrant (m)	វិក្កយបត្រ
5542	warning	avis (m)	ការព្រមាន ការរំលឹក
5543	warning demand	lettre (f) de rappel; avis (m); avertissement (m)	ការរំលឹក, ការព្រមាន, ការទាមទារ

5544	warning, reprimand	avertissement (m)	ការព្រមាន ស្តីបន្ទោស
5545	warrant arrest warrant search warrant	mandat (m) de dépôt	ដីការ ដីការឃុំខ្លួន ឬចាប់ខ្លួន ដីការឆែកឆេរ
5546	warrant	mandat, ordre, ordinance	ដីការ
5547	warrant	garantir	រ៉ាប់រង
5548	warrant	justifier	សន្យាថាពិត អះអាងថាពិត
5549	warrant (to)	assurer ; garantir	ការធានា
5550	warranty	assurance (f)	ការធានា
5551	warranty	garantie (f)	ការធានា ការទទួលខុសត្រូវរបស់អ្នកលក់រាល់ កំហុស ឬការខ្វះខាតនៃទំនិញសេវាកម្មការ-សំអាង និងការធានា
5552	warranty deed		ការរ៉ាប់រងលើកម្មសិទ្ធិ
5553	warranty of fitness		ការរ៉ាប់រងពីបំណងពិសេសរបស់ទំនិញ
5554	warranty of habitability		ការរ៉ាប់រងលើភាពអាចនៅបាន
5555	warranty of merchantability		ការរ៉ាប់រងលើភាពអាចលក់បាន
5556	waste	égradation, dégât	ការបំផ្លាញ
5557	watered stock	actions gonflées	ហ៊ុននៅជំពាក់ តម្លៃហ៊ុនត្រូវបំពេញ
5558	weighing of interests	prise (f) en considération des intérêts juridiques contradictaires	ទំហំនៃផលប្រយោជន៍
5559	weight of the evidence		ទម្ងន់នៃភស្តុតាង អានុភាពនៃភស្តុតាង
5560	weighting	pondération (f)	តុល្យភាព ការស្ទាបស្ទង់
5561	welfare state	etat démocratique libéral à tendance sociale	សុខមាលភាពប្រទេស
5562	whiplash injury	lésion traumatique des vertèbres cervicales	របួសដោយចលនាកញ្ឆក់ទៅមុខទៅក្រោយ
5563	white-collar crime	infraction (f) économique	បទល្មើសសេដ្ឋកិច្ច
5564	wholesaler	intermédiaire (m)	អ្នកលក់ដុំ
5565	will	testament (m)	បណ្តាំ
5566	will	volonté (f)	ឆន្ទៈ
5567	will to act	volonté (f) d'agir	ចេតនាប្រព្រឹត្ត

5568	will; testament	testament (m)	បណ្តាំ
5569	willful	volontaire, délibéré	ដែលមានចេតនា ដែលចេញពីឆន្ទៈ ដែលមានបំណង
5570	winding up	liquidation	វិធីការជម្រះសាធិវកម្ម
5571	winding-up by the court	liquidation (f) judiciaire	ការជំនុំជម្រះតាមផ្លូវតុលាការ
5572	wiretap	mettre un téléphone sur écoute	ការលួចស្តាប់យកការណ៍
5573	wiretapping	interception (f)	ការស្តាប់តាមទូរស័ព្ទ
5574	with regard to	concernant; relatif	ទាក់ទងនឹង
5575	withdraw (to)	rétracter; révoquer	ដកហូត, ដកយកមកវិញ
5576	withdraw (to)	rétracter (rfl)	ដកយកមកវិញ
5577	withdraw (to)	rétracter; révoquer	ដកហូត លុបចោល
5578	withdrawal	retrait (m) d'un compte	ដកប្រាក់ពីគណនេយ្យ
5579	withdrawal	rétractation (f)	ការដកចេញ
5580	withdrawal of a permission	retrait (m) d'autorisation	ការដកហូតនូវសេចក្តីអនុញ្ញាតយកមកវិញ
5581	withdrawal of an (illegal) administrative act	retrait (m) (avec effet rétroactif) d'un acte administratif illégal	ការដកយកទៅវិញនូវលិខិតរដ្ឋបាលដែលខុសច្បាប់
5582	withdrawal of an action	désistement (m) (d'instance)	ការដកពាក្យបណ្តឹង
5583	withdrawal of an action	désistement (m) d'instance	ការដកពាក្យប្តឹង ការបញ្ឈប់ ពាក្យប្តឹងដោយចេតនា
5584	withholding tax	impôt retenu à la source	ពន្ធហូតទុក
5585	within the specified time	en respectant le délai fixé	ក្នុងអំឡុងពេលដ៏ជាក់លាក់មួយ
5586	within the time-limit	dans les délais	ក្នុងអំឡុងពេលនៃថ្ងៃកំណត់
5587	without a legal basis	sans cause	ដោយគ្មានមូលដ្ឋានច្បាប់
5588	without recourse	Sans recours	គ្មានត្រឡប់វិញ គ្មានឧបាស្រ័យ
5589	without reservation	sans reserve	គ្មានលក្ខខណ្ឌ
5590	witness	témoin (m)	សាក្សី
5591	witness against oneself		ធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង
5592	worker	ouvrier (m)	កម្មករ
5593	workers' compensation laws		ច្បាប់ជួសជុលគ្រោះថ្នាក់ពេលធ្វើការ

5594	writ	demande (f) ; requête (f); mémoire (m)	បណ្តឹងទាមទារ ឬបណ្តឹងបង្គាប់
5595	writ	acte (m) judiciaire	ដីកាបង្គាប់ សេចក្តីបង្គាប់តាមផ្លូវច្បាប់ ដែលចេញដោយអាជ្ញាធរ និង ក្នុងនាមនៃរដ្ឋ ដើម្បីបង្ខំ ឱ្យជនណាម្នាក់ធ្វើអ្វីមួយ ដូចបាន ចែងនៅក្នុងសេចក្តីបង្គាប់នោះ
5596	writ of error		ដីកាសុំពិនិត្យការភាន់ច្រឡំ
5597	writ of execution	exploit de saisie-exécution	ដីកាអំណាច
5598	writ of prohibition	défense de statuer	ដីកាហាមឃាត់
5599	written form	forme (f) écrite	ទម្រង់សរសេរ
5600	wrong	délit (m)	កំហុសរដ្ឋប្បវេណី
5601	wrongful act	acte (m) fautif	ទង្វើដែលមានកំហុស
5602	wrongfull failure to act	infraction (f) d'omission simple	បទល្មើសដោយការភ្លេចមិនធ្វើអ្វីមួយ
5603	yellow dog contract	contrat interdisant de se indiquer	កិច្ចសន្យាហាមនិយោជិតមិនឱ្យចូលសហជីព
5604	yield	rendement (m); produit (m); récolte(f)	ផ្តល់ផលប្រយោជន៍ឱ្យ
5605	young adult	adolescent (m); jeune adulte (m)	មនុស្សពេញវ័យ
5606	youthful offenders		យុវទាសករ ជនល្មើសជាអនីតិជន
5607	zealous witness (swift witness)		សាក្សីលឿន
5608	zone of employment	zone de travail	តំបន់ការងារ
5609	zoning	aménagement du territoire	នគរូបនីយកម្ម